




របាយការណ៍ប្រចាំឆ្នាំ ហិរញ្ញវត្ថុ 2021



ឆ្ពោះទៅមុខ

មាតិកា

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

សេចក្តីថ្លែងការណ៍របស់អគ្គនាយក

ផ្នែកទី ១ ប្រតិបត្តិការ និងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម

ផ្នែកទី ២ យុទ្ធសាស្ត្រអាជីវកម្ម

ផ្នែកទី ៣ អភិបាលកិច្ចសាជីវកម្ម

ផ្នែកទី ៤ លទ្ធផលហិរញ្ញវត្ថុ និងសូចនាករ

ការផ្តោតលើអតិថិជន



អាជីវកម្មសាជីវកម្ម



អាជីវកម្មធុនមធ្យម



អាជីវកម្មធុនតូច និងមីក្រូ



អ្នកមានប្រាក់ចំណូលខ្ពស់



ចំណូលមធ្យម



បុគ្គលគ្រប់រូប

ចក្ខុវិស័យរបស់យើង



គោលបំណងរបស់ ធនាគារ កម្ពុជា អាស៊ី គឺដើម្បីបង្កើនប្រតិបត្តិការរបស់ធនាគារ ចូលរួមកសាងជាតិ និងធានាអោយប្រជាជនកម្ពុជាទទួលបាន នូវសេវាធនាគារពាណិជ្ជកម្មដែលមានអត្រាការប្រាក់ប្រកួតប្រជែង និងបង្កើនការសន្សំដើម្បីផ្តល់មូលនិធិឱ្យមានកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។

បេសកកម្មរបស់យើង





ធនាគារ កម្ពុជា អាស៊ី នឹងនៅតែជាធនាគារពាណិជ្ជកម្មដែលមានភាពរឹងមាំនិងស្ថេរភាព។ តាមរយៈបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈ រួសរាយរាក់ទាក់សុភាពរាបសា និងមានចំណេះដឹង។ យើងនឹងផ្តល់ជូននូវផលិតផល និងសេវាកម្មដែលជាតម្រូវការនៃទីផ្សារ ដែលស្ថិតនៅក្នុងលក្ខណៈតម្រង់ទិសផ្តល់ជាផលចំណេញដល់ប្រជាជន។ យើងនឹងបន្តភាពខ្លាំងក្នុងការផ្តល់សេវាសម្រាប់អាជីវកម្មនិងផ្នែកទីផ្សារអតិថិជននៅក្នុងតំបន់ពាណិជ្ជកម្មរបស់យើងទាំងមូល។

គុណតម្លៃស្នូល



ចំណុចសំខាន់ៗផ្នែកហិរញ្ញវត្ថុ

| គិតត្រឹមបំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ | ២០២១ | ២០២០ | ២០១៩ | ២០១៨ | ២០១៧ |
|--|---------|---------|---------|---------|---------|
| លទ្ធផលប្រតិបត្តិការ (ពាន់ដុល្លារអាមេរិក) | | | | | |
| ចំណូលពីការប្រាក់ - សុទ្ធ | ២.៤០៥ | ២.៥៩៧ | ២.៤២៥ | ១.៧៥១ | ១.៥៩១ |
| ចំណូលមិនមែនការប្រាក់ | ២.៣៥៤ | ៤.៩២៤ | ៦.៤០៨ | ៦.០៤៣ | ៥.១៧៣ |
| ចំណូលប្រតិបត្តិការសរុប - សុទ្ធ | ៤.៧៥៩ | ៧.៥២០ | ៨.៨៣៤ | ៧.៧៩៤ | ៦.៧៦៣ |
| ចំណាយប្រតិបត្តិការផ្សេងទៀតសរុប | ៥.៥៦៥ | ៥.២៩៤ | ៥.៦៤៣ | ៥.៩៧០ | ៥.៦២៩ |
| ចំណេញប្រតិបត្តិការមុនការខាតបង់ឥណទាន ដែលរំពឹងទុក/និងចំណាយពន្ធលើប្រាក់ចំណូល | (៤០៧) | ២.២២៦ | ៣.១៩១ | ៣.៣៦៤ | ១.១៣៤ |
| ការខាតបង់ឥណទានដែលរំពឹងទុក / ការខាតបង់លើឱនភាពចំពោះឥណទាន | ១៣៦ | ៨២៤ | ៣៥០ | ៥៨២ | ៤១៦ |
| ចំណេញសុទ្ធ | (៩៧៦) | ៥១០ | ២.១៨២ | ២.២៤២ | ៤៧៣ |
| របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ពាន់ដុល្លារអាមេរិក) | | | | | |
| ឥណទាន | ៧៥.២៤៩ | ៦០.១៨៤ | ៦០.១៨១ | ៥៧.០១៧ | ៥៥.០៤២ |
| ប្រាក់ឧបត្ថម្ភសម្រាប់ការខាតបង់ឥណទានដែល រំពឹងទុក / ប្រាក់ឧបត្ថម្ភសម្រាប់គណនី | ១.៩៣៥ | ១.៨០១ | ៩៧៥ | ១.១១០ | ២.៣៩០ |
| ឥណទានមិនដំណើរការ NPL ដុល | ១.៥៩៨ | ២.៩១៧ | ៩១៨ | ៨៦៣ | ២.១៨៦ |
| ទ្រព្យសកម្មសរុប | ១៩៤.៨១៩ | ១៩៦.៦៣១ | ១៩២.៨៣៥ | ២០០.២០៧ | ១៩៤.២៨៧ |
| ប្រាក់បញ្ញើ | ១០៤.២៦៦ | ៩៥.៦៧៨ | ៩៨.៩៤៣ | ១០៨.៦៣៣ | ៧៦.០៧០ |
| បំណុលសរុប | ១០៨.៤០១ | ១០៩.៦៣៤ | ១០៦.៣៥២ | ១១៥.៩០៦ | ៨០.៦៥៥ |
| មូលធនសរុប | ៨៦.០១៨ | ៨៦.៩៩៣ | ៨៦.៤៨៣ | ៨៤.៣០១ | ៦៣.៦៣២ |
| ទ្រព្យសកម្មដែលបានឆ្លងតាមកម្រិត | ១០២.០៨១ | ៩៥.១៩១ | ៩១.៥៩៧ | ៨៣.៣៤៤ | ៧៤.៧៩០ |



| គិតត្រឹមបំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ | ២០២១ | ២០២០ | ២០១៩ | ២០១៨ | ២០១៧ |
|--|---------|--------|--------|--------|--------|
| សូចនាករលទ្ធផល | | | | | |
| អនុបាតចំណេញរៀបរឹងទ្រព្យសកម្មមធ្យម (ROA) | -0.50% | 0.27% | 1.13% | 1.12% | 0.33% |
| អនុបាតចំណេញរៀបរឹងដើមទុនមធ្យម (ROE) | -1.12% | 0.69% | 2.52% | 2.66% | 0.74% |
| ចំណេញការប្រាក់សុទ្ធ (NIM) | 50.53% | 34.53% | 27.45% | 22.46% | 23.52% |
| អនុបាតថ្លៃចំណាយរៀបរឹងចំណូល | 996.55% | 70.45% | 63.44% | 76.60% | 43.22% |
| អនុបាតគុណភាពទ្រព្យសកម្ម / អនុបាតគោលនយោបាយហិរញ្ញវត្ថុ | | | | | |
| អនុបាតឥណទានរៀបរឹងប្រាក់បញ្ញើ | 72.17% | 62.80% | 60.42% | 52.45% | 72.36% |
| អនុបាតឥណទានមិនដំណើរការដល់ រៀបរឹងឥណទានសរុប | 2.12% | 4.45% | 1.52% | 1.59% | 3.87% |
| អនុបាតសាធារណៈភាពមូលធន | 44.75% | 39.29% | 32.22% | 33.23% | 43.25% |

ធនាគារ កម្ពុជា អាស៊ី

ធនាគារប្រកបដោយចីរភាព

ធនាគារ កម្ពុជា អាស៊ី ប្រតិបត្តិការអាជីវកម្មស្របទៅនឹងគោលការណ៍នៃធនាគារប្រកបដោយចីរភាពស្ថិតក្រោមអភិបាលកិច្ចសាជីវកម្មល្អ ការគ្រប់គ្រងហានិភ័យសមស្រប និងការគ្រប់គ្រងថ្លៃចំណាយយ៉ាងមានប្រសិទ្ធភាព ដើម្បីពង្រឹងសិទ្ធិអំណាចដល់ជីវិតរស់នៅ និងអាជីវកម្មរបស់អតិថិជន។ យើងផ្តល់អាទិភាពដល់ការផ្តល់ជូននូវដំណោះស្រាយសរុបជាមួយនឹងសេវាប្រកបដោយការយកចិត្តទុកដាក់ និងបរិយាប័ន្នដោយប្រកាន់ខ្ជាប់ទៅនឹងយុទ្ធសាស្ត្រផ្តោតលើអតិថិជន ព្រមទាំងតាំងចិត្តក្នុងការផ្តល់ជូននូវបទពិសោធន៍អតិថិជនល្អឥតខ្ចោះ។

តាមរយៈការដឹកនាំដោយយុទ្ធសាស្ត្ររបស់ធនាគារ កម្ពុជា អាស៊ី នៃការសម្រេចឱ្យបាននូវកំណើន និងការបង្កើតផលចំណេញរយៈពេលវែងប្រកបដោយចីរភាព ការបង្កើតបទដ្ឋាន និងការអនុវត្តអន្តរជាតិ គឺត្រូវបានដាក់បញ្ចូលទៅក្នុងប្រតិបត្តិការទាំងអស់របស់ពួកយើងជាផ្នែកមួយនៃ DNA ដោយធានាបាននូវអត្ថប្រយោជន៍អតិបរិមាសសម្រាប់គាត់ពាក់ព័ន្ធទាំងអស់។



សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល

សូមស្វាគមន៍មកកាន់របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ កម្ពុជា អាស៊ី។

ខ្ញុំរីករាយក្នុងការចែករំលែកអ្នកអំពីការយល់ដឹង និងវឌ្ឍនភាពនៃប្រតិបត្តិការធនាគាររបស់យើងក្នុងឆ្នាំ២០២១។

ជំងឺរាតត្បាតនៅដើមសតវត្សរ៍ទី២១ នេះបានបង្រៀនយើងនូវមេរៀនជាច្រើន ដើម្បីរំពឹងថានឹងមានការរំពឹងទុក និងស្វែងរកផ្លូវចេញ និងឆ្ពោះទៅមុខ។ ទោះបីជាមានបញ្ហាប្រឈមជាច្រើនដែលត្រូវប្រឈមមុខក៏ដោយ ក៏ប្រទេស កម្ពុជាបានធ្វើការងារដ៏ល្អក្នុងការរៀបចំយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញ ដោយប្រើការចាក់ថ្នាំបង្ការ និងបើក វិធីសាស្ត្រ ជម្រុញសេដ្ឋកិច្ចអោយរីកដុះដាលនៅត្រីមាសចុងក្រោយនៃឆ្នាំ ២០២១។

ជាលទ្ធផល បច្ចុប្បន្នភាពនៃខែមិថុនា ឆ្នាំ២០២២ ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសដែលរស់នៅក្នុងប្រទេស កម្ពុជាលំនៅឋាន ៩៤.១០ ភាគរយ បានទទួលថ្នាំបង្ការពេញលេញ ហើយអាចត្រឡប់មករកសកម្មភាពសេដ្ឋកិច្ចធម្មតាវិញ ដោយមិនខ្លាចឆ្លងមេរោគដោយសារភាពស៊ាំពីវីរុសកំរិត។ ជាមួយគ្នានេះ កម្ពុជាក៏បានស្វាគមន៍ចំពោះអ្នកដំណើរអន្តរជាតិ ដោយកាត់បន្ថយការរឹតបន្តឹងការធ្វើដំណើរ ដែលនាំឱ្យរៀបចំទេសចរណ៍ និងវិនិយោគិនយ៉ាងច្រើនចូលមកក្នុងប្រទេសកម្ពុជា។ យុទ្ធសាស្ត្ររួមទាំងនេះបានអនុញ្ញាតឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើន ២,២ ភាគរយនៅឆ្នាំ២០២១។

បន្ទាប់ពីការកើនឡើងនៃសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២១ វិស័យធនាគារក៏មានកំណើនឱ្យកត់សម្គាល់ផងដែរ បើទោះបីជាមានការបន្តនៃមេរោគកូរូណាក៏ដោយ។ ធនាគារជាមុនទទួលបានប្រាក់បញ្ញើប្រមាណ ៣៥,១២ ពាន់លានដុល្លារ ខណៈដែលប្រាក់កម្ចីឈានដល់ ៤០,៤៣ ពាន់លានដុល្លារត្រឹមខែធ្នូ ឆ្នាំ ២០២១។ ចែករំលែកការរីកសាយភាយនៃធនាគារ ធនាគារកម្ពុជាអាស៊ីក៏បានរីកចម្រើនក្នុងការទទួលបានចំណែកទីផ្សារពីឧស្សាហកម្មដែលកំពុងរីកចម្រើននេះ។ យើងបង្កើតបានប្រហែល ០,១៩ ភាគរយលើប្រាក់កម្ចី និង ០,៣ ភាគរយលើប្រាក់បញ្ញើ។

នៅឆ្នាំ ២០២១ យើងបានអនុវត្តយុទ្ធសាស្ត្រសំខាន់ៗចំនួន ៥ ដើម្បីពង្រីកធនាគាររបស់យើងប្រកបដោយនិរន្តរភាពដូចតទៅ៖

- យើងបានផ្តោតលើការប្រាក់បញ្ញើតាមរយៈផលិតផលប្រាក់បញ្ញើដូចជា ប្រាក់បញ្ញើសន្សំប្រចាំខែ សម្រាប់អ្នកដែលមានផែនការសន្សំសម្រាប់បង់សាលារៀន និង/ឬតម្រូវការផ្ទាល់ខ្លួនផ្សេងទៀត និងប្រាក់បញ្ញើមានកាលកំណត់របស់ប្រជាពលរដ្ឋ ដែលចូលនិវត្តន៍ និងអាចទទួលបានប្រាក់ចំណូលគ្រប់គ្រាន់ពីការប្រាក់លើប្រាក់សន្សំពីការងាររបស់ពួកគាត់។
- យើងបានសម្រេចការបង្កើនប្រាក់កម្ចីពីរខ្ទង់តាមរយៈប្រាក់កម្ចីតាមកម្មវិធីដែលគាំទ្របុគ្គល និងអាជីវកម្មឱ្យយកឈ្នះលើបញ្ហាប្រឈមក្រោយ Covid-19 និងប្រើប្រាស់មូលនិធិសម្រាប់ការស្តារអាជីវកម្មឡើងវិញ។
- យើងបានផ្តល់ជូនអតិថិជនអាជីវកម្ម និងលក់រាយនូវជំនួយហិរញ្ញវត្ថុ និងសេវាកម្មប្រឹក្សាហិរញ្ញវត្ថុ ហើយបើកដំណើរការទាំងអស់ទៅកាន់បណ្តាញរបស់យើង។
- យើងបានបង្កើតប្រព័ន្ធធនាគារស្នូលរបស់យើងជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុត និងបានណែនាំប្រព័ន្ធធនាគារចល័តទូរស័ព្ទ និងកំពូទ័រសម្រាប់អ្នកអាជីវកម្ម។
- យើងបានសហការជាមួយក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ដើម្បីពង្រីកផលិតផល និងសេវាកម្មរបស់យើង ដែលបំពេញតម្រូវការអតិថិជនរបស់យើង ទាំងក្នុងការប្រើប្រាស់សេវាកម្មធនាគារប្រចាំថ្ងៃ និងការធ្វើអាជីវកម្ម។

ជាមួយនឹងយុទ្ធសាស្ត្រស្តុស្តម្ភទាំងនេះ យើងជឿជាក់ថាធនាគាររបស់យើងនឹងបន្តផ្តោតលើកំណើនប្រកបដោយនិរន្តរភាព និងខ្ពស់នាពេលអនាគតដ៏ខ្លីខាងមុខនេះ។

អនុវត្តតាមជំហានដូចគ្នានេះ នៅឆ្នាំ ២០២២ យើងនឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ធនាគារប្រកបដោយនិរន្តរភាព ដោយផ្តោតលើបច្ចេកវិទ្យាខ្ពស់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធនាគាររបស់យើង ជួលអ្នកជំនាញដើម្បីផ្តល់ប្រឹក្សា និងធ្វើការលើវិធីឌីជីថលរបស់យើង និងពង្រីកអតិថិជនគោលដៅជាពិសេសលើអតិថិជនគោលដៅខ្ពស់ និងអាជីវកម្ម។ ក្នុងពេលជាមួយគ្នានេះ យើងនឹងធានាថាភាគីពាក់ព័ន្ធទាំងអស់នឹងទទួលបានអត្ថប្រយោជន៍រួមគ្នាពីយុទ្ធសាស្ត្ររបស់យើង ស្របពេលជាមួយគ្នានេះ គោរពយ៉ាងម៉ឺងម៉ាត់ទៅនឹងច្បាប់ និងបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា ភាគទុនិក នាយក គណៈគ្រប់គ្រង និងបុគ្គលិក ជាពិសេសអតិថិជនរបស់យើង ដែលធ្វើឱ្យដំណើរអាជីវកម្មរបស់ធនាគារយើងមានភាព អស្ចារ្យ។ សូមអរគុណចំពោះការជឿទុកចិត្ត និងការគាំទ្ររបស់អ្នកតាំងពីឆ្នាំ ១៩៩៣។ ធនាគារកម្ពុជាអាស៊ីបានមកដល់ចំណុចនេះបាន ដោយសារការចូលរួមចំណែកពីអ្នកគ្រប់គ្នា។ ខ្ញុំសន្យាថានឹងដឹកនាំធនាគារអាស៊ីកម្ពុជាឱ្យរីកចម្រើននិងភាពសុខដុមរមនា។

ដោយក្តីគោរព



Va Dalot
ប្រធានក្រុមប្រឹក្សាភិបាល

សេចក្តីថ្លែងការណ៍របស់អគ្គនាយក

សូមស្វាគមន៍មកកាន់ ធនាគារ កម្ពុជា អាស៊ី លីមីតធីត

ធនាគារ កម្ពុជា អាស៊ី លីមីតធីត “CAB” បានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការ តាំងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៩៣។ យើងមានស្ថាប័នជាភាគទុនិកចំនួន ២ គឺ Selvione Limited និង Quantum Symbol Sdn Bhd ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៧៥ លានដុល្លារអាមេរិក។

ចាប់តាំងពីទទួលបានអាជ្ញាប័ណ្ណធនាគារជាអចិន្ត្រៃយ៍ចេញដោយ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៦ ធនាគារ កម្ពុជា អាស៊ី បានផ្តល់នូវ សេវាកម្មធនាគារយ៉ាងពេញលេញជាច្រើនប្រភេទ ដែលមានបុគ្គលិកជាង ៤០០ នាក់ ដើម្បីគាំទ្រប្រតិបត្តិការ និងបម្រើការងារនៅ ៤ សាខា និង ១៧បញ្ជូរដែលមាន ទីតាំងនៅរាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង សៀមរាប កំពត និងក្រុងព្រះសីហនុ។

អតិថិជនគឺជាចំណុចអាទិភាពរបស់ធនាគារ កម្ពុជា អាស៊ី។ ផលិតផល និងសេវាកម្មរបស់យើងត្រូវបានរៀបចំឡើងទៅតាមតម្រូវការរបស់អតិថិជន និងអនុវត្តយ៉ាង ម៉ឺងម៉ាត់ ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីផ្តល់នូវបទពិសោធន៍ប្រសើរបំផុត យើង ខិតខំធ្វើយ៉ាងណាឱ្យធនាគារយើងកាន់តែមានភាពងាយស្រួល និងធានាសុវត្ថិភាពដល់អតិថិជនបច្ចុប្បន្ន និងគ្រប់រូបដើម្បីអាចឱ្យពួកគាត់ធ្វើប្រតិបត្តិការធនាគារជាមួយយើងបានយ៉ាងងាយ។ យើងរំពឹងថា យើងនឹងក្លាយជា ធនាគារពាណិជ្ជកម្មចេញចូលតែមួយ ដើម្បីបម្រើសេវាកម្មនិងនៅជិតអតិថិជនគ្រប់ពេលវេលា។

ទោះបីជាយើងមានវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេល ២៩ ឆ្នាំមកហើយក្តី យើងនៅតែបន្តព្យាយាមផ្លាស់ប្តូរការធ្វើប្រតិបត្តិការធនាគារបែបប្រពៃណី ទៅជា ឌីជីថល។ យើងផ្តល់នូវជម្រើសជាច្រើនដល់អតិថិជនដែលជាប្រយោជន៍ដល់ការធ្វើប្រតិបត្តិការធនាគារយ៉ាងពេញលេញនៅតាមបញ្ជូរ ឬតាមរយៈកម្មវិធី CAB Mobile និង iBanking គ្រប់ពេលវេលា ពេលគឺ ២៤ ម៉ោងក្នុង ១ ថ្ងៃ និង ៧ ថ្ងៃក្នុង ១ សប្តាហ៍។ យើងមានក្រុមការងារជាប់ជាប្រចាំដើម្បីស្វាគមន៍ និងរង់ចាំ ឆ្លើយសំណួរផ្សេងៗរបស់អតិថិជន។

យើងក៏ប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវសេវាកម្មលើបណ្តាញឌីជីថល ដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គមមនុស្សវត្តន៍លើធនាគារចល័តទូរស័ព្ទនិងគេហទំព័រ។ ព័ត៌មានអំពី ផលិតផល និងសេវាកម្មរបស់យើងគឺទាន់សម័យកាល ហើយអតិថិជនអាចត្រួតពិនិត្យព័ត៌មានបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

តាមរយៈការរីកចម្រើនលើវិស័យធនាគារ ក៏ដូចជាសេដ្ឋកិច្ចនៅកម្ពុជា ខ្ញុំមានក្តីរំពឹងខ្ពស់ថា យើងអាចបំពេញតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្ន តាមរយៈការនាំ យកសេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពដ៏រឹងមាំដល់អតិថិជន ជាលក្ខណបុគ្គល និងសាជីវកម្ម។ យើងប្តេជ្ញាបន្តអភិវឌ្ឍប្រព័ន្ធធនាគារបច្ចុប្បន្ន ដើម្បីឱ្យអតិថិជន រីករាយនឹងបទពិសោធន៍ក្នុងការធ្វើប្រតិបត្តិការធនាគារយ៉ាងពេញលេញនៅក្នុងយុគសម័យឌីជីថលនេះ។ យើងទន្ទឹងរង់ចាំបម្រើអតិថិជនឱ្យអស់ពីលទ្ធភាព និង ដោយក្តីរីករាយ។

ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់



Wong Tow Fock
អគ្គនាយក ធនាគារ កម្ពុជា អាស៊ី

ផ្នែកទី ១ ---

ប្រតិបត្តិការ និងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម



១. ទិដ្ឋភាពទូទៅនៃបរិយាកាសប្រតិបត្តិការ

រដ្ឋប្រវត្តិធនាគារ

ធនាគារ កម្ពុជា អាស៊ី (CAB Bank) ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ ក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេបំផុតនៅប្រទេស កម្ពុជា អនុវត្តអាជីវកម្មរបស់ខ្លួនដោយឈរលើគោលការណ៍នៃធនាគារ ប្រកបដោយចីរភាព នៅក្រោមអភិបាលកិច្ចសាជីវកម្មល្អ ក៏ដូចជាការគ្រប់គ្រង ហានិភ័យ និងថ្លៃចំណាយបានត្រឹមត្រូវ។ ដើម្បីជួយជ្រោមជ្រែងដល់ ជីវភាពរស់នៅ និងអាជីវកម្មរបស់អតិថិជន យើងផ្តល់អាទិភាពលើការផ្តល់នូវ ដំណោះស្រាយសរុបប្រកបដោយការយកចិត្តទុកដាក់ និងគ្រប់ពេលវេលា គ្រប់ ទីកន្លែង ដោយឆ្លើយតបរហ័សទៅនឹងតម្រូវការរបស់អតិថិជន និងសង្គម។ ប្រតិបត្តិការរបស់យើងបានធ្វើឱ្យកើនឡើងនូវតុល្យភាពនៅគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីបង្កើតនូវផលចំណេញប្រកបដោយចីរភាពរយៈពេលវែង និងអត្ថប្រយោជន៍ អតិបរិមាជូនដល់ភាគីពាក់ព័ន្ធទាំងអស់។

ធនាគារ កម្ពុជា អាស៊ី ចូលរួមនៅក្នុងអាជីវកម្មធនាគារពាណិជ្ជកម្ម អាជីវកម្ម ល្បួញជើងសារ និងអាជីវកម្មពាក់ព័ន្ធតាមការអនុញ្ញាតរបស់ ធនាគារជាតិនៃកម្ពុជា និងផ្សារមូលបត្រកម្ពុជា។ ធនាគារ កម្ពុជា អាស៊ី ផ្តល់ជូន នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុតាមរយៈបណ្តាញសាខា និងសេវាធនាគារ ឌីជីថល។ ដំណោះស្រាយហិរញ្ញវត្ថុរបស់ធនាគារ កម្ពុជា អាស៊ី មានគោលបំណង បំពេញឱ្យបាននូវតម្រូវការរបស់អតិថិជនគ្រប់មជ្ឈដ្ឋានទាំងអស់ តាមរយៈការ ផ្តល់នូវបទពិសោធន៍សេវាកម្មពេញចិត្តបំផុត។

ធនាគារ កម្ពុជា អាស៊ី បានវិនិយោគទៅលើបច្ចេកវិទ្យាយ៉ាងខ្លាំង ដើម្បីសម្របសម្រួលដល់ យុទ្ធសាស្ត្រអាជីវកម្មបច្ចេកវិទ្យារបស់ខ្លួន និងបំពេញតម្រូវការអាទិភាព របស់អតិថិជនដែលមានការប្រែប្រួលយ៉ាងខ្លាំងតាមរយៈការរីកចម្រើននៃបច្ចេកវិទ្យា។ នៅក្នុងការអនុវត្តនេះ ធនាគារ កម្ពុជា អាស៊ី មានកាតព្វកិច្ចអនុវត្តការសិក្សា ទៅលើ និងអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានថ្មីៗ ដើម្បីបង្កើនប្រសិទ្ធផលនៃបច្ចេកវិទ្យា និងផលិតភាពនៃមូលធនមនុស្សនៅពេលដែលធនាគាររីកចម្រើនទៅមុខក្លាយជា ធនាគារមួយ ក្នុងចំណោមធនាគារជម្រើសទីមួយនៅក្នុងយុគសម័យឌីជីថលថ្មីនៃសេវាហិរញ្ញវត្ថុនេះ។

លើសពីនេះ ធនាគារ កម្ពុជា អាស៊ី បានពង្រីកទីស្នាក់ការរបស់ខ្លួន ដើម្បីពង្រីកទ្វេដងនៃទំហំបច្ចុប្បន្នរបស់ខ្លួន ដើម្បីផ្តល់កន្លែងដល់បុគ្គលិកជ្រើសរើសថ្មី ដោយមាន នូវគោលបំណងផ្តល់នូវភាពកាន់តែងាយស្រួលនៃអាជីវកម្មរបស់ខ្លួន និងដំឡើងសមត្ថភាពប្រព័ន្ធធនាគារ ដើម្បីចាប់យកចំណែកអាជីវកម្មថ្មីៗ រួមបញ្ចូលទាំងអតិថិជន សេវាធនាគារ VIP ព្រមទាំងអាជីវកម្ម និងម្ចាស់សហគ្រាសធុនតូច និងមធ្យមផងដែរ។ ការពង្រីកទីស្នាក់ការកណ្តាលរបស់ធនាគារ នឹងត្រូវបញ្ចប់នៅត្រឹមខែសីហា ឆ្នាំ២០២២។



ទិដ្ឋភាពទូទៅនៃបរិយាកាសប្រតិបត្តិការ

សេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ទស្សនៈវិស័យសម្រាប់ឆ្នាំ២០២២

នៅឆ្នាំ២០២១ សេដ្ឋកិច្ចសកលបានបន្តកំណើនឡើងវិញ បន្ទាប់ពីជួបប្រទះនឹងការឆ្លងរាលដាលជំងឺយ៉ាងធ្ងន់ធ្ងរដោយសារតែការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩។ ទោះជាយ៉ាងនេះក្តី សមត្ថភាពនៅក្នុងការរក្សាការស្តារសេដ្ឋកិច្ចឡើងវិញ ដែលមានភាពមិនស្មើគ្នានៅទូទាំងបណ្តាប្រទេសទាំងអស់ នៅតែពឹងផ្អែកទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនីមួយៗក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ ថ្មីនេះ និងវឌ្ឍនភាពនៅក្នុងការពន្លឿនដំណាក់កាលនៃការចាក់ថ្នាំបង្ការសម្រាប់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ។

ពាក់ព័ន្ធនឹងទស្សនៈវិស័យសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសន្មត់យកនូវគោលដៅហរយ៉ាងប្រុងប្រយ័ត្នដោយសារតែមូលនិធិនេះបានកែតម្រូវចុះក្រោមនូវការព្យាករណ៍របស់ខ្លួនចំពោះសកម្មភាពសេដ្ឋកិច្ចសកល ដល់ ៤.៤ ភាគរយ (គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២) ដែលមានវិស័យសម្រាប់ឆ្នាំ២០២២ ដល់ ៤.០ ភាគរយ និង ៤.៤ ភាគរយ ធៀបទៅនឹងកំណើន ៥.៦ ភាគរយ និង ៤.១ ភាគរយនៅឆ្នាំ២០២១ រៀងគ្នា។

អតិផរណា នៅតែជាបញ្ហាមួយ ដែលទាញការយកចិត្តទុកដាក់យ៉ាងដិតដល់នៅឆ្នាំ២០២២ ដោយសារតែអតិផរណានេះទំនងជានៅតែខ្ពស់ដដែលទោះបីជាបញ្ហានេះអាចនឹងចាប់ផ្តើមធូរស្រាលតាមមធ្យោបាយនានានៅក្នុងឆមាសទីពីរនៃឆ្នាំនេះក៏ដោយ។ ក្រៅពីអតិផរណាខ្ពស់ កត្តាហានិភ័យសំខាន់ៗផ្សេងទៀត រួមមានជំងឺកូវីដ ១៩ កង្វះការផ្គត់ផ្គង់ និងគោលការណ៍ហិរញ្ញប្បទានរបស់សហរដ្ឋអាមេរិក។ ចំពេលនៃសញ្ញាបង្ហាញអំពីការស្តារសេដ្ឋកិច្ចឡើងវិញរបស់សហរដ្ឋអាមេរិក រដ្ឋាភិបាលសហព័ន្ធ គឺហាក់បីដូចជាធ្លាក់ចូលទៅក្នុងរដ្ឋនៃគោលដៅហរយ៉ាងប្រុងប្រយ័ត្នតែងតែ។ ចំពេលនៃសញ្ញាបង្ហាញអំពីការស្តារសេដ្ឋកិច្ចឡើងវិញរបស់សហរដ្ឋអាមេរិក រដ្ឋាភិបាលសហព័ន្ធ គឺហាក់បីដូចជាធ្លាក់ចូលទៅក្នុងរដ្ឋនៃគោលដៅហរយ៉ាងប្រុងប្រយ័ត្នតែងតែបន្ទាប់ពីវិធានការបន្តបន្ទួនបរិមាណ (QE) របស់ខ្លួន។

អត្រាមូលនិធិរដ្ឋាភិបាលសហព័ន្ធអាមេរិក អាចនឹងកើនឡើងជាបណ្តើរពីអត្រាបច្ចុប្បន្ន ០.០០ - ០.២៥ ភាគរយ ទោះបីជាតារាងតុល្យការរបស់សហរដ្ឋអាមេរិក អាចនឹងមានការថយចុះក្នុងរយៈពេលដែលនៅ សល់នៃឆ្នាំ២០២២ ដើម្បីទប់ទល់ទៅនឹងសម្ពាធអតិផរណា។ ស្របពេលជាមួយគ្នានេះ ធនាគារកណ្តាលធំៗ អាចនឹងពិចារណាអំពីពេលវេលាដែលត្រឹមត្រូវក្នុងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដែលនឹងអាចសម្របបំផុតចំពោះបរិបទសេដ្ឋកិច្ច និងកម្រិតអតិផរណានៃប្រទេសរបស់ខ្លួនរៀងៗខ្លួន។

សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១ បានកើនឡើង ២.២ ភាគរយបន្ទាប់ពីឃើញមានការធ្លាក់ចុះ ៣.១ ភាគរយនៅឆ្នាំ២០២០។

បើសម្តែងមើលនៅទូទាំងប្រទេសវិញ សេដ្ឋកិច្ច គឺត្រូវបានគេរំពឹងថាកើនឡើង ៥.០ ភាគរយនៅឆ្នាំ២០២២។ អាជ្ញាធរបានឆ្លើយតបទៅនឹងវិបត្តិនេះជាមួយនឹងវិធានការដើម្បីគាំទ្រដល់គ្រួសារ និងអង្គការនានា រួមបញ្ចូលទាំងការបង្កើនការចំណាយលើការថែទាំសុខភាព ប្រព័ន្ធថ្មីនៃការផ្ទេរសាច់ប្រាក់ទៅកាន់គ្រួសារងាយរងគ្រោះ ឥណទាន និងការធានា ការផ្អាកយកពន្ធ និងឧបត្ថម្ភប្រាក់ឈ្នួល និងការបណ្តុះបណ្តាលឡើងវិញ។ ឧស្សាហកម្មផលិតគឺត្រូវបានគេរំពឹងថានឹងកើនឡើង ៧.០% នៅឆ្នាំ២០២២ បន្ទាប់ពីការងើបឡើងវិញនៃវិស័យកាត់ដេរ និងវិស័យទំនិញដឹកជញ្ជូន ក៏ដូចជាកំណើនទៅលើវិស័យផលិតផលធុនស្រាលផ្សេងៗដូចជា អេឡិចត្រូនិក និងកង់ដើម។

វិស័យ កសិកម្ម គឺត្រូវបានគេរំពឹងថាកើនឡើង ១.២% នៅឆ្នាំ២០២២ ដែលគាំទ្រដោយផលិតកម្មដំណាំកាន់តែខ្ពស់ និងការកើនឡើងនៃការនាំចេញកសិកម្មទៅកាន់ប្រទេសចិន។

វិស័យសេវាកម្មនានានឹងស្តារឡើងវិញយ៉ាងរហ័ស ៦.២% នៅឆ្នាំ២០២២។ វិស័យអចលនវត្ថុគឺត្រូវបានគេរំពឹងថា នឹងស្តារឡើងវិញជាបណ្តើរៗពីការធ្លាក់ចុះកាលពីឆ្នាំមុន ស្របទៅនឹងនិន្នាការស្រដៀងគ្នាចំពោះវិស័យសំណង់។

វិស័យកសិកម្ម គឺត្រូវបានគេរំពឹងថានឹងកើនឡើង ដោយមានការគាំទ្រតាមរយៈការនាំចូល និងនាំចេញ។

វិស័យធនាគារ

លទ្ធផលសម្រេចបានទាំងមូលរបស់ធនាគារពាណិជ្ជកម្មនៅឆ្នាំ២០២១ ទទួលបាននូវកំណើន ២៥.៣៦ ភាគរយ និងកំណើនប្រាក់បញ្ញើ ១៧.៨១ ភាគរយ។ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើមាន ១១៥ ភាគរយ។ ឥណទានស្មើនឹង ៤០.៤៣ ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើ ស្មើនឹង ៣៥.១២ ប៊ីលានដុល្លារអាមេរិក។ ចំណែកទីផ្សាររបស់ធនាគារ កម្ពុជា អាស៊ី គឺមាន ០.១៩% សម្រាប់ឥណទាន និង ០.៣០% សម្រាប់ប្រាក់បញ្ញើរៀងគ្នា។ ដោយសម្លឹងឆ្ពោះទៅមុខឆ្នាំ២០២២ ធនាគារពាណិជ្ជកម្មនានាគឺត្រូវបានរំពឹងឱ្យធ្វើប្រតិបត្តិការអាជីវកម្មប្រកបដោយសុទ្ធិជ្រុងនិយមនៃការពន្លឿនកំណើន ដោយសារតែ ស្ថានភាពនៃជំងឺកូវីដ ១៩ មានភាពធូរស្រាល។ ជារួម ទស្សនៈវិស័យសេដ្ឋកិច្ច ដែលបានមើលឃើញកាលពីឆ្នាំមុន នឹងជាអត្ថប្រយោជន៍មួយ ចំពោះលទ្ធភាព ចំណេញរបស់ប្រព័ន្ធសេវាធនាគារ ដែលទំនងជាមានការរីកចម្រើនជាបណ្តើរៗ។ ទោះជាយ៉ាងណាក៏ដោយ ក៏បញ្ហាប្រឈមនាពេលខាងមុខនឹងរួមបញ្ចូល ការគ្រប់គ្រងគុណភាពទ្រព្យសកម្ម និងការរៀបចំយុទ្ធសាស្ត្រដើម្បីសម្របខ្លួនទៅនឹងការប្រកួតប្រជែងទីផ្សារដែលមានការកើនឡើងខ្ពស់នៅក្នុងអំឡុងពេលនៃ ការប្រែប្រួលទិដ្ឋភាពហិរញ្ញវត្ថុ និងការប្រណាំងប្រជែងដើម្បីឆក់យកឱកាសដែលមកជាមួយនឹងទម្រង់ថ្មីៗនៃសេវាកម្មហិរញ្ញវត្ថុ។

ចំណែកទីផ្សារចំពោះទ្រព្យសកម្ម ឥណទាន និងប្រាក់បញ្ញើនៅក្នុង ប្រព័ន្ធសេវាធនាគារពាណិជ្ជកម្ម

| ធនាគារ | ទ្រព្យសកម្ម | ចំណែក ទីផ្សារ (%) | ឥណទាន | ចំណែក ទីផ្សារ (%) | ប្រាក់បញ្ញើ | ចំណែក ទីផ្សារ (%) |
|---|-------------|----------------------|-----------|----------------------|-------------|----------------------|
| ធនាគារអេស៊ីលីដា | ៦.៣៨៤.៤៣៣ | ១២.៨៣% | ៤.៣២២.៤៤៥ | ១៤.១១% | ៤.១៧៥.២៤៤ | ១៣.៩៣% |
| ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ | ៦.១១៧.៤២៨ | ១២.២៩% | ៣.៧៧៦.១០៣ | ១២.៣៣% | ៤.៤០២.៧៥០ | ១៦.០២% |
| ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី | ៥០៦.១២២ | ១.០២% | ៤២២.១៨៥ | ១.៣៨% | ១៩៩.២៥៨ | ០.៦៦% |
| ធនាគារចិន | ១.២៤៧.៩៦៣ | ២.៥១% | ៥៥០.៥៥៥ | ១.៨០% | ៨៧៨.៩៧៤ | ២.៩៣% |
| ធនាគារ ប្រេង ប៊ែង ខេមបូឌា | ៤១៣.៩៥០ | ០.៨៣% | ២៧៤.៤០០ | ០.៩០% | ១៩២.៤៧៤ | ០.៦៤% |
| ធនាគារ កម្ពុជា អាស៊ី | ១៩៦.២១០ | ០.៣៩% | ៦០.៧៤១ | ០.២០% | ៩២.៥៨៦ | ០.៣១% |
| ធនាគារប្រៃសណីយ៍កម្ពុជា | ១.០១៤.៥៨០ | ២.០៤% | ៦៤១.០៩០ | ២.០៩% | ៦៦៥.៩៨៦ | ២.២២% |
| ធនាគារកម្ពុជាសាធារណៈ | ២.៧០៧.៤៨៣ | ៥.៤៤% | ១.១៤៧.៧៧៧ | ៣.៧៥% | ១.៩១៥.៥០៥ | ៦.៣៩% |
| ធនាគារ កាណាឌីយ៉ា ក.អ | ៧.១៦៧.៧៩១ | ១៤.៤០% | ៤.៣៤២.៣០៤ | ១៤.១៧% | ៥.៣០៥.៤១៧ | ១៧.៧០% |
| ធនាគារ កាថេ យូណៃធីត | ៣៨៤.៤២៥ | ០.៧៨% | ២១៦.៦៦៣ | ០.៧១% | ២៦២.៣០៣ | ០.៨៨% |
| ធនាគារ ជីប ម៉ុង | ៤៦៧.៤៩៦ | ០.៩៤% | ២៥៨.០៨១ | ០.៨៤% | ៣៥៤.៩៤៤ | ១.១៤% |
| ធនាគារ ស៊ីអាយអិមប៊ី | ១.៣១៩.៧៩២ | ២.៦៥% | ៧៩១.៥០៤ | ២.៥៨% | ៨៩៥.៤៩៣ | ២.៩៩% |
| ធនាគារពាណិជ្ជទិមួយ | ១.៤៥៣.៤២៩ | ២.៩២% | ៩៧២.៤៨៧ | ៣.១៧% | ២៤៤.៦៣៣ | ០.៨២% |
| ធនាគារពាណិជ្ជកម្ម | ១.៥១៦.៧០៨ | ៣.០៥% | ៩៤៩.៧៥៩ | ៣.១០% | ១.២២៧.១៤២ | ៤.០៩% |
| ក្រៅប្រទេសនៃកម្ពុជា | ១.៥៦២.៧០៥ | ៣.១៤% | ១.៣៣៣.៦៨១ | ៤.៣៥% | ៧៧១.៧៤១ | ២.៥៧% |
| ធនាគារ ហត្ថា | ៦២៧.៤១០ | ១.២៦% | ៣៨៦.៨៦៣ | ១.២៦% | ៣៤៧.៤១៨ | ១.១៦% |
| ធនាគារ ហុង លីអុង | ១.២៦៧.១៣២ | ២.៥៥% | ៣៩១.៣២០ | ១.២៨% | ៤៥២.៩៤១ | ១.៥១% |
| ធនាគារ អាយ ស៊ី ប៊ី ស៊ី | ១.០៥១.២៧៣ | ២.១១% | ៦៤០.៣៦២ | ២.០៩% | ៦៣៩.៥៩៦ | ២.១៣% |
| ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ | ៣៥៥.០១២ | ០.៧១% | ២៧៦.០៧៩ | ០.៩០% | ២៤.២៨២ | ០.០៩% |
| ធនាគារ គូកមិន | ១.៣១៧.៦៤៥ | ២.៦៥% | ៧៦៣.៨០៨ | ២.៤៩% | ១.០១៤.៧៤៩ | ៣.៣៩% |
| ធនាគារ មេយប៊ែង | ៥៤២.០៩៧ | ១.០៩% | ៣៣៩.៦៦៣ | ១.១១% | ៤០.២៥១ | ០.១៧% |
| ធនាគារ មេហ្គា | ៦៤៦.៤៣២ | ១.៣០% | ៤៧៧.៣៣៧ | ១.៥៦% | ៣៦២.៤៤៤ | ១.២១% |
| ធនាគារ ហ្វីលីព | ១.០២៥.៦៣៧ | ២.០៦% | ៧១០.៩១៨ | ២.៣២% | ៧៣៥.៧១៤ | ២.៤៥% |
| ធនាគារ ភ្នំពេញ ពាណិជ្ជ | ៥៨៧.៤៥២ | ១.១៨% | ៣៤៧.៨៥៧ | ១.១៤% | ១៩៩.៩៥៤ | ០.៦៧% |
| ធនាគារ ត្រីនីស៍ | ៩៤៨.៤៣៧ | ១.៩១% | ៥៧៤.២៧៦ | ១.៨៩% | ៥៩៦.១១០ | ១.៩៩% |
| ធនាគារ អ អេច ប៊ី ឥណ្ឌូណេស៊ី | ៣៤៩.៣៩១ | ០.៧០% | ២៩២.៩៩១ | ០.៩៦% | ៦២.០១៣ | ០.២១% |
| ធនាគារ ស៊ែហ្គុន-ហាណូយ កម្ពុជា ភីអិលស៊ី | ២.១១០.២៣៣ | ៤.២៤% | ១.៥៦៨.៩៧៦ | ៥.១២% | ១.២០៣.៨៥៧ | ៤.០២% |
| ធនាគារ ស្ថាបនា | | | | | | |

| | | | | | | |
|-----------------------|-----------|-------|---------|-------|---------|-------|
| ធនាគារ ស៊ិនហាន | ៦០៣.២៩៧ | ១.២១% | ៤២៤.០១៣ | ១.៤០% | ៥៦.១៦៥ | ០.១៩% |
| ធនាគារតៃវ៉ាន់ | ១.៣៥២.៧៩៣ | ២.៧២% | ៩០២.០៧៩ | ២.៩៤% | ៤៣.២៦០ | ០.១៤% |
| ធនាគារ សហពាណិជ្ជ ក.អ. | ៤៤៦.១៧៤ | ១.៧០% | ៥០២.៣៥៤ | ១.៦៤% | ៥៧៤.០៣១ | ១.៩២% |
| ធនាគារ វឌ្ឍនៈ | ៤១៤.៤៩៧ | ១.៦៤% | ៣៦៥.៥១៩ | ១.១៩% | ៦៩៤.៤៥៤ | ២.៣៣% |

ធនាគារពាណិជ្ជទាំងអស់ ៤៩.៧៦៧.២៥៤ ១០០% ៣០.៦៣៥.៥៥៤ ១០០% ២៩.៩៧៥.៤២៥ ១០០%

ប្រភព៖ NBC/Statistics/Data on Banking Sector/២០២០

បទប្បញ្ញត្តិ និងវិធានសំខាន់ៗ ពាក់ព័ន្ធនឹងប្រតិបត្តិការអាជីវកម្ម

បទប្បញ្ញត្តិ និងវិធានសំខាន់ៗដែលអាចមានឥទ្ធិពលលើប្រតិបត្តិការអាជីវកម្មរបស់ធនាគារ កម្ពុជា អាស៊ី រួមមាន៖

សារព័ត៌មានណែនាំស្តីពីការចាត់ថ្នាក់ និងលក្ខខណ្ឌតម្រូវសំវិធានធនចំពោះឥណទានដែលបានរៀបចំឡើងវិញ

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានចេញនូវសារព័ត៌មានណែនាំស្តីពីការចាត់ថ្នាក់ និងលក្ខខណ្ឌតម្រូវសំវិធានធនចំពោះឥណទានដែលបានរៀបចំឡើងវិញ (“សារព័ត៌មានណែនាំ”) នៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (“BFIs”) ដែលមានប្រសិទ្ធភាពចាប់ពីកាលបរិច្ឆេទចុះហត្ថលេខា។ បន្ទាប់ពីសិក្ខាសាលារបស់ធនាគារជាតិនៃកម្ពុជា សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ មក ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពន្យារពេលអនុវត្តសារព័ត៌មានណែនាំថ្មីនេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ។

យោងតាមសារព័ត៌មានណែនាំនេះ ធនាគារគឺត្រូវបានតម្រូវឱ្យចាត់ថ្នាក់ និងធ្វើសំវិធានធនសម្រាប់ឥណទានដោយរៀបចំឡើងវិញដូចតទៅ៖

ឥណទានដែលបានរៀបចំឡើងវិញ ដែល “ស្ថិតស្ថេរ” ត្រូវចាត់ទុកថាជាឥណទាន “ដំណើរការ” ហើយត្រូវតែចាត់ថ្នាក់ជាឥណទាន ឃ្នាំមើលជាមួយនឹងសំវិធានធន ៣% នៃចំនួនទឹកប្រាក់ដុលដោយមិនគិតអំពីចំនួននៃការរៀបចំឡើងវិញឡើយ។

ឥណទានដែលបានរៀបចំឡើងវិញ ដែលត្រូវការ “ការរៀបចំឡើងវិញបន្ថែម” ត្រូវតែចាត់ទុកថាជាឥណទាន “មិនដំណើរការ” និងត្រូវ៖

- ក. ចាត់ថ្នាក់ជា “ឥណទានក្រោមស្តង់ដារ” សម្រាប់ឥណទាននៅក្រោមការរៀបចំឡើងវិញលើកទីមួយជាមួយនឹងសំវិធានធន ២០% នៃចំនួនទឹកប្រាក់ដុល និង
- ខ. ចាត់ថ្នាក់ជា “ឥណទានសង្ស័យ” សម្រាប់ឥណទាននៅក្រោមការរៀបចំឡើងវិញលើកទីពីរជាមួយនឹងសំវិធានធន ៥០% នៃចំនួនទឹកប្រាក់ដុល។

ឥណទានដែលបានរៀបចំឡើងវិញ ដែល “មិនស្ថិតស្ថេរ” ត្រូវតែចាត់ទុកជា ឥណទាន “មិនដំណើរការ” និងចាត់ថ្នាក់ជា “ឥណទានបាត់បង់” ជាមួយនឹងសំវិធានធន ១០០% នៃចំនួនទឹកប្រាក់ដុល។

ប្រកាសស្តីពីលក្ខខណ្ឌសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការធ្វើអាជីវកម្មបើកកាស្ថនេរ

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសស្តីពីលក្ខខណ្ឌសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការធ្វើអាជីវកម្មបើកកាស្ថនេរ (Bancassurance) ដែលមានសុពលភាពចាប់ពីកាលបរិច្ឆេទចុះហត្ថលេខា។ បន្ទាប់ពីប្រកាសនេះ ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រកបអាជីវកម្មបើកកាស្ថនេរ និងអនុវត្តតាមក្របខ័ណ្ឌបទប្បញ្ញត្តិ ដោយមានគោលបំណងទៅលើការពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈការបង្កើនលទ្ធភាពទទួលបានសេវាធានារ៉ាប់រងដល់សាធារណជន និងពង្រឹងការការពារអ្នកប្រើប្រាស់ផងដែរ។

ធនាគារ គឺត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការអាជីវកម្មបើកកាស្ថនេរ ត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យនៃលក្ខណៈសម្បត្តិដូចខាងក្រោម៖

- គ្រឹះស្ថានដែលមានបំណងចូលរួមនៅក្នុងអាជីវកម្មបើកកាស្ថនេរ ត្រូវតែមានគុណវុឌ្ឍិដូចខាងក្រោម៖
- ទទួលបានការអនុម័តជាមុនពីធនាគារជាតិនៃកម្ពុជា
- មានស្ថានភាពហិរញ្ញវត្ថុល្អ និងអភិបាលកិច្ចអាជីវកម្មរឹងមាំ តាមការដាក់ពិន្ទុដោយធនាគារជាតិនៃកម្ពុជា យ៉ាងតិចសម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នា និង
- អនុលោមតាមបានពេញលេញទៅនឹងបទប្បញ្ញត្តិសំខាន់ៗរបស់ធនាគារជាតិនៃកម្ពុជា។
- គ្រឹះស្ថានត្រូវតែមានគោលការណ៍ណែនាំអំពីប្រតិបត្តិការ ដើម្បីប្រកបអាជីវកម្មបើកកាស្ថនេរ និងត្រូវតែធានាថា៖

- បុគ្គលិកគឺត្រូវបានបណ្តុះបណ្តាលបានយ៉ាងល្អប្រសើរ និងមានសមត្ថភាពក្នុងការពន្យល់បានច្បាស់អំពីលក្ខណៈពិសេសសំខាន់ៗនៃផលិតផលធានារ៉ាប់រងដល់អ្នកប្រើប្រាស់។
- អ្នកប្រើប្រាស់មិនត្រូវបានបង្ខំ ឬបញ្ចុះបញ្ចូលឱ្យទិញផលិតផលធានារ៉ាប់រងណាមួយឡើយ
- បុព្វលាភគឺមិនត្រូវដកយកដោយផ្ទាល់ពីគណនីធានាការរបស់អ្នកប្រើប្រាស់ដោយមិនមានការអនុញ្ញាត ឬការព្រមព្រៀងជាលាយលក្ខណ៍អក្សរជាមុនពីអ្នកប្រើប្រាស់ឡើយ។
- គ្រឹះស្ថានត្រូវតែជូនដំណឹងឱ្យបានច្បាស់ដល់អ្នកប្រើប្រាស់ថា គ្រឹះស្ថានមិនធានាចំពោះហានិភ័យ ឬដើរតួជាក្រុមហ៊ុនធានារ៉ាប់រងឡើយ។ ផលិតផលធានារ៉ាប់រង និងការទូទាត់ការទាមទារសំណង ត្រូវតែជាទំនួលខុសត្រូវទាំងស្រុងរបស់ក្រុមហ៊ុនធានារ៉ាប់រង និង
- ត្រូវមានយន្តការការពារអ្នកប្រើប្រាស់ដាច់ដោយឡែក និងដំណោះស្រាយបណ្តឹងពាក់ព័ន្ធនឹងធានារ៉ាប់រង ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព។

សម្រាប់គោលបំណងនៃការធានាឱ្យបាននូវការការពារអ្នកប្រើប្រាស់ គ្រឹះស្ថានត្រូវតែធានាថា៖

- មិនមានការរំលោភបំពានទៅលើសិទ្ធិអ្នកប្រើប្រាស់ ក្នុងការប្រើប្រាស់ភ្នាក់ងារអាជីវកម្មបើកកាស៊ូនេរផ្សេងទៀត ឬចុះចោលផ្ទាល់ជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រង
- មិនមានការបកស្រាយមិនត្រឹមត្រូវ ឬសេចក្តីថ្លែងការណ៍មិនពិតអំពីអត្ថប្រយោជន៍នៃបណ្ណសន្យារ៉ាប់រងដល់អតិថិជនសក្តានុពល ដោយបុគ្គលិកដែលកំពុងផលិតផលធានារ៉ាប់រង
- រាល់ទិន្នន័យ និងព័ត៌មានទាំងអស់របស់អតិថិជនត្រូវតែរក្សាទុកជាព័ត៌មានសម្ងាត់
- មិនមានការគិតថ្លៃតាមអំពើចិត្ត និង/ឬខចែង និងលក្ខខណ្ឌបន្ថែមក្រៅពីខចែង និងលក្ខខណ្ឌដែលបានចែងដោយក្រុមហ៊ុនធានារ៉ាប់រង
- គ្រឹះស្ថាន និងក្រុមហ៊ុនធានារ៉ាប់រង មិនត្រូវប្រើប្រាស់ឈ្មោះ ស្លាកសញ្ញា ពាណិជ្ជសញ្ញា ការផ្សព្វផ្សាយពាណិជ្ជកម្ម ឬពាក្យពេចន៍ផ្សេងៗដែលនាំឱ្យមានការភាន់ច្រឡំថាគ្រឹះស្ថាន និងក្រុមហ៊ុនធានារ៉ាប់រង គឺជាក្រុមហ៊ុនតែមួយ។

គ្រឹះស្ថានត្រូវដាក់ជូនរបាយការណ៍ប្រចាំត្រីមាសជូនធានាការជាតិនៃកម្ពុជា មិនលើសពីថ្ងៃទី១៥ នៃខែទីមួយនៃត្រីមាសបន្ទាប់ ដូចខាងក្រោម៖

- របាយការណ៍ស្តីពីលទ្ធផលនៃអាជីវកម្មបើកកាស៊ូនេរ (ចំនួនបណ្ណសន្យារ៉ាប់រងដែលបានចេញ បុព្វលាភ កម្រៃជើងសារ -ល-)
- របាយការណ៍ហិរញ្ញវត្ថុ របាយការណ៍សាធារណៈ និង របាយការណ៍សន្និធិយោគាពរបស់ក្រុមហ៊ុនធានារ៉ាប់រង។

គ្រឹះស្ថានត្រូវដាក់ជូនរបាយការណ៍ប្រចាំឆ្នាំ ដែលបានធ្វើសវនកម្មរបស់ក្រុមហ៊ុនធានារ៉ាប់រងជូនធានាការជាតិនៃកម្ពុជា មិនឱ្យយឺតជាងថ្ងៃទី១០ ខែមេសាឡើយ។

គ្រឹះស្ថានត្រូវរក្សាកំណត់ត្រា និងទិន្នន័យគ្រប់គ្រាន់អំពីអាជីវកម្មបើកកាស៊ូនេរ និងត្រូវតែមានតាមសំណើរបស់ធានាការជាតិនៃកម្ពុជា។

គ្រឹះស្ថាន ត្រូវតែជូនដំណឹងដល់ធានាការជាតិនៃកម្ពុជាឱ្យបានទាន់ពេលវេលាពាក់ព័ន្ធនឹងវិសោធនកម្ម ការបន្តសុពលភាព ឬការបញ្ចប់កិច្ចព្រមព្រៀងអាជីវកម្មបើកកាស៊ូនេរ។

គ្រឹះស្ថានត្រូវជូនដំណឹងដល់ធានាការជាតិនៃកម្ពុជាឱ្យបានទាន់ពេលវេលាអំពីបញ្ហាពាក់ព័ន្ធ និងក្តីបារម្ភដែលបានជួបប្រទះនៅក្នុងការប្រកបអាជីវកម្មបើកកាស៊ូនេរ ដែលអាចនឹងប៉ះពាល់ដល់គ្រឹះស្ថាន។

២. ប្រតិបត្តិការអាជីវកម្ម

ធនាគារ កម្ពុជា អាស៊ី គឺមានកេរ្តិ៍ឈ្មោះល្បីនៅរាជធានីភ្នំពេញ និងគ្រប់បណ្តាមជ្ឈមណ្ឌលទីក្រុងនៅតាមខេត្តធំៗទាំងអស់។ យើងមានសាខាចំនួន ៤ ដែលមានទីតាំងស្ថិតនៅតំបន់ពាណិជ្ជកម្ម

សំខាន់ៗនៃរាជធានីភ្នំពេញ និងក្រុងនៃខេត្តបាត់ដំបង សៀមរាប ព្រះសីហនុ កំពង់ចាម និងកំពត។ យើងក៏មានបញ្ជីជាច្រើននៅមជ្ឈមណ្ឌលមណ្ឌលឆ្លងកាត់ពាណិជ្ជកម្ម និងអន្តរជាតិសំខាន់ៗ ដើម្បីបម្រើដល់អតិថិជនរបស់យើង និងផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ម៉ាស៊ីនអេធីអឹម និងសេវាកម្មនានាដូចជា សេវាផ្ទេរប្រាក់ក្នុងប្រទេស/អន្តរជាតិ និងសេវាប្តូររូបិយប័ណ្ណបរទេស។

ធនាគារ កម្ពុជា អាស៊ី បម្រើគ្រប់វិស័យទាំងអស់នៃទីផ្សាររបស់យើងអាជីវកម្មខ្នាតធំ ដល់អាជីវកម្មខ្នាតតូចរហូតដល់សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្ម។ កិច្ចការនេះគឺស្របជាមួយនឹងបេសកកម្មរបស់យើងក្នុងការរីកចម្រើនតាមលក្ខណៈប្រាក់ចំណេញ និងឆ្ពោះលើមនុស្ស តាមរយៈការផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុតាមតម្រូវការក្នុងលក្ខខណ្ឌ និងតម្លៃសមរម្យ។ យើងមានគោលបំណងក្លាយជាធនាគារជម្រើសទីមួយ សម្រាប់អតិថិជននៅទូទាំងដំណាក់កាលទាំងមូលនៃជីវិតរបស់យើងនៅតាំងពីកើតរហូតដល់ចូលនិវត្តន៍។

ចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ កម្ពុជា អាស៊ី បានវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ហើយយុទ្ធសាស្ត្រឌីជីថលជាចម្បងរបស់យើង និងផ្លាស់ប្តូរសេវាធនាគារឌីជីថលនៅឆ្នាំខាងមុខ។

ការផ្លាស់ប្តូរបច្ចេកវិទ្យាចាប់ផ្តើមពីសេវាធនាគារស្នូល សេវាទូទាត់ឌីជីថល ជំនួយការបញ្ញានិម្មិត (Virtual Intelligent Assistant) និងការដាក់ឱ្យប្រើប្រាស់ស្វ័យសេវាម៉ាស៊ីនទូទាត់ Kiosks។

៣. លទ្ធផល

ហិរញ្ញវត្ថុ

របាយការណ៍លទ្ធផលរបស់ធនាគារ កម្ពុជា អាស៊ី

របាយការណ៍លទ្ធផលរបស់ធនាគារ កម្ពុជា អាស៊ី សម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ គឺមានដូចខាងក្រោម៖

(ពាន់ដុល្លារអាមេរិក)

| | ២០២១ | | ២០២០ | | ២០១៩ | |
|--------------------------------|----------------|------|----------------|------|----------------|------|
| | ចំនួនទឹកប្រាក់ | % | ចំនួនទឹកប្រាក់ | % | ចំនួនទឹកប្រាក់ | % |
| ចំណូលពីការប្រាក់ | | | | | | |
| អន្តរធនាគារ | | | | | | |
| ប្រាក់បញ្ញើ | ៩៤៣ | | ៨៩៦ | | ៧៤៧ | |
| ឥណទាន | ៥.៥២៣ | | ៥.០៥៧ | | ៥.១៦៧ | |
| ចំណូលពីការប្រាក់សរុប | ៦.៤៦៦ | | ៥.៩៥៣ | | ៥.៩១៤ | |
| ចំណាយការប្រាក់សរុប | ៤.០៦១ | | ៣.៣៥៦ | | ៣.៤៤៩ | |
| ចំណូលពីការប្រាក់សរុប - សុទ្ធ | ២.៤០៥ | ៥១% | ២.៥៩៧ | ៣៥% | ២.៤៦៥ | ២៧% |
| ចំណូលមិនមែនការប្រាក់ | | | | | | |
| ចំណូលពីកម្រៃ និងសេវា | ១.៦៩៣ | | ២.៨៦៤ | | ៥.២១៥ | |
| ចំណាយលើកម្រៃ និងសេវា | ៦៥៦ | | ១២១ | | ១.០១៩ | |
| ចំណូលពីកម្រៃ និងសេវា - សុទ្ធ | ១.០៣៧ | ២២% | ២.៧៤២ | ៣៦% | ៤.១៩៥ | ៤៧% |
| ចំណេញពីសេវាប្តូរប្រាក់ | ៨៥ | ២% | ៦៦៤ | ៩% | ២.០០១ | ២៣% |
| ចំណូលប្រតិបត្តិការផ្សេងៗ | ១.២៣២ | ២៦% | ១.៥១៧ | ២០% | ២១២ | ២% |
| ចំណូលមិនមែនការប្រាក់សរុប | ២.៣៥៤ | ៤៩% | ៤.៩២៤ | ៦៥% | ៦.៤០៨ | ៧៣% |
| ចំណូលប្រតិបត្តិការសរុប - សុទ្ធ | ៤.៧៥៩ | ១០០% | ៧.៥២០ | ១០០% | ៨.៨៧៣ | ១០០% |

ប្រតិបត្តិការ

នៅឆ្នាំ២០២១ ធនាគារ កម្ពុជា អាស៊ី បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចជាបន្តបន្ទាប់ និងបន្តផ្តល់ឥណទានដល់អតិថិជន។ យើងបានដាក់ចេញ និងបានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រសំខាន់ៗដូចជា ១) ការដំឡើងសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ២) ការពង្រីកផលបត្រប្រាក់បញ្ញើលក់រាយ និង ៣) ការបង្កើនទ្រព្យសកម្មនៅតាមក្រុមគោលដៅ អាជីវកម្មធុនមីក្រូ តូច និងមធ្យម ដែលកំពុងត្រូវការប្រាក់បញ្ញើ ត្រឹមត្រូវដើម្បីរក្សាចីរភាព និងពង្រីកអាជីវកម្មរបស់ពួកគេ។


ផ្នែកទី ២ ---

យុទ្ធសាស្ត្រអាជីវកម្ម



យុទ្ធសាស្ត្ររបស់ធនាគារ កម្ពុជា អាស៊ី

“យុទ្ធសាស្ត្ររបស់ធនាគារ កម្ពុជា អាស៊ី គឺក្លាយជាធនាគារបញ្ញានិម្មិតដើម្បីបម្រើគ្រប់តម្រូវការ សេវាធនាគារប្រចាំថ្ងៃជូនអតិថិជន”



| សមត្ថភាព គន្លឹះ | សមត្ថភាពបច្ចេកវិទ្យាទំនើប លំដាប់ពិភពលោក | ការគ្រប់គ្រងហានិភ័យ និងអនុលោម ភាពលក្ខណៈបុរេសកម្ម | សន្តិសុខសាយប័រ |
|--------------------|---|--|--------------------------|
| | អង្គការមានទេពកោសល្យ និង ដំណើរការរហ័ស | ភាពជាដៃគូ និងបណ្តាញ ឌីជីថល | ការទូទាត់ និងការទូទាត់សង |

១. ប្រាក់បញ្ញើ

នៅឆ្នាំ២០២១ ធនាគារ កម្ពុជា អាស៊ី បានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវកំណើនប្រាក់បញ្ញើស្របជាមួយនឹងតម្រូវការរបស់អតិថិជន ដើម្បីសន្សំ និងរកចំណូល បានកាន់តែខ្ពស់នៅពេលដែលសេដ្ឋកិច្ចទទួលបានលទ្ធផលប៉ះពាល់ពីការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩។ ជំនួសឱ្យការទុកប្រាក់ដែលមិនបានប្រើប្រាស់នៅក្នុងគណនី ការប្រាក់ទាប អតិថិជនអាចផ្ទេរប្រាក់ទៅកាន់គណនីការប្រាក់ខ្ពស់បាននៅធនាគារ កម្ពុជា អាស៊ី។

២. ឥណទានរហ័សទាន់ចិត្ត

ធនាគារ កម្ពុជា អាស៊ី បានធ្វើការបែងចែកកញ្ចប់មូលនិធិពិសេសដែលមានចំនួនទឹកប្រាក់ ២ លានដុល្លារអាមេរិកជាប់ឥណទានសំរាប់ស្តារអាជីវកម្មដែល ប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ និងអាជីវកម្មដែលត្រូវការមូលនិធិបន្ទាន់សម្រាប់ការបន្តប្រតិបត្តិការអាជីវកម្ម និងផ្តល់ជូនការងារដល់និយោជិតរបស់ពួកគាត់។ កញ្ចប់ឥណទាននេះបានជួយដល់អតិថិជនឱ្យបន្តអាជីវកម្មតាមរយៈការដាក់ឱ្យអនុវត្តនូវវិធីសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗសម្រាប់ការធ្វើអាជីវកម្ម។

៣. ការផ្តោតលើអតិថិជន

អតិថិជន និងសេវាកម្ម

ធនាគារ កម្ពុជា អាស៊ី បន្តពង្រឹងគំរូអាជីវកម្មរបស់ខ្លួន ពោលគឺយុទ្ធសាស្ត្រផ្តោតលើអតិថិជន ដែលធនាគារផ្តោតលើការផ្តល់ជូននូវសេវាកម្មកែតម្រូវតាមបុគ្គល ដើម្បី បំពេញតាមតម្រូវការសេវាហិរញ្ញវត្ថុតាមរយៈធនាគារសម្រាប់អាជីវកម្មធុនតូច ធំ មធ្យម និងប្រជាពលរដ្ឋទូទៅដែលយើងដឹងយ៉ាងច្បាស់តាមរយៈក្រុមស្រាវជ្រាវទីផ្សារ របស់យើង។ យើងបានតាមដានត្រួតពិនិត្យផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ ១៩ ទៅលើអតិថិជន ដែលមានភាពខុសគ្នាតាមអាជីវកម្ម និងកម្រិតប្រាក់ចំណូល របស់ពួកគាត់ រួមទាំងការប្រែប្រួលទៅលើឥរិយាបថ និងតម្រូវការរបស់អតិថិជន ដែលបានបម្រើជាភាគីសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាទាំងក្នុងវិស័យហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។ ដូច្នេះ នាឆ្នាំ២០២១ យើងបានផ្តោតការយកចិត្តទុកដាក់ទៅលើការផ្តល់ជំនួយដោយផ្ទាល់ ឬដោយប្រយោល ជូនដល់ក្រុមទាំងអស់នៃ អតិថិជនរបស់យើងដែលរងផលប៉ះពាល់ពីការឆ្លងមេរោគ ដើម្បីអោយពួកគាត់អាចរក្សាជីវភាព និងអាជីវកម្មរបស់ពួកគាត់នៅក្នុងអំឡុងពេលនៃភាពមិនប្រាកដប្រជា នេះ។ លើសពីនេះ យើងបានផ្តល់នូវសេវាកម្មប្រកបដោយការយកចិត្តទុកដាក់ និងបរិយាប័ន្នដែលបានឆ្លើយតបទៅនឹងតម្រូវការរបស់ អតិថិជនជាដៃគូហិរញ្ញវត្ថុជាទឹកចិត្ត និងជាធនាគារប្រតិបត្តិការចម្បងរបស់អតិថិជនផងដែរ។

អាជីវកម្មលក់រាយ

ធនាគារ កម្ពុជា អាស៊ី ផ្តល់អាទិភាពដល់ការប្រើប្រាស់ទិន្នន័យ និងការវិភាគទិន្នន័យ ដើម្បីទទួលបាននូវទស្សនាទានអំពីអតិថិជន ដែលអនុញ្ញាតឱ្យយើងអាចផ្តល់ នូវផលិតផលនិងសេវាកម្មដែលបំពេញតាមតម្រូវការរបស់ពួកគាត់។ គំនិតផ្តួចផ្តើមចម្បងៗគឺមានដូចខាងក្រោម៖

អាជីវកម្មធុនតូច និងមីក្រូ

យើងបានវិភាជន៍កញ្ចប់មូលនិធិពិសេសដែលមានទឹកប្រាក់ចំនួន ២ លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយដល់អតិថិជនជាអាជីវកររបស់យើង និងកញ្ចប់ឥណទាន ដែលសមស្រប និងមានភាពបត់បែន។

អ្នកមានប្រាក់ចំណូលខ្ពស់

ធនាគារ កម្ពុជា អាស៊ី គឺកំពុងតែស្ថិតនៅក្នុងវឌ្ឍនភាពនៅក្នុងការបង្កើតសេវាកម្មធនាគារ VIP លេចចេញជារូបរាងនៅឆ្នាំ២០២២ ហើយនឹងដាក់ឱ្យប្រើប្រាស់នូវ ផលិតផលសេវាធនាគារថ្មី ការគ្រប់គ្រងបទពិសោធន៍ផ្នែកលើទំនាក់ទំនង ផលិតផលធានារ៉ាប់រងអាយុជីវិតដែលផ្តល់នូវការគ្របដណ្តប់រយៈពេលវែង ជាមួយនឹងការ ទូទាត់បច្ចុប្បន្នរយៈពេលខ្លីសម្រាប់អតិថិជនដែលមានសក្តានុពលសន្សំ ដែលមានបំណងបង្កើតសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់គ្រួសាររបស់ពួកគាត់។

ប្រជាជនចំណូលមធ្យម និងប្រជាជនគ្រប់រូប

យើងបានដាក់ឱ្យប្រើប្រាស់នូវផលិតផល និងសេវាកម្មថ្មីៗដូចខាងក្រោម៖

- ក) សេវាធនាគារតាមអ៊ីនធឺណិត (iBanking) របស់ធនាគារ កម្ពុជា អាស៊ី រីករាយជាមួយភាពងាយស្រួលនៃការធ្វើប្រតិបត្តិការធនាគារគ្រប់ពេលវេលា និង គ្រប់កន្លែងរបស់អ្នក។ សេវាកម្ម iBanking រួមមានការគ្រប់គ្រងសមតុល្យគណនី ការផ្ទេរប្រាក់តាមអ៊ីនធឺណិត ការទូទាត់តាមកំពូទ័រ បញ្ចូលទឹកប្រាក់ តាមទូរស័ព្ទ និងការដាក់ប្រាក់បញ្ញើតាមលក្ខខណ្ឌ។
- ខ) សេវាធនាគារតាមទូរស័ព្ទដៃ CAB Mobile៖ ជាមួយនឹង CAB Mobile យើងផ្តល់ជម្រើសជាច្រើនដើម្បីធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិចប្រើចុង ម្រាមដៃរបស់លោកអ្នក រួមទាំងការផ្ទេរប្រាក់ បញ្ចូលទឹកប្រាក់តាមទូរស័ព្ទ ការដាក់ប្រាក់បញ្ញើតាមកាលកំណត់ បើកគណនីថ្មី និងស្កេន QR និងផ្ទេរប្រាក់ តាមបាតង។ CAB Mobile ក៏ផ្តល់នូវបណ្តាញទំនាក់ទំនងសម្រាប់អតិថិជនរបស់យើងផងដែរ។
- គ) គណនីសន្សំ Super Saver៖ មានវិធីកាន់តែងាយស្រួលដើម្បីបង្កើនប្រាក់ចំណូលរបស់លោកអ្នក គណនីសន្សំ CAB Super Saver របស់ធនាគារ កម្ពុជា អាស៊ី ជួយសម្រេចផែនការ សន្សំដោយអនុញ្ញាតឱ្យលោកអ្នកដាក់ ប្រាក់សន្សំពីចំនួនតិចតួចស្របពេលទទួលបានអត្រាការប្រាក់ខ្ពស់បំផុត។ សន្សំ ពីចំនួនតិច ទទួលបានចំណូលការប្រាក់វិញច្រើន! អតិថិជនអាចកំណត់ការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិ ពីគណនីដើមលោកអ្នកផ្ទាល់ ម្តងក្នុងមួយខែ ឬ ផ្ទេរ/ដាក់ប្រាក់នៅសាខាណាមួយ ដោយផ្ទាល់នៅថ្ងៃណាមួយប្រចាំខែក៏បាន។ ជាមួយ CAB Super Saver លោកអ្នកមិនត្រឹមតែទទួលបាននូវចំនួន ទឹកប្រាក់ដែលអ្នកសន្សំនោះទេ ប៉ុន្តែលោកអ្នកនឹងទទួលបានពីការប្តេជ្ញាចិត្តរបស់អ្នកក្នុងការសន្សំផងដែរ។
- ឃ) គណនីបញ្ញើមានកាលកំណត់សម្រាប់អ្នកចូលនិវត្តន៍៖ ធនាគារ កម្ពុជា អាស៊ី ផ្តល់ជូននូវផលិតផលនេះដល់អតិថិជនស្ថិតនៅក្នុងវ័យនិវត្តន៍ ដែលជាឯក សិទ្ធិក្នុងការទទួលបានអត្រាការប្រាក់ខ្ពស់ជាងអតិថិជនទូទៅ ជាមួយនឹងគម្រោងបញ្ញើមានកាលកំណត់សម្រាប់អ្នកចូលនិវត្តន៍។ បញ្ញើមានកាលកំណត់ សម្រាប់អ្នកចូលនិវត្តន៍ គឺជាផែនការបញ្ញើមានកាលកំណត់ជាមួយនឹងអត្រាការប្រាក់ពិសេសដែលផ្តល់ជូនដល់បុគ្គលដែលមានអាយុ ៦០ ឆ្នាំឡើងទៅ។
- ង) កម្មវិធីប្រាក់បញ្ញើ Step-Up ៩ Plus៖ Step - Up ៩ Plus គឺជាគណនីបញ្ញើមានកាលកំណត់ ដែលផ្តល់ជូនអតិថិជននូវអត្រាការប្រាក់ខ្ពស់រហូតដល់ ៩.៩% p.a. រយៈពេល ៩ ខែ។ Step-up ៩ Plus ត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់អតិថិជន ដែលកំពុងស្វែងរកគ្រឹះស្ថានដែលផ្តល់ទំនុកចិត្ត ខ្ពស់ក្នុងការដាក់ប្រាក់បញ្ញើមានកាលកំណត់ ដោយផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ក្នុងរយៈពេលខ្លី។ លើសពីនេះអតិថិជនក៏នឹងរីករាយជាមួយនឹងអត្ថ ប្រយោជន៍ បន្ថែមពីធនាគារ កម្ពុជា អាស៊ី ផងដែរ។
- ច) គណនីសន្សំបង់ថ្លៃសិក្សា៖ គណនីសន្សំបង់ថ្លៃសិក្សា គឺជាប្រភេទគណនីប្រាក់បញ្ញើសន្សំដែលផ្តល់ជូននូវភាពបត់បែន និងងាយស្រួល ដល់មាតាបិតា ឬ អាណាព្យាបាលក្នុងការដាក់សន្សំ សម្រាប់បង់ថ្លៃសិក្សារបស់បុត្រីបុត្រា របស់លោកអ្នក ទៅតាមកាលបរិច្ឆេទបង់ប្រាក់របស់សាលា។ អតិថិជនគោលដៅ សម្រាប់សេវាកម្មនេះគឺអាណាព្យាបាលដែលមានកូនស្ថិតក្នុងវ័យ កុមារ និងវ័យជំទង់សិក្សានៅសាលារៀនដែលជាដៃគូរបស់ ធនាគារ កម្ពុជា អាស៊ី ។
- ឆ) ប័ណ្ណ CAB៖ ជាមួយនឹងប័ណ្ណឥណទាន UnionPay របស់ធនាគារ អតិថិជននឹងរីករាយជាមួយនឹងការដកប្រាក់នៅតាមគ្រប់ ម៉ាស៊ីនអេធីអិម ព្រមទាំងទូទាត់តាមរយៈម៉ាស៊ីនឆ្លុះកាតណាមួយក៏បានសម្រាប់ការទិញទំនិញទាំងក្នុង និងក្រៅប្រទេសកម្ពុជា ជុំវិញពិភពលោក នៅកន្លែងដែលមានស្លាកសញ្ញា VISA និង UnionPay ។

អាជីវកម្មធុនមធ្យម

ដោយមាននូវគោលបំណងក្លាយជាធនាគារជម្រើសទីមួយសម្រាប់ក្រុមហ៊ុន ធនាគារ កម្ពុជា អាស៊ី គឺប្តេជ្ញាចិត្តគាំទ្រដល់អតិថិជនលើសពីដំណោះស្រាយសេវាធនាគារទៅទៀត ដើម្បីជំរុញការប្រកួតប្រជែងរបស់ពួកគេ។ គំនិតផ្តួចផ្តើមចម្បងៗគឺមានដូចខាងក្រោម៖

- ក) ឥណទាន SME ឆ្លាតវៃ មានគោលបំណងផ្តល់នូវមូលនិធិងាយស្រួលតាមតម្រូវការអាជីវកម្មដល់អតិថិជននៅក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗ និងវិស័យដែលបង្កើតឡើងថ្មីដែលមានស្ថានភាពហិរញ្ញវត្ថុស្ថិតស្ថេរ និងធ្លាប់ធ្វើប្រតិបត្តិការឆ្លងកាត់ស្ថានភាពដែលពិបាក និងមានការរំខាននៅក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩។ ផលិតផលនេះ គឺត្រូវបានធានាដោយគម្រោងធានាឥណទាន ដែលផ្តល់នូវភាពងាយស្រួលដល់អតិថិជនដែលត្រូវការមូលនិធិ និងមិនត្រូវការផ្តល់ទ្រព្យធានា ឬទ្រព្យសកម្មដើម្បីដាក់ជូនធនាគារ កម្ពុជា អាស៊ី ឡើយ។
- ខ) សេវាធនាគារតាមអ៊ីនធឺណិត (iBanking) សម្រាប់សាជីវកម្ម ផ្តល់នូវបទពិសោធន៍អនឡាញដ៏រលូន និងប្រព័ន្ធឱ្យងាយស្រួលដល់គណនេយ្យដែលមានលក្ខណៈទាក់ទាញ ជាពិសេសឧបករណ៍ទូទាត់ ទទួលប្រាក់ និងរបាយការណ៍។
- គ) ធនាគារ កម្ពុជា អាស៊ី និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្លាយជាដៃគូផ្លូវការទៅលើកម្មវិធីសហហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមដើម្បីផ្តល់នូវហិរញ្ញប្បទានដែលអាចទទួលយកបានដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេស។ កិច្ចសហប្រតិបត្តិការរវាងធនាគារ កម្ពុជា អាស៊ី និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។ ធនាគារ កម្ពុជា អាស៊ី គឺបានត្រៀមខ្លួនរួចរាល់នៅក្នុងការជួយដល់អតិថិជនរបស់យើងក្នុងការទទួលបានឥណទាននៅក្រោមគម្រោងនេះ ជាមួយនឹងលក្ខខណ្ឌមានភាពបត់បែន និងអត្រាការប្រាក់ទាប។ យើងជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងនេះនឹងជួយដល់សហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនប្រកបដោយចីរភាព។ យើងបានបង្កើតនូវយុទ្ធសាស្ត្រផ្សព្វផ្សាយ ជាពិសេសតាមរយៈបណ្តាញសង្គម និងសារព័ត៌មាននានា ដើម្បីផ្សព្វផ្សាយឱ្យដល់អតិថិជនគោលដៅដែលព្យាយាមស្តារឡើងវិញនូវប្រតិបត្តិការធម្មតារបស់ពួកគេ និងកំពុងស្វែងរកនិយោជិតជំនាញក្នុងការជួយឱ្យអាជីវកម្មរីកចម្រើនតាមរយៈបច្ចេកវិទ្យា។ យើងរំពឹងថានឹងមានអតិថិជនកាន់តែច្រើនដឹងអំពីអត្ថប្រយោជន៍នៃគម្រោងសហហិរញ្ញប្បទាននេះ និងអាចមានលទ្ធភាពដាក់ពាក្យស្នើសុំឥណទានតាមរយៈធនាគារ កម្ពុជា អាស៊ី ក្នុងការគាំទ្រដល់តម្រូវការលំហូរសាច់ប្រាក់របស់ពួកគាត់ដើម្បីអាចឆ្លងផុតរយៈស្តារឡើងវិញក្រោយកូវីដ ១៩។

អាជីវកម្មសាជីវកម្ម

ធនាគារ កម្ពុជា អាស៊ី ផ្តល់អាទិភាពដល់ការផ្តល់ជូនផលិតផល និងសេវាកម្មដែលបំពេញតាមតម្រូវការរបស់អតិថិជនបានគ្រប់ជ្រុងជ្រោយ ក្នុងន័យប្រតិបត្តិការអាជីវកម្ម អ្នកផ្គត់ផ្គង់ ម្ចាស់អាជីវកម្ម និងនិយោជិតរបស់ពួកគាត់។ យើងមានគោលបំណងពង្រឹងសមត្ថភាពប្រកួតប្រជែង និងប្រសិទ្ធផលនៃការគ្រប់គ្រងអាជីវកម្មរបស់ពួកគាត់ ស្របពេលដែលរក្សាជំហររបស់យើងក្នុងនាមជាធនាគារចម្បងរបស់ពួកគាត់ផងដែរ។ ទន្ទឹមនឹងនេះ យើងបានបន្តផ្តល់ជំនួយដល់អតិថិជនដែលរងគ្រោះដោយសារជំងឺរាតត្បាតស្របតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងវិធានការជំនួយផ្សេងទៀតដែលផ្តួចផ្តើមឡើងដោយធនាគារ កម្ពុជា អាស៊ី ដើម្បីជួយពួកគាត់រក្សាសន្តិសុខភាព។

នៅឆ្នាំ២០២២ យើងកំពុងតែពង្រីកការិយាល័យសាជីវកម្ម និងបើកទីតាំងផ្តល់សេវាធនាគារពាណិជ្ជកម្មនៅអគារលេខ ៧៥c.០៣៦ មហាវិថីព្រះសីហនុ សង្កាត់រាលរង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយក្នុងចំណោមតំបន់ហិរញ្ញវត្ថុទាំងបីនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ ទីតាំង និងបរិក្ខារធនាគារលំដាប់ VIP ត្រូវបានរចនាឡើងសម្រាប់អតិថិជនដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម និងអតិថិជនពិសេសរបស់យើង ដែលមានអាការស្ថាបត្យកម្មដ៏វិចិត្រផ្ទៃទូលាយ ផ្តល់ជូននូវបន្ទប់ឯកជនសម្រាប់អតិថិជនរបស់យើង ព្រមទាំង ការប្រឹក្សាយោបល់ពី ប្រធានផ្នែកទំនាក់ទំនង និង ម៉ាស៊ីនដកនិងដាក់ប្រាក់ (VTMs) ទំនើបផងដែរ។

ធនាគារ កម្ពុជា អាស៊ី មានគម្រោងដាក់ឱ្យប្រើប្រាស់នូវផលិតផល និងសេវាកម្មដូចខាងក្រោម៖

- សេវាហិរញ្ញវត្ថុពាណិជ្ជកម្មសម្រាប់ការនាំចូល និងនាំចេញ
- សេវាគ្រប់គ្រងសាច់ប្រាក់
- សេវាដំណោះស្រាយទូទាត់
- សេវាផ្ទេរប្រាក់អន្តរជាតិ
- សេវាបើកប្រាក់បៀវត្ស
- សេវា RMs ដាច់ដោយឡែក

បណ្តាញសេវាកម្ម

នៅឆ្នាំ២០២១ ធនាគារ កម្ពុជា អាស៊ី បានផ្តោតលើការផ្តល់ជូននូវសេវាកម្មអនឡាញ និងសេវាកម្មផ្ទាល់ប្រកបដោយភាពរលូនទាំងផ្នែកអាជីវកម្ម និងដៃគូអាជីវកម្មរបស់យើង ដើម្បីធានាបាននូវបទពិសោធន៍ល្អៗជូនអតិថិជននៅគ្រប់ទីកន្លែង គ្រប់ពេលវេលា។ យើងបានប្រមូលផ្តុំការរួបរួមកម្លាំង និងកិច្ចសហការជាមួយដៃគូខណៈដែលអភិវឌ្ឍន៍បណ្តាញសេវាកម្មស្នូលរបស់យើងផងដែរ ដើម្បីបង្កើនប្រសិទ្ធផលនៅក្នុងការទទួលបានសេវារបស់អតិថិជន ដើម្បីផ្តល់ឱ្យពួកគាត់នូវសេវាកម្មដ៏ល្អឥតខ្ចោះជាមួយនឹងផ្ទៃចំណាយល្អសមរម្យបំផុត។

បណ្តាញសាខា

គំនិតផ្តួចផ្តើមសំខាន់ៗ សម្រាប់ការគ្រប់គ្រងបណ្តាញសាខា នៅឆ្នាំ២០២១ រួមមាន៖

- ក) បណ្តាញសាខា៖ ធនាគារ កម្ពុជា អាស៊ី ផ្តោតលើបណ្តាញសេវាកម្មទាំងអស់ដែលផ្តល់នូវគុណតម្លៃពិសេសតាមរយៈសេវាកម្មជាច្រើន ដែលស្របតាមតម្រូវការប្រចាំថ្ងៃរបស់អតិថិជន ផ្តល់ជូនបទពិសោធន៍ល្អៗជូនអតិថិជនប្រកបដោយភាពរលូនគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ស្របជាមួយគ្នានេះដែរ យើងមានសាខាចំនួនប្រាំបី និងបញ្ជូរជាច្រើន ខណៈដែលសហការជាដៃគូជាមួយនឹងក្រុមហ៊ុនទ្រូម៉ាន់នី និងរីង ដើម្បីផ្តល់នូវការគ្របដណ្តប់សេវាកម្មកាន់តែទូលាយនៅទូទាំងប្រទេស។ ដូចគ្នានេះផងដែរ យើងបានបន្តផ្តោតលើការបង្រួមសាខា និងបញ្ជូរ ដើម្បីកាត់បន្ថយភាពលើសចំនួន ជាពិសេសពាក់ព័ន្ធនឹងសាខា និងបញ្ជូរដែលមានចរាចរណ៍ទាប ធ្វើយ៉ាងណាឱ្យចំនួនដែលនៅសល់គឺសមស្របសម្រាប់គោលដៅឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ យើងបានកែតម្រូវគំរូសាខាដើម្បីឱ្យស្របតាមតម្រូវការរបស់អតិថិជននៅតាមតំបន់នីមួយៗផងដែរ។ នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ យើងមានគម្រោងបង្កើតភាពជាដៃគូអាជីវកម្ម ដែលនឹងជាកម្លាំងច្រកចែករំលែកប្រាក់ចំណេញ និងចែករំលែកបរិវេណសម្រាប់ដៃគូអាជីវកម្មរបស់យើងផងដែរ។ លើសពីនេះ យើងបានគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍន៍សេវាកម្ម និងដំណើរការផ្ទៃក្នុងនៅក្នុងសាខានានា ដើម្បីបង្កើនប្រសិទ្ធផល និងការគ្រប់គ្រងចំណាយសមស្រប អមជាមួយនឹងបទពិសោធន៍ការលក់ និងសេវាកម្មដែលមានលក្ខណៈសុខុមនីយកម្មស្របតាមកំណើននៃការប្រើប្រាស់បណ្តាញឌីជីថលរបស់អតិថិជន។
- ខ) ទន្ទឹមនឹងនេះដែរ បញ្ជូររបស់ធនាគារ កម្ពុជា អាស៊ី បានបន្តប្រតិបត្តិការនៅស្ថានីយ៍អ្នកដំណើរនៅអាកាសយានដ្ឋានជាបណ្តើរៗ ក្នុងបរិមាណកើនឡើងនៅពេលដែលចំនួនភ្ញៀវទេសចរបានកើនឡើងចាប់តាំងពីឆ្នាំ២០២១ មក។

សាខា និងបណ្តាញសេវាហិរញ្ញវត្ថុ

បណ្តាញសាខា

ចំនួនទីតាំង



កំណត់សម្គាល់៖

(១) សេវាកម្មរួមមាន សេវាប្តូរប្រាក់ - សេវាផ្ទេរប្រាក់ និងម៉ាស៊ីន POS សម្រាប់ការដកសាច់ប្រាក់តាមប័ណ្ណ VISA / MasterCard។

បណ្តាញអេឡិចត្រូនិក៖

- (i) ម៉ាស៊ីនអេតីអិមរបស់ធនាគារ កម្ពុជា អាស៊ី៖ ទីតាំងរបស់ម៉ាស៊ីនគឺជាចំណុចផ្តោតចម្បងជាមួយនឹងចំណុចផ្តល់សេវាគ្រប់គ្រាន់ ដើម្បីធានាបាននូវការគ្របដណ្តប់សេវាកាន់តែទូលាយ និងបំពេញតាមតម្រូវការរបស់អតិថិជន។ ស្របគ្នានេះដែរ យើងបានផ្តល់អាទិភាពទៅលើការបង្កើនប្រសិទ្ធភាពម៉ាស៊ីនដើម្បីលើកកម្ពស់លទ្ធភាពចូលប្រើប្រាស់សេវារបស់ធនាគារ កម្ពុជា អាស៊ី។
- (ii) CAB Mobile និងសេវាធនាគារតាមអ៊ីនធឺណិត CAB Internet Banking៖ នៅឆ្នាំ២០២១ យើងបានដាក់ឱ្យប្រើប្រាស់នូវសេវាធនាគារតាមទូរសព្ទដៃ CAB Mobile និងសេវាធនាគារតាមអ៊ីនធឺណិត។ CAB Mobile របស់យើង ផ្តល់នូវជម្រើសជាច្រើនក្នុងការអនុវត្តប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងដែនរបស់យើង រួមបញ្ចូលទាំងសេវាផ្ទេរប្រាក់ សេវាបញ្ចូលលុយទូរសព្ទ សេវាដាក់បញ្ញើមានកាលកំណត់ បើកគណនីថ្មី ស្កែនកូដ QR និងសេវាផ្ទេរប្រាក់តាមបាគង។ CAB Mobile ក៏ផ្តល់ជូននូវបណ្តាញប្រាស្រ័យទាក់ទងសម្រាប់អតិថិជនរបស់យើងផងដែរ។
- (iii) មជ្ឈមណ្ឌលបម្រើសេវាអតិថិជនតាមទូរសព្ទរបស់ ធនាគារ កម្ពុជា អាស៊ី ធនាគារ កម្ពុជា អាស៊ី ផ្តល់នូវសេវាបម្រើអតិថិជន ២៤/៧ សម្រាប់គ្រប់អតិថិជនទាំងអស់ និងមានគម្រោងបង្កើនបទពិសោធន៍កាន់តែច្រើនសម្រាប់បែបបន្ថែមទៀតនាពេលអនាគតដ៏វែងឆ្ងាយ ដោយសេវារបស់យើងមានជាភាសាខ្មែរ/អង់គ្លេស/ចិន ផ្តល់ជូនអតិថិជននូវតម្លាភាព និងការចូលរួមប្រកបដោយការយកចិត្តទុកដាក់នៅទូទាំងការប្រាស្រ័យទាក់ទង ដោយធនាគារ កម្ពុជា អាស៊ី មាននូវបណ្តាញជាច្រើនសម្រាប់គាំទ្រ ដូចជា តាមរយៈការហៅទូរសព្ទ Facebook, Instagram, Telegram ជាដើម។

ប្រតិបត្តិការរបស់ធនាគារ កម្ពុជា អាស៊ី ការគ្រប់គ្រងធនធានមនុស្ស

ធនាគារ កម្ពុជា អាស៊ី បានអនុវត្តយុទ្ធសាស្ត្រធនធានមនុស្ស បញ្ជាក់អំពីការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ និងស្របតាមយុទ្ធសាស្ត្ររបស់ធនាគារ កម្ពុជា អាស៊ី។ គំនិតផ្តួចផ្តើមសំខាន់ៗ គឺមានដូចខាងក្រោម៖

- ធានាឱ្យបាននូវអ្នកដឹកនាំ និងវប្បធម៌សក្តិសមល្អប្រសើរ៖ យើងបានបង្កើតគុណវុឌ្ឍិសម្រាប់ថ្នាក់ដឹកនាំប្រកបដោយគោលបំណង និងមានលក្ខណៈជាក់ស្តែងស្របតាមគោលការណ៍ណែនាំអំពីឥរិយាបថដែលរឹងមាំរបស់ធនាគារ កម្ពុជា អាស៊ី ដែលមាននូវការស្គាល់ខ្លួនឯងតម្រង់ទិសតាមលទ្ធផល ការកសាងក្រុម និងសមាហរណកម្ម។ កិច្ចការនេះគឺដើម្បីធានាថា សកម្មភាពដែលនឹងត្រូវអនុវត្តប្រកបដោយការស្គាល់ខ្លួនឯង ដោយទទួលខុសត្រូវចំពោះការងារជាក្រុម អតិថិជន និងអង្គភាពនៅទូទាំងដំណើរការងារ។ ធនាគារ កម្ពុជា អាស៊ី បានរៀបចំសកម្មភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំបន្តបន្ទាប់ ដោយចាប់ផ្តើមពីដំណើរការជ្រើសរើសបុគ្គលិក។ ការសម្ភាសន៍ជ្រើសរើស និងលក្ខណៈវិនិច្ឆ័យសម្រាប់ការសាកល្បងការងារថ្មី ត្រូវបានបង្កើតឡើងស្របតាមគោលការណ៍ណែនាំអំពីឥរិយាបថរឹងមាំទុកពាក់ព័ន្ធនឹងគុណតម្លៃនៃភាពជាអ្នកដឹកនាំ។ យើងក៏បានរៀបចំសិក្ខាសាលាប្រតិបត្តិ ស្តីពីភាពជាអ្នកដឹកនាំប្រកបដោយគោលបំណង និងលក្ខណៈជាក់ស្តែងសម្រាប់ប្រធានប្រតិបត្តិថ្នាក់នាយក និងបុគ្គលិកប្រតិបត្តិផ្សេងទៀតដែលមានមុខតំណែងខ្ពស់ ពីបទពិសោធន៍នៃភាពជាអ្នកដឹកនាំសហម័យលំដាប់ពិភពលោក ដែលអាចនឹងបន្តអនុវត្តទៅមុខចំពោះការងាររបស់ពួកគេស្របតាមគោលការណ៍ណែនាំអំពីឥរិយាបថរឹងមាំទុករបស់យើង។
- ជំរុញយុទ្ធសាស្ត្ររីកចម្រើន៖ ធនាគារ កម្ពុជា អាស៊ី បានអនុវត្តការរៀបចំរចនាសម្ព័ន្ធអង្គភាពឡើងវិញ និងបានជ្រើសរើសបុគ្គលិកដើម្បីគាំទ្រការអភិវឌ្ឍន៍អាជីវកម្មរបស់ធនាគារ កម្ពុជា អាស៊ី។ យើងបានផ្តោតលើការបង្កើនជំនាញ បទពិសោធន៍ និងសមត្ថភាពរបស់និយោជិតនៅក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ និងទទួលខុសត្រូវចំពោះមតិយោបល់ជាច្រើនជាពិសេសនិយោជិតដែលចូលរួមជាមួយការពង្រីកអាជីវកម្មនៅក្នុងតំបន់ ទិន្នន័យ និងការវិភាគ និងការបង្កើតយុទ្ធសាស្ត្រ។ លើសពីនេះសមត្ថភាពរបស់និយោជិត គឺត្រូវបានពង្រឹង ដើម្បីឱ្យស្របតាមរបៀបរបបធ្វើការងាររហ័សនៅក្នុងអំឡុងពេលនៃការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យាជំរុញនេះ។ ការវាយតម្លៃសមិទ្ធផលការងារក៏ត្រូវបានកែតម្រូវ ដើម្បីសម្របតាមទម្រង់ការងារថ្មីនេះ។ ធនាគារ កម្ពុជា អាស៊ី បានបង្កើតគោលការណ៍ណែនាំ សម្រាប់របៀបធ្វើការងាររហ័ស ដែលមានប្តូរជំហានសម្រាប់ការចូលរួមរបស់និយោជិត និងក្រុមប្រតិបត្តិដើម្បីធានាបាននូវបរិយាកាសការងារមានលក្ខណៈជាប្រព័ន្ធ និងស្មើភាពគ្នា។

ជំហានទាំងនោះមានដូចខាងក្រោម៖

១) ផ្តាច់គំនិតរហ័ស/បណ្តុំជំនាញ៖

និយោជិតត្រូវបានលើកទឹកចិត្តឱ្យធ្វើការងារប្រកបដោយភាពបត់បែន ហ៊ានបញ្ចេញភាពច្នៃប្រឌិត និងនវានុវត្តន៍ ព្រមទាំងដើរឱ្យបានមុនការផ្លាស់ប្តូរ។ រហូតមកដល់ពេលនេះ យើងបានរៀបចំវគ្គសិក្សាអំពីរបៀបធ្វើការងាររហ័ស ដែលបង្រៀនដោយជំនាញការមកពីមជ្ឈមណ្ឌល Agile Center of Excellence។

២) របៀបធ្វើការងាររួម៖

មានការផ្តោតការយកចិត្តទុកដាក់លើការងារក្រុមជាក់ស្តែង ដែលស្របទៅនឹងទម្រង់ការងារថ្មីនៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតនៃជំងឺកូវីដ ១៩។

៣) របៀបធ្វើការងាររហ័ស៖

និយោជិតរបស់យើងត្រូវបានជំរុញឱ្យអនុវត្តយករបៀបធ្វើការងាររហ័ស ដើម្បីបង្កើនភាពបត់បែន និងល្បឿននៃការងារអន្តរាយកង្វាន់ឱ្យដល់កម្រិតអតិបរិមា។ យើងក៏បានរៀបចំសកម្មភាពផ្តល់រង្វាន់បុគ្គលិក ដើម្បីទទួលបានស្គាល់និយោជិតដែលមានសមិទ្ធផលការងារល្អបំផុត និងជំរុញទឹកចិត្តនៅក្នុងចំណោមសហការីផងដែរ។

៤) សហគមន៍នៃការអនុវត្ត៖

យើងបានលើកទឹកចិត្តឱ្យនិយោជិតដែលមិនមានបទពិសោធន៍លើរបៀបធ្វើការងាររហ័ស ឱ្យរៀនសូត្រពីការអនុវត្ត និងពីអ្នកដទៃ ដូច្នេះបង្កើតជាសហគមន៍នៃការអនុវត្ត ជាកន្លែងដែលសហការីប្រមូលផ្តុំគ្នា ដើម្បីចែករំលែកការអនុវត្តល្អអោយគ្នាទៅវិញទៅមក។ ដើម្បីលើកកម្ពស់សមត្ថភាពនិយោជិតដែលចូលរួមជាមួយអាជីវកម្មក្នុងតំបន់ ធនាគារ កម្ពុជា អាស៊ី បានបង្កើតកម្មវិធីសំណើគុណតម្លៃនិយោជិត (កន្លែងល្អបំផុតក្នុងការធ្វើការងារ រៀនសូត្រ និងដឹកនាំ) ដើម្បីគាំទ្រដល់កម្លាំងជំរុញរបស់យើងក្នុងការជ្រៀតចូលទីផ្សារក្នុងតំបន់ ស្របតាមយុទ្ធសាស្ត្ររបស់យើងក្នុងការក្លាយជាអ្នកដឹកនាំក្នុងតំបន់។ លើសពីនេះទៅទៀត យើងក៏បានគូសបញ្ជាក់អំពីការធ្វើអាជីវកម្មទីផ្សារសេរីនៃការលូតលាស់ដែលគ្មានដែនកំណត់ ដើម្បីផ្សព្វផ្សាយដល់មនុស្សជំនាន់ក្រោយអំពី

ឱកាសកំណើនគ្មានព្រំដែន ដោយសារតែយើងមានការជំរុញទឹកចិត្តក្នុងការក្លាយជា

អង្គការដែលបម្រើដល់មូលដ្ឋានគ្រឹះនៃសង្គមកម្ពុជា និងសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ។

- ការចូលរួម និងទំនាក់ទំនងការងារ៖ គោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងធនធានមនុស្សនៅក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ ១៩៖ ធនាគារ កម្ពុជា អាស៊ី បានផ្តល់ជូននូវជំនួយ និងការគាំទ្រទឹកចិត្តដល់និយោជិតទាំងអស់ ទាំងនិយោជិតដែលធ្វើការងារជិតស្និទ្ធជាមួយអតិថិជន និងបុគ្គលិកការិយាល័យជួរក្រោយរបស់យើង។ យើងបានផ្តល់ជូននិយោជិតម្នាក់ៗនូវការឈប់សម្រាកមានប្រាក់ឈ្នួល ជាការជំរុញទឹកចិត្តនៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ ១៩ ខណៈដែលរៀបចំការចាក់ដូសជំរុញប្រឆាំងជំងឺកូវីដ ១៩ និងផ្តល់ជូនបុគ្គលិកនូវជំនួយនៅក្នុងការធ្វើតេស្តរហ័ស និងការទាមទារសំណងពី ប.ស.ស។ លើសពីនេះ ធានារ៉ាប់រងសុខភាពប្រចាំឆ្នាំ គឺត្រូវបានផ្តល់ជូននិយោជិតជាមួយនឹងជម្រើសនៅក្នុងការប្រើប្រាស់សេវានៅមន្ទីរពេទ្យ ដែលរៀបចំដោយធនាគារដៃគូធានារ៉ាប់រងរបស់ធនាគារ ឬមន្ទីរពេទ្យផ្សេងទៀតតាមបំណងរបស់ខ្លួន។

ការគ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងហានិភ័យ គឺជាផ្នែកដ៏សំខាន់មួយនៃវប្បធម៌ក្រុមហ៊ុនរបស់យើង។ យើងត្រូវតែបង្កើតគោលនយោបាយគ្រប់គ្រងហានិភ័យ និងការកំណត់ហានិភ័យ ហើយការគ្រប់គ្រងហានិភ័យ គឺត្រូវបានយកមកពិចារណានៅពេលបង្កើតយុទ្ធសាស្ត្រ និងសកម្មភាពអាជីវកម្មរបស់យើង ដើម្បីគាំទ្រដល់កំណើនអាជីវកម្ម។ កិច្ចការនេះ គឺដើម្បីធានាបាននូវលទ្ធភាពចំណេញប្រកបដោយចីរភាព និងបង្កើនផលចំណេញរបស់ភាគីពាក់ព័ន្ធឱ្យដល់កម្រិតអតិបរិមា។ យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យរបស់ធនាគារ កម្ពុជា អាស៊ី ត្រូវបានបង្កើតឡើងស្របតាមគោលការណ៍ណែនាំ និងគោលការណ៍អន្តរជាតិ និងអនុវត្តនៅទូទាំងធនាគារ។ យើងចូលរួមនៅក្នុងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យសរុបដែលសង្កត់ធ្ងន់ទៅលើការគ្រប់គ្រងហានិភ័យ ឧទាហរណ៍ ឥណទាន ទីផ្សារសន្ទនីយភាព

ហានិភ័យប្រតិបត្តិការ និងយុទ្ធសាស្ត្រ។ រចនាសម្ព័ន្ធគ្រប់គ្រងហានិភ័យកំណត់យ៉ាងច្បាស់អំពីការកិច្ច និងទំនួលខុសត្រូវពាក់ព័ន្ធនឹងអង្គការពាក់ព័ន្ធរួមបញ្ចូលទាំងអង្គការគ្រប់គ្រងហានិភ័យ

ឯករាជ្យ ខណៈដែលការវាស់វែងកែតម្រូវហានិភ័យត្រូវបានអនុវត្តជាមួយនឹងអង្គការអាជីវកម្មនីមួយៗ។

ការគ្រប់គ្រងហានិភ័យ មូលធន និងសន្ទនីយភាព គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សា

ភិបាល ដែលទទួលខុសត្រូវចំពោះការធានានូវកម្រិតមូលធន និងសន្ទនីយភាពសមស្រប ដើម្បីសម្របសម្រួលប្រតិបត្តិការអាជីវកម្មបច្ចុប្បន្ននិងអនាគតរបស់យើង។ ទន្ទឹមនឹងនេះ ធនាគារ

កម្ពុជា អាស៊ី ធានាថា គោលនយោបាយ ដំណើរការ និងប្រព័ន្ធសម្រាប់គ្រប់គ្រង តាមដានត្រួត

ពិនិត្យ និងរាយការណ៍អំពីហានិភ័យ មូលធន និងសន្ទនីយភាព គឺដាក់ឱ្យអនុវត្ត ចំណែកឯការបែងចែកតួនាទី និងខ្សែរាយការណ៍ គឺត្រូវបានកំណត់យ៉ាងច្បាស់ស្របទៅនឹងគោលការណ៍ត្រួតពិនិត្យផ្ទៃក្នុងល្អ។ យើងក៏សង្កត់ធ្ងន់លើការអនុវត្តការបង្ហាញ ហានិភ័យ មូលធន និងសន្ទនីយភាពលម្អិត សុក្រិត និងទៀងទាត់ ចំណែកឯការបែងចែកតួនាទី និងខ្សែរាយការណ៍ គឺត្រូវបានកំណត់យ៉ាងច្បាស់ស្របទៅនឹងគោលការណ៍ត្រួតពិនិត្យផ្ទៃក្នុងល្អ។ យើងក៏សង្កត់ធ្ងន់ទៅលើការបង្ហាញអំពីការគ្រប់គ្រងហានិភ័យ មូលធន និងសន្ទនីយភាពលម្អិត សុក្រិត និងទៀងទាត់ដល់សាធារណជនផងដែរ។

ការអភិវឌ្ឍន៍សំខាន់ៗដើម្បីពង្រឹងការគ្រប់គ្រងហានិភ័យ

ធនាគារ កម្ពុជា អាស៊ី សង្កត់ធ្ងន់ជាខ្លាំងទៅលើការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ គោលនយោបាយ ឧបករណ៍ និងដំណើរការគ្រប់គ្រងហានិភ័យ ត្រូវបានបង្កើតឡើង និងត្រួតពិនិត្យទៅទៀតដើម្បីការពារប្រឆាំងនឹងទៅនឹងការប្រថុយប្រថានទៅនឹងនិន្នាការហានិភ័យស្របតាមភាពឆាប់ប្រែប្រួលនៃទីផ្សារ និងធានាថា គោលនយោបាយទាំងនោះសមស្របសម្រាប់ការប្រែប្រួលចំពោះលក្ខខណ្ឌតម្រូវបទប្បញ្ញត្តិ រួមបញ្ចូលទាំងគោលនយោបាយសេដ្ឋកិច្ចក្នុងប្រទេស និងសកល។ វិធានការពាក់ព័ន្ធដែលបានអនុវត្ត គឺមានដូចតទៅ៖

- (ក) បង្កើតគោលការណ៍ណែនាំ និងដំណើរការគ្រប់គ្រងសម្រាប់គ្រប់គ្រងហានិភ័យបរិស្ថាន សង្គម និងអភិបាលកិច្ច ស្របតាមគោលការណ៍កម្ចីប្រកបដោយទទួលខុសត្រូវ៖ ឥទ្ធិពលនៃការគាំទ្រធនាគាររបស់ធនាគារ កម្ពុជា អាស៊ី ត្រូវបានវាយតម្លៃនៅទូទាំងទិដ្ឋភាពទាំងអស់ ស្របពេលដែលហានិភ័យ ឱកាស និងឥទ្ធិពលពាក់ព័ន្ធនឹងអាកាសធាតុ ត្រូវបានវិភាគ និងវាយតម្លៃនៅក្រោមការសន្មតជាច្រើន។ លទ្ធផល ត្រូវបានប្រើប្រាស់នៅក្នុងការបង្កើតផែនការយុទ្ធសាស្ត្រ គោលនយោបាយធនាគារ និងផែនការគ្រប់គ្រងផលបត្រ។ ការផ្តោត គឺទៅលើការកាត់បន្ថយឥទ្ធិពលអវិជ្ជមានឱ្យដល់កម្រិតអប្បបរមា ខណៈដែលបង្កើនឥទ្ធិពលឱ្យដល់កម្រិតអតិបរិមាទៅលើបរិស្ថាន សង្គម និងសេដ្ឋកិច្ច ស្របតាមគោលដៅរបស់ធនាគារ កម្ពុជា អាស៊ី ធ្វើដូច្នេះទើបអាចសម្រេចបានតាមគោលដៅ។
- (ខ) ការបង្កើតការគ្រប់គ្រងហានិភ័យលក្ខណៈបុរេសកម្ម នៅក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩៖ ធនាគារ កម្ពុជា អាស៊ី បានអនុវត្តវិធានការទប់ស្កាត់ និងតាមដានត្រួតពិនិត្យសម្រាប់ការសម្របខ្លួនទៅនឹងជំងឺកូវីដ ១៩ ដែលអនុញ្ញាតឱ្យយើងអាចបន្តសេវាកម្ម និងសកម្មភាពបេសកកម្មសំខាន់ៗប្រកបដោយសុវត្ថិភាព។ យើងផ្តល់អាទិភាពដល់អនាម័យ និងការគាំទ្រទឹកចិត្តបុគ្គលិកដោយប្រកាន់ខ្ជាប់ទៅនឹងវិធានការ និងគោលការណ៍ណែនាំសុខភាពសាធារណៈចំពោះការរក្សាគម្លាត ការពាក់ម៉ាស់ ការលាងសម្អាតដៃ និងការធ្វើតេស្ត។ ទន្ទឹមនឹងនេះ យើងបានដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាក្នុងការគាំទ្រនិយោជិតរបស់យើងចំពោះការធ្វើការងារពីផ្ទះ ខណៈដែលបែងចែកឱ្យពួកគេកាត់ធ្វើការងារពីទីតាំង និងជាន់ដាច់ពីគ្នា ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺជាចម្រុះ។ លើសពីនេះ យើងបានបង្កើតយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងហានិភ័យជំងឺកូវីដ ១៩ និងអនុវត្តវិធានការជំនួយសម្រាប់គ្រប់គ្រងពាក់ព័ន្ធទាំងអស់ រួមបញ្ចូលទាំងអតិថិជន និយោជិត អ្នកផ្គត់ផ្គង់ ភាគហ៊ុនិក សង្គម និងសហគមន៍។
- (គ) ពង្រឹងដំណើរការ និងសំវិធានធនធានភាព រួមបញ្ចូលទាំងការធ្វើស្រួលសេសសល់លក្ខខណ្ឌតម្រូវផ្ទៃក្នុង និងលក្ខខណ្ឌតម្រូវរបស់ធនាគារជាតិនៃកម្ពុជា៖ គំរូហានិភ័យធនាគារ ការចាត់ចែងទ្រព្យសកម្ម សំវិធានធន កត្តាសេដ្ឋកិច្ចសេណារីយ៉ូករណីអាជីវកម្ម និងសុចនាករសេដ្ឋកិច្ច ត្រូវបានដាក់បញ្ចូលទៅក្នុងបទដ្ឋានរបស់យើង។ ជាមួយគ្នានេះដែរ យើងបានអនុលោមតាមលក្ខខណ្ឌតម្រូវបទប្បញ្ញត្តិ និងបានផ្តល់នូវការព្យាករណ៍ហិរញ្ញវត្ថុ ដល់គណៈគ្រប់គ្រងជាន់ខ្ពស់អំពីស្ថានភាពហិរញ្ញវត្ថុ និងយន្តការគ្រប់គ្រងចំណាយរបស់ធនាគារដើម្បីកាត់បន្ថយឥទ្ធិពលអវិជ្ជមាន ដែលអាចនឹងប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្ម និងផែនការវិនិយោគរបស់យើងរយៈពេលពីរឆ្នាំបន្ទាប់។ និងសហគមន៍។
- (ឃ) ការដំឡើងសមត្ថភាពគ្រប់គ្រងសន្តិសុខព័ត៌មានជាបន្តបន្ទាប់ ដើម្បីបំពេញតាមបទដ្ឋានសកល៖ ប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មានរបស់ធនាគារ កម្ពុជា អាស៊ី ត្រូវបានដំឡើងសមត្ថភាព។
- (ង) ការពង្រឹងការការពារទិន្នន័យ និងឯកជនភាពរបស់អតិថិជន៖ ក្រុមការងារបានអនុវត្តជំហានក្នុងការធានាការត្រៀមរៀបចំ ដោយអនុលោមតាមការការពារទិន្នន័យ និងឯកជនភាព។ វិធានការរួមមាន ការកែតម្រូវគោលនយោបាយ ព្រមទាំងការធ្វើបច្ចុប្បន្នភាពដំណើរការ និងបច្ចេកវិទ្យា ដោយគ្របដណ្តប់លើវិធានការត្រួតពិនិត្យ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការគ្រប់គ្រងការអនុញ្ញាត និងការអនុវត្តសិទ្ធិរបស់អតិថិជន។ លើសពីនេះ យើងបានផ្សព្វផ្សាយជាបន្តបន្ទាប់ដល់និយោជិត និងដៃគូសាជីវកម្ម ដើម្បីធានាថាពួកគេកាត់ទទួលស្គាល់អំពីសារៈសំខាន់នៃអនុលោមភាពតាមការការពារទិន្នន័យ និងឯកជនភាព ស្របពេលដែលរាយការណ៍វឌ្ឍនភាពត្រូវបានត្រួតពិនិត្យ និងបង្ហាញជូនគណៈគ្រប់គ្រងរបស់ធនាគារ កម្ពុជា អាស៊ី ទៅទៀត។

- (ច) ការពង្រឹងវប្បធម៌សុវត្ថិភាពប្រព័ន្ធអ៊ីនធឺណិត (cyber hygiene) ដែលរួមបញ្ចូលក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងយោជិត អតិថិជន ដៃគូអាជីវកម្ម និងអ្នកផ្គត់ផ្គង់ តាមរយៈការផ្សព្វផ្សាយអំពីចំណេះដឹងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដូចជាយុទ្ធនាការយល់ដឹងអំពីសាយប័រសម្រាប់អតិថិជន ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក ព្រឹត្តិបត្រព័ត៌មានអំពីសាយប័រ ការជូនដំណឹង និងរូបភាពក្រាហ្វិកព័ត៌មានអំពីសាយប័រ។ លើសពីនេះ លំហាត់អនុវត្តអំពីការកែលម្អប្រព័ន្ធនឹងត្រូវអនុវត្ត ដើម្បីលើកកម្ពស់ការយល់ដឹងរបស់និយោជិតអំពីការគ្រប់គ្រងហានិភ័យនៃការកែលម្អប្រព័ន្ធ។
- (ឆ) ការបង្កើតក្របខ័ណ្ឌគ្រប់គ្រងផលិតផលពេញលេញ ដើម្បីធានាថា រាល់ផលិតផល និងសេវាកម្មសំខាន់ៗទាំងអស់ គឺត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ដោយស្របតាមតម្រូវការរបស់អតិថិជន និងគ្រប់គ្រងដោយកម្រិតហានិភ័យដែលអាចទទួលយកបាន។
- (ជ) ការបង្កើតគោលការណ៍ណែនាំប្រតិបត្តិការ និងការត្រួតពិនិត្យសមស្របសម្រាប់ការគ្រប់គ្រងហានិភ័យសមស្រប និងបទពិសោធន៍អតិថិជនវិជ្ជមាននៅក្នុងចំណោមអង្គការពាក់ព័ន្ធនឹងហានិភ័យ ឱ្យកាន់តែមានសមាហរណកម្ម និងប្រសិទ្ធភាពដោយនាយកដ្ឋាននីមួយៗ ដែលត្រូវបានត្រួតពិនិត្យដោយប្រធាននាយកដ្ឋានដែលជាសមាជិកនៃគណៈកម្មាធិការគ្រប់គ្រង។ ការពង្រឹងនេះ គឺដើម្បីធានាថា ធនាគារអាចផ្តល់នូវផលិតផល និងសេវាកម្មជាច្រើនដើម្បីសម្របតាមតម្រូវការរបស់អតិថិជន និងរៀបចំសម្រាប់កំណើនអាជីវកម្មនៅក្នុងសម័យឌីជីថលកាន់តែមានប្រសិទ្ធភាព ស្របពេលដែលហានិភ័យសំខាន់ៗ និងបញ្ហាអនុលោមភាពគឺត្រូវបានកំណត់ និងគ្រប់គ្រងប្រកបដោយសុវត្ថិភាព និងសមស្រប។ប្រសិទ្ធភាព ដោយស្របតាមតម្រូវការរបស់អតិថិជន និងគ្រប់គ្រងដោយកម្រិតហានិភ័យដែលអាចទទួលយកបាន។
- (ឈ) ការពង្រឹងការគ្រប់គ្រងដៃគូអាជីវកម្ម និងការគ្រប់គ្រងហានិភ័យភាគីទីបី ដែលគ្របដណ្តប់លើការវាយតម្លៃហានិភ័យ ការជ្រើសរើស ដំណើរការការរៀបចំកិច្ចសន្យា ការតាមដានត្រួតពិនិត្យហានិភ័យ និងការបញ្ចប់សេវាកម្មជាមួយដៃគូអាជីវកម្ម និងភាគីទីបី ដើម្បីធានានូវការពង្រឹងសន្តិសុខសម្រាប់ប្រតិបត្តិការអាជីវកម្ម និងការបង្កើនប្រសិទ្ធភាពទៅលើការចាប់រកការកែលម្អប្រព័ន្ធក្នុងទម្រង់ជាច្រើន ដើម្បីការគ្របដណ្តប់កាន់តែទូលាយ។
- (ញ) ដាក់ឱ្យដំណើរការនូវការគ្រប់គ្រងក្រុមប្រតិបត្តិទីផ្សារ ស្របតាមតម្រូវការ ស្ថានភាពហិរញ្ញវត្ថុ និងការយល់ដឹងរបស់អតិថិជន ដើម្បីធានាថាអតិថិជនទទួលបានសេវា និងការប្រព្រឹត្តិចំពោះប្រកបដោយយុត្តិធម៌ជាមួយនឹងព័ត៌មានពេញលេញ និងសុក្រឹតអំពីផលិតផល និងសេវាកម្មសម្រាប់បទពិសោធន៍អតិថិជនវិជ្ជមាន។

ការគ្រប់គ្រងហានិភ័យ

ធនាគារ កម្ពុជា អាស៊ី បានសង្កត់ធ្ងន់ទៅលើការគ្រប់គ្រងហានិភ័យគ្រប់ជ្រុងជ្រោយ ដូចជាហានិភ័យឥណទាន ហានិភ័យទីផ្សារ ហានិភ័យសន្ទនីយភាព ហានិភ័យប្រតិបត្តិការ និងហានិភ័យយុទ្ធសាស្ត្រ ដែលហានិភ័យទាំងអស់នេះគឺត្រូវបានគ្របដណ្តប់ និងគ្រប់គ្រងបានយ៉ាងសមស្រប។

ការគ្រប់គ្រងហានិភ័យឥណទាន

ហានិភ័យឥណទានសម្រាប់ហានិភ័យដែលតាមរយៈហានិភ័យនេះ សមភាគី ឬអ្នកខ្ចីអាចនឹងខកខានមិនបំពេញតាមកាតព្វកិច្ចនៃកិច្ចសន្យា ឬកិច្ចព្រមព្រៀង ឬមានបំណងមិនគោរពតាមកិច្ចព្រមព្រៀង ដែលបណ្តាលឱ្យមានការខាតបង់ដល់ធនាគារ កម្ពុជា អាស៊ី។ ដូច្នេះ ធនាគារ កម្ពុជា អាស៊ី បានសង្កត់ធ្ងន់ជាសំខាន់លើការគ្រប់គ្រងហានិភ័យឥណទានស្របតាមបទដ្ឋានអន្តរជាតិ និងលក្ខខណ្ឌបទប្បញ្ញត្តិ ផលប៉ះពាល់បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដែលអាចនឹងបង្កឡើងដោយប្រតិបត្តិការអាជីវកម្មរបស់ធនាគារ កម្ពុជា អាស៊ី ដើម្បីធានាបាននូវកំណើនប្រកបដោយចីរភាព និងផលចំណេញសមហេតុផលដល់ភាគីពាក់ព័ន្ធ។

នៅឆ្នាំ២០២១ ធនាគារ កម្ពុជា អាស៊ី បានផ្តោតលើសេវាអតិថិជន និងការគ្រប់គ្រងហានិភ័យឥណទានសម្រាប់គ្រប់អតិថិជនគោលដៅទាំងអស់ ដើម្បីធានាថា កម្រិតហានិភ័យគឺស្ថិតនៅក្រោមការកំណត់ហានិភ័យដែលអាចទទួលយកបាន។អាជីវកម្មរបស់អតិថិជនគឺត្រូវបានប្រឈមមុខនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ ដែលកំពុងតែជិតផុតរលត់ និងការស្តារសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលមិនស្មើគ្នា។

ទន្ទឹមនឹងនេះ ការរំខានផ្នែកឌីជីថលដែលជំរុញឱ្យធនាគារ កម្ពុជា អាស៊ី ផ្ដោតការយកចិត្តទុកដាក់កាន់តែច្រើនលើលក្ខណៈវិនិច្ឆ័យត្រួតពិនិត្យអតិថិជនតឹងរ៉ឹង ស្របពេលដែលកំណត់អាទិភាពលើវិធានការជំនួយប្រកបដោយចីរភាព ជាពិសេសសម្រាប់អាជីវកម្មធុនតូច និងមីក្រូ ក៏ដូចជាអាជីវកម្មលក់រាយដែលមានស្ថានភាពហិរញ្ញវត្ថុរឹងមាំ និងសមត្ថភាពសងបំណុលល្អ។ លើសពីនេះ ធនាគារ កម្ពុជា អាស៊ី មានគោលនយោបាយ ដើម្បីដាក់បញ្ចូលហានិភ័យពាក់ព័ន្ធនឹងសុខភាពសាធារណៈដែលអាចនឹងប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មរបស់អតិថិជនតាមរយៈហានិភ័យរូបសាស្ត្រ និងហានិភ័យអន្តរកាល ដែលជាកត្តាមួយក្នុងចំណោមកត្តានានាសម្រាប់ដំណើរការធានាឥណទាន និងប្រើប្រាស់គោលនយោបាយនេះជាសមាសធាតុមួយក្នុងចំណោមសមាសធាតុនានានៅក្នុងការវាយតម្លៃផលប៉ះពាល់មកលើផលប្រតិបត្តិឥណទានរបស់ធនាគារ។

ធនាគារ កម្ពុជា អាស៊ី ក៏បានផ្ដោតលើការគ្រប់គ្រងផលប្រយោជន៍ ដើម្បីរក្សាការប្រមូលផ្តុំឥណទានជាមួយនឹងកម្រិតកំណត់ដែលបានបង្កើត។ គោលដៅដំណើរឥណទានត្រូវបានបង្កើតឡើងដោយស្របតាមស្ថានភាពសេដ្ឋកិច្ចអំណោយផល ដោយគិតគូរពិចារណាទៅលើអតិថិជនគោលដៅ វិស័យ និងឧស្សាហកម្មផលិតផល ដើម្បីបង្កើនផលចំណេញឱ្យដល់កម្រិតអតិបរិមាណនៅក្រោមវិស័យហានិភ័យ (Risk Appetite)។ ធនាគារ កម្ពុជា អាស៊ី បានសង្កត់ធ្ងន់ទៅលើការរកឃើញសញ្ញាព្រមានដំបូងរបស់អតិថិជន និងការតាមដានត្រួតពិនិត្យឥរិយាបថ ដើម្បីធានាបាននូវដំណើរការតាមដានត្រួតពិនិត្យ ស្ដារឡើងវិញ និងប្រមូលប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ ធនាគារ កម្ពុជា អាស៊ី អាចរក្សាសិទ្ធិធានាសមស្របដាច់ដោយឡែក ដើម្បីគ្របដណ្តប់លើការខាតបង់ឥណទានដែលរំពឹងទុក ដែលស្របតាមប្រតិបត្តិការអាជីវកម្មប្រកបដោយការយកចិត្តទុកដាក់នៅត្រាមានភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ចកំពុងបន្ត និងការរាតត្បាតនៃជំងឺកូវីដ ១៩ ដែលអូសបន្លាយនេះ។

គោលនយោបាយគ្រប់គ្រងហានិភ័យឥណទាន

ដើម្បីសម្រេចបាននូវកំណើនប្រកបដោយចីរភាព យុទ្ធសាស្ត្រឥណទានរបស់យើងគឺផ្ដោតលើតុល្យភាពរវាងការបង្កើត និងការការពារតម្លៃផលប្រយោជន៍នៅក្នុងវិស័យហានិភ័យរបស់យើង។ គោលនយោបាយឥណទាន និងនីតិវិធីឥណទានពាក់ព័ន្ធ ត្រូវតែអនុលោមតាមយុទ្ធសាស្ត្រនេះ និងត្រូវតែស្របតាមច្បាប់បទប្បញ្ញត្តិ និងគោលការណ៍ណែនាំគ្រប់គ្រងកម្មវិធីធុនតូច រួមបញ្ចូលទាំងរបៀបសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដែលអាចមានលើប្រតិបត្តិការអាជីវកម្មក្នុងវិស័យហានិភ័យ និងឱកាសអាជីវកម្ម។

យើងបានធ្វើឱ្យប្រសើរឡើងនូវបទដ្ឋាន និងគោលការណ៍ណែនាំសម្រាប់ការពន្យារឥណទាន ដែលបច្ចុប្បន្ននេះគឺកាន់តែអនុគ្រោះដល់កំណើនប្រកបដោយចីរភាពរបស់ធនាគារ កម្ពុជា អាស៊ី។ ការកែតម្រូវនេះ គឺត្រូវបានតាមដានត្រួតពិនិត្យរកទិពលមកលើផលប្រយោជន៍ និងបានធ្វើបច្ចុប្បន្នភាពសម្រាប់ជាឯកសារយោងនៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ធនាគារ កម្ពុជា អាស៊ី ដែលមានដល់អ្នកប្រើប្រាស់ពាក់ព័ន្ធ គ្របដណ្តប់លើលក្ខណៈវិនិច្ឆ័យសម្រាប់ការផ្តល់ឥណទាន ដំណើរការគ្រប់គ្រងឥណទាន និងឧបករណ៍គ្រប់គ្រងហានិភ័យឥណទាន។

ធនាគារ កម្ពុជា អាស៊ី បានត្រួតពិនិត្យលើគោលនយោបាយគ្រប់គ្រងហានិភ័យឥណទាននៅខែកញ្ញា ឆ្នាំ២០២១ ដោយគិតគូរទៅលើផលប៉ះពាល់លើផលប្រតិបត្តិឥណទាន និងអនុវត្តតាមការអនុវត្តស្តង់ដារនៅក្នុងចំណោមធនាគារលំដាប់កំពូលនៅក្នុងវិស័យ រួមបញ្ចូលទាំងការដាក់ឱ្យប្រើប្រាស់នូវផលិតផល និងសេវាកម្មថ្មីៗ និងប្រតិបត្តិការនៅក្នុងកាលៈទេសៈប្រែប្រួល ដូចជា ការគ្រប់គ្រងដើម្បីបញ្ចៀសផលប៉ះពាល់នៃជំងឺកូវីដ ១៩ មកលើអតិថិជនរបស់យើង ដើម្បីធានាថាអតិថិជនទាំងអស់របស់យើង ជាពិសេស សហគ្រាសធុនតូច និងមធ្យម អាចបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានជាមួយនឹងការគ្រប់គ្រងគុណភាពឥណទានសមស្របរបស់យើង។



ការត្រួតពិនិត្យគោលនយោបាយ និងដំណើរការឥណទាន

ធនាគារ កម្ពុជា អាស៊ី បានអនុវត្តការត្រួតពិនិត្យគោលនយោបាយ និងដំណើរការឥណទាន រួមបញ្ចូលទាំងការបង្ហាញអំពីសំណើឥណទាន ការធានាឥណទាន ការរៀបចំកិច្ចព្រមព្រៀង ការវាយតម្លៃឥណទាន ព្រមទាំងការតាមដាន និងត្រួតពិនិត្យគុណភាពទ្រព្យសកម្ម ដើម្បីធានាបាននូវសង្គតិភាព និងប្រសិទ្ធភាពនៃ គោលនយោបាយ និងដំណើរការឥណទានស្របតាមលក្ខខណ្ឌតម្រូវបទប្បញ្ញត្តិ។ ធនាគារ កម្ពុជា អាស៊ី ក៏បានប្រើប្រាស់ព័ត៌មានពីការត្រួតពិនិត្យនេះដើម្បីគាំទ្រដល់ ការអភិវឌ្ឍន៍បទដ្ឋានគ្រប់គ្រងឥណទានរបស់យើង។

ការគ្រប់គ្រងហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ អាចកើតឡើងពីការប្រែប្រួលនៃអត្រាការប្រាក់ ការប្តូររូបិយប័ណ្ណបរទេស និងគម្លាតឥណទាន។ ការប្រែប្រួលទាំងនេះប៉ះពាល់ដល់ចំណូល មូលធន តម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មក៏ដូចជាធាតុក្រៅតារាងតុល្យការរបស់ធនាគារនាពេលបច្ចុប្បន្ន និងអនាគត។ ធនាគារ កម្ពុជា អាស៊ី ចូលរួមនៅក្នុង ក្របខ័ណ្ឌគ្រប់គ្រងហានិភ័យសរុបតាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងដំណើរការសំខាន់ៗសម្រាប់ការគ្រប់គ្រងហានិភ័យទីផ្សារនៃផលិតផលហិរញ្ញវត្ថុបាន ទាន់ពេលវេលា និងសមស្រប។ លើសពីនេះ យើងបានបង្កើតដំណើរការគ្រប់គ្រងផលិតផលសម្រាប់ទាំងផលិតផលមានស្រាប់ និងផលិតផលថ្មីដោយផ្អែកលើ ផែនការអាជីវកម្ម ដោយគ្របដណ្តប់លើគោលបំណង និងដំណើរការប្រតិបត្តិការ កត្តាពាក់ព័ន្ធហានិភ័យទីផ្សារ ការវិភាគហានិភ័យ និងផលប៉ះពាល់ដែលអាចកើតមាន ក៏ដូចជាគោលការណ៍ណែនាំអំពីការវាយតម្លៃ និងគ្រប់គ្រងហានិភ័យផងដែរ។

នៅឆ្នាំ២០២១ សេដ្ឋកិច្ចប្រទេសបានស្តារឡើងវិញពីការរាតត្បាតនៃជំងឺកូវីដ ១៩ ហើយអត្រាការប្រាក់លើទីផ្សារបានចាប់ផ្តើមកើនឡើង នៅពេលដែលហានិភ័យទីផ្សារ ហិរញ្ញវត្ថុសកលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតជាសកលនេះ។ លំហូរសាច់ប្រាក់ពីបណ្តាប្រទេសនានាគឺត្រូវបានទាក់ទាញចូលមកក្នុងប្រទេសកម្ពុជា ហើយធនាគារទាំងអស់ក៏កំពុងតែប្រកួតប្រជែងគ្នានៅក្នុងបរិយាកាសថ្មីនេះ ដើម្បីចាប់យកចំណែកទីផ្សារធំជាងគេបំផុតនៃលំហូរចូលនៃប្រាក់នេះ។

សម្រាប់ទស្សនៈឆ្នាំ២០២២ សេដ្ឋកិច្ចសកលជួបប្រទះនឹងភាពមិនច្បាស់លាស់ម្តងទៀត ដែលបង្កឡើងដោយវិវិសម្បែងខ្លួនថ្មីនៃជំងឺកូវីដ ១៩ នៅក្រៅដែលមានការ កើនឡើងនូវអតិផរណា និងការកើនឡើងនៃតម្លៃដែលអាចកើតមាននៅក្នុងអត្រាគោលនយោបាយរបស់សហរដ្ឋអាមេរិក។ ការយកចិត្តទុកដាក់ដ៏គង់ គួរតែឆ្ពោះ លើជម្លោះអាមេរិក-ចិន ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់បណ្តាប្រទេសដទៃទៀត ប៉ុន្តែមិនមែនកម្ពុជា ទាំងដោយផ្ទាល់ ឬដោយប្រយោល នៅក្រៅនៃការធ្វើឱ្យទៅ ជាធម្មតាជាបណ្តើរៗនៃសកម្មភាពសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកម្ពុជា។

ការគ្រប់គ្រងហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺត្រូវបានកំណត់និយមន័យថាជាហានិភ័យបង្កឡើងដោយការខកខានមិនអាចទទួលបានមូលនិធិគ្រប់គ្រាន់នៅថ្ងៃចំណាយសមស្រប ដើម្បី បំពេញកាតព្វកិច្ចនៅពេលកាលបរិច្ឆេទកំណត់ និង/ឬការមិនមានលទ្ធភាពនៅក្នុងការបម្លែងទ្រព្យសកម្មទៅជាសាច់ប្រាក់។

សន្ទនីយភាពនៅក្នុងប្រព័ន្ធធនាគារ គឺមានការកើនឡើងនៅពេលដែលកំណើនឥណទានធំជាងកំណើនប្រាក់បញ្ញើ ខណៈដែលធនាគារបានយកប្រាក់ចំណេញរក្សាទុក និងបំណុលរបស់ខ្លួនមកបន្តបន្ថយសម្ពាធសេដ្ឋកិច្ច និងផ្តល់នូវការបន្តបន្ទុយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) និងអ្នកប្រើប្រាស់ក្នុងការពន្យារពេល បង់ប្រាក់ និងកំណត់រយៈពេលឥណទានរបស់ពួកគេឡើងវិញ។ ធនាគារ កម្ពុជា អាស៊ីបានបំពាក់ជាមួយនូវឧបករណ៍យ៉ាងពេញលេញសម្រាប់ការ គ្រប់គ្រង សន្ទនីយភាពសមស្រប ដើម្បីការពារធនាគាររបស់យើងពីកង្វះសន្ទនីយភាព។ ក្រៅពីការតាមដានត្រួតពិនិត្យហានិភ័យសន្ទនីយភាពប្រកបដោយប្រសិទ្ធភាពនៅក្នុង ស្ថានភាពដែលអាចទទួលបានហានិភ័យដោយប្រយោល យើងក៏បានអនុម័តយកនូវផែនការបន្តអាជីវកម្ម ដើម្បីការពារពីការខានដល់ប្រតិបត្តិការ និងប្រព័ន្ធសំខាន់ៗ ដែលអនុញ្ញាតឱ្យយើងបំពេញកាតព្វកិច្ចរបស់យើងបាននៅក្នុងគ្រាអាសន្ន។

ធនាគារ កម្ពុជា អាស៊ី បានអនុវត្តការវាយតម្លៃ និងការវិភាគហានិភ័យសន្ទនីយភាពជាទៀងទាត់ ដើម្បីធានាបាននូវសន្ទនីយភាពគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់យើង តាមរយៈការវិភាគគម្លាតសន្ទនីយភាព ដោយគ្របដណ្តប់ទាំងស្ថានភាពធម្មតា និងស្ថានភាពមានវិបត្តិដែលស្ថិតនៅក្រោមសេណារីយ៉ូចំនួនបី ឧទាហរណ៍វិបត្តិសន្ទនីយភាពដែលជាក់លាក់តាមធនាគារ ទូទាំងទីផ្សារ ឬជាការរួមផ្សំនៃកាលៈទេសៈទាំងពីរនេះ។

ធនាគារ កម្ពុជា អាស៊ី ក៏បានបង្កើតនូវឧបករណ៍ដើម្បីវាយតម្លៃ និងវិភាគហានិភ័យសន្ទនីយភាពដែលបំពេញតាមបទដ្ឋានអន្តរជាតិ រួមបញ្ចូលទាំងអនុប្រតិបត្តិការប្រតិបត្តិសន្ទនីយភាព (LCR) និងអនុប្រតិបត្តិការនិយមន័យសន្ទនីយភាព (NFSR)។ លើសពីនេះ ធនាគារបានបង្កើតឧបករណ៍សម្រាប់ការវាយតម្លៃ និងការវិភាគហានិភ័យសន្ទនីយភាពជាបន្តបន្ទាប់ស្របតាមបទដ្ឋានអន្តរជាតិ។ កិច្ចការនេះអនុញ្ញាតឱ្យយើងអាចបង្កើតផែនការប្រកបដោយប្រសិទ្ធភាព សម្រាប់ការគ្រប់គ្រងសន្ទនីយភាពទាំងមូល អមជាមួយនឹងការត្រួតពិនិត្យ និងកែតម្រូវដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាព និងកែតម្រូវចរន្តសន្ទនីយភាពនិរន្តរ៍របស់យើងដោយឆ្លើយតបទៅនឹងស្ថានភាពទីផ្សារ និងសន្ទនីយភាពដែលមានការប្រែប្រួលនៅក្នុងប្រព័ន្ធធនាគារ។ យើងកំណត់នូវយុទ្ធសាស្ត្រសមស្រប ដើម្បីរក្សាកម្រិតសមស្របនៃទ្រព្យសកម្មសន្ទនីយភាពនៃរូបិយប័ណ្ណបរទេស ឱ្យមានសង្គតិភាពជាមួយនឹងកំណើនប្រាក់បញ្ញើ និងដើម្បីការពារពីហានិភ័យសន្ទនីយភាពកើនឡើងណាមួយដែលកើតចេញពីភាពឆាប់ប្រែប្រួលនៅក្នុងសេដ្ឋកិច្ចសកល និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃទីផ្សារហិរញ្ញវត្ថុ ដោយពិចារណាទៅលើសក្តានុពលវិវាទច្រើននៃអាជីវកម្ម។

កត្តាដែលបានតាមដានត្រួតពិនិត្យដិតដល់ ដែលអាចប៉ះពាល់ដល់ហានិភ័យសន្ទនីយភាព និងអត្រាការប្រាក់ រួមមាន៖

- (ក) ទស្សនៈវិស័យសេដ្ឋកិច្ចសកល និងកម្ពុជានៅក្នុងរយៈពេលខ្លី និងមធ្យម រួមទាំងឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន និងការរាតត្បាតនៃជំងឺកូវីដ ១៩។
- (ខ) ទិដ្ឋភាពអត្រាគោលនយោបាយសំខាន់ៗរបស់ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចម្បងៗ។
- (គ) ចលនាមូលធនបរទេសដោយផ្ទាល់ និងដោយប្រយោលដែលជំរុញដោយហានិភ័យផ្ទៃក្នុង និងហានិភ័យខាងក្រៅ
- (ឃ) ការប្រកួតប្រជែងកាន់តែខ្លាំង នៅក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុទៅលើផលិតផលបញ្ញើសន្សំ និងវិនិយោគ ដែលអាចប៉ះពាល់ដល់សន្ទនីយភាពទាំងមូលនៅក្នុងប្រព័ន្ធធនាគារ។
- (ង) តម្រូវការឥណទានកើនឡើង ដែលអាចបង្កើតឱ្យមានសម្ពាធនៅលើសន្ទនីយភាពនៅក្នុងប្រព័ន្ធ។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ សម្តៅទៅលើហានិភ័យនៃការខាតបង់ដោយផ្ទាល់ ឬដោយប្រយោលចំពោះចំណូល ឬមូលធនកើតចេញពីដំណើរការ បុគ្គលិក ប្រព័ន្ធប្រតិបត្តិការ និង/ឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមិនត្រឹមត្រូវ ឬមិនគ្រប់គ្រាន់ ឬត្រឹមត្រូវណាខាងក្រៅ។ ដូច្នេះ ធនាគារ កម្ពុជា អាស៊ី បានផ្តោតសំខាន់ទៅលើការគ្រប់គ្រងហានិភ័យប្រតិបត្តិការតាមរយៈការបង្កើតគោលនយោបាយ និងក្របខ័ណ្ឌហានិភ័យប្រតិបត្តិការ ដើម្បីពង្រឹងការគ្រប់គ្រងហានិភ័យប្រតិបត្តិការជាបទដ្ឋានឯកសណ្ឋាន ជំរុញដល់ការពង្រឹង ដែលអនុញ្ញាតឱ្យយើងវាយតម្លៃហានិភ័យ និងស្វែងរកវិធានការទប់ស្កាត់លក្ខណៈបុរេសកម្ម។

នៅឆ្នាំ២០២១ ធនាគារ កម្ពុជា អាស៊ី បានផ្តោតលើការពង្រឹងការគ្រប់គ្រងហានិភ័យប្រតិបត្តិការនៅក្នុងផ្នែកសំខាន់ៗជាច្រើន ដើម្បីធានាថាអតិថិជននឹងបន្តទទួលបានសេវា និងការប្រតិបត្តិការពេញលេញ និងស្របតាមលក្ខខណ្ឌតម្រូវរបស់អតិថិជននៅក្រោមដំណើរការគ្រប់គ្រងហានិភ័យប្រុងប្រយ័ត្ន និងមានប្រសិទ្ធផល។ ផ្នែកផ្តោតសំខាន់ៗគ្រប់ដណ្តប់លើការបង្កើតការគ្រប់គ្រងហានិភ័យលក្ខណៈបុរេសកម្មនៅក្រៅនៃការរាតត្បាតនៃជំងឺកូវីដ ១៩ ដើម្បីធានាបាននូវការបន្តអាជីវកម្ម ការពង្រឹងការគ្រប់គ្រងផលិតផលនៅទូទាំងរដ្ឋផលិតផល ការបង្កើតដៃគូអាជីវកម្ម និងការគ្រប់គ្រងហានិភ័យភាគីទីបី ការកែលម្អផ្ទាំងប្រើប្រាស់ប្រព័ន្ធ ឬការចូលប្រើប្រាស់ទិន្នន័យរបស់អតិថិជន ឬធនាគារ កម្ពុជា អាស៊ី ពង្រឹងមុខងារពាក់ព័ន្ធនឹងហានិភ័យដើម្បីឱ្យកាន់តែមានលក្ខណៈរួមបញ្ចូលគ្នា និងប្រសិទ្ធភាព ព្រមទាំងបង្កើនការគ្រប់គ្រងការអនុវត្តទីផ្សារ ដើម្បីធានាថាអតិថិជនទទួលបានសេវាកម្មដោយស្មើភាពគ្នា តាមរយៈដំណើរការ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធផល និងមានលក្ខណៈជាក់ស្តែង។

ធនាគារ កម្ពុជា អាស៊ីបានដាក់ឱ្យប្រើប្រាស់នូវដំណើរការពិចារណាលើហានិភ័យពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ចនៅទូទាំងធនាគារ មានដូចជា ការកំណត់ វាយតម្លៃ និង បញ្ជីសម្រាប់ប៉ះពាល់ពាក់ព័ន្ធនឹងអាកាសធាតុមកលើធនាគារ កម្ពុជា អាស៊ី ដើម្បីធានាបាននូវការបន្តអាជីវកម្ម និងការការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ អតិថិជន និងយោជិត និងភាគីពាក់ព័ន្ធផ្សេងៗទៀតរបស់យើង។ ដំណើរការពិចារណាលើហានិភ័យ ត្រូវបានអនុវត្តជាផ្នែកមួយនៃនីតិវិធីគ្រប់គ្រងហានិភ័យទាំងមូលជា រៀងរាល់ឆ្នាំ ឬលើសពីម្តងក្នុងមួយឆ្នាំ ដើម្បីតាមទាន់និន្នាការថ្មីៗ ដោយធានាថា យើងអាចសម្របខ្លួនទៅនឹងហានិភ័យពាក់ព័ន្ធនឹងអាកាសធាតុបានទាន់ពេលវេលា។ ព័ត៌មានលម្អិត៖

- (ក) ការកំណត់ហានិភ័យ៖ កំណត់ត្រីតិការណ៍ហានិភ័យ និង/ឬការគម្រោងកំហែងចម្បងៗពាក់ព័ន្ធនឹងអាកាសធាតុ ទាំងហានិភ័យរូបសាស្ត្រ និងអន្តរកាល ដោយផ្អែកលើទិន្នាការធំៗ ព្រមទាំងវិធាន និងបទប្បញ្ញត្តិពាក់ព័ន្ធ។
- (ខ) ការវាយតម្លៃហានិភ័យ៖ វាយតម្លៃហានិភ័យទាំងមូលជាប្រចាំឆ្នាំ ឧទាហរណ៍ កម្រិតខ្ពស់ មធ្យម និងទាប តាមរយៈការវាយតម្លៃផលប៉ះពាល់នៃហានិភ័យ លទ្ធភាពកើតឡើង និងប្រសិទ្ធភាពនៃការគ្រប់គ្រង។
- (គ) ការគ្រប់គ្រងហានិភ័យ៖ ធនាគារ កម្ពុជា អាស៊ី មាននូវការគ្រប់គ្រងហានិភ័យ ដើម្បីទប់ស្កាត់ តាមដានត្រួតពិនិត្យ និងឆ្លើយតបទៅនឹងហានិភ័យ។ ពាក់ព័ន្ធនឹងហានិភ័យកម្រិតខ្ពស់ ការវិភាគបន្ថែមនឹងត្រូវអនុវត្តដើម្បីទប់ស្កាត់ និងកែតម្រូវ ឬបង្កើតវិធានការគ្រប់គ្រងហានិភ័យបន្ថែមទៀត។ លើសពីនេះ ធនាគារ កម្ពុជា អាស៊ី បានរៀបចំផែនការបន្តអាជីវកម្ម (BCP) និងផែនការស្តារគ្រោះមហន្តរាយបច្ចេកវិទ្យាព័ត៌មាន ដើម្បីសម្របតាមឧប្បត្តិហេតុ ហានិភ័យដែលអាចនឹងប៉ះពាល់ដល់ការងារ និងប្រតិបត្តិការអាជីវកម្មរបស់យើង។

ការគ្រប់គ្រងហានិភ័យយុទ្ធសាស្ត្រ

ហានិភ័យយុទ្ធសាស្ត្រ សម្តៅដល់ហានិភ័យដែលកើតចេញពីការបង្កើត និង ការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការអាជីវកម្មដែលមិនសមស្រប និងមិន មានសង្គតិភាពជាមួយនឹងកត្តាខាងក្នុង និងបរិយាកាសខាងក្រៅ ដែលអាចនឹង ប៉ះពាល់ដល់ការរកប្រាក់ចំណេញ មូលនិធិដើមទុន ឬស្ថិរភាពរបស់ធនាគារ កម្ពុជា អាស៊ី។ ដូច្នេះ ធនាគារ កម្ពុជា អាស៊ី សង្កត់ធ្ងន់ទៅលើសមាហរណកម្ម នៃដំណើរការបង្កើត និងអនុវត្តយុទ្ធសាស្ត្រ។ ដំណើរការនេះចាប់ផ្តើមពីការ ប្រមូល និងវិភាគទិន្នន័យលក្ខណៈជាប្រព័ន្ធសម្រាប់ប្រើប្រាស់នៅក្នុងការ ត្រួតពិនិត្យ និងកំណត់យុទ្ធសាស្ត្រទូទាំងធនាគារសមស្រប ដែលបន្ទាប់មកត្រូវ បានបកស្រាយទៅជាយុទ្ធសាស្ត្រសម្រាប់អង្គភាពអាជីវកម្ម និងអង្គភាពគាំទ្រ គោលបំណង និងលទ្ធផលសំខាន់ៗ។ ដំណើរការនេះក៏រួមបញ្ចូលនូវការបែងចែក ធនធាន ឬការផ្សព្វផ្សាយនៅទូទាំងធនាគារនៃផែនការយុទ្ធសាស្ត្រប្រកបដោយ ប្រសិទ្ធភាព ការបង្កើតផែនការប្រតិបត្តិការ និងដំណើរការតាមដានត្រួតពិនិត្យ ច្បាស់លាស់ ក៏ដូចជាការកំណត់រកបញ្ហា និងដំណោះស្រាយផងដែរ។

ឆ្នាំ២០២០ ដែលជាហេតុនាំអោយសកម្មភាពសេដ្ឋកិច្ចនៅទូទាំងវិស័យជាច្រើន ថយចុះ និងផ្អាកប្រតិបត្តិការ។ ទន្ទឹមនឹងនេះ ធនាគារ ក៏បានប្រឈមទៅនឹង ហានិភ័យប្រតិបត្តិការដែលប៉ះពាល់ពីអនុលោមភាពតាមគោលនយោបាយ រដ្ឋាភិបាល រួមបញ្ចូលទាំងវិធាន និងបទប្បញ្ញត្តិ និងបទដ្ឋានថ្មីៗពាក់ព័ន្ធនឹង ការគ្រប់គ្រងគ្រឹះស្ថានហិរញ្ញវត្ថុ ធ្វើឡើងដើម្បីផ្តល់ជំនួយឱ្យដល់អាជីវកម្ម និង អតិថិជនលក់វាយដែលរងការប៉ះពាល់ដោយការរាតត្បាតនៃជំងឺក្នុងកំឡុងពេល ដែលមានការប្រែប្រួលលំហូរមូលធនសកល បង្កឡើងដោយការស្តារឡើងវិញ ខុសៗគ្នានៅតាមបណ្តាប្រទេសជាច្រើន ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញ។ ធនាគារ កម្ពុជា អាស៊ី កំណត់អាទិភាពដល់ការគ្រប់គ្រងហានិភ័យយុទ្ធសាស្ត្រ នៅក្រៅនៃភាពមិនច្បាស់លាស់នេះ។ ការគ្រប់គ្រងហានិភ័យយុទ្ធសាស្ត្ររបស់ យើងអាចបែងចែកទៅជាពីរផ្នែកដូចខាងក្រោម៖

សម្រាប់ឆ្នាំ២០២១ កត្តាសំខាន់ដែលមានឥទ្ធិពលយ៉ាងខ្លាំងលើហានិភ័យ យុទ្ធសាស្ត្រគឺមិនមានភាពច្បាស់លាស់នោះទេ បណ្តាលមកពីការរាតត្បាតជំងឺ អូសបន្លាយនៃជំងឺកូវីដ ១៩ ដែលអូសបន្លាយ និងបន្តកាន់តែធ្ងន់ធ្ងរជាងកាលពី

(ក) ការគ្រប់គ្រងហានិភ័យនៃយុទ្ធសាស្ត្រពាណិជ្ជកម្ម៖ សុចនាករហានិភ័យសំខាន់ៗ (KRIs) សម្រាប់ខ្លឹមសារយុទ្ធសាស្ត្រ ត្រូវបានបង្កើតឡើងដើម្បីជំរុញឱ្យយើងត្រួតពិនិត្យ និងកែតម្រូវយុទ្ធសាស្ត្រទូទាំងធនាគារ ក៏ដូចជាផែនការយុទ្ធសាស្ត្ររបស់អង្គការអាជីវកម្មឱ្យបានសមស្រប និងទាន់ពេលវេលា នៅក្រៅដែលមានការប្រែប្រួលបរិយាកាសខាងក្រៅ និងបរិយាកាសផ្ទៃក្នុងដែលប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្ម រួមបញ្ចូលទាំងការប៉ាន់ស្មានការប្រែប្រួលខាងមុខសម្រាប់ការត្រៀមរៀបចំកាន់តែល្អប្រសើរមិនថានៅកាលៈទេសៈណាក៏ដោយ។

(ខ) ការគ្រប់គ្រងហានិភ័យយុទ្ធសាស្ត្រសម្រាប់ការអនុវត្តយុទ្ធសាស្ត្រ គឺត្រូវបានអនុវត្តដោយ៖

- i. ការរៀបចំរបាយការណ៍សមិទ្ធផលហិរញ្ញវត្ថុប្រចាំខែ និងរបាយការណ៍ Balanced Scorecard (BSC) ប្រចាំឆមាស។ យើងក៏រៀបចំកិច្ចប្រជុំពាក់ព័ន្ធនឹងយុទ្ធសាស្ត្ររបស់យើងក្នុងការដោះស្រាយ និងគ្រប់គ្រងបញ្ហាជាក់លាក់ផងដែរ ដើម្បីសម្រេចឱ្យបាននូវដំណោះស្រាយរួម។
- ii. ការរៀបចំ និងរាយការណ៍សមិទ្ធផលនៃអាជីវកម្ម និងអង្គការកាត់ទ្រ ព្រមទាំងគោលបំណង និងលទ្ធផលសំខាន់ៗប្រចាំត្រីមាសជាឧបករណ៍វាស់ស្ទង់សម្រាប់គោលការណ៍ណែនាំជាក់ស្តែង ដូច្នេះសម្របជាមួយនឹងផែនការយុទ្ធសាស្ត្រដែលបានបង្កើតឡើង។
- iii. ការបង្កើតសុចនាករហានិភ័យសំខាន់ៗ សម្រាប់ការអនុវត្តយុទ្ធសាស្ត្រដែលគ្របដណ្តប់លើហេដ្ឋារចនាសម្ព័ន្ធ និងធនធានរបស់ធនាគារកម្ពុជា អាស៊ី។

៤. យុទ្ធសាស្ត្រឌីជីថលជាចម្បង ការគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន

នៅឆ្នាំ២០២១ ធនាគារ កម្ពុជា អាស៊ី បានវិនិយោគទៅលើប្រព័ន្ធសេវាធនាគារស្នូលថ្មីដែលដំណើរការដោយ Oracle Flexcube និងបានដាក់ឱ្យដំណើរការនូវបច្ចេកវិទ្យាបណ្តាញហិរញ្ញវត្ថុថ្មីឆ្លើយតបទៅនឹងការផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យារូបិយប័ណ្ណឌីជីថល ដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាសម័យថ្មី ព្រមទាំងស្រាវជ្រាវរកនូវតួនាទីស្របជាមួយនឹងទិសដៅយុទ្ធសាស្ត្ររបស់ធនាគារ កម្ពុជា អាស៊ី។ កិច្ចខិតខំប្រែប្រួលទាំងនេះ គឺត្រូវបានអនុវត្តជាមួយនឹងដំណើរការការងារប្រកបដោយប្រសិទ្ធផលនៅក្រោមបទដ្ឋានអន្តរជាតិ និងប្រព័ន្ធគ្រប់គ្រងសន្តិសុខប្រព័ន្ធអ៊ីនធឺណិតថ្មីចុងក្រោយបង្អស់។ គោលការណ៍ណែនាំអំពីការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ដើម្បីសម្របទៅនឹងផលប៉ះពាល់រយៈពេលខ្លី មធ្យម និងរយៈពេលវែងនៅក្នុងអំឡុងពេលនៃអន្តរកាលនេះ ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្ររក្សាលទ្ធភាពប្រកួតប្រជែងរបស់ធនាគារ កម្ពុជា អាស៊ី និងការក្លាយជាធនាគារនាំមុខគេក្នុងតំបន់ជាទីទុកចិត្តនៅក្នុងសម័យបច្ចេកវិទ្យា។ គំនិតផ្តួចផ្តើមចម្បងៗអាចសង្ខេបបានដូចតទៅ៖

ការអភិវឌ្ឍន៍ផលិតផល និងសេវាកម្ម៖ ដើម្បីសម្រេចឱ្យដល់បច្ចេកវិទ្យាដ៏ទំនើបរបស់យើងដែលអាចបំពេញតាម និងមានសង្គតិភាពជាមួយនឹងឥរិយាបថអតិថិជនដែលមានការវិវឌ្ឍន៍ជានិច្ច និងនវានុវត្តន៍បច្ចេកវិទ្យា រួមបញ្ចូលទាំង CSS, CMS, CBS, NBC Bakong, NCS ២.០ និង FAST ២.០។

៥. ប្រព័ន្ធសេដ្ឋកិច្ច និងភាពជាដៃគូប្រកបដោយភាពសុខដុម ជាមួយតួអង្គអន្តរជាតិ


នៅឆ្នាំ២០២១ ធនាគារ កម្ពុជា អាស៊ី បានចាប់ជាដៃគូជាមួយតួអង្គអន្តរជាតិក្នុងស្រុកសំខាន់ៗ រួមបញ្ចូលទាំងក្រុមហ៊ុន ហ្វីលីពីន ឡាយហ្វី អាស៊ាន ក្រុមហ៊ុន Bankograph Pte. Ltd. សាជីវកម្មធានាឥណទានកម្ពុជា ក្រុមហ៊ុន Phillip General Insurance (Cambodia) Plc. បាតង ធនាគារ Bank of the Philippine Islands ស្វាយ សប ទ្រូម៉ាន់នី និងធនាគារសហគ្រាសធុនតូច និងមធ្យម ម.ក។

ភាពជាដៃគូរបស់យើង គឺត្រូវបានបង្កើនជាមួយនឹងចំណេះដឹង និងការអនុវត្តល្អដែលជាសិល្បៈនៃការធ្វើអាជីវកម្ម និងបានបណ្តុះបណ្តាលដល់និយោជិតនៃធនាគារ កម្ពុជា អាស៊ី របស់យើង។

ការគ្រប់គ្រងផលប៉ះពាល់មកលើភាគីពាក់ព័ន្ធជាមួយនឹងខ្សែច្រវាក់គុណតម្លៃ

ធនាគារ កម្ពុជា អាស៊ី បានបង្ហាញទិន្នន័យអំពីការគ្រប់គ្រង និងការបង្កើតគុណតម្លៃតាមរយៈមូលធនរបស់យើង។ បញ្ហាសំខាន់ដែលមានឥទ្ធិពលលើការវាយតម្លៃផលប៉ះពាល់មកលើសមត្ថភាពរបស់ធនាគារ កម្ពុជា អាស៊ី ក្នុងការបង្កើតគុណតម្លៃក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែងគឺត្រូវបានកំណត់។ ការវិភាគនឹងបង្ហាញឱ្យឃើញអំពីប្រធានបទហិរញ្ញវត្ថុសំខាន់ៗ ដើម្បីគ្រប់គ្រងមូលធនមានស្រាប់ឱ្យស្របទៅនឹងក្របខ័ណ្ឌប្រតិបត្តិការ និងគោលនយោបាយនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងយុទ្ធសាស្ត្ររបស់ធនាគារ កម្ពុជា អាស៊ី ដើម្បីធានាថា ធនាគារ កម្ពុជា អាស៊ី អាចសម្រេចបាននូវប្រសិទ្ធផលនៃសមិទ្ធផលខ្ពស់បំផុតស្របតាមចក្ខុវិស័យ និងទិសដៅអាជីវកម្មរបស់យើង។

កំរូបង្កើតគុណតម្លៃរបស់ធនាគារ កម្ពុជា អាស៊ី



កិច្ចពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

សេចក្តីសង្ខេបប្រតិបត្តិកិច្ចពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១ បានកើនឡើង ២.២ ភាគរយបន្ទាប់ពីឃើញមានការធ្លាក់ចុះ ៣.១ ភាគរយនៅឆ្នាំ២០២០។ ការងើបឡើងវិញគឺមិនស្មើគ្នានោះទេ នៅទូទាំងវិស័យទាំងអស់។ នៅក្នុងប្រទេស សេដ្ឋកិច្ចនៅតែទទួលបានសម្ពាធពីការផ្ទុះជំងឺកូវីដ ១៩ ជាខ្លាំង ដែលការប្រព្រឹត្តទៅនៃការផ្ទុះជំងឺនេះ គឺមានភាពមិនច្បាស់លាស់ខ្លាំងនៅគ្រប់ក្រុងដែលមានវិស័យប្រកួតប្រជែងខ្លួនថ្មី នៃជំងឺកូវីដ ១៩។ ដូច្នេះ ការផ្ទុះជំងឺនេះបានបន្តប៉ះពាល់ដល់អាយុជីវិត និងសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាជន។ ជំងឺរាតត្បាតអូសបន្លាយនេះ ថែមទាំងរារាំងដល់ការស្តារអាជីវកម្មឡើងវិញនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់វិស័យទេសចរណ៍ និងសេវាកម្ម ក៏ដូចជាអាជីវកម្មដល់រាយផងដែរ។ ការផ្ទុះជំងឺនេះក៏បានធ្វើឱ្យធ្លាក់ចុះនូវការងារ និងធ្វើឱ្យចំណូលគ្រួសារកាន់តែទ្រុឌទ្រោមជាងមុន។ ការផ្ទុះជំងឺនេះមានផលវិបាកដល់ជំហរហិរញ្ញវត្ថុរបស់អតិថិជន ដែលជះឥទ្ធិពលមិនអាចចៀសបានមកលើសមិទ្ធផលប្រតិបត្តិការរបស់ធនាគារ កម្ពុជា អាស៊ី។

នៅគ្រានៃបញ្ហាប្រឈមជាច្រើន និងហានិភ័យសេដ្ឋកិច្ចកើនឡើងនេះ ធនាគារ កម្ពុជា អាស៊ី បានធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ស្របនឹងគោលការណ៍នៃធនាគារប្រកបដោយចីរភាព ដោយពិចារណាទៅលើការគ្រប់គ្រងហានិភ័យសមស្រប និងការគ្រប់គ្រងចំណាយប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹងសិទ្ធិអំណាចជីវភាពរស់នៅ និងអាជីវកម្មរបស់អតិថិជនគ្រប់រូប។ យើងផ្តល់អាទិភាពដល់ការផ្តល់ជូននូវដំណោះស្រាយសរុបជាមួយនឹងសេវាប្រកបដោយការយកចិត្តទុកដាក់ និងបរិយាប័ន្នដោយប្រកាន់ខ្ជាប់ទៅនឹងយុទ្ធសាស្ត្រផ្តោតលើអតិថិជន ព្រមទាំងតាំងចិត្តក្នុងការផ្តល់ជូននូវបទពិសោធន៍អតិថិជនល្អឥតខ្ចោះ។ យើងបានផ្តោតលើការផ្តល់ជំនួយដល់ក្រុមអតិថិជនរបស់យើងដែលប្រឈមនឹងផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ ១៩ ស្របតាមគោលការណ៍ណែនាំបណ្តោះអាសន្នរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្រដល់អតិថិជនរបស់យើងឱ្យងើបផុតពីវិបត្តិនេះ។

ទន្ទឹមនឹងនេះ យើងបានបន្តពង្រឹងសមត្ថភាព និងនរណាជនចំពោះសេវាកម្មរបស់យើង តាមរយៈការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដើម្បីឱ្យតាមទាន់ឥរិយាបថអតិថិជនដែលមានការប្រែប្រួល ស្របពេលដែលផ្តល់នូវឱកាសអាជីវកម្មថ្មីៗ បរិបទអាជីវកម្មដែលពិចារណាលើការគ្រប់គ្រងហានិភ័យរួមបញ្ចូលដែលមានលក្ខណៈបុរេសកម្ម ក៏ដូចជាវប្បធម៌យល់ដឹងអំពីហានិភ័យនៅទូទាំងធនាគារ ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់យើងជាគ្រឹះស្ថានហិរញ្ញវត្ថុនាំមុខគេមួយ ដែលតែងតែត្រៀមលក្ខណៈរួចរាល់សម្រាប់ការប្រែប្រួលសេដ្ឋកិច្ចដែលអាចកើតមានឡើងទាំងនៅក្រោមស្ថានភាពធម្មតា និងស្ថានភាពលំបាក។

ធនាគារ កម្ពុជា អាស៊ី បានរាយការណ៍ពីការខាតបង់សុទ្ធសម្រាប់ឆ្នាំ២០២១ ចំនួន ៩៧៥.៥៤៩ ដែលជាការថយចុះ ១៤៤.៦% ពីឆ្នាំមុន។ ការខាតបង់នេះគឺប៉ះពាល់ដោយសារតែការថយចុះនៃចំណូលមិនមែនការប្រាក់ និងចំណាយប្រតិបត្តិការកាន់តែខ្ពស់សម្រាប់ជាប្រយោជន៍ដល់សុខុមាលភាពរបស់និយោជិតរបស់យើង និងចំណាយការប្រាក់មធ្យមចំពោះប្រាក់បញ្ញើអតិថិជន។

ពាក់ព័ន្ធនឹងស្ថានភាពមូលធនរបស់យើងនៅត្រីមាសចុងឆ្នាំ២០២១ អនុបាតសាធារណៈមូលធន (CAR) របស់ធនាគារ កម្ពុជា អាស៊ី គឺមាន ៤៤.៧៥% ដែលអនុញ្ញាតឱ្យយើងបង្កើនទ្រព្យសកម្មដែលបានធ្វើតាមកម្រិតហានិភ័យដល់ ៤៩១ លានដុល្លារអាមេរិក និងធ្វើឱ្យប្រសើរឡើងនូវចនាសម្ព័ន្ធមូលធនរបស់យើង និងការគ្រប់គ្រងមូលធនមានប្រសិទ្ធភាព។

ដូច្នេះ សមិទ្ធផលប្រតិបត្តិការឆ្នាំ២០២១ របស់ ធនាគារ កម្ពុជា អាស៊ី បានបំពេញតាមគោលដៅអាជីវកម្មរបស់យើងដូចបានរំពឹងទុកស្របជាមួយនឹងលក្ខខណ្ឌសេដ្ឋកិច្ច។ ប្រតិបត្តិការរបស់យើងទទួលបានការទទួលយក និងការទទួលស្គាល់យ៉ាងទូលំទូលាយនៅប្រទេសកំណើត និងភ្ញៀវទេសចរមកពីជុំវិញពិភពលោកតាមរយៈវត្តមានរបស់យើង នៅមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិ ទីតាំងទេសចរណ៍សំខាន់ៗ មជ្ឈមណ្ឌលកម្សាន្ត និងវេទិកាសង្គម។

ដូច្នេះ រាល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលទាំងអស់ខាងលើរបស់ធនាគារ កម្ពុជា អាស៊ី ត្រូវបានអនុវត្តប្រកបដោយការយកចិត្តទុកដាក់ និងតាមទាន់តម្រូវការរបស់អតិថិជនដែលមានការប្រែប្រួលជានិច្ច រួមជាមួយនឹងការយល់ដឹងអំពីភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច ដែលកំពុងតែងើបឡើងវិញជាបណ្តើរៗតាមរយៈការរស់នៅតាមបែបគន្លងថ្មី។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងអនុញ្ញាតឱ្យយើងបង្កើតផែនការក្នុងការសម្របខ្លួនទៅនឹងផលប៉ះពាល់ដែលអាចកើតឡើងណាមួយមកលើអាជីវកម្មរបស់យើង ស្របពេលដែលផ្តល់ជូនអតិថិជនរបស់យើងនូវការគាំទ្រប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាផងដែរ។

ផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ ១៩

សេដ្ឋកិច្ចកម្ពុជាទាំងមូលនៅឆ្នាំ២០២១ នៅតែទទួលរងសម្ពាធពីការរាតត្បាតនៃជំងឺកូវីដ ១៩។ ការចម្លងនៃវីរុសនេះបានជះឥទ្ធិពលដល់សកម្មភាពសេដ្ឋកិច្ចទាំងនៅក្នុងនិងក្រៅប្រទេស។ ដោយសារតែជីវិតរបស់ប្រជាជនកម្ពុជាត្រូវបានរំខានដោយសារតែវិបត្តិនេះ ធនាគារ កម្ពុជា អាស៊ី បានអនុវត្តនូវវិធានការបន្តបន្ថយដើម្បីជួយដល់អតិថិជនរបស់យើងនៅក្រោមអភិក្រមគ្រប់គ្រងហានិភ័យរួមប្រកបដោយការប្រុងប្រយ័ត្ន។ យើងបានត្រួតពិនិត្យយ៉ាងសកម្មទៅលើហានិភ័យរបស់អតិថិជន ដើម្បីអនុវត្តនូវវិធានការជំនួយសមស្រប សម្រាប់ការបញ្ចៀសផលប៉ះពាល់ពីការរាតត្បាតនៃជំងឺនេះ។ យើងបានបន្តអនុម័តយកអភិក្រមប្រុងប្រយ័ត្ននៅក្នុងការបែងចែកដោយឡែកនូវការខាតបង់ឥណទានដែលរំពឹងទុក ដើម្បីធានាថា សិរិទ្ធិធនរបស់យើងគឺមានលក្ខណៈបុរេសកម្មគ្រប់គ្រាន់ក្នុងការសម្របតាមការខូចខាត និងភាពមិនច្បាស់លាស់ដែលអាចកើតមានឡើង ដោយពិចារណាទៅលើស្ថានភាពសេដ្ឋកិច្ចអំណោយផល។

ទន្ទឹមនឹងនេះ ធនាគារ កម្ពុជា អាស៊ី ក៏បានដឹងអំពីហានិភ័យ និងផលប៉ះពាល់នៃជំងឺកូវីដ ១៩ មកលើជីវិតរស់នៅ និងសុវត្ថិភាពរបស់អតិថិជន និងនិយោជិត ការបន្តប្រតិបត្តិការអាជីវកម្ម និងការផ្តល់សេវាកម្ម ព្រមទាំងអាជីវកម្មដែលទទួលខុសត្រូវចំពោះអតិថិជន អ្នកផ្គត់ផ្គង់ និងភាគីពាក់ព័ន្ធផ្សេងទៀតរបស់យើងផងដែរ។ យើងបានបង្កើតការគ្រប់គ្រងហានិភ័យលក្ខណៈបុរេសកម្ម ដែលគ្របដណ្តប់បានគ្រប់ជ្រុងជ្រោយទៅលើការទប់ស្កាត់ តាមដានត្រួតពិនិត្យ និងការឆ្លើយតបជាបន្តបន្ទាប់។

ការអនុវត្តនេះបានជំរុញឱ្យយើងអាចគ្រប់គ្រងស្ថានភាពបានប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ដូច្នេះ រហូតមកទល់ពេលនេះ យើងមិនឃើញមានផលប៉ះពាល់ធំដុំមកលើប្រតិបត្តិការអាជីវកម្ម ឬគុណភាពជីវិត និងសុខុមាលភាពរបស់និយោជិតយើងឡើយ។

នៅឆ្នាំ២០២១ ធនាគារ កម្ពុជា អាស៊ីមាននូវស្ថានភាពមូលធនរឹងមាំសម្រាប់ការសម្របខ្លួនទៅនឹងហានិភ័យដែលអាចកើតមានឡើង ព្រមទាំងគ្រប់គ្រងសន្ទនីយភាពនៅកម្រិតសមស្របដែលមានភាពគ្រប់គ្រាន់សម្រាប់ការផ្តល់ឥណទាន និងគាំទ្រដល់សេដ្ឋកិច្ចក្នុងស្រុក ព្រមទាំងវិស័យសំខាន់ៗជាបន្តបន្ទាប់។



ផ្នែកទី ៣

អភិបាលកិច្ចសាជីវកម្ម



អភិបាលកិច្ចសាជីវកម្ម

ធនាគារ កម្ពុជា អាស៊ី ទទួលស្គាល់ចំពោះសារៈសំខាន់នៃអភិបាលកិច្ចសាជីវកម្ម និងតែងតែអភិវឌ្ឍអភិបាលកិច្ចល្អនៅក្នុងធនាគារ។ ភារកិច្ច និងទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលគឺត្រូវបានត្រួតពិនិត្យ និងបង្កើតឡើងជាញឹកញាប់ ដើម្បីធានាបាននូវអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រតិបត្តិការធនាគារ និងភារកិច្ចស្នូលសម្រាប់ភាគហ៊ុនិក អតិថិជន និងយោជិត និងភាគីពាក់ព័ន្ធផ្សេងៗទៀត។ ធនាគារ កម្ពុជា អាស៊ី មានអភិបាលឯករាជ្យ។ ក្រុមប្រឹក្សាភិបាលមានឱកាស និងការអនុញ្ញាតពេញលេញក្នុងការអនុវត្តការពិភាក្សាសម្រេច និងការប្រព្រឹត្តប្រកបដោយវិជ្ជាជីវៈ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល គឺត្រូវបានជ្រើសតាំងដោយភាគហ៊ុនិក ក្នុងការដើរតួនាទីជាភ្នាក់ងារ។ សមាសភាពក្រុមប្រឹក្សាភិបាល គឺមានដូចខាងក្រោម៖



លោក Va Dalot
ប្រធានក្រុមប្រឹក្សាភិបាល



លោក Wong Tow Fock
អភិបាល និងនាយកប្រតិបត្តិ



លោក Top Ratheain
អភិបាល



លោក Chan Peng Leong
អភិបាលឯករាជ្យ



លោក Rouer Jerome
អភិបាលឯករាជ្យ

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាភិបាល គឺត្រូវត្រួតពិនិត្យជារៀងរាល់ឆ្នាំ។ នៅចុងបញ្ចប់អាណត្តិនីមួយៗ សមាជិកភាពនឹងត្រូវបានបន្ត និងអនុម័តដោយផ្អែកលើសមិទ្ធផលការងាររបស់សមាជិកម្នាក់ៗ។

ភារកិច្ច និងទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល រួមមាន៖

- លើកកម្ពស់ការអភិវឌ្ឍន៍ជាលំដាប់ នៃអាជីវកម្មសេវាធនាគារ សម្រាប់ភាគហ៊ុនិកប្រកបដោយភាពស្មោះត្រង់
- ឆ្លឹងថ្លែងឱ្យមានតុល្យភាព ចំពោះផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់ រួមមានភាគហ៊ុនិក អ្នកដាក់ប្រាក់បញ្ញើ អ្នកខ្ចីឥណទាន និយោជិត និងដៃគូវិនិយោគដើម្បីចៀសវាងទំនាស់ផលប្រយោជន៍
- កំណត់ និងអនុម័តគោលនយោបាយអំណោយផល ការពារប្រាក់បញ្ញើ និងអតិថិជន ព្រមទាំងការពារផល ប្រយោជន៍របស់ភាគីពាក់ព័ន្ធផ្សេងទៀតផងដែរ
- ធានាឱ្យបាននូវការគ្រប់គ្រងហ្មត់ចត់ និងការត្រួតពិនិត្យតឹងរ៉ឹងតាមរយៈការសិក្សា ការកំណត់ ការត្រួតពិនិត្យ និងការគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង
- បង្កើត និងអនុម័តផែនការអាជីវកម្ម កញ្ចប់ថវិកា គោលនយោបាយគ្រប់គ្រងហានិភ័យ គោល នយោបាយត្រួតពិនិត្យផ្ទៃក្នុង ការវិនិយោគសំខាន់ៗ និងកម្រិតហានិភ័យដែលអាចទទួលយកបាន
- អនុម័តលើការតែងតាំងសវនករឯករាជ្យ
- រៀបចំកិច្ចប្រជុំជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់ និងសវនករផ្ទៃក្នុង
- ត្រួតពិនិត្យ និងធ្វើសេចក្តីសម្រេចលើអភិបាលកិច្ចរបស់ធនាគារ និង
- បង្កើតមុខងារភារកិច្ចចាំបាច់ផ្សេងទៀតដែលតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលត្រូវធ្វើឡើងយ៉ាងតិចពីរ(០២)ដងក្នុងមួយឆ្នាំ។ លើសពីនេះ ប្រធាន ក្រុមប្រឹក្សាភិបាលអាចកោះហៅប្រជុំ តាមករណីចាំបាច់។ អភិបាលម្នាក់ៗ មានឯករាជ្យភាព ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងចៀសវាងការទទួលបានអត្ថប្រយោជន៍ (រួមបញ្ចូលទាំងសំណូក) ពីតតិយភាគីជាដាច់ខាត។

ក្រុមប្រឹក្សាភិបាល មានគណៈកម្មាធិការគាំទ្រចំនួនបួន៖ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ

គណៈកម្មាធិការសវនកម្ម គណៈកម្មាធិការតែងតាំង និងលាភការ គណៈកម្មាធិការគ្រប់គ្រងទ្រព្យ សកម្ម និងទ្រព្យអកម្ម ដែលត្រូវបានបង្កើតឡើងដើម្បីដើរតួនាទីជំនួយឱ្យក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យប្រតិបត្តិការសេវាធនាគារ។ គណៈកម្មាធិការទាំងនេះ ទទួលខុសត្រូវចំពោះការតាមដាន និងត្រួតពិនិត្យហានិភ័យ (ហានិភ័យឥណទាន ហានិភ័យទីផ្សារ ហានិភ័យសន្ទនីយភាព និង

ហានិភ័យប្រតិបត្តិការ) នៅក្នុងធនាគារ។



គណៈកម្មាធិការគ្រប់គ្រងហានិភ័យ

គណៈកម្មាធិការគ្រប់គ្រងហានិភ័យមានសមាជិកចំនួនប្រាំរូប។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យត្រូវអនុវត្តភារកិច្ចដូចខាងក្រោម៖

- ត្រួតពិនិត្យពិនិត្យសកម្មភាពគ្រប់គ្រងហានិភ័យដែលធនាគារអាចជួបប្រទះ ដូចជាហានិភ័យហិរញ្ញវត្ថុ ហានិភ័យឥណទាន ហានិភ័យសន្ទនីយភាព ហានិភ័យប្រតិបត្តិការ ហានិភ័យកេរ្តិ៍ឈ្មោះ និងហានិភ័យផ្នែកច្បាប់ ជាដើម
- ត្រួតពិនិត្យជាទៀងទាត់នូវគោលនយោបាយ និងនីតិវិធីគ្រប់គ្រងហានិភ័យ ដែលបានកំណត់ និង អនុវត្តដោយគណៈគ្រប់គ្រងជាន់ខ្ពស់
- ត្រួតពិនិត្យមើលគុណវុឌ្ឍិ និងជីវប្រវត្តិលម្អិត របស់មន្ត្រីគ្រប់គ្រងហានិភ័យជាន់ខ្ពស់ និងធានាថា និយោជិតនៃនាយកដ្ឋានគ្រប់គ្រងហានិភ័យមានគុណវុឌ្ឍិគ្រប់គ្រាន់ក្នុងការបំពេញការងារ
- ទទួលខុសត្រូវពាក់ព័ន្ធនឹងការវាយតម្លៃហានិភ័យក្នុងស្រុក ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់ធនាគារ។

គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្ម គឺដឹកនាំដោយអភិបាលឯករាជ្យ និងមានចំនួនបីរូប។គណៈកម្មាធិការ សវនកម្ម ត្រូវអនុវត្តភារកិច្ចដូចខាងក្រោម៖

- ត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដំណើរការនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រព័ន្ធគណនេយ្យ ព្រមទាំងការរៀបចំ និងត្រួតពិនិត្យហិរញ្ញវត្ថុ ប្រកបដោយភាពស្មោះត្រង់
- ត្រួតពិនិត្យប្រសិទ្ធភាពនៃតួនាទីត្រួតពិនិត្យផ្ទៃក្នុង និងប្រព័ន្ធគ្រប់គ្រងហានិភ័យ
- តែងតាំងសវនករផ្ទៃក្នុង និងត្រួតពិនិត្យជាទៀងទាត់លើតួនាទីរបស់សវនកម្មផ្ទៃក្នុង
- ធ្វើសវនកម្មដោយឯករាជ្យប្រចាំឆ្នាំ លើរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងផ្តល់អនុសាសន៍ដល់ ក្រុមប្រឹក្សាភិបាលពាក់ព័ន្ធនឹងការតែងតាំងសវនករឯករាជ្យ ការវាយតម្លៃសមត្ថភាព ឯករាជ្យភាព និងការអនុវត្តរបស់សវនករឯករាជ្យ ព្រមទាំងការកំណត់លាភការ និងរយៈពេល
- បង្កើត និងអនុវត្តគោលនយោបាយជាមួយសវនករឯករាជ្យពាក់ព័ន្ធនឹងការផ្តល់សេវាកម្មផ្សេងៗ ក្រៅពីសវនកម្មឯករាជ្យប្រចាំឆ្នាំ និងរាយការណ៍បញ្ហានេះទៅក្រុមប្រឹក្សាភិបាល និងសម្រាប់សវនករឯករាជ្យ
- ធានាឱ្យបាននូវអនុលោមភាពទៅតាមច្បាប់ និងបទប្បញ្ញត្តិ រួមទាំងនីតិវិធី និងការត្រួតពិនិត្យលើការបង្ហាញ ព័ត៌មានហិរញ្ញវត្ថុ។

គណៈកម្មាធិការតែងតាំង និងលាភការ

គណៈកម្មាធិការតែងតាំង និងលាភការ គឺដឹកនាំដោយអភិបាលឯករាជ្យ និងមានចំនួនប្រាំរូប។ គណៈកម្មាធិការតែងតាំង និងលាភការ ត្រូវអនុវត្តការកិច្ចដូចខាងក្រោម៖

- កំណត់លាភការសម្រាប់ក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ គណៈគ្រប់គ្រងជាន់ខ្ពស់ និងនិយោជិតរបស់ធនាគារ
- វាយតម្លៃបទពិសោធន៍ ចំណេះដឹង និងជំនាញរបស់សមាជិកក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង ជាន់ខ្ពស់ ព្រមទាំងកំណត់ទំនួលខុសត្រូវ របស់សមាជិកក្រុមប្រឹក្សាភិបាល ដែលត្រូវបានតែងតាំង ដើម្បីបំពេញតួនាទីណាមួយ
- វាយតម្លៃការអនុវត្តការកិច្ចរបស់គណៈកម្មាធិការទាំងអស់ និងដាក់របាយការណ៍ជូនក្រុម ប្រឹក្សាភិបាល
- បង្កើតផែនការ និងយុទ្ធសាស្ត្រលាភការ ព្រមទាំងផ្តល់ធនប្រយោជន៍ជាច្រើនដល់និយោជិត និង ធានាបាននូវការរក្សានិយោជិតដែលមានគុណវុឌ្ឍិ។

គណៈកម្មាធិការគ្រប់គ្រង

គណៈកម្មាធិការគ្រប់គ្រងចំនួនពីរ៖ គណៈកម្មាធិការប្រតិបត្តិការ និង គណៈកម្មាធិការឥណទាន គឺត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់នាយកប្រតិបត្តិ ក្នុងការដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការរបស់ធនាគារ និងអនុវត្តការងារផ្សេងៗដែលចាត់តាំងដោយនាយកប្រតិបត្តិ និងរាយការណ៍ជូននាយកប្រតិបត្តិ។



គណៈកម្មាធិការប្រតិបត្តិការ

គណៈកម្មាធិការប្រតិបត្តិការមានសមាជិកចំនួនបីរូប។ គណៈកម្មាធិការប្រតិបត្តិការ ទទួល ខុសត្រូវ៖

- ធានាការអនុលោមទៅតាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងប្រតិបត្តិការធនាគារ
- ធានាថា ធនាគារមានផែនការអាជីវកម្ម និងផែនការថវិកាប្រចាំឆ្នាំ
- ត្រួតពិនិត្យការអនុវត្តសកម្មភាពអាជីវកម្មឱ្យបានទៀងទាត់ស្របតាមផែនការអាជីវកម្ម និងផែនការថវិកាដែលបានកំណត់ និង
- ត្រួតពិនិត្យបញ្ហានានា ដែលពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ធនាគារ។

គណៈកម្មាធិការឥណទាន

- អនុម័ត និងផ្តល់ឥណទានដល់អតិថិជន
- អនុវត្តការវិភាគសំខាន់ៗនៅក្នុងការផ្តល់ឥណទានដល់អ្នកខ្ចី ដើម្បីកំណត់សមត្ថភាពទូទាត់សងរបស់អតិថិជនដែលអាចកាត់បន្ថយហានិភ័យឥណទានបាន
- ត្រួតពិនិត្យឥណទានឡើងវិញ និងបង្កើតយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីប្រមូលឥណទានមិនដំណើរការ។

ការត្រួតពិនិត្យផ្ទៃក្នុង

ធនាគារ កម្ពុជា អាស៊ី បានបន្តបង្កើតស្រទាប់ការពារជាច្រើននៅក្នុងធនាគារ ដើម្បីធានាថាគ្រប់សកម្មភាព ដំណើរការ ប្រព័ន្ធគោលនយោបាយ និងនីតិវិធី ទាំងអស់ ដំណើរការត្រឹមត្រូវដោយមិនមានការបរាជ័យនៃការត្រួតពិនិត្យផ្ទៃក្នុង ទ្រព្យសកម្មត្រូវបានការពារពី ការប្រើប្រាស់មិនត្រឹមត្រូវ ឬការបាត់បង់ និងការ ក្លែងបន្លំ ហើយទ្រព្យសកម្មត្រូវបានកំណត់ និងគ្រប់គ្រង។

ធនាគារមានគោលនយោបាយ និងនីតិវិធីត្រឹមត្រូវ និងគ្រប់គ្រាន់ពាក់ព័ន្ធនឹង ប្រតិបត្តិការធនាគារសម្រាប់អនុវត្ត។ ដូចគ្នានេះផងដែរ ធនាគារមានការ បែងចែកដាច់ពីគ្នា រវាងមុខងារត្រួតពិនិត្យ និងមុខងារអនុវត្ត។

ក្រុមប្រឹក្សាភិបាលមានកិច្ចប្រជុំជាញឹកញាប់ជាមួយគណៈគ្រប់គ្រង មន្ត្រីប្រតិបត្តិ តាម និងសវនករផ្ទៃក្នុង ដើម្បីធានាថា គ្រប់គោលនយោបាយ និងនីតិវិធី ទាំងអស់ដែលបានអនុម័ត គឺត្រូវបានអនុវត្តតាមយ៉ាងហ្មត់ចត់ ហើយ ហានិភ័យនានាត្រូវបានកំណត់ និងគ្រប់គ្រង។ គណៈកម្មាធិការសវនកម្ម ក៏ ទទួលខុសត្រូវចំពោះការជួយក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យលើសុចរិត ភាពនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនិងប្រសិទ្ធភាពនៃការត្រួតពិនិត្យ ផ្ទៃក្នុង។ ក្រៅពីនេះ នាយកដ្ឋានសវនកម្មផ្ទៃក្នុងធ្វើការត្រួតពិនិត្យយ៉ាងទៀងទាត់ ថាតើគណៈគ្រប់គ្រងបានកំណត់ និងអនុវត្តនីតិវិធីត្រួតពិនិត្យផ្ទៃក្នុងបាន សមស្របឬទេ ដែលរួមមាន ការត្រួតពិនិត្យលើប្រព័ន្ធគ្រប់គ្រងព័ត៌មាន (MIS) និងការអនុវត្តតាមអនុសាសន៍ស្តីពីការត្រួតពិនិត្យផ្ទៃក្នុងរបស់សវនករផ្ទៃក្នុង សវនករឯករាជ្យ និងធនាគារជាតិនៃកម្ពុជា។

កំណត់ត្រា និងដំណើរការទាំងអស់របស់ធនាគារត្រូវបានរក្សាទុកត្រឹមត្រូវដែល អនុញ្ញាតឱ្យមាន

លំហូរ ព័ត៌មានទាន់ពេលវេលា ពាក់ព័ន្ធ និងទុកចិត្តបានពីក្នុង និងក្រៅ ធនាគារ។

ធនាគារ កម្ពុជា អាស៊ី ក៏មានមុខងារប្រតិបត្តិតាម ដើម្បីធានាបាននូវអនុលោម ភាពទៅតាមគោលនយោបាយផ្ទៃក្នុង ច្បាប់ និងបទប្បញ្ញត្តិជាធរមានពាក់ព័ន្ធ នឹងការប្រកបអាជីវកម្ម។



ការគ្រប់គ្រងហានិភ័យ

ធនាគារ កម្ពុជា អាស៊ី បានកត់សម្គាល់យ៉ាងច្បាស់ថា ការគ្រប់គ្រងហានិភ័យកាន់តែប្រសើរ ជួយឱ្យធនាគារសម្របសម្រួលអាប៊ែតទាប(risk appetite) និងយុទ្ធសាស្ត្រ កាត់បន្ថយការខាតបង់ពីប្រតិបត្តិការ និងធ្វើឱ្យប្រសើរឡើងនូវការធ្វើសេចក្តីសម្រេចចិត្តឆ្លើយតបទៅនឹងការគ្រប់គ្រងហានិភ័យ។ បន្ទាប់មក ធនាគារបានបន្តបង្កើត ក្របខ័ណ្ឌ និងប្រព័ន្ធគ្រប់គ្រងហានិភ័យដែលមានលក្ខណៈប្រសើរ និង អាចទទួលយកបាន។ ធនាគាររួមបញ្ចូលទំនួលខុសត្រូវរបស់ក្រុម ប្រឹក្សាភិបាល ដែលជា ស្ថាប័នកំពូលរបស់ធនាគារ។

ធនាគារ កម្ពុជា អាស៊ី បានបង្កើតគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងគណៈកម្មាធិការកម្រិតប្រតិបត្តិបន្ថែមទៀត ដូចជា គណៈកម្មាធិការឥណទាន និង គណៈកម្មាធិការប្រតិបត្តិការ សម្រាប់គ្រប់គ្រងហានិភ័យឥណទាន ហានិភ័យទីផ្សារ ហានិភ័យសន្ទនីយភាព និងហានិភ័យប្រតិបត្តិការ។

ការគ្រប់គ្រងហានិភ័យឥណទាន

ធនាគារ កម្ពុជា អាស៊ី បានបង្កើតគោលនយោបាយ និងនីតិវិធីឥណទាន ដើម្បីកាត់បន្ថយហានិភ័យក្នុងការផ្តល់ឥណទានដល់សាធារណជន និងដើម្បីអនុលោមតាម ប្រកាសរបស់ធនាគារជាតិនៃ

កម្ពុជាផងដែរ។ គោលនយោបាយ និងនីតិវិធីទាំងនេះកំណត់បទដ្ឋានសម្រាប់ការគ្រប់គ្រង ឥណទាន និងត្រូវបានធ្វើបច្ចុប្បន្នភាពជាទៀងទាត់ ត្រូវបានស្ថាបនាភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្នរបស់ធនាគារ។

ការគ្រប់គ្រងហានិភ័យទីផ្សារ

ហានិភ័យទីផ្សារនេះពាក់ព័ន្ធ នឹងហានិភ័យអត្រាការប្រាក់ និងអត្រាប្តូររូបិយប័ណ្ណបរទេស (FX) ដែលធនាគារបានពិភាក្សានៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការ គ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម ដើម្បីតាមដានអត្រាការប្រាក់ និងអត្រាប្តូររូបិយប័ណ្ណ។ កត្តាសំខាន់ក្នុងការគ្រប់គ្រង

ហានិភ័យទីផ្សារ រួមមាន ទ្រព្យសកម្ម និងទ្រព្យអកម្ម ដែលងាយរងឥទ្ធិពលពីអត្រាការប្រាក់។ ដោយសារតែធនាគារ កម្ពុជា អាស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈាន មុខ គេមួយក្នុងការប្តូររូបិយ

ប័ណ្ណបរទេស និងផ្ទេរប្រាក់ ធនាគារបានបង្កើតនូវគោលនយោបាយ និងនីតិវិធីដ៏មានប្រសិទ្ធភាពក្នុងការ គ្រប់គ្រងចាត់ចែង ត្រួតពិនិត្យ និងតាមដានហានិភ័យអត្រា ប្តូរប្រាក់។

ការគ្រប់គ្រងហានិភ័យសន្ទនីយភាព

សមាជិកគណៈកម្មាធិការប្រតិបត្តិការ គ្រប់គ្រង និងតាមដានសន្ទនីយភាព និងមានគោលបំណងអនុលោម តាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និង ដើម្បីរក្សាទុកចិត្ត និងការជឿជាក់របស់អតិថិជន។ ធនាគារក៏មានផែនការយថាភាពសម្រាប់គ្រប់គ្រងសន្ទនីយភាព ដើម្បីទប់ទល់នឹងការដួល រលំទីផ្សារនៅក្នុងប្រព័ន្ធ ធនាគារ និងបញ្ហាផ្សេងៗទៀត ដែលនឹងប៉ះពាល់ដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ

ធនាគារ កម្ពុជា អាស៊ី បានបង្កើតសៀវភៅណែនាំប្រតិបត្តិការសម្រាប់និយោជិត និងអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលមានគោលបំណងកំណត់ហានិភ័យពាក់ព័ន្ធ នឹងប្រតិបត្តិការប្រចាំថ្ងៃ ក៏ដូចជាហានិភ័យប្រព័ន្ធនៅក្នុងធនាគារផងដែរ។

ក្រមប្រតិបត្តិ

ដើម្បីរក្សា និងលើកកម្ពស់សីលធម៌វិជ្ជាជីវៈ ទាំងគណៈគ្រប់គ្រង និងនិយោជិត គឺត្រូវបានតម្រូវឱ្យបំពេញការងាររបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ ភាពស្មោះត្រង់ តម្លាភាព និងសំខាន់បំផុតនោះគឺការចាត់ទុកការងាររបស់ធនាគារជាការងារអាទិភាព។ គណៈគ្រប់គ្រង និងនិយោជិតបានទទួលស្គាល់ និងអនុវត្តតាមក្រមសីលធម៌របស់ធនាគារ កម្ពុជា អាស៊ី ដែលមានដូចខាងក្រោម៖

- ផ្តល់សេវាកម្មជូនអតិថិជនប្រកបដោយភាពយុត្តិធម៌ ស្មោះត្រង់ មិនលំអៀង និងមិនអនុញ្ញាតឱ្យ ទទួលអំណោយ កម្រៃជើងសារ ឬរត្តមានតម្លៃ ណាមួយពីអតិថិជនឡើយ ដោយសារតែអំណោយ ឬការកម្សាន្តអាចជាការគម្រាមកំហែងដល់ចិត្តដែលមានឯករាជ្យភាព។
- បុគ្គលិកមិនត្រូវចូលរួមក្នុងសកម្មភាពអាជីវកម្មណាមួយដែលមានទំនាស់ផលប្រយោជន៍ ជាមួយធនាគារឡើយ។
- បុគ្គលិកមិនត្រូវប្រើមុខតំណែងរបស់ខ្លួននៅក្នុងធនាគារ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
- បុគ្គលិកមិនត្រូវប្រើប្រាស់ព័ត៌មានសម្ងាត់របស់អតិថិជន ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនទេ។

អនុលោមភាព

ធនាគារ កម្ពុជា អាស៊ី មានមុខងារអនុលោមភាពឯករាជ្យដែលត្រូវបានគ្រប់គ្រងជាចម្បងដោយនាយកដ្ឋាន ប្រតិបត្តិកម្ម។ នាយកដ្ឋានប្រតិបត្តិកម្ម ពិនិត្យឡើងវិញជាអចិន្ត្រៃយ៍ និងទទួលបានព័ត៌មានបច្ចុប្បន្នភាពជាទៀងទាត់ពីសវនកម្មពាក់ព័ន្ធនឹងអនុលោមភាពតាមច្បាប់ដែលមានឥទ្ធិពលលើធនាគារ។ ដូចគ្នានេះដែរ នាយកដ្ឋាននេះពិនិត្យឡើងវិញនូវបញ្ហាមិនអនុលោមតាមដែលលើកឡើងដោយ បញ្ញត្តិករនានា និងធនាគារជាតិនៃកម្ពុជា និងកែតម្រូវបញ្ហាទាំងនោះ។ លើសពីនេះទៀត ពិនិត្យឡើងវិញនូវប្រសិទ្ធភាពនៃប្រព័ន្ធ តាមរយៈការតាមដានអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិ ហើយលទ្ធផលនៃការតាមដានការមិនអនុលោមតាមនានា គឺត្រូវបានធ្វើឡើងជាទៀងទាត់។

ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្រុមប្រឹក្សាភិបាលបានបង្កើត ដំណើរការជាប្រចាំសម្រាប់កំណត់ វាយតម្លៃ គ្រប់គ្រង និងទប់ស្កាត់ហានិភ័យសំខាន់ៗ។

ធនាគារមាន គោលនយោបាយ និងបទដ្ឋានប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ គោលនយោបាយ និងបទដ្ឋានទាំងនេះកំណត់ តួនាទី ទំនួលខុសត្រូវជាក់លាក់ និងក្របខ័ណ្ឌប្រកបដោយប្រសិទ្ធភាពលើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដែល ត្រូវបានអនុវត្តជាចម្បងដោយនាយកដ្ឋានប្រតិបត្តិកម្ម។ លើសពីនេះ សមាជិកមួយរូបនៃគណៈគ្រប់គ្រង ជាន់ខ្ពស់របស់ធនាគារត្រូវបានទទួលស្គាល់ជាអ្នកជំនាញឯកទេសប្រឆាំងនឹងការសម្អាតប្រាក់ ដោយសមាគមអ្នកឯកទេសខាងការសម្អាតប្រាក់ ដែលជាអង្គការឈានមុខគេលើពិភពលោក ក្នុងវិស័យប្រឆាំងការសម្អាតប្រាក់។

ចំណុចនេះ ផ្តល់ការធានាដល់ធនាគារ និងដៃគូទូទាត់របស់យើងថា ពួកគេធ្វើការងារជាមួយនឹងក្រុមដែលមាននូវចំណេះដឹង និងសារតាសំខាន់ៗនៅក្នុងវិស័យប្រឆាំងការសម្អាតប្រាក់។



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល


នៅឆ្នាំ២០២១ ក្រុមប្រឹក្សាភិបាលមានកិច្ចប្រជុំចំនួនបួន ដែលបានរៀបចំឡើងនៅខែមករា មេសា កក្កដា និងតុលានៅទីស្នាក់ការកណ្តាលរបស់ធនាគារ កម្ពុជា អាស៊ី។

សកម្មភាពចម្បងៗក្នុងឆ្នាំ២០២១

ក្រុមប្រឹក្សាភិបាលបានពិភាក្សា និងអនុម័តបញ្ហាខាងក្រោម៖

- ចាប់ផ្តើមប្រព័ន្ធសេវាធនាគារថ្មី គឺ Oracle Flexcube និងតំហែទាំប្រព័ន្ធ
- eKYC ជាកម្មវិធីទូរសព្ទដែលអនុញ្ញាតឱ្យអតិថិជនទាំងអស់អាចបើកគណនីភ្លាមៗនៅតាមអនឡាញ
- SWIFT (Bottomline)_កម្មវិធីសន្តិសុខអតិថិជន
- ប្រព័ន្ធបាគង (ធនាគារជាតិនៃកម្ពុជា)_ សេវាទូទាត់ និងសេវាធនាគារលើទូរសព្ទដៃជំនាន់ថ្មី
- ដាក់គោលដៅលើប្រាក់បញ្ញើ និងឥណទានកំពូលតាមសាខា (ការរៀបចំសូចនាករសមិទ្ធផលគន្លឹះ (KPI)
- ផ្លាស់ប្តូរសមាជិកគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងគណៈកម្មាធិការតែងតាំង និងលាភការ
- ការអនុម័តផែនការអាជីវកម្មឆ្នាំ២០២១ ជាមួយនឹងកំណើនទ្រព្យសកម្មសរុប បង្កើនប្រាក់ចំណេញសុទ្ធ។
- អភិវឌ្ឍន៍បណ្តាញផ្តល់សេវាកម្ម និងការអនុវត្តបច្ចេកវិទ្យាទំនើប
- អនុម័តលើគោលនយោបាយស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរកម្ម (សំណៅជាភាសាអង់គ្លេស) ដោយអនុលោមតាមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារឆ្លើយឆ្លងទាំងអស់នៅក្រៅប្រទេស។





ថ្នាក់ដឹកនាំ





ផ្នែកទី ៤

លទ្ធផលហិរញ្ញវត្ថុ និងសូចនាករ







នៅឆ្នាំ២០២១ ទ្រព្យសកម្មសរុប និងបំណុលសរុបរបស់ធនាគារមានការថយចុះបន្តិច ០.៩២% និង ០.៧៦% រៀងគ្នា ហើយមូលធនសរុបមានការថយចុះបន្តិច ១.១២%។

ឥណទានសរុបមានការកើនឡើងយ៉ាងខ្លាំងដល់ ២៥.០៣% នៅឆ្នាំ២០២១ ដែលខ្ពស់ជាងឆ្នាំ២០២០ ក្នុងអត្រា ២៥.០២% ដែលជាលទ្ធផលនៃការកើនឡើងឥណទានពាណិជ្ជកម្មរយៈពេលវែង និងរយៈពេលខ្លី ស្របពេលដែលប្រាក់បញ្ញើសរុបមានការកើនឡើងគួរឱ្យកត់សម្គាល់ ៨.៩៨% នៅឆ្នាំ២០២១ ខ្ពស់ជាងឆ្នាំ២០២០ ក្នុងអត្រា ១២.២៨%។

ចំណូលសរុបមានការថយចុះ ៣៦.៧២% នៅឆ្នាំ២០២១។ ចំណេញសុទ្ធមានការថយចុះ ១៤៨.៦០% នៅឆ្នាំ២០២១ ដោយសារតែផលប៉ះពាល់នៃការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩។

ឥណទានមិនដំណើរការមានការថយចុះ ៤៥.២០% នៅឆ្នាំ២០២១ ដែលនាំឱ្យមានអនុបាតឥណទានមិនដំណើរការ ២.១២% នៅឆ្នាំ២០២១។

របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករឯករាជ្យ

សម្រាប់ប្រចាំឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

របាយការណ៍របស់អភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូនរបាយការណ៍ និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ធនាគារ កម្ពុជា អាស៊ី (ហៅកាត់ថា “ធនាគារ”) សម្រាប់ចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

អភិបាល

ឈ្មោះរបស់អភិបាលរបស់ធនាគារ ដែលបានបម្រើការងារក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុ និងរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះមានដូចខាងក្រោម៖ -

| | |
|---------------------|--------------------------|
| លោក Va Dalot | ប្រធានក្រុមប្រឹក្សាភិបាល |
| លោក Wong Tow Fock | អភិបាល និងនាយកប្រតិបត្តិ |
| លោក Top Ratheanin | អភិបាល |
| លោក Chan Peng Leong | អភិបាលឯករាជ្យ |
| លោក Rouer Jerome | អភិបាលឯករាជ្យ |

ទំនួលខុសត្រូវរបស់អភិបាលពាក់ព័ន្ធនឹងរបាយការណ៍

អភិបាលជា មានភារកិច្ចទទួលខុសត្រូវក្នុងការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុនេះបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរស្ថិតិប្រាក់ សម្រាប់ចុងការិយបរិច្ឆេទ។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ អភិបាល គឺចាំបាច់ត្រូវ៖

- (i) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRSs) ផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។
- (ii) អនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬបើមានការប្រាសចាកពីនេះ ដើម្បីបង្ហាញនូវភាពត្រឹមត្រូវ គឺត្រូវបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានច្បាស់លាស់ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។
- (iii) រក្សាទុកនូវបញ្ជីគណនេយ្យ ឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងព័ត៌មានឱ្យមានប្រសិទ្ធភាព។
- (iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានករណីមិនសមស្របក្នុងការសន្មតថា ធនាគារនឹងមិនបន្តធ្វើប្រតិបត្តិការអាជីវកម្ម នាពេលអនាគត និង
- (v) ត្រួតពិនិត្យ និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចសំខាន់ៗទាំងឡាយណាដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ

អភិបាល ធានាអះអាងថា ធនាគារបានអនុវត្តនូវរាល់តម្រូវការ ដូចបានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អភិបាលបានយកមកពិចារណានូវបញ្ហាដូចខាងក្រោម៖

- (i) រាល់ការផ្ទេរជាសារវន្តទាំងអស់ទៅ ឬមកពីទុនបម្រុង ឬសំវិធានធនក្នុងឆ្នាំហិរញ្ញវត្ថុ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- (ii) ប្រាក់ឧបត្ថម្ភគ្រាប់គ្រាន់សម្រាប់ការខាតបង់ឱនភាពលើគណនីត្រូវទទួល និងទ្រព្យសកម្មរយៈពេលខ្លី និងទ្រព្យសកម្មរយៈពេលវែងត្រូវបានធ្វើឡើង ប្រសិនបើចាំបាច់
- (iii) បំណុលអសារបង់ដែលបានដឹង ត្រូវបានលុបចេញពីបញ្ជី ប្រសិនបើមាន
- (iv) វិធីសាស្ត្រដែលមានស្រាប់នៃការវាយតម្លៃទ្រព្យសកម្ម ឬបំណុល គឺមិនបំភាន់ ឬមិនសមរម្យ
- (v) មិនមានកាលៈទេសៈណាមួយ ដែលបានដឹងដែលនឹងធ្វើឱ្យចំនួនទឹកប្រាក់ណាមួយដែលបានបញ្ជាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ក្លាយជាការបំភាន់ឡើយ
- (vi) នៅក្នុងចន្លោះពេលរវាងបំណាច់ឆ្នាំហិរញ្ញវត្ថុ និងកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានធាតុ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈធ្ងន់ធ្ងរ និងមិនប្រក្រតី ដែលតាមគំនិតរបស់អភិបាល ប៉ះពាល់ធំដុំដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ សម្រាប់ឆ្នាំហិរញ្ញវត្ថុនៃការបង្កើតរបាយការណ៍នេះឡើយ
- (vii) តាមគំនិតរបស់អភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារនៅក្នុងកំឡុងពេលនៃឆ្នាំហិរញ្ញវត្ថុ មិនត្រូវបានប៉ះពាល់ធំដុំពី ធាតុ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ដែលមានលក្ខណៈធ្ងន់ធ្ងរ ឬមិនប្រក្រតីណាមួយឡើយ
- (viii) មិនមានយថាហេតុ វិបល្លាសផ្សេងទៀតរបស់ធនាគារដែលបានក្លាយទៅជាអនុវត្តបាន ឬទំនងជាអាចអនុវត្តបាននៅក្នុងអំឡុង រយៈពេលដប់ពីរខែបន្ទាប់ពីបំណាច់ឆ្នាំហិរញ្ញវត្ថុ ដោយតាមគំនិតរបស់អភិបាល នឹង ឬអាចនឹងប៉ះពាល់ដល់សមត្ថភាពរបស់ ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនកាលបរិច្ឆេទកំណត់ឡើយ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

អភិបាលសូមធ្វើការអនុម័តរបាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញរួមជាមួយកំណត់សម្គាល់ បានបង្ហាញយ៉ាងត្រឹមត្រូវនូវស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងលទ្ធផល ហិរញ្ញវត្ថុ និង លំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ចុងការិយបរិច្ឆេទ ដោយអនុលោម ទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ។



ធនាគារ កម្ពុជា អាស៊ី

លោក Wong Tow Fock
អភិបាល និងនាយកប្រតិបត្តិ

របាយការណ៍ស្តីពីសវនកម្មនៃរបាយការណ៍ហិរញ្ញវត្ថុ

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ កម្ពុជា អាស៊ី ចំកាត់ (ហៅកាត់ថា “ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងរបាយការណ៍ ចំណេញប្រចាំខាត និង លទ្ធផលលម្អិតផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍រំហូរសាច់ប្រាក់ សម្រាប់ចុងការិយបរិច្ឆេទ និងកំណត់សម្គាល់ដែលមានសេចក្តីសង្ខេប គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅទំព័រទី ៦៣ ដល់ទំព័រទី ១១៣។ ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវភាពត្រឹមត្រូវជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងរំហូរសាច់ប្រាក់ សម្រាប់ចុងការិយបរិច្ឆេទ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។

មូលដ្ឋានសម្រាប់ការផ្តល់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CISA”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដោយអនុលោមទៅតាមស្តង់ដារទាំងនេះ គឺត្រូវបាន រៀបរាប់នៅក្នុងផ្នែក ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍នេះ។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងបានទទួល គឺមានភាពគ្រប់គ្រាន់ និងសមរម្យ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការផ្តល់មតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យភាព និងទំនួលខុសត្រូវក្រមសីលធម៌ផ្សេងៗ

យើងខ្ញុំឯករាជ្យពីធនាគារ ដោយអនុលោមទៅតាមការតម្រូវក្រមសីលធម៌ ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ព្រមទាំងបានបំពេញនូវការទទួលខុសត្រូវលើក្រមសីលធម៌ផ្សេងៗទៀត ដោយអនុលោមទៅតាមការតម្រូវទាំងនេះ។

ព័ត៌មានផ្សេងៗក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

អភិបាលធនាគារ ទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមានរបាយការណ៍អភិបាល ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរបាយការណ៍របស់សវនករនោះទេ។ មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ពុំបានគ្របដណ្តប់លើរបាយការណ៍របស់អភិបាល ហើយយើងខ្ញុំពុំបានធ្វើការសន្និដ្ឋានអះអាងលើព័ត៌មានផ្សេងៗនេះឡើយ។ ទាក់ទងនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ យើងខ្ញុំទទួលខុសត្រូវក្នុងការអានរបាយការណ៍របស់អភិបាល ដើម្បីពិចារណាថាតើព័ត៌មានផ្សេងៗទាំងនេះមានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ ហិរញ្ញវត្ថុរបស់ធនាគារ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ឬមានកំហុសឆ្គងជាសារវន្តដែលបានកើតឡើង។ ប្រសិនបើ ផ្អែកទៅលើការធ្វើសវនកម្ម យើងខ្ញុំសន្និដ្ឋានថាមាន កំហុសឆ្គងជាសារវន្តអំពីព័ត៌មានផ្សេងៗ យើងខ្ញុំនឹងរាយការណ៍នូវភាពជាក់ស្តែងនោះ។ នៅក្នុងន័យនេះ យើងខ្ញុំពុំមានអ្វីត្រូវរាយការណ៍ឡើយ។

ទំនួលខុសត្រូវរបស់អភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

អភិបាលរបស់ធនាគារ ទទួលខុសត្រូវលើការរៀបចំ និងបង្ហាញរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវដោយអនុលោមទៅតាម CIFRSs អភិបាលក៏ទទួលខុសត្រូវផងដែរលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុដែលគណៈគ្រប់គ្រង កំណត់ថាវាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឱ្យជៀសផុតពីកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការភ្លេចបង្គំ ឬការកាន់ច្រឡំ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរាយការណ៍លើលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម និងត្រូវបង្ហាញបញ្ហាដែលពាក់ព័ន្ធនឹងការបន្តនិរន្តរភាព ប្រសិនបើមាន ដោយការប្រើប្រាស់មូលដ្ឋាននិរន្តរភាពគណនេយ្យ លើកលែងតែគណៈគ្រប់គ្រងមានបំណងរំលាយធនាគារ ឬបញ្ឈប់អាជីវកម្ម ឬពុំមានជម្រើសជាក់ស្តែងណាមួយក្រៅពីអនុវត្តដូច្នោះ។

ទំនួលខុសត្រូវរបស់សវនករចំពោះសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានអំណះអំណាងដែលសមហេតុផល ថាតើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ គឺពុំមានកំហុសឆ្គងជាសារវន្ត ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ និងដើម្បីចេញរបាយការណ៍សវនករដែលរួមបញ្ចូលមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផល គឺជាអំណះអំណាងកម្រិតខ្ពស់ ប៉ុន្តែពុំមែនជាការធានាថាការធ្វើសវនកម្មដែល អនុលោមតាម ស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា នឹងតែងតែរកឃើញជានិច្ចនូវកំហុសឆ្គងជាសារវន្តដែលបានកើតឡើងនោះទេ។ កំហុសឆ្គងអាចកើតឡើងពីការក្លែងបន្លំ ឬការភាន់ច្រឡំ ហើយត្រូវបានពិចារណាជាកំហុសឆ្គង ជាសារវន្ត ប្រសិនបើកំហុសឆ្គងនីមួយៗ ឬរួមបញ្ចូលគ្នា ត្រូវគេរំពឹងថាមានឥទ្ធិពលដល់ការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុជាមូលដ្ឋាន។ ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមតាម CISA យើងបានធ្វើការវិនិច្ឆ័យ និងរក្សាភាពងឿងឆ្ងល់ប្រកបដោយវិជ្ជាជីវៈ ក្នុងការបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ ហើយយើងខ្ញុំបាន៖

- កំណត់ និងវាយតម្លៃលើហានិភ័យនៃកំហុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ ដោយរៀបចំ និងអនុវត្តនីតិវិធីសវនកម្ម ដែល ឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងដើម្បីទទួលបានភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមរម្យ សម្រាប់ជាមូលដ្ឋានក្នុងការផ្តល់មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលពុំបានរក ឃើញកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ គឺជាហានិភ័យដែលបណ្តាលមកពីការភាន់ច្រឡំ ដោយសារតែការក្លែងបន្លំអាចបណ្តាលមកពីការយុបយិត ការក្លែងឯកសារការលុបចោលដោយចេតនា ការច្នៃឧបសគ្គ ឬការបំពានលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ទទួលបានការយល់ដឹងពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ដើម្បីរៀបចំ នីតិវិធីសវនកម្មដែលសមស្របទតាមកាលៈទេសៈ ប៉ុន្តែពុំមែនដើម្បីបញ្ចេញមតិយោបល់ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារឡើយ។
- វាយតម្លៃភាពត្រឹមត្រូវនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលពាក់ព័ន្ធនានាដោយគណៈគ្រប់គ្រង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រង និងផ្អែកទៅលើភស្តុតាងសវនកម្មដែលបានទទួល ថាតើមានភាពមិនប្រាកដប្រជាជាសារវន្ត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌ ដែលអាចមានការសង្ស័យជាសារវន្តទៅលើលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនប្រាកដប្រជាជាសារវន្ត នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ទៅលើការបង្ហាញព័ត៌មាននៅក្នុង របាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការបង្ហាញព័ត៌មានមិនគ្រប់គ្រាន់យើងខ្ញុំត្រូវធ្វើការកែប្រែនៅក្នុងមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានរបស់យើងខ្ញុំ ផ្អែកទៅលើភស្តុតាងសវនកម្ម ដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនកររបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬ លក្ខខណ្ឌនាពេលអនាគត អាចបណ្តាលឱ្យធនាគារបញ្ឈប់ការបន្ត និរន្តរភាពអាជីវកម្ម។
- វាយតម្លៃការបង្ហាញជាទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាង និងថាតើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលពាក់ព័ន្ធ ដើម្បីសម្រេចបាននូវការបង្ហាញដែលត្រឹមត្រូវ។

យើងខ្ញុំវាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ច ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ វិសាលភាព និងពេលវេលានៃការធ្វើសវនកម្ម និងការរកឃើញសំខាន់ៗពីសវនកម្ម រួមទាំងកង្វះខាតសំខាន់ៗ នៃការគ្រួតពិនិត្យផ្ទៃក្នុងដែលបានរកឃើញក្នុងពេលធ្វើសវនកម្មរបស់យើងខ្ញុំ។

បញ្ហាផ្សេងៗ

ការធ្វើសវនកម្មរបស់យើងខ្ញុំ គឺក្នុងគោលបំណងបង្ហាញពីទស្សនៈទៅលើមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងមូលនៅក្នុងរូបិយប័ណ្ណដំណើរការ គិតជា ដុល្លារអាមេរិក (សរសេរកាត់ថា “USD”)។ ការបំលែងរបាយការណ៍ហិរញ្ញវត្ថុពីដុល្លារអាមេរិកទៅជាខ្មែររៀលដោយប្រើអត្រាបិទ និងអត្រា មធ្យម នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងនៅបំណាច់ឆ្នាំរៀងគ្នា បានបង្ហាញឡើងក្នុងគោលបំណងវិភាគបន្ថែម ហើយមិនមែនជាផ្នែកសំខាន់នៃ មូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មនោះទេ។ ការបំលែងនេះមិនត្រូវបានធ្វើសវនកម្មទៅតាមនីតិវិធីដែលបានអនុវត្តលើ របាយការណ៍ហិរញ្ញវត្ថុនោះទេ ហេតុដូច្នេះយើងខ្ញុំមិនបានបញ្ចេញទស្សនៈណាមួយទៅលើការបំលែងនេះឡើយ។



ក្រុមហ៊ុន ក្រូវ (ខេអេច) ឯ.ក

លោក Onn Kien Hoe
អភិបាល

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

| | កំណត់សម្គាល់ | ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|--|--------------|--------------------|--------------------|--------------------|--------------------|
| | | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| ទ្រព្យសកម្ម | | | | | |
| សាច់ប្រាក់ក្នុងដៃ | ៥ | ៧៣.០៥៩.០៥៣ | ៨៥.៥២៣.៣៧៣ | ២៩៧.៦៤២.៥៨២ | ៣៤៥.៩៤២.០៤៤ |
| ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅគ្រឹះស្ថានហិរញ្ញវត្ថុនានា | ៦ | ១៨.៥០៧.០៣១ | ២៤.០៥១.១៧០ | ៧៥.៣៩៧.៦៤៤ | ៩៧.២៨៦.៩៨៣ |
| ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា (“NBC”) | ៧ | ១.៨១៤.១៦៤ | ១.២៩៦.៩៣៩ | ៧.៣៩០.៩២០ | ៥.២៤៦.១១៤ |
| ឥណទាន និងបុរេប្រទាន | ៨ | ៧៣.៨៦៣.៣៣៥ | ៥៨.៤៣១.៥៥២ | ៣០០.៩១៩.២២៧ | ២៣៧.៩៧៣.៦២៨ |
| ការវិនិយោគ | ៩ | ១.៨២៥.៥៨៤ | ១.៨២៥.៥៨៤ | ៧.៤៣៧.៤៤៦ | ៧.៣៨៤.៥០៣ |
| ទ្រព្យសកម្មផ្សេងៗ | ១០ | ៣.២២៣.២០០ | ៣.៩០៨.៥៤០ | ១៣.១៣១.៣១៧ | ១៥.៤១០.០៤៤ |
| ប្រាក់បញ្ញើតាមច្បាប់នៅធនាគារជាតិនៃកម្ពុជា | ១១ | ១៩.៣០៤.២១០ | ១៩.២៧៨.១២២ | ៧៨.៦៤៥.៣៥១ | ៧៧.៩៨០.០០៣ |
| ទ្រព្យសកម្មអរូបី | ១២ | - | ៣៩.០៧២ | - | ១៥៤.០៤៦ |
| សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម | ១៣ | ៤៦០.៣១៤ | ៩០៤.២៦៥ | ១.៨៧៥.៣៣៦ | ៣.៦៥៧.៧៥២ |
| បរិក្ខារ | ១៤ | ២.៧៦១.៧៣៧ | ៩៧២.៤១៩ | ១១.២៥១.៣១៧ | ៣.៩៣៣.៤៣៥ |
| ទ្រព្យសកម្មសរុប | | ១៩៤.៨១៤.៦៤០ | ១៩៦.៦៣១.០៤០ | ៧៩៣.៦៩១.១៤០ | ៧៩៥.៣៧២.៥៥៦ |
| បំណុល | | | | | |
| ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុ | ១៥ | ១០៤.២៦៦.២៦៩ | ៩៥.៦៧៧.៨៥១ | ៤២៤.៧៨០.៧៨០ | ៣៨៧.០១៦.៩០៧ |
| បំណុលផ្សេងៗ | ១៦ | ៣.៨៤៤.៧៧២ | ១២.០២៥.៣៧១ | ១៥.៦៦៣.៦០១ | ៤៤.៦៤២.៦២៦ |
| បំណុលកតិសន្យា | ១៧ | ៥២២.០៩៤ | ៩៩០.០៩៧ | ២.១២៧.០២៧ | ៤.០០៤.៩៤២ |
| ពន្ធលើប្រាក់ចំណូលត្រូវទូទាត់ | ២៥(ក) | ៤.០៩៣ | ៧៤៤.៧២៤ | ៣២.៩៧១ | ៣.១៧៤.២០៩ |
| បំណុលពន្ធត្រូវទូទាត់លើប្រាក់ចំណូល | ២៥(ខ) | ១៥៩.៨៨៧ | ១៥៩.៨៨៧ | ៦៥១.៣៨០ | ៦៤៦.៧៤៣ |
| បំណុលសរុប | | ១០៨.៨០១.១១៩ | ១០៩.៦៣៧.៩៣០ | ៤៤៣.២៥៥.៧៥៩ | ៤៤៣.៤៨៥.៤២៧ |
| មូលធន | | | | | |
| ដើមទុន | ១៨ | ៧៥.០០០.០០០ | ៧៥.០០០.០០០ | ៣០០.០០០.០០០ | ៣០០.០០០.០០០ |
| ប្រាក់ចំណេញរក្សាទុក | ១៩ | ១០.៦៨៩.០៥០ | ១១.៥៦៩.១៦៩ | ៤៣.៤៩១.១៥៤ | ៤៧.០៧៦.៧៥៤ |
| ទុនបម្រុងតាមបទប្បញ្ញត្តិ | | ៣២៤.៤៧១ | ៤២៣.៩៤១ | ១.៣៤០.៧៣៤ | ១.៧២៩.៦៨៣ |
| ទុនបម្រុងសម្រាប់ការប្តូររូបិយប័ណ្ណ | | - | - | ៥.៦០៣.៤៨៩ | ៣.០៨០.៦៨៤ |
| មូលធនសរុប | | ៨៦.០១៣.៥២១ | ៨៦.៩៩៣.១១០ | ៣៥០.៤៣៥.៣៨១ | ៣៥១.៨៨៧.១២៩ |
| បំណុល និងមូលធនសរុប | | ១៩៤.៨១៤.៦៤០ | ១៩៦.៦៣១.០៤០ | ៧៩៣.៦៩១.១៤០ | ៧៩៥.៣៧២.៥៥៦ |

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

| | កំណត់សម្គាល់ | ២០២១ | ២០២០ | ២០២១ | ២០២០ |
|---|--------------|------------------|------------------|--------------------|------------------|
| | | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| ចំណូលពីការប្រាក់ | ២០ | ៦.៤៦៦.០៧១ | ៥.៩៥៣.១០១ | ២៦.៣៤២.៧៧៣ | ២៤.០៤០.២៩៤ |
| ចំណាយលើការប្រាក់ | | (៤.០៦១.៤០៦) | (៣.៣៥៦.៣៧៤) | (១៦.៥៤៦.១៦៤) | (១៣.៥៧៦.៥៣៣) |
| ចំណូលសុទ្ធ | | ២.៤០៤.៦៦៥ | ២.៥៩៦.៧២៧ | ៩.៧៩៦.៦០៩ | ១០.៤៦៣.៧៦១ |
| ចំណូលមិនមែនការប្រាក់ | | ២.៣៥៣.៩៥៤ | ៤.៩២៣.៧១៤ | ៩.៥៩០.០០៩ | ១៩.៩១៦.៤៣៩ |
| ចំណាយបុគ្គលិក | ២១ | (២.៩៤៩.៧០៦) | (២.៧១៤.៩៩៤) | (១២.០១៧.១០២) | (១០.៩៨២.១៥១) |
| ចំណាយរំលស់ | ២២ | (៧១៦.៤០៤) | (៤៩២.៦៧៣) | (២.៩១៤.៦២៩) | (៣.៦១០.៤៦២) |
| ចំណាយរដ្ឋបាល និងចំណាយទូទៅ | ២៣ | (១.៤៩៩.៣២៦) | (១.៦៩០.២០៩) | (៧.៧៣៧.៤៥៥) | (៦.៤៣៦.៤៩៥) |
| (ខាត)/ចំណេញប្រតិបត្តិការមុនការខាតបង់លើឱនភាព | | (៤០៦.៧៦១) | ២.២២២.៥៦៩ | (៣.២៧២.៥៧២) | ៤.៩៩០.២៩២ |
| សំវិធានធនសម្រាប់ការខាតបង់ឥណទានដែលរំពឹងទុក (“ECL”) | ២៤ | (១៣៥.៧៥២) | (៤២៣.៥៧៤) | (៥៥៣.០៥៤) | (៣.៣៣១.៣៥៧) |
| (ខាត)/ចំណេញមុនដកពន្ធ | | (៥៤២.៥១៣) | ១.៨០៨.៩៩៥ | (៣.៨២៥.៦២៦) | ១.៦៥៨.៩៣៥ |
| ចំណាយពន្ធលើប្រាក់ចំណូល | ២៥(ក) | (៣៣.០២០) | (៤៤៩.៣៤២) | (១៣៤.៥២៣) | (៣.៥៩៧.៣៤៤) |
| (ខាត)/ចំណេញក្រោយដកពន្ធ | | (៥៧៥.៥៣៣) | ១.៣៥៩.៦៥៣ | (៣.៩៦០.១៤៩) | ១.០៦១.៥៩១ |
| លទ្ធផលលម្អិតផ្សេងៗ | | - | - | - | - |
| (ចំណាយ)/ចំណូលផ្សេងៗសរុបសម្រាប់ឆ្នាំហិរញ្ញវត្ថុ | | (៥៧៥.៥៣៣) | ១.៣៥៩.៦៥៣ | (៣.៩៦០.១៤៩) | ១.០៦១.៥៩១ |

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

| | ដើមទុន ដើមទុន | ទុនបម្រុង តាមបទប្បញ្ញត្តិ | ប្រាក់ចំណេញ រក្សាទុក | សរុប |
|--|-------------------|------------------------------|-------------------------|-------------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | ដុល្លារអាមេរិច | ដុល្លារអាមេរិច |
| សមតុល្យនៅថ្ងៃទី១.១.២០២០ | ៧៥.០០០.០០០ | ៤៩៤.៧២២ | ១០.៩៨៨.៧៣៥ | ៨៦.៤៨៣.៤៥៧ |
| ចំណូលផ្សេងៗសរុបសម្រាប់ឆ្នាំហិរញ្ញវត្ថុ | - | - | ៥០៩.៦៥៣ | ៥០៩.៦៥៣ |
| ផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ | - | (៧០.៧៨១) | ៧០.៧៨១ | - |
| សមតុល្យថ្ងៃទី៣១.១២.២០២០/១.១.២០២១ | ៧៥.០០០.០០០ | ៤២៣.៩៤១ | ១១.៥៦៩.១៦៩ | ៨៦.៩៩៣.១១០ |
| ចំណាយលម្អិតសរុបសម្រាប់ឆ្នាំហិរញ្ញវត្ថុ | - | - | (៩៧៥.៥៨៩) | (៩៧៥.៥៨៩) |
| ផ្ទេរ | - | (៩៥.៤៧០) | ៩៥.៤៧០ | - |
| សមតុល្យថ្ងៃទី ៣១.១២.២០២១ | ៧៥.០០០.០០០ | ៣២៨.៤៧១ | ១០.៦៨៩.០៥០ | ៨៦.០១៧.៥២១ |

| | ដើមទុន ដើមទុន | ទុនបម្រុង តាមបទប្បញ្ញត្តិ | ប្រាក់ចំណេញ រក្សាទុក | ទុនបម្រុងសម្រាប់ ការប្តូររូបិយប័ណ្ណ | សរុប |
|--|--------------------|------------------------------|-------------------------|--|--------------------|
| | រៀល'០០០ | រៀល'០០០ | រៀល'០០០ | រៀល'០០០ | រៀល'០០០ |
| សមតុល្យនៅថ្ងៃទី ១.១.២០២០ | ៣០០.០០០.០០០ | ២.០១៥.៩៩២ | ៤៤.៧២៤.៩០២ | ៥.៦៧៥.១៩៤ | ៣៥២.៤១៦.០៨៨ |
| ចំណូលផ្សេងៗសរុបសម្រាប់ឆ្នាំហិរញ្ញវត្ថុ | - | - | ២.០៦១.៥៤៧ | - | ២.០៦១.៥៤៧ |
| ផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ | - | (២៨៦.៣០៩) | ២៨៦.៣០៩ | - | - |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | - | - | - | (២.៥៩៤.៥០៦) | (២.៥៩៤.៥០៦) |
| សមតុល្យថ្ងៃទី ៣១.១២.២០២០/១.១.២០២១ | ៣០០.០០០.០០០ | ១.៧២៩.៦៨៣ | ៤៧.០៧២.៧៥៨ | ៣.០៨០.៦៨៨ | ៣៥១.៨៨៣.១២៩ |
| ចំណាយលម្អិតសរុបសម្រាប់ឆ្នាំហិរញ្ញវត្ថុ | - | - | (៣.៩៧៤.៥៤៩) | - | (៣.៩៧៤.៥៤៩) |
| ផ្ទេរ | - | (៣៨៤.៩៤៥) | ៣៨៤.៩៤៥ | - | - |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | - | - | - | ២.៥២២.៤០១ | ២.៥២២.៤០១ |
| សមតុល្យថ្ងៃទី ៣១.១២.២០២១ | ៣០០.០០០.០០០ | ១១.៣៤០.៧៣៨ | ៤៣.៤៩១.១៥៤ | ៥.៦០៣.០៨៩ | ៣៦០.៤៣៥.៣៨១ |

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

| | កំណត់ សម្គាល់ | ២០២១ | ២០២០ | ២០២១ | ២០២០ |
|--|------------------|---------------------|------------------|---------------------|-------------------|
| | | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| លំហូរសាច់ប្រាក់ពី/(សម្រាប់) សកម្មភាពប្រតិបត្តិការ | | | | | |
| (ខាត)/ចំណេញមុនដកពន្ធ | | (៩៤២.៥៦៩) | ១.៣៩៤.៩៩៥ | (៣.៤៤០.០២៦) | ៥.៦៥៤.៩៣៥ |
| និយ័តភាព៖ | | | | | |
| ចំណេញពីការលក់បរិក្ខារ | | - | (២៥៤) | - | (១.០៤៤) |
| សំរិទ្ធិធនសម្រាប់ ECL | ២៤ | (១៣៥.៧៥២) | (៤២៣.៥៧៤) | (៥៥៣.០៥៤) | (៣.៣៣១.៣៥៧) |
| ចំណាយរំលស់ | ២២ | ៧១៦.៤០៤ | ៤៩២.៦៧៣ | ២.៩១៤.៦២៩ | ៣.១១០.៤៦២ |
| ភាគលាភលើមូលបត្រមូលធន | | (១៩.៤៣០) | (២៩.២៧៤) | (៧៩.១៥៤) | (១១៤.៤៣០) |
| ចំណាយលើការប្រាក់ | | ៤.០៦១.៤០៦ | ៣.៣៥៦.៣៧៤ | ១៦.៥៤៦.១៦៤ | ១៣.៥៧៦.៥៣៣ |
| សិទ្ធិប្រើប្រាស់ទ្រព្យសកម្មដែលបានវាស់វែងជាថ្មីក្នុងឆ្នាំ | | ២៤៧ | ៩០.៦៤៤ | ១.០០៦ | ៣៦៦.៤១៧ |
| បំណុលភតិសន្យាលើទទួលស្គាល់ក្នុងឆ្នាំ | | - | (៩៤.៩៤៥) | - | (៤០០.២៣៣) |
| ចំណេញប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល | | ៣.៦៤០.៣០៦ | ៤.៧៤៦.៦៧១ | ១៤.៩៩៣.៥៦៥ | ១៩.៣៦២.០៨៣ |
| បម្រែបម្រួលទុនបង្វិល៖ | | | | | |
| - ឥណទាន និងបុរេប្រទាន | | (១៤.៤៩៦.០៣១) | ៧០៦.៣៦៩ | (៦០.៦៤៦.៤៣០) | ២.៤៥៧.២៦៣ |
| - ទ្រព្យសកម្មផ្សេងៗ | | ៦៤៥.៣៤០ | ១.២៦៧.៥៧៦ | ២.៧៩២.០៧៥ | ៥.១២៧.៣៤៥ |
| - ប្រាក់បញ្ញើតាមច្បាប់នៅធនាគារជាតិនៃកម្ពុជា | | (២៦.០៤៤) | (១៤២) | (១០៦.២៤៤) | (៧៣៦) |
| - ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុ | | ៤.៥៤៤.៤១៤ | (៣.២៦៥.៣៤៣) | ៣៤.៩៤៩.២១៥ | (១៣.២០៤.៣១២) |
| - បំណុលផ្សេងៗ | | (៤.៩៦៦.២០៩) | ៦.៤៥៥.៣៣៥ | (២០.២៣២.៣៣៥) | ២៦.១១១.៤៣០ |
| លំហូរសាច់ប្រាក់ (សម្រាប់)/ពីប្រតិបត្តិការ | | (៦.៩៣៤.២៦៤) | ៩.៩៥០.៤២៦ | (២៤.២៥០.១៩៤) | ៤០.២៤៩.៤៧៣ |
| ការប្រាក់បានបង់ | | (៧.២៧៥.៧៩៦) | (២.៥៤៦.៦៧៩) | (២៩.៦៤១.៥៩៣) | (១០.៣០១.៣១៧) |
| ពន្ធលើប្រាក់ចំណូលបានបង់ | | (៤០៩.៦៥១) | (៦២៦.៩៣៦) | (៣.២៩៤.៥១៤) | (២.៥៣៥.៩៥៦) |
| សាច់ប្រាក់សន្ទូ (សម្រាប់)/ពីសកម្មភាពប្រតិបត្តិការ | | (១៥.០១៩.៧១១) | ៦.៧៧៦.៨១១ | (៦១.១៩០.២០១) | ២៧.៤១២.២០០ |

| កំណត់ សម្គាល់ | ២០២១ | ២០២០ | ២០២១ | ២០២០ |
|--|----------------|-------------------|--------------------|--------------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| លំហូរសាច់ប្រាក់ពី/(សម្រាប់) សកម្មភាពវិនិយោគ | | | | |
| ការទិញបរិក្ខារ | ១៤ | (២.០២២.៤៥៦) | (២២៩.៣៥៤) | (៨២៧.៧៥៣) |
| សាច់ប្រាក់បានពីការលក់បរិក្ខារ | | ៥៥០ | ៣៥៦ | ១.៤៤០ |
| ភាគលាភបានទទួល | | ១៩.៤៣០ | ២៩.២៧៤ | ១១៤.៤៣០ |
| ការដក/(តម្កល់) ប្រាក់បញ្ញើមានកាលកំណត់ | | ៤.៩៥៦.៩៦១ | (៧៤២.៧៥១) | (៣.១៦៦.២២៤) |
| សាច់ប្រាក់សុទ្ធពី/(សម្រាប់) សកម្មភាពវិនិយោគ | | ២.៩៤៤.៤៨៥ | (៩៤២.៤៧៥) | (៣.៩៧៤.១១១) |
| លំហូរសាច់ប្រាក់សម្រាប់ សកម្មភាពហិរញ្ញប្បទាន | | | | |
| ការទូទាត់បំណុលភតិសន្យា | ១៧ | (៤៦៧.៩៩៩) | (៥៣៦.៥០០) | (២.១៧០.១៤៣) |
| សាច់ប្រាក់សុទ្ធសម្រាប់សកម្មភាពវិនិយោគ | | (៤៦៧.៩៩៩) | (៥៣៦.៥០០) | (២.១៧០.១៤៣) |
| ការ(ចេញចុះ)/កើនឡើងសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ | | (១២.៥៣៣.២២៥) | ៥.២៥៧.៤៣៦ | (៥១.០៦០.៣៦១) |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមឆ្នាំហិរញ្ញវត្ថុ | | ១០៥.៤៩៧.៥៣៥ | ១០០.២៣៩.៦៩៩ | ៤០៤.៤៧៦.៧៧៤ |
| ផលប៉ះពាល់នៃការប្តូររូបិយវត្ថុ | | - | - | (៣.០៥៩.៤៣១) |
| សាច់ប្រាក់សុទ្ធ (សម្រាប់)/ពីសកម្មភាពប្រតិបត្តិការ | ២៧ | ៩២.៩៦៤.៣១០ | ១០៥.៤៩៧.៥៣៥ | ៤២៦.៣៥៧.៥២៩ |

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

១. ព័ត៌មានទូទៅ

ធនាគារ កម្ពុជា អាស៊ី (ហៅកាត់ថា “ធនាគារ”) គឺជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលអាជ្ញាប័ណ្ណសេវាធនាគារពីធនាគារជាតិនៃកម្ពុជា (ហៅកាត់ថា “NBC”) នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៩២។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ធនាគារបានបំពេញលក្ខខណ្ឌដើមទុនអប្បបរមាចំនួន ៧៥ លានដុល្លារអាមេរិក ពីដើមទុន ៣៦.៥ លានដុល្លារអាមេរិក ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា។ នៅថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០០៦ ធនាគារបានទទួលអាជ្ញាប័ណ្ណសេវាធនាគារអចិន្ត្រៃយ៍លេខ ១០ ពីធនាគារជាតិនៃកម្ពុជា។

| | | |
|------------------------|---|---|
| ការិយាល័យចុះបញ្ជី | ៖ | ការិយាល័យលេខ ៧៥សេ ០៣ មហាវិថីព្រះសីហនុ សង្កាត់វាលវែង ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ |
| ទីតាំងចម្បងនៃអាជីវកម្ម | ៖ | ការិយាល័យលេខ ៣៣៣ មហាវិថីព្រះសីហនុសង្កាត់វាលវែង ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ |
| ទូរសព្ទ | ៖ | +៨៥៥ ២៣ ៩៨០ ០០០ / +៨៥៥ ២៣ ៩៨០ ០០១ |
| ទូរសារលេខ | ៖ | +៨៥៥ ២៣ ៩៨០ ០០៨ |
| មជ្ឈមណ្ឌលប័ណ្ណ | ៖ | +៨៥៥ ១៧ ៥០០ ៣០៣ / +៨៥៥ ៩៦ ៧៩៧ ៩១៩៩ |
| លេខកូដ SWIFT | ៖ | CABCKHPP |
| អ៊ីមែល | ៖ | info@cab.com.kh |
| វេបសាយ | ៖ | https://www.cab.com.kh |

របាយការណ៍ហិរញ្ញវត្ថុនេះ គឺត្រូវបានអនុញ្ញាតឱ្យចេញផ្សាយដោយអភិបាលនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

២. សកម្មភាពចម្បងៗ

សកម្មភាពចម្បងរបស់ធនាគាររួមមាន ការធ្វើប្រតិបត្តិការនៃអាជីវកម្មសេវាធនាគារស្នូល និងការផ្តល់សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ មិនមានការប្រែប្រួល ទៅលើសកម្មភាពចម្បងរបស់ធនាគារនោះទេ នៅក្នុងកំឡុងការិយបរិច្ឆេទនេះ។

៣. មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងតាមសន្មតិកម្មថ្លៃដើមប្រវត្តិសាស្ត្រ ហើយត្រូវបានកែតម្រូវ ដើម្បីបញ្ចូលមូលដ្ឋានគ្រឹះផ្សេងៗនៃការវាយតម្លៃដូចដែលបានបង្ហាញនៅក្នុងផ្នែកដទៃទៀត នៅក្រោមគោលនយោបាយគណនេយ្យសំខាន់ៗ និងអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។

(ក) ស្តង់ដារ និងការបកស្រាយដែលមានប្រសិទ្ធភាពសម្រាប់ការិយបរិច្ឆេទបច្ចុប្បន្ន

នៅក្នុងអំឡុងពេលនៃឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន ធនាគារបានអនុម័តយកស្តង់ដារ និងការបកស្រាយនៃយុទ្ធសាស្ត្រខាងក្រោម៖

CIFRSs និង/ឬការបកស្រាយ IC (រួមទាំងវិសោធនកម្មដែលមានឥទ្ធិពល)

ការធ្វើវិសោធនកម្មទៅលើ CIFRS ១៦៖ សម្បទានជួលពាក់ព័ន្ធនឹងជំងឺកូវីដ ១៩

ការធ្វើវិសោធនកម្មទៅលើ CIFRS ៩, CIAS ៣៩, CIFRS ៧, CIFRS ៤ និង CIFRS ១៦៖ កំណែទម្រង់ទៅលើគោលការណ៍អត្រាការប្រាក់ - ដំណាក់កាលទី ២

ការអនុម័តស្តង់ដារគណនេយ្យខាងលើ និង/ឬការបកស្រាយ (រួមទាំងការធ្វើវិសោធនកម្ម ដែលមានលទ្ធផលប្រសិនបើមាន) ត្រូវបានរំពឹងថា នឹងមិនមានផលប៉ះពាល់ជាសារវ័ន្តទៅលើ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារឡើយ។

(ខ) ស្តង់ដារគណនេយ្យថ្មីសម្រាប់ការអនុវត្តនៅពេលអនាគត

ធនាគារមិនបានអនុវត្តជាមុននូវស្តង់ដារគណនេយ្យបន្តបន្ទាប់ នឹង/ឬការបកស្រាយ (រួម បញ្ចូលទាំងលទ្ធផលពីការធ្វើវិសោធនកម្ម ប្រសិនបើមាន) ដែលត្រូវបានចេញដោយក្រុម ប្រឹក្សាភិបាលស្តង់ដារគណនេយ្យជាតិ (ហៅកាត់ថា “NAC”) ប៉ុន្តែនៅមិនទាន់មានប្រសិទ្ធភាពក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ននៅឡើយ៖

ការអនុម័តស្តង់ដារគណនេយ្យខាងលើ និង/ឬការបកស្រាយ (រួមទាំងការធ្វើវិសោធនកម្ម ដែលមានលទ្ធផលប្រសិនបើមាន) ត្រូវបានរំពឹងថា នឹងមិនមានផលប៉ះពាល់ជាសារវ័ន្តទៅលើ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនៅពេលអនុវត្តជាលើកដំបូងឡើយ។

CIFRS ១៧ កិច្ចសន្យាធានារ៉ាប់រង

កាលបរិច្ឆេទមានប្រសិទ្ធភាព

ការធ្វើវិសោធនកម្មទៅលើ CIFRS ៣៖ យោងតាមក្របខ័ណ្ឌទស្សនាទាន

ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣

ការធ្វើវិសោធនកម្មទៅលើ CIFRS ១០ និង CIAS ២៨៖ ការលក់ ឬការធ្វើវិភាគទាននៃទ្រព្យសកម្មរវាងអ្នកវិនិយោគ និងញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន

ថ្ងៃទី១ ខែមករា ឆ្នាំ២០២២

ការធ្វើវិសោធនកម្មទៅលើ CIFRS ១៧ កិច្ចសន្យាធានារ៉ាប់រង

បានពន្យារ

ការធ្វើវិសោធនកម្មទៅលើ CIFRS ១៧៖ ការអនុវត្តជាលើកដំបូងនៃ CIFRS ១៧ និង CIFRS ៩ - ព័ត៌មានប្រៀបធៀប

ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣

ការធ្វើវិសោធនកម្មទៅលើ CIAS ១៖ ចំណាត់ថ្នាក់បំណុលជារយៈពេលខ្លី ឬវែង

ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣

ការធ្វើវិសោធនកម្មទៅលើ CIAS ១៖ ការបង្ហាញអំពីគោលនយោបាយគណនេយ្យ

ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣

ការធ្វើវិសោធនកម្មទៅលើ CIAS ៨៖ និយមន័យនៃការប៉ាន់ស្មានគណនេយ្យ

ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣

ការធ្វើវិសោធនកម្មទៅលើ CIAS ១២៖ ពន្ធពន្យារពាក់ព័ន្ធនឹងទ្រព្យសកម្ម និងទ្រព្យអកម្មកើតចេញពីប្រតិបត្តិការទោល

ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣

ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣

ការធ្វើវិសោធនកម្មទៅលើ CIAS ១៦៖ ទ្រព្យសម្បត្តិ អគារ និងបរិក្ខារ - ប្រាក់កម្រៃទទួលបានមុនពេលការដាក់ប្រើប្រាស់

ថ្ងៃទី១ ខែមករា ឆ្នាំ២០២២

ការធ្វើវិសោធនកម្មទៅលើ CIAS ៣៧៖ កិច្ចសន្យាខាតបង់ - ថ្លៃដើមនៃការបំពេញកិច្ចសន្យា

ថ្ងៃទី១ ខែមករា ឆ្នាំ២០២២

ការកែតម្រូវប្រចាំឆ្នាំទៅលើស្តង់ដារ CIFRS ឆ្នាំ២០១៨ - ២០២០

ថ្ងៃទី១ ខែមករា ឆ្នាំ២០២២

ការអនុម័តស្តង់ដារគណនេយ្យខាងលើ និង/ឬការបកស្រាយ (រួមទាំងការធ្វើវិសោធនកម្ម ដែលមានលទ្ធផលប្រសិនបើមាន) ត្រូវបានរំពឹងថា នឹងមិនមានផលប៉ះពាល់ជាសារវ័ន្តទៅលើ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនៅពេលអនុវត្តជាលើកដំបូងឡើយ។

៤. គោលនយោបាយគណនេយ្យសំខាន់ៗ

៤.១ ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ

ប្រភពសំខាន់ៗនៃការប៉ាន់ស្មានភាពមិនប្រាកដ

គណៈគ្រប់គ្រងជឿជាក់ថា គ្មានការសន្មតសំខាន់ៗណាមួយដែលបានអនុវត្តទាក់ទងនឹងក្តីបារម្ភទៅអនាគត និង ប្រភពគន្លឹះផ្សេងទៀតនៃ ភាពមិនច្បាស់លាស់នៃការប៉ាន់ស្មាននៅកាលបរិច្ឆេទនៃការរាយ ការណ៍ ដែលមានហានិភ័យគួរឱ្យកត់សម្គាល់ក្នុងការបង្កឱ្យមានការកែ សំរួលទៅនឹងតម្លៃយោង នៃទ្រព្យសកម្ម និងទ្រព្យអកម្មក្នុងកំឡុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ក្រៅពីការបង្ហាញខាងក្រោម៖

(ក) ឱនភាពនៃឥណទាន និងបុរេប្រទាន

សំវិធានធនបាត់បង់ សម្រាប់ឥណទានដល់អតិថិជន គឺត្រូវបានផ្អែកលើការសន្មតអំពីហានិភ័យនៃការខកខានសង និងអត្រា បាត់បង់ដែលរំពឹងទុក។ ធនាគារប្រើប្រាស់ការវិនិច្ឆ័យក្នុងការធ្វើការសន្មតទាំងនេះ និងជ្រើសរើសធាតុចូលសមស្របទៅនឹង ការគណនាឱនភាពតម្លៃ ដោយផ្អែកលើ និន្នាការទូទាត់កន្លងមក លក្ខខណ្ឌទីផ្សារដែលមានស្រាប់ ក៏ដូចជាការ ប៉ាន់ស្មានទុក សម្រាប់ពេលអនាគត នៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍នីមួយៗ។

(ខ) ពន្ធលើប្រាក់ចំណូល

មានប្រតិបត្តិការ និងការគណនាជាក់លាក់ដែលការកំណត់ពន្ធចុងក្រោយអាចខុសគ្នាពីការប៉ាន់ស្មានដំបូង។ ធនាគារ ទទួលស្គាល់បំណុលពន្ធផ្អែកលើចំណេះដឹងរបស់ខ្លួនអំពីច្បាប់ពន្ធ និងការប៉ាន់ប្រមាណថាតើពន្ធនេះកើតមាន នៅក្នុង ដំណើរការធម្មតារបស់អាជីវកម្មឬទេ។ បើនៅចុងគ្រា លទ្ធផលចុងក្រោយនៃធាតុទាំងនេះខុសគ្នាពីចំនួនទឹកប្រាក់ដែលត្រូវ បានទទួលស្គាល់ដំបូងនោះភាពខុសគ្នានេះនឹងជះឥទ្ធិពលដល់ចំណាយពន្ធលើប្រាក់ចំណូល និង សមតុល្យពន្ធពន្យារនៅក្នុងរយៈពេលនៃការធ្វើការកំណត់ពន្ធនេះ។

គោលការណ៍គណនេយ្យចម្បង ដែលត្រូវបានអនុម័តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គឺត្រូវបានកំណត់ដូចខាងក្រោម។ គោលនយោបាយគណនេយ្យទាំងនេះ ត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពដោយធនាគារនៅក្នុងឆ្នាំ។

ការវិនិច្ឆ័យសំខាន់ៗដែលបានធ្វើឡើងនៅក្នុងការអនុវត្តគោលនយោបាយគណនេយ្យ

គណៈ គ្រប់គ្រងជឿជាក់ថា មិនមានករណីណាមួយនៃការអនុវត្តការវិនិច្ឆ័យសំខាន់ៗនៅក្នុងការអនុវត្ត គោលនយោបាយគណនេយ្យរបស់ ធនាគារ ដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើចំនួនទឹកប្រាក់ ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឡើយ។

៤.២ រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណបរទេស

(ក) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ការបង្ហាញ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ គឺត្រូវបានបង្ហាញនៅក្នុងរូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចបឋម ដែលធនាគារធ្វើ ប្រតិបត្តិការដែលជា រូបិយប័ណ្ណមុខងារ។

របាយការណ៍ហិរញ្ញវត្ថុ គឺត្រូវបានបង្ហាញជាដុល្លារអាមេរិក (“ដុល្លារអាមេរិក”) ដែលជា រូបិយប័ណ្ណមុខងារ និងជា រូបិយប័ណ្ណ សម្រាប់ការបង្ហាញរបស់ធនាគារ។

ដើម្បីជាគោលបំណងតាមបទប្បញ្ញត្តិតែមួយគត់ នៃការអនុលោមតាមប្រកាសលេខ ធ៧-០៧-១១៤ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០០៧ របស់ធនាគារជាតិនៃកម្ពុជា

ការប្រែសម្រួលទៅជាប្រាក់រៀល (“KHR”) គឺត្រូវបានផ្តល់ជូនសម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនៅចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការដែលចេញដោយធនាគារជាតិនៃកម្ពុជានៅកាលបរិច្ឆេទនៃរបាយការណ៍។ ចំនួនទឹកប្រាក់ដែលបានប្រែសម្រួលនេះគឺមិនបានធ្វើសវនកម្មនោះទេ ហើយមិនគួរបកស្រាយជាទឹកប្រាក់តំណាងឱ្យចំនួនទឹកប្រាក់ជាដុល្លារអាមេរិកដែលបានបង្ហាញ ឬត្រូវបានប្តូរទៅជាប្រាក់រៀលនៅក្នុងអត្រានោះ ឬអត្រាណាមួយផ្សេងទៀត។ ចំនួនទឹកប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះដែលបានបង្ហាញជាប្រាក់រៀល គឺជាការប្រែសម្រួលនៃទឹកប្រាក់ជាដុល្លារអាមេរិកនៅអត្រាដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុ គឺត្រូវបានបង្ហាញជាប្រាក់រៀលដោយផ្អែកលើអត្រាប្តូរប្រាក់ដែលអាចអនុវត្តបានក្នុង ១ ដុល្លារអាមេរិក ដូចខាងក្រោម៖

| | ២០២១ | ២០២០ |
|------------------------|-------|-------|
| អត្រាចុងការិយបរិច្ឆេទ | ៤.០៧៤ | ៤.០៤៥ |
| អត្រាមធ្យមសម្រាប់ឆ្នាំ | ៤.០៧៤ | ៤.០៤៥ |

ចំនួនទឹកប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្កត់សម្រាប់ប្រាក់ដុល្លារអាមេរិក និងខ្ពង់ពាន់សម្រាប់ប្រាក់រៀល។

(ខ) ប្រតិបត្តិការ និងសមតុល្យរូបិយប័ណ្ណបរទេស

ប្រតិបត្តិការជាប្រាក់រៀលផ្សេងៗក្រៅពីរូបិយប័ណ្ណមុខងាររបស់ធនាគារ (រូបិយប័ណ្ណបរទេស) គឺត្រូវបានកត់ត្រាជាប្រាក់រៀលមុខងារ តាមអត្រាប្តូរប្រាក់នាកាលបរិច្ឆេទនៃប្រតិបត្តិការនោះ។ នៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍នីមួយៗ ធាតុនៃរូបិយវត្ថុនាកាលបរិច្ឆេទរាយការណ៍ដែលជាប្រាក់រៀលបរទេស គឺត្រូវបានប្រែសម្រួលតាមអត្រាប្តូរប្រាក់ នៅចុងកាលបរិច្ឆេទរាយការណ៍នីមួយៗ។ ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងតាមតម្លៃសមស្របនៅក្នុងរូបិយប័ណ្ណបរទេស គឺត្រូវបានប្រែសម្រួលតាមអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃសមស្របត្រូវបានកំណត់។ ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងនៅក្នុងលក្ខខណ្ឌថ្លៃដើមប្រវត្តិសាស្ត្រជាប្រាក់រៀលបរទេស គឺមិនត្រូវបានប្រែសម្រួលម្តងទៀតទេ។

៤.៣ បរិក្ខារ

បរិក្ខារទាំងអស់ គឺត្រូវបានវាស់ដំបូងតាមតម្លៃដើម។ ថ្លៃដើម រួមមានចំណាយដែលត្រូវបាន ចំណាយដោយផ្ទាល់ទៅលើការទិញទ្រព្យសកម្ម និងថ្លៃដើមផ្សេងទៀតដែលចំណាយដោយផ្ទាល់ក្នុងការនាំទ្រព្យសកម្មនោះឱ្យដំណើរការ សម្រាប់គោលបំណងប្រើប្រាស់របស់ទ្រព្យសកម្មទាំងនោះ។

បន្ទាប់ពីការទទួលស្គាល់ដំបូង បរិក្ខារគឺត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់ឱនភាពនានា។ ចំណាយបន្តបន្ទាប់ផ្សេងៗ ត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យសកម្មនោះ ឬត្រូវបានកត់ត្រាជាទ្រព្យសកម្មដាច់ដោយឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដប្រជាថា ផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត នៃទ្រព្យនោះនឹងហូរចូលមកក្នុងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងប្រកបដោយភាពជឿជាក់តែប៉ុណ្ណោះ។ តម្លៃយោងផ្នែកនៃទ្រព្យដែលបានជំនួសត្រូវបានលែងទទួលស្គាល់។ ការចំណាយលើការជួសជុល និងថែទាំប្រចាំថ្ងៃរបស់បរិក្ខារ គឺត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតតាមការកើតឡើង។

រំលស់នៃបរិក្ខារ ដែលកត់ត្រាចូលទៅក្នុងរបាយការណ៍ចំណេញ ឬខាត គឺត្រូវបានគណនាដោយប្រើវិធីសាស្ត្ររំលស់ថេរ និងវិធីសាស្ត្ររំលស់ថយ ដើម្បីលុបចេញនូវថ្លៃដើមរបស់ទ្រព្យសកម្ម ផ្នែកលើអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យសកម្មនោះ។ ការរំលស់ទ្រព្យសកម្ម នឹងត្រូវបន្តធ្វើរហូតដល់ទ្រព្យនោះ បានរំលស់ពេញលេញ បើទោះបីជាយប់ប្រើប្រាស់ ឬបោះចោលក៏ដោយ។ អត្រាប្រាក់ដើមប្រចាំឆ្នាំដែលប្រើប្រាស់សម្រាប់គោលបំណងនេះ គឺ៖

| | |
|--|-------|
| បរិក្ខារកុំព្យូទ័រ និងបច្ចេកវិទ្យាព័ត៌មាន | ៥០% |
| បរិក្ខារការិយាល័យ គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ | ២៥% |
| ម៉ាស៊ីនអេធីអឹម | ១២.៥% |
| យានយន្ត | ២៥% |
| ការកែលម្អលើទ្រព្យជួល | ២៥% |
| ការងារកំពុងដំណើរការ | ០% |

តម្លៃសំណល់ អាយុកាលប្រើប្រាស់ និងវិធីសាស្ត្ររំលស់ ត្រូវបានពិនិត្យឡើងវិញ នៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍នីមួយៗ ដើម្បីធានាថា ចំនួនទឹកប្រាក់ វិធីសាស្ត្រ និងរយៈពេលរំលស់ គឺមានសង្គតិភាពទៅនឹងការប៉ាន់ស្មានពីមុន និងលំនាំនៃការប្រើប្រាស់ដែលរំពឹងទុកសម្រាប់ផលចំណេញសេដ្ឋកិច្ចនាពេលអនាគតដែលមាននៅក្នុងរយៈពេលនៃការប្រើប្រាស់បរិក្ខារ។

ចំណាយបន្តបន្ទាប់ផ្សេងៗ ត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យសកម្មនោះ ឬត្រូវបានកត់ត្រាជាទ្រព្យសកម្មដាច់ដោយឡែកតាមការសមស្រប តែនៅពេលដែលចំណាយនោះកើតឡើង និងនៅពេលដែលមានភាពប្រាកដប្រជាថា ផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត នៃទ្រព្យសកម្មនោះនឹងហូរចូលមកក្នុងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងប្រកបដោយភាពជឿជាក់តែប៉ុណ្ណោះ។ តម្លៃយោងផ្នែកនៃទ្រព្យដែលបានជំនួសត្រូវបានលែងទទួលស្គាល់។ ការចំណាយលើការជួសជុល និងថែទាំប្រចាំថ្ងៃរបស់បរិក្ខារ គឺត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតតាមការកើតឡើង។ ការចំណាយ ក៏រួមមានការប៉ាន់ប្រមាណដំបូងនៃការរុះរើ ការដកទ្រព្យចេញ និងការរៀបចំជួសជុលទីតាំងរបស់ធនាគារឡើងវិញ ដែលធនាគារមានកាតព្វកិច្ចទទួលស្គាល់ចំណាយនៅពេលដែលទ្រព្យសម្បត្តិនោះត្រូវបានទិញ ប្រសិនបើអាចអនុវត្តទៅបាន។

បរិក្ខារ គឺត្រូវបានលែងទទួលស្គាល់នៅពេលបោះចោល ឬនៅពេលដែលមិនមានផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតពីការប្រើប្រាស់ ឬការចោលនៃបរិក្ខារនោះ។ ការចំណេញ ឬខាតណាមួយដែលកើតឡើង ដោយសារការមិនទទួលស្គាល់ទ្រព្យសកម្មនេះ គឺត្រូវបានដាក់បញ្ចូលទៅក្នុងរបាយការណ៍ចំណេញ ឬនៅខាត។

៤.៤ ទ្រព្យសកម្មអរូបី

ទ្រព្យអរូបីតំណាងឱ្យការចំណាយដំបូងលើការទិញកម្មវិធីសូហ្វវែរកុំព្យូទ័រ។ បន្ទាប់ពីការទទួលស្គាល់ដំបូង ទ្រព្យសកម្មអរូបីគឺត្រូវបានបង្ហាញតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់ពី ឱនភាពនៃតម្លៃបង្គរណាមួយ។

ទ្រព្យអរូបី ត្រូវបានវាយតម្លៃថា មានអាយុកាលប្រើប្រាស់មានកំណត់ និងត្រូវបានរំលស់ក្នុងរយៈពេលនៃអាជ្ញាប័ណ្ណ ដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថយ។ ទ្រព្យអរូបី ក៏ត្រូវបានវាយតម្លៃសម្រាប់ឱនភាពផងដែរ នៅពេលណាដែលមានការចង្អុលបង្ហាញថា ទ្រព្យសកម្មទាំងនោះអាចនឹងមានឱនភាព។ រយៈពេល និងវិធីសាស្ត្ររំលស់ គឺត្រូវបានត្រួតពិនិត្យយ៉ាងតិចនៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍នីមួយៗ។

ទ្រព្យសកម្មអរូបី គឺត្រូវបានរំលស់ដូចខាងក្រោម៖

| | |
|----------------------------|-----|
| កម្មវិធីសូហ្វវែរកុំព្យូទ័រ | ៥០% |
| សេវាធនាគារស្នូល | ១០% |

៤.៥ ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ គឺត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ នៅពេលដែលធនាគារក្លាយជាភាគីនៃសំវិធានធនតាមកិច្ចសន្យានៃឧបករណ៍ទាំងនេះ។

ឧបករណ៍ហិរញ្ញវត្ថុ គឺត្រូវបានចាត់ថ្នាក់ជា ទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ ឬឧបករណ៍មូលធន ស្របតាមសមាសធាតុនៃកិច្ចសន្យា និងនិយមន័យនៅក្នុង CIAS ៣២។ ការប្រាក់ ភាគលាភ ប្រាក់ចំណេញ និងខាតពាក់ព័ន្ធនឹងឧបករណ៍ហិរញ្ញវត្ថុដែលបានចាត់ថ្នាក់ជាបំណុល គឺត្រូវបានរាយការណ៍ជាចំណាយឬចំណូល។ ការបែងចែកទៅកាន់ម្ចាស់ឧបករណ៍ហិរញ្ញវត្ថុ ដែលបានចាត់ថ្នាក់ជាមូលធន គឺត្រូវទូទាត់ដោយផ្ទាល់ទៅក្នុងមូលធន។

ឧបករណ៍ហិរញ្ញវត្ថុ គឺត្រូវបានកាត់កង នៅពេលដែលធនាគារមានសិទ្ធិអនុវត្តតាមច្បាប់ដើម្បីកាត់កង និងមានបំណងទូទាត់លើមូលដ្ឋានសុទ្ធ ឬដើម្បីដឹងពីទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

ឧបករណ៍ហិរញ្ញវត្ថុ គឺត្រូវបានទទួលស្គាល់ជាតម្លៃសមស្រប (ក្រៅពីគណនីត្រូវទទួលពីពាណិជ្ជកម្ម ដោយមិនមានសមាសធាតុហិរញ្ញប្បទានសំខាន់ ដែលត្រូវបានវាស់តាមតម្លៃប្រតិបត្តិការ ដូចបានកំណត់នៅក្នុង CIFRS១៥- ប្រាក់ចំណូលពីកិច្ចសន្យាជាមួយនឹងអតិថិជននៅពេលចាប់ផ្តើម)។ ថ្លៃដើមប្រតិបត្តិការដែលកំណត់ថាពាក់ព័ន្ធនឹងការទិញ ឬការចេញផ្សាយឧបករណ៍ហិរញ្ញវត្ថុ (ក្រៅពីឧបករណ៍ហិរញ្ញវត្ថុក្នុងតម្លៃសមស្រប តាមរយៈការចំណេញ) គឺត្រូវបានរួមបញ្ចូល/ដកចេញពីតម្លៃសមស្របនៅលើការទទួលស្គាល់ដំបូងតាមការសមស្រប។ ថ្លៃដើមប្រតិបត្តិការទៅលើឧបករណ៍ហិរញ្ញវត្ថុក្នុងតម្លៃសមស្របតាមរយៈការចំណេញ ឬខាត គឺត្រូវបានទទួលស្គាល់ភ្លាមៗ នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

ឧបករណ៍ហិរញ្ញវត្ថុ ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គឺត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗដែលពាក់ព័ន្ធនឹងឧបករណ៍នីមួយៗ។

(ក) ទ្រព្យសកម្មហិរញ្ញវត្ថុ

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ គឺត្រូវបានវាស់វែងពេញលេញជាបន្តបន្ទាប់ នៅក្នុងការចំណាយរំលស់ ឬ តម្លៃសមស្របតាមរយៈប្រាក់ចំណេញ ឬខាត ឬប្រាក់ចំណូលផ្សេងៗទៀតអាស្រ័យលើ ការចាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ឧបករណ៍បំណុល

(i) ថ្លៃដើមរំលស់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើឡើង សម្រាប់ការប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលលំហូរសាច់ប្រាក់ទាំងនោះតំណាងឱ្យតែការទូទាត់ប្រាក់ដើម និងការប្រាក់ប៉ុណ្ណោះ។ ចំណូលការប្រាក់ គឺត្រូវបានទទួលស្គាល់តាមរយៈការអនុវត្តអត្រាការប្រាក់ប្រសិទ្ធភាពទៅលើតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ នៅពេលដែលទ្រព្យសកម្ម បានក្លាយជាឱនភាពឥណទានជាបន្តបន្ទាប់ ចំណូលពីការប្រាក់ គឺត្រូវបានទទួលស្គាល់តាមរយៈការអនុវត្តអត្រាការប្រាក់ប្រសិទ្ធភាព ទៅលើថ្លៃដើមរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព គឺជាវិធីសាស្ត្រនៃការគណនាថ្លៃដើមរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ និងការបែងចែកចំណូលពីការប្រាក់នៅក្នុងរយៈពេលពាក់ព័ន្ធ។ អត្រាការប្រាក់ប្រសិទ្ធភាព គឺជាអត្រា ដែលធ្វើអប្បបរមាការទទួលសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក (រួមបញ្ចូលទាំងកម្រៃ និងពិន្ទុទាំងអស់ដែលបានទូទាត់ ឬបានទទួល ដែលបង្កើតបានជាផ្នែកដ៏សំខាន់មួយនៃអត្រាការប្រាក់ប្រសិទ្ធភាព ថ្លៃដើមប្រតិបត្តិការ និងបុព្វលាភ ឬអប្បបរមាផ្សេងៗ) ដោយមិនរួមបញ្ចូល ការខាតបង់ឥណទានដែលរំពឹងទុកតាមរយៈអាយុកាលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬរយៈពេលខ្លីជាងនេះ (តាមការសមស្រប)។

(ii) តម្លៃសមស្របតាមរយៈចំណូលលម្អិតផ្សេងៗ

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើឡើង សម្រាប់ការប្រមូលលំហូរសាច់ប្រាក់តាមកិច្ច សន្យា និងការលក់ទ្រព្យសកម្ម ហិរញ្ញវត្ថុ ដែលលំហូរសាច់ប្រាក់នៃទ្រព្យសកម្មនោះតំណាងឱ្យតែការទូទាត់ប្រាក់ដើម និងការប្រាក់ប៉ុណ្ណោះ។ ការប្រែប្រួលទៅលើតម្លៃយោង គឺត្រូវបានធ្វើឡើងតាមរយៈចំណូលលម្អិតផ្សេងៗ និងបូកបង្កនៅក្នុងទុនបម្រុង តម្លៃសមស្រប លើកលែងតែសម្រាប់ការទទួលស្គាល់ឱនភាព ចំណូលពីការប្រាក់ និងលម្អៀងពីការប្តូររូបិយប័ណ្ណ ដែលត្រូវបានទទួលស្គាល់ដោយផ្ទាល់ទៅក្នុងរបាយការណ៍ចំណេញ ឬខាត។ ចំណូលពីការប្រាក់ គឺត្រូវបាន គណនាដោយប្រើប្រាស់វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

(iii) តម្លៃសមស្របតាមរយៈការចំណេញ ឬខាត

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀតទាំងអស់ ដែលមិនបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ថ្លៃដើមរំលស់ ឬតម្លៃ សមស្របតាមរយៈចំណូលលម្អិតផ្សេងៗ គឺត្រូវបានវាស់វែងតាមតម្លៃសមស្របតាមរយៈការចំណេញ ឬខាត។

ធនាគារចាត់ថ្នាក់ឧបករណ៍បំណុលឡើងវិញ តែនៅពេលដែលគំរូអាជីវកម្មរបស់ធនាគារ សម្រាប់គ្រប់គ្រងទ្រព្យសកម្ម ទាំងនោះមានការប្រែប្រួលប៉ុណ្ណោះ។

ការវិនិយោគមូលធន

ការវិនិយោគមូលធនទាំងអស់ គឺត្រូវបានវាស់វែងជាបន្តបន្ទាប់តាមតម្លៃសមស្របជាមួយនឹងចំណេញ ឬខាតដែលបាន ទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែនៅពេលដែលធនាគារបានជ្រើសតាំងឱ្យបង្ហាញការផ្លាស់ប្តូរ ជាបន្តបន្ទាប់ ជាតម្លៃសមស្របនៅក្នុងចំណូលលម្អិតផ្សេងៗ និងបូកបង្កនៅក្នុងទុនបម្រុងតម្លៃសមស្របនៅពេលទទួលស្គាល់ ដំបូង។

ការកំណត់តម្លៃសមស្របតាមរយៈចំណូលលម្អិតផ្សេងៗ គឺមិនអនុញ្ញាតឡើយ ប្រសិន បើការវិនិយោគមូលធនត្រូវបានធ្វើឡើង សម្រាប់ការធ្វើពាណិជ្ជកម្ម ឬត្រូវបានកំណត់ដើម្បីលុបបំបាត់ ឬកាត់បន្ថយជាខ្លាំងទៅលើការវាស់វែង ឬសង្កតិតភាពនៃការ ទទួលស្គាល់ដែលនឹង កើតឡើង។

ចំណូលភាគលាភពីប្រភេទទ្រព្យសកម្មហិរញ្ញវត្ថុនេះ គឺត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញ ឬខាតនៅពេលដែលសិទ្ធិ ទទួលបានការទូទាត់របស់ធនាគារត្រូវបានបង្កើតឡើង លុះត្រាតែភាគលាភនោះបង្ហាញយ៉ាងច្បាស់លាស់អំពីការប្រមូលត្រលប់ មកវិញនូវផ្នែកនៃថ្លៃដើមនៃការវិនិយោគមូលធន។

(ខ) បំណុលហិរញ្ញវត្ថុ

(i) បំណុលហិរញ្ញវត្ថុតាមតម្លៃសមស្របតាមរយៈការចំណេញ ឬខាត

តម្លៃសមស្របតាមរយៈប្រភេទចំណេញ ឬខាត មាននូវបំណុលហិរញ្ញវត្ថុដែលត្រូវបានធ្វើឡើង សម្រាប់ការធ្វើ ពាណិជ្ជកម្ម ឬត្រូវបានកំណត់ដើម្បីលុបបំបាត់ ឬកាត់បន្ថយជាខ្លាំងទៅលើការវាស់វែង ឬសង្កតិតភាពនៃការ ទទួលស្គាល់ដែលនឹង កើតឡើង។ ការប្រែប្រួលទៅលើតម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុទាំងនេះ គឺត្រូវបាន ទទួលស្គាល់ជាប្រាក់ចំណេញ ឬខាត។

(ii) បំណុលហិរញ្ញវត្ថុផ្សេងៗ

បំណុលហិរញ្ញវត្ថុផ្សេងៗ គឺត្រូវបានវាស់វែងជាបន្តបន្ទាប់តាមថ្លៃដើមរំលស់ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។
វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព គឺជាវិធីសាស្ត្រនៃការគណនាថ្លៃដើមរំលស់នៃបំណុលហិរញ្ញវត្ថុ និងការបែងចែកចំណាយលើការប្រាក់នៅក្នុងរយៈពេលពាក់ព័ន្ធ។ អត្រាការប្រាក់ប្រសិទ្ធភាព គឺជាអត្រាដែលធ្វើអប្បហារជាក់ស្តែង ទៅលើការទូទាត់សាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក (រួមបញ្ចូលទាំងកម្រៃនិងពិន្ទុទាំងអស់ដែលបានទូទាត់ ឬបានទទួលដែលបង្កើតបានជាផ្នែកដ៏សំខាន់មួយនៃអត្រាការប្រាក់ប្រសិទ្ធភាពថ្លៃដើមប្រតិបត្តិការ និងបុព្វលាភ ឬអប្បហារផ្សេងៗ) តាមរយៈអាយុកាលរំពឹងទុកនៃបំណុលហិរញ្ញវត្ថុ ឬរយៈពេលខ្លីជាងនេះ (តាមការសមស្រប)។

(គ) ឧបករណ៍មូលធន

ឧបករណ៍មូលធនដែលបានចាត់ថ្នាក់ជាមូលធន គឺត្រូវបានវាស់វែងជាដំបូងតាមតម្លៃដើម ហើយមិនត្រូវបានវាស់វែងជាថ្មីជាបន្តបន្ទាប់ឡើយ។
ភាគហ៊ុនធម្មតា គឺត្រូវបានចាត់ថ្នាក់ជាមូលធន និងកត់ត្រាចូលនៅសាច់ប្រាក់បានទទួល ដកនឹងទឹកប្រាក់សុទ្ធនៃថ្លៃដើមប្រតិបត្តិការផ្ទាល់។
ភាគលាភចំពោះភាគហ៊ុនធម្មតា គឺត្រូវបានទទួលស្គាល់ជាបំណុលនៅពេលអនុម័តឱ្យបែងចែក។

(ឃ) ការលែងទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬផ្នែកណាមួយនៃទ្រព្យសកម្មនោះ គឺត្រូវបានលែងទទួលស្គាល់ តែនៅពេលដែលសិទ្ធិនៅក្នុងកិច្ចសន្យាចំពោះលំហូរសាច់ប្រាក់ចេញពីទ្រព្យសកម្មហិរញ្ញវត្ថុផុតសុពលភាព ឬនៅពេលដែលការផ្ទេរសិទ្ធិទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលរាល់ហានិភ័យ និងផលចំណេញស្ទើរតែទាំងអស់នៃភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរទៅឱ្យភាគីទីបី។ នៅពេលដែលមានការលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើមរំលស់ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្មនិងផលបូកនៃតម្លៃតបស្នងដែលបានទទួល និងត្រូវទទួល គឺត្រូវបានទទួលស្គាល់ជាចំណេញឬខាត ។ លើសពីនេះទៀត ចំពោះការលែងទទួលស្គាល់ឧបករណ៍បំណុល ដែលបានចាត់ថ្នាក់ជាតម្លៃសមស្របតាមរយៈចំណូលលម្អិតផ្សេងៗ ការចំណេញ ឬខាតដែលបានប្រមូលពីមុននៅក្នុងទុនបម្រុងតម្លៃសមស្របបង្ក គឺត្រូវបានធ្វើចាត់ថ្នាក់ឡើងវិញពីមូលធនទៅជាប្រាក់ចំណេញ ឬខាត។ ផ្ទុយទៅវិញ មិនមានការចាត់ថ្នាក់ឡើងវិញជាបន្តបន្ទាប់នៃទុនបម្រុងតម្លៃសមស្របទៅជាចំណេញ ឬខាត បន្ទាប់ពីការលែងទទួល ស្គាល់ការវិនិយោគមូលធននោះទេ។

បំណុលហិរញ្ញវត្ថុ ឬផ្នែកណាមួយនៃបំណុលហិរញ្ញវត្ថុ គឺត្រូវបានលែងទទួលស្គាល់ តែនៅពេលដែលភាគ ពួកវាដែលបានបញ្ជាក់នៅក្នុងកិច្ចសន្យាត្រូវបានរំសាយ លុបចោល ឬផុតសុពលភាពប៉ុណ្ណោះ។ ចំពោះការលែងទទួលស្គាល់បំណុលហិរញ្ញវត្ថុភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលបានសងផ្តាច់ ឬផ្ទេរទៅកាន់ភាគីផ្សេងទៀត និងតម្លៃតបស្នងបានទូទាត់រួមបញ្ចូលទាំងទ្រព្យសកម្មមិនមែនសាច់ប្រាក់ដែលបានផ្ទេរ ឬបំណុលដែលបានសន្មត គឺត្រូវបានចាត់ទុកជាចំណេញ ឬខាត។

៤.៦ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ សមតុល្យ នៅធនាគារ ប្រាក់បញ្ញើតាមតម្រូវការ និងការវិនិយោគរយៈពេលខ្លីដែលមានភាពងាយស្រួលប្តូរទៅជាសាច់ប្រាក់ ដោយមានហានិភ័យតិចតួចចំពោះការធ្លាក់ប្តូរតម្លៃដែលមានរយៈកំណត់ដើមបីខែ ឬតិចជាងនេះ។

៤.៧ ប្រាក់បញ្ញើតាមច្បាប់នៅធនាគារជាតិនៃកម្ពុជា

ប្រាក់បញ្ញើតាមច្បាប់តំណាងអោយប្រាក់បញ្ញើទុនបម្រុង និងសាច់ប្រាក់ចាំបាច់ ដែលបានរក្សាទុកនៅធនាគារជាតិ នៃកម្ពុជាស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (“LBFI”) ហើយសាច់ប្រាក់នេះមិនអាចប្រើក្នុងហិរញ្ញប្បទានដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ។ ដូច្នេះហើយមិនត្រូវបានចាត់ទុកថាជាផ្នែកនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលសម្រាប់គោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់នោះទេ។

៤.៨ ឱនភាព

(ក) បំណុលហិរញ្ញវត្ថុតាមតម្លៃសមស្របតាមរយៈការចំណេញ ឬខាត

ធនាគារទទួលស្គាល់ប្រាក់សំវិធានធន សម្រាប់ការខាតបង់ឥណទានដែលរំពឹងទុក (“ECL”) ចំពោះការវិនិយោគលើឧបករណ៍បំណុលដែលត្រូវបានវាស់វែងតាមថ្លៃដើមរំលស់ ឬតាម តម្លៃសមស្របតាមរយៈចំណូលលម្អិតផ្សេងៗ

ECL ត្រូវបានប៉ាន់ប្រមាណថាជាភាពលម្អៀងរវាងលំហូរសាច់ប្រាក់កិច្ចសន្យាទាំងអស់ ដែលកើតឡើងដោយសារធនាគារយោងតាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ទាំងអស់ ដែលធនាគាររំពឹងថានឹងទទួលបាន ធ្វើអប្បបរមាតាមអត្រាការប្រាក់មានប្រសិទ្ធិភាពដើម។

ការខាតបង់ឥណទានដែលរំពឹងទុករយៈពេល ១២ ខែ គឺជាផ្នែកនៃ ECL ពេញមួយអាយុកាល ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ចំពោះឧបករណ៍ហិរញ្ញវត្ថុក្នុងរយៈពេល ១២ខែដែលអាចកើតឡើង បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលមានការខាតបង់ឥណទានដែលរំពឹងទុករយៈពេល១២ខែ គឺត្រូវបានទទួលស្គាល់ថាជា “ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី១”។ ឧបករណ៍ហិរញ្ញវត្ថុ ដែលត្រូវបានបែងចែកសម្រាប់ដំណាក់កាលទី១ មិនមានការកើនឡើងគួរឱ្យកត់សម្គាល់ នូវហានិភ័យឥណទានចាប់តាំងពីមានការ ទទួលស្គាល់ដំបូង និងមិនមែនជាឱនភាពឥណទាននោះទេ។

ការខាតបង់ឥណទានដែលរំពឹងទុកពេញមួយអាយុកាល (ECL) គឺជាការខាតបង់ឥណទានដែលរំពឹងទុក ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ទាំងអស់ ក្នុងរយៈពេលនៃអាយុកាលរំពឹងទុកនៃឧបករណ៍ហិរញ្ញវត្ថុ និងរយៈពេលនៃការប៉ះពាល់តាមកិច្ចសន្យា។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាម ការខាតបង់ឥណទានដែលរំពឹងទុកពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឱនភាពឥណទានត្រូវបានចាត់ទុកជា ‘ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី២’។ ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានបែងចែកសម្រាប់ដំណាក់កាលទី២ គឺជាឧបករណ៍ហិរញ្ញវត្ថុដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ នូវហានិភ័យឥណទានចាប់តាំងពីមានការ ទទួលស្គាល់ដំបូង និងមិនមែនជាឱនភាពឥណទាននោះទេ។

ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាម ECL ពេញមួយអាយុកាល និងជាឱនភាពឥណទានត្រូវបានចាត់ទុកជា ‘ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី៣’។

ចំនួនទឹកប្រាក់នៃការខាតបង់ឥណទាន ដែលរំពឹងទុក គឺត្រូវបានធ្វើបច្ចុប្បន្នភាពនៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បីឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់ដំបូងនៃឧបករណ៍ហិរញ្ញវត្ថុនីមួយៗ។ ធនាគារទទួលស្គាល់ការខាតបង់ឥណទាន ដែលរំពឹងទុកពេញមួយអាយុកាល នៅពេលដែលមានហានិភ័យឥណទានកើនឡើងខ្លាំងចាប់តាំងពីការទទួលស្គាល់ដំបូង។ ប៉ុន្តែ ប្រសិនបើហានិភ័យឥណទានចំពោះឧបករណ៍ហិរញ្ញវត្ថុ មិនមានការកើនឡើងខ្លាំងចាប់តាំងពីការទទួលស្គាល់ដំបូងទេ នោះធនាគាររស់រវើកសំវិធានធនសម្រាប់ការខាតបង់ចំពោះឧបករណ៍ហិរញ្ញវត្ថុតាមចំនួនទឹកប្រាក់ស្មើនឹង ការខាតបង់ឥណទានដែលរំពឹងទុករយៈពេល ១២ ខែ។

ធនាគារទទួលស្គាល់ឱនភាព លើប្រាក់ចំណេញ ឬខាតសម្រាប់ឧបករណ៍ ហិរញ្ញវត្ថុទាំងអស់ជាមួយនឹងការកែតម្រូវ ដែលត្រូវគ្នាទៅនឹងតម្លៃយោងនៃឧបករណ៍ហិរញ្ញវត្ថុទាំងនោះតាមរយៈគណនីសំវិធានធនការខាតបង់ លើកលែងតែការវិនិយោគលើឧបករណ៍ បំណុលដែលត្រូវបានរស់រវើកតាមតម្លៃសមស្រប តាមរយៈចំណូលលម្អិតផ្សេងៗ ដែល សំវិធានធនសម្រាប់ការខាតបង់ត្រូវបានទទួលស្គាល់នៅក្នុងចំណូលលម្អិតផ្សេងៗ និង ត្រូវបានបង្កើតទុកនៅក្នុងទុនបំរុងតម្លៃសមស្រប ហើយមិនកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ។

សំវិធានធនតាមបទប្បញ្ញត្តិសម្រាប់ឥណទាន និងបុរេប្រទាន

នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបានចេញប្រកាស លេខ ៧៧-០១៧-៣៤៤ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និង សំវិធានធនលើអ៊ីមតែរមិន ដែលបានលុបចោលនូវប្រកាសលេខ ៧៧-០៩-០៧៤ ស្តីពីការចាត់ថ្នាក់ទ្រព្យសកម្ម និងសំវិធានធន ដែលមានប្រសិទ្ធភាពចាប់ពីកាល បរិច្ឆេទនៃការចេញប្រកាសនេះ។ ប្រកាសនេះតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចាត់ថ្នាក់ផលបត្រឥណទានរបស់ខ្លួនជាប្រាំថ្នាក់។ ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណែនាំលេខ ៧៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីបញ្ជាក់អំពីកម្រិតចាំបាច់នៃប្រាក់ឧបត្ថម្ភទូទៅ និងជាក់លាក់ដែលត្រូវផ្តល់ជូនដោយផ្អែកលើចំណាត់ថ្នាក់ឥណទាន និងបុរេប្រទានដូចខាងក្រោម៖

| ចំណាត់ថ្នាក់ | ចំនួនថ្ងៃហួសកាលកំណត់សង | សំវិធានធនតាមបទប្បញ្ញត្តិ |
|--|------------------------|--------------------------|
| ឥណទានរយៈពេលខ្លី(តិចជាង ឬស្មើនឹងមួយឆ្នាំ)៖ | | |
| ធម្មតា/ស្តង់ដារ | ០ ទៅ ១៤ ថ្ងៃ | ១% |
| ឥណទានឃ្នាំមើល | ១៥ ថ្ងៃទៅ ៣០ ថ្ងៃ | ៣% |
| ឥណទានក្រោមស្តង់ដារ | ៣១ ថ្ងៃទៅ ៦០ ថ្ងៃ | ២០% |
| ឥណទានសង្ស័យ | ៦១ ថ្ងៃទៅ ៩០ ថ្ងៃ | ៥០% |
| ឥណទានបាត់បង់ | ពី ៩១ ថ្ងៃ | ១០០% |
| ឥណទានរយៈពេលវែង(លើសពីមួយឆ្នាំ)៖ | | |
| ធម្មតា/ស្តង់ដារ | ០ ទៅ ២៩ ថ្ងៃ | ១% |
| ឥណទានឃ្នាំមើល | ៣០ ថ្ងៃទៅ ៨៩ ថ្ងៃ | ៣% |
| ឥណទានក្រោមស្តង់ដារ | ៩០ ថ្ងៃទៅ ១៧៩ ថ្ងៃ | ២០% |
| ឥណទានសង្ស័យ | ១៨០ ថ្ងៃទៅ ៣៥៩ ថ្ងៃ | ៥០% |
| ឥណទានបាត់បង់ | ពី ៣៦០ ថ្ងៃ | ១០០% |

សំវិធានធនតាមបទប្បញ្ញត្តិអនុវត្តចំពោះហ្វាស៊ីលីតឺនៅក្នុង និងក្រៅតារាងតុល្យការទាំងអស់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ឥណទាន និងបុរេប្រទានដែលបានចាត់ថ្នាក់ជាក្រោមស្តង់ដារ សង្ស័យ ឬបាត់បង់ គឺត្រូវបានចាត់ទុកថាជាឥណទានមិនដំណើរការ។

ប្រកាសនេះ ក៏តម្រូវឱ្យមានការប្រៀបធៀបសំវិធានធនតាមបទប្បញ្ញត្តិ ជាមួយនឹងសំវិធានធនឱនភាពដែលបានកំណត់ដោយផ្អែកលើ CIFRS។ ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលបានគណនាស្របតាមប្រកាស ទាបជាង ECL ដែលបានកំណត់ដោយផ្អែកលើ CIFRS នោះធនាគារត្រូវទទួលស្គាល់ ECL ដែលបានគណនាស្របតាម CIFRS។ ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិខ្ពស់ជាង ECL នោះធនាគារត្រូវទទួលស្គាល់ ECL ស្របតាម CIFRS ហើយផ្ទេរទឹកប្រាក់លម្អៀងពីប្រាក់ចំណេញរក្សាទុកទៅក្នុងទុនបម្រុងតាមបទប្បញ្ញត្តិ។ ធនាគារបានបង្ហាញអំពីទុនបម្រុងតាមបទប្បញ្ញត្តិនៅក្នុងរបាយការណ៍បម្រែបម្រួលមូលធន។

ឥណទានមិនអាចទារបាន ឬចំណែកនៃឥណទានដែលបានចាត់ថ្នាក់ជាឥណទានអសារបង់ គឺត្រូវបានលុបចេញពីបញ្ជីបន្ទាប់ពីបានពិចារណាទៅលើតម្លៃទ្រព្យធានាដែលដឹងបាន ប្រសិនបើមាន នៅពេលស្ថិតក្នុងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងមិនមានលទ្ធភាពនៃការប្រមូលគ្រលប់មកវិញ។

ការប្រមូលគ្រលប់មកវិញនូវឥណទានដែលបានលុបចេញពីបញ្ជីពីមុន គឺត្រូវបង្ហាញជាប្រាក់ចំណូលផ្សេងៗនៅក្នុងរបាយការណ៍ចំណេញ ឬ ខាត។

(ខ) ឱនភាពនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មក្រៅពីទ្រព្យសកម្មនៅក្នុង CIFRS ៣៦ - ឱនភាពនៃទ្រព្យសកម្ម មិនយកមកអនុវត្ត គឺត្រូវបានពិនិត្យឡើងវិញនៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍នីមួយៗ សម្រាប់ឱនភាព នៅពេល ដែលការវាយតម្លៃលើឱនភាពប្រចាំឆ្នាំ គឺត្រូវអនុវត្តដោយខានមិនបាន ឬមានការបង្ហាញថា ទ្រព្យសកម្មអាចនឹងមានឱនភាព។ ឱនភាព គឺត្រូវបានវាស់វែងដោយការប្រៀបធៀបតម្លៃយោងនៃទ្រព្យសកម្ម ជាមួយនឹងតម្លៃដែលអាចប្រមូលបានវិញនៃទ្រព្យសកម្មទាំងនោះ។ នៅពេលដែលតម្លៃយោងនៃទ្រព្យសកម្មលើសពីតម្លៃដែលអាចប្រមូលបានវិញ ទ្រព្យសកម្មនោះគឺត្រូវបានកាត់ត្រាចូលតាមតម្លៃ ដែលអាចប្រមូលបានវិញរបស់ទ្រព្យសកម្មនោះ ហើយការខាតបង់លើឱនភាពត្រូវតែទទួលស្គាល់។ តម្លៃដែលអាចប្រមូលបានវិញនៃទ្រព្យសកម្មខ្ពស់ជាងតម្លៃសមស្របរបស់ទ្រព្យសកម្ម ដកថ្លៃដើមលក់ និងតម្លៃ ប្រើ ប្រាស់របស់ទ្រព្យសកម្ម ដែលត្រូវបានវាស់វែងតាមរយៈការយោងទៅតាមលំហូរសាច់ប្រាក់នាពេលអនាគត ដែលបានធ្វើអប្បហារដោយប្រើប្រាស់អត្រាអប្បហារមុនដកពន្ធ ដែលឆ្លុះបញ្ចាំងអំពីការវាយតម្លៃទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់តាមទ្រព្យសកម្មនោះ។ ក្នុងករណីមិនអាចធ្វើការប៉ាន់ស្មានតម្លៃ ដែលអាចប្រមូលបានវិញនៃទ្រព្យសកម្មនីមួយៗ ធនាគារកំណត់តម្លៃដែលអាចប្រមូលបានវិញនៃអង្គភាពបង្កើតសាច់ប្រាក់ដែលដែលកាន់កាប់ទ្រព្យសកម្មនោះ។

ការខាតបង់លើឱនភាព គឺត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញ ឬខាតភ្លាមៗ។

នៅពេលមានការប្រែប្រួលទៅលើការប៉ាន់ស្មាន ដែលបានប្រើប្រាស់ដើម្បីតម្លៃដែលអាចប្រមូលបានវិញ ការ ឡើងជាបន្តបន្ទាប់នៃតម្លៃដែលអាចប្រមូលបានវិញ គឺត្រូវបានចាត់ទុកថាជាការបញ្ជ្រាសនៃការខាតបង់លើឱនភាពពីមុន និងត្រូវបានទទួលស្គាល់តាមតម្លៃយោងនៃទ្រព្យសកម្ម ដែលនឹងត្រូវបានកំណត់ (ដករំលស់ចេញ) ពុំមានការ ទទួលស្គាល់លើការខាតបង់លើឱនភាពទេ។ ការបញ្ជ្រាសនេះ គឺត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញ ឬខាតភ្លាមៗ។

៤.៩ សំវិធានធន

សំវិធានធន គឺត្រូវបានទទួលស្គាល់នៅពេលដែលធនាគារមានកាតព្វកិច្ច (តាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោល) នាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាមានលទ្ធភាពដែលតម្រូវឱ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ ហើយទឹកប្រាក់នៃកាតព្វកិច្ចអាចត្រូវបានប៉ាន់ស្មានដោយភាពជឿជាក់។។ សំវិធានធនត្រូវបានពិនិត្យឡើងវិញនៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍នីមួយៗ និងត្រូវបានកែតម្រូវ ដើម្បីឆ្លុះបញ្ចាំងអំពីការប៉ាន់ស្មានដ៏ល្អបំផុតនាពេលបច្ចុប្បន្ន។ ក្នុងករណីដែលឥទ្ធិពលនៃពេលវេលានៃការប្រើប្រាស់សាច់ប្រាក់មានលក្ខណៈសារវ័ន្ត សំវិធានធនគឺជាតម្លៃបច្ចុប្បន្ននៃចំណាយប៉ាន់ស្មានដែលតម្រូវឱ្យបំពេញកាតព្វកិច្ច។ អត្រាអប្បហារ ត្រូវតែជាអត្រាមុនគិតពន្ធ ដែលឆ្លុះបញ្ចាំងអំពីការវាយតម្លៃទិផ្សារបច្ចុប្បន្ននៃពេលវេលានៃការប្រើប្រាស់សាច់ប្រាក់ និងហានិភ័យដែលជាក់លាក់តាមបំណុលនោះ។ ការដកអប្បហារ គឺត្រូវបានទទួលស្គាល់ជាចំណាយលើការប្រាក់នៅក្នុងប្រាក់ចំណេញ ឬខាត។

៤.១០ អត្ថប្រយោជន៍និយោជិត

ប្រាក់ឈ្នួល ប្រាក់បៀវត្ស ប្រាក់រង្វាន់ និងភាគទានសន្តិសុខសង្គមត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងឆ្នាំ ដែលនៅក្នុងនោះសេវាពាក់ព័ន្ធគឺត្រូវបានផ្តល់ជូនដោយនិយោជិត។ អវត្តមានដែលមានសំណងបូកបង្ករយៈពេលខ្លីដូចជាការឈប់សម្រាកប្រចាំឆ្នាំ ដែលមានប្រាក់ឈ្នួល ត្រូវបានទទួលស្គាល់នៅពេល ដែលសេវាកម្មត្រូវបានផ្តល់ជូនដោយនិយោជិត ដែលបង្កើនសិទ្ធិរបស់និយោជិតក្នុងការទទួលបានអវត្តមានដែលមានសំណងនាពេលអនាគត។ អវត្តមានដែលមានសំណងមិនបូកបង្ករយៈពេលខ្លី ដូចជាការឈប់សម្រាកឈឺ គឺត្រូវបានទទួលស្គាល់នៅពេលដែលអវត្តមានកើតឡើង។

៤.១១ ពន្ធលើប្រាក់ចំណូល

(ក) ពន្ធចរន្ត

ពន្ធចរន្តជាទ្រព្យសកម្ម និងពន្ធចរន្តជាបំណុល គឺជាចំនួនទឹកប្រាក់រំពឹងនៃពន្ធលើប្រាក់ចំណូលដែលអាចប្រមូលមកវិញបាន ឬត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ពន្ធចរន្ត គឺត្រូវបានវាស់វែងដោយប្រើអត្រាពន្ធ និងច្បាប់ពន្ធដែលត្រូវបានអនុម័ត ឬ អនុម័តយ៉ាងសំខាន់នៅចុងការិយបរិច្ឆេទនៃរបាយការណ៍ និងត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែពន្ធដែលទាក់ទងទៅ នឹងធាតុដែលបានទទួលស្គាល់ក្រៅពីប្រាក់ចំណេញ ឬខាត (នៅក្នុងចំណូលលម្អិតផ្សេងៗ ឬនៅក្នុងមូលធនផ្ទាល់)។

(ខ) ពន្ធពន្យារ

ពន្ធពន្យារ គឺត្រូវបានទទួលស្គាល់ដោយប្រើប្រាស់វិធីសាស្ត្របំណុលសម្រាប់ភាពលម្អៀងប ណ្តោះអាសន្នទាំងអស់ ក្រៅពីភាពលម្អៀងដែលកើតឡើងពីការទទួលស្គាល់ដំបូងនៃទ្រព្យសកម្ម ឬបំណុលនៅក្នុងប្រតិបត្តិការ ដែលមិនមែនជាការរួមបញ្ចូលគ្នានៃអាជីវកម្ម និងនៅពេលប្រតិបត្តិការនោះ មិនប៉ះពាល់ដល់ប្រាក់ចំណេញគណនេយ្យ និងប្រាក់ចំណេញជាប់ពន្ធឡើយ។

ពន្ធពន្យារជាទ្រព្យសកម្ម និង ពន្ធពន្យារជាបំណុល គឺត្រូវបានកំណត់ដោយប្រើប្រាស់អត្រាពន្ធ ដែលរំពឹងថានឹងត្រូវអនុវត្តនៅក្នុងរយៈពេលដែលទ្រព្យសកម្មត្រូវបានដឹង ឬបំណុលត្រូវបានដោះស្រាយ ដោយផ្អែកលើអត្រាដែលបានអនុម័ត ឬត្រូវបានអនុម័តនៅរាល់ចុងការិយបរិច្ឆេទនៃរបាយការណ៍។

ពន្ធពន្យារជាទ្រព្យសកម្ម គឺត្រូវបានទទួលស្គាល់ចំពោះគ្រប់ភាពលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ការខាតពន្ធមិនទាន់បានប្រើប្រាស់ និងឥណទានពន្ធដែលមិនទាន់បានប្រើប្រាស់ ទាំងអស់ ត្រឹមត្រូវដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់កាត់កង ជាមួយភាពលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ការខាតពន្ធមិនទាន់បានប្រើប្រាស់ និងឥណទានពន្ធដែលមិនទាន់បានប្រើប្រាស់។ ពន្ធពន្យារជាទ្រព្យសកម្ម គឺត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍ និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាច ប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន។

ធាតុនៃពន្ធពន្យារ និងពន្ធពន្យារ គឺត្រូវបានទទួលស្គាល់ពាក់ព័ន្ធនឹងប្រតិបត្តិការមូលដ្ឋានទាំងនៅក្នុងប្រាក់ចំណេញ ឬខាតប្រាក់ចំណូលផ្សេងៗទៀត ឬក្នុងមូលធនផ្ទាល់។ ពន្ធពន្យារកើត ចេញពីការរួមបញ្ចូលអាជីវកម្មគឺត្រូវបានកែតម្រូវធៀបទៅនឹងមូលនិធិពាណិជ្ជកម្ម ឬមូលនិធិពាណិជ្ជកម្មអរិជ្ជមាន។

ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល អាចកាត់កងបាន នៅពេលដែលមានសិទ្ធិអនុវត្តតាមច្បាប់ ដើម្បីកាត់កងរវាងពន្ធពន្យារជាទ្រព្យសកម្ម ជាមួយនឹងពន្ធពន្យារជាបំណុល និងនៅពេលជាប់ទាក់ទងនឹងអង្គភាពជាប់ពន្ធតែមួយ (ឬចំពោះអង្គភាពពន្ធផ្សេងៗគ្នា ប៉ុន្តែមានបំណងដើម្បីទូទាត់ ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុលតាមមូលដ្ឋានសុទ្ធ) និងអាជ្ញាធរពន្ធដារដូចគ្នា។

៤.១២ ថ្លៃដើមកម្ចី

ថ្លៃដើមកម្ចីដែលមិនទាក់ទងដោយផ្ទាល់ទៅនឹងការទិញ ការសាងសង់ ឬផលិតកម្មនៃទ្រព្យសកម្មសមស្របមួយ គឺត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

៤.១៣ ភតិសន្យា

ធនាគារធ្វើការវាយតម្លៃថា ភតិសន្យាមានភតិសន្យាដែរឬទេនៅពេលចាប់ផ្តើមភតិសន្យា។ ធនាគារទទួលស្គាល់សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាពាក់ព័ន្ធចំពោះគ្រប់ភតិសន្យាភតិសន្យាទាំងអស់ ដែលធនាគារ គឺជាភតិសន្យា: លើកលែងតែភតិសន្យាទ្រព្យសកម្មដែលមានតម្លៃទាប និងការជួលរយៈពេលខ្លីដែលមានរយៈពេលភតិសន្យា ១២ខែឬតិចជាងនេះ។ សម្រាប់ភតិសន្យារបស់ទ្រព្យសកម្មទាំងនេះ ធនាគារទទួលស្គាល់ការទូទាត់ភតិសន្យាជា ចំណាយប្រតិបត្តិការតាមវិធីសាស្ត្ររំលស់ថេរ ដោយផ្អែកទៅតាមរយៈពេលភតិសន្យា លើកលែងតែមូលដ្ឋានគ្រឹះជាប្រព័ន្ធមួយផ្សេងទៀតដែលមានផលប្រយោជន៍សេដ្ឋកិច្ច ពីទ្រព្យសកម្មភតិសន្យាដែលបានប្រើប្រាស់។

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យានៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសម្បត្តិ និងបំណុលភតិសន្យាពាក់ព័ន្ធត្រូវបានបង្ហាញជាធាតុដាច់ដោយឡែកមួយនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ជាដំបូងគឺត្រូវបានវាស់វែងតាមតម្លៃដើម។ ថ្លៃដើមរួមបញ្ចូលចំនួន ទឹកប្រាក់ដំបូងនៃបំណុលភតិសន្យាពាក់ព័ន្ធ ដែលត្រូវបានកែតម្រូវសម្រាប់ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅ ឬមុនកាលបរិច្ឆេទចាប់ផ្តើម ឬក្នុងនីមួយៗថ្ងៃដើមផ្ទាល់ដំបូង ដែលបានកើតឡើង ដកការលើកទឹកចិត្តភតិសន្យាណាមួយដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានវាស់វែងជាបន្តបន្ទាប់តាមថ្លៃដើម ដកចំណាយរំលស់បង្ក និងការ ខាតបង់លើឱនភាពណាមួយ និងការកែតម្រូវ ចំពោះការវាស់វែងជាថ្មីណាមួយលើបំណុលភតិសន្យា។ រំលស់ចាប់ផ្តើមពីកាលបរិច្ឆេទចាប់ផ្តើមនៃភតិសន្យា។ ប្រសិនបើភតិសន្យាផ្ទេរភាពជាម្ចាស់កម្មសិទ្ធិនៃទ្រព្យសកម្មមូលដ្ឋានទៅឱ្យធនាគារ ឬ ថ្លៃដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មផ្ទុះបញ្ចាំងថាធនាគាររំពឹងអនុវត្តជម្រើសទិញ នោះសិទ្ធិប្រើប្រាស់ទ្រព្យសកម្មពាក់ព័ន្ធ គឺត្រូវបានវាស់វែងតាមអាយុកាលប្រើប្រាស់នៃទ្រព្យសម្បត្តិមូលដ្ឋាន។ បើមិនដូច្នោះទេ ធនាគាររំលស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម រហូតដល់ដើមដំបូងនៃចុងបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬដល់ចុងបញ្ចប់នៃរយៈពេលជួល។ អាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម គឺត្រូវបានកំណត់ដោយផ្អែកលើមូលដ្ឋានដូចគ្នាទៅនឹងទ្រព្យសម្បត្តិ និងបរិក្ខារដែរ។

បំណុលភតិសន្យា គឺត្រូវបានវាស់ដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យា ដែលមិនត្រូវបានទូទាត់នៅកាលបរិច្ឆេទចាប់ផ្តើម ដោយ ត្រូវធ្វើអប្បហារដោយប្រើអត្រាការដាក់ស្តែងនៅក្នុងភតិសន្យា។ ប្រសិនបើអត្រានេះមិនអាចកំណត់រួចជាស្រេចបានទេ នោះធនាគារនឹង ប្រើប្រាស់ អត្រាកម្រិតបន្ថែមរបស់ធនាគារ។

បំណុលភតិសន្យា គឺត្រូវបានវាស់វែងជាបន្តបន្ទាប់តាមថ្លៃដើមរំលស់ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យា នេះត្រូវបានវាស់វែងជាថ្មីនៅពេលមានការផ្លាស់ប្តូរទៅលើការទូទាត់ភតិសន្យានាពេលអនាគត (ក្រៅពីការ ផ្លាស់ប្តូរការជួល ដែលមិនត្រូវ បានចាត់ទុកថាជាការជួលដាច់ដោយឡែក) ជាមួយនឹងការកែតម្រូវពាក់ព័ន្ធ គឺត្រូវបានធ្វើឡើងតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញ ឬខាត ប្រសិនបើតម្លៃយោងត្រូវបានកាត់បន្ថយមកដល់សូន្យ។

៤.១៤ កិច្ចសន្យាផ្សេងៗពាក់ព័ន្ធនឹងឥណទាន

នៅក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារ បានចុះកិច្ចសន្យាពាក់ព័ន្ធនឹងឥណទានផ្សេងៗ រួមមានកិច្ចសន្យាឥណទាន លិខិតឥណទាន និងលិខិតធានាជាដើម។ គោលនយោបាយគណនេយ្យ និងសំវិធានធនតាមបទប្បញ្ញត្តិ ដែលបានអនុវត្តតាមប្រកាសលេខ ៨៧-០១៧- ៣៤៤ និងសារាចរលេខ ៨៧-០១៤-០០១ ស.វ.ច.ណ របស់ធនាគារជាតិនៃកម្ពុជានៅក្នុងកំណត់សម្គាល់ ៤.៤ (ក) ខាងលើ។

៤.១៥ ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងត្រូវទទួល ដើម្បីលក់ទ្រព្យសកម្ម ឬទូទាត់ ដើម្បីផ្ទេរបំណុលក្នុងប្រតិបត្តិការតាមលំដាប់លំដោយ រវាង អ្នកចូលរួមទីផ្សារ នៅកាលបរិច្ឆេទនៃការវាស់វែង ដោយមិនគិតអំពីថាតើតម្លៃនោះអាចអង្កេតបានដោយផ្ទាល់ ឬប៉ាន់ស្មានបានដោយ ប្រើប្រាស់បច្ចេកទេសវាយតម្លៃឬទេ។ ការវាស់វែងនេះសន្មតថាប្រតិបត្តិការនេះ កើតឡើងទាំងនៅក្នុងទីផ្សារគោល ឬ ក្នុងករណី អវត្តមានទីផ្សារគោលនៅក្នុងទីផ្សារដែលមានគុណសម្បត្តិច្រើនបំផុត។ ចំពោះទ្រព្យសកម្ម មិនមែនហិរញ្ញវត្ថុ ការវាស់វែងតម្លៃ សមស្របត្រូវគិតគូរពិចារណាអំពីសមត្ថភាពរបស់អ្នកចូលរួមទីផ្សារ ក្នុងការបង្កើតផលប្រយោជន៍សេដ្ឋកិច្ច ដោយប្រើប្រាស់ទ្រព្យសកម្ម នោះឱ្យដល់កម្រិតខ្ពស់បំផុត និងល្អប្រសើរបំផុត ឬតាមរយៈការលក់ទ្រព្យសកម្មនោះទៅឱ្យអ្នកចូលរួមទីផ្សារផ្សេងទៀត ដែលនឹងប្រើ ប្រាស់ទ្រព្យសកម្មនោះឱ្យដល់កម្រិតខ្ពស់បំផុត និងល្អប្រសើរបំផុត។ សម្រាប់គោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ ការវាស់វែងតម្លៃសមស្រប គឺត្រូវបានវិភាគទៅជាកម្រិត ១ ដល់កម្រិត ៣ ដូច ខាងក្រោម៖

- កម្រិត ១៖ ធាតុចូល គឺជាសម្រង់តម្លៃ (មិនទាន់កែតម្រូវ) នៅក្នុងទីផ្សារសកម្មសម្រាប់ទ្រព្យសកម្ម ឬបំណុលស្រដៀងគ្នាដែល ធនាគារអាចទទួលបាននៅកាលបរិច្ឆេទវាស់វែង។
- កម្រិត ២៖ ធាតុចូល គឺជាធាតុចូលក្រៅពីសម្រង់តម្លៃ ដែលបានរាប់បញ្ចូលនៅក្នុងកម្រិត ១ ដែលអាចអង្កេតបានសម្រាប់ ទ្រព្យសកម្ម ឬបំណុល ទាំងដោយផ្ទាល់ ឬដោយប្រយោល។
- កម្រិត ៣៖ ធាតុចូល គឺជាធាតុចូលដែលមិនអាចអង្កេតបានសម្រាប់ទ្រព្យសកម្ម ឬបំណុល។

ការផ្ទេរតម្លៃសមស្របរវាង កម្រិតនានា គឺត្រូវបានកំណត់ត្រឹមកាលបរិច្ឆេទ នៃព្រឹត្តិការណ៍ ឬការប្រែប្រួលកាលៈទេសៈដែលបណ្តាលឱ្យ មានការផ្ទេរ។

៤.១៦ ចំណូលពីកិច្ចសន្យាជាមួយអតិថិជន

ប្រាក់ចំណូលពីកិច្ចសន្យា ជាមួយអតិថិជន គឺត្រូវបានវាស់វែងដោយផ្អែកលើតម្លៃតបស្នងដែលបានបញ្ជាក់នៅក្នុងកិច្ចសន្យាជាមួយអតិថិជន ជាមួយនឹងការផ្ទេរសេវាទៅឱ្យអតិថិជន ដកពន្ធលើសេវាកម្ម និងការលក់ ចំណូល ប្រាក់បង្វិលមកវិញ និងអប្បបរមា។ ធនាគារទទួលស្គាល់ ប្រាក់ចំណូលនៅពេលដែលធនាគារបានបំពេញសេវាកម្មរួចរាល់ទៅអតិថិជន។ អាស្រ័យលើខ្លឹមសារនៃកិច្ចសន្យាប្រាក់ចំណូល គឺត្រូវបានទទួលស្គាល់ នៅពេលដែលបានបំពេញកាតព្វកិច្ចតាមកម្រិតពេញចិត្ត ដែលអាចជាចំណុចណាមួយនៅក្នុងពេលវេលាឬពីពេលមួយទៅពេលមួយ។

(ក) ចំណូលពីការប្រាក់សុទ្ធ

ចំណូល និងចំណាយការប្រាក់ពាក់ព័ន្ធនឹងឧបករណ៍ហិរញ្ញវត្ថុត្រូវបានវាស់វែងតាមថ្លៃដើមរំលស់ គឺត្រូវបានទទួលស្គាល់ជាគណនីចំណេញ ឬខាតដោយប្រើប្រាស់វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធិភាព (EIR)។ អត្រាការប្រាក់ប្រសិទ្ធិភាព (EIR) គឺជាអត្រាដែលធានាតម្លៃអប្បបរមានៃលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុ។ ការវាស់វែង EIR គួរតែពិចារណាទៅលើថ្លៃល្អ និងកម្រៃជើងសារទាំងអស់ប្រសិនបើខាន ដែលបានទទួល ឬទូទាត់ ដែលជាផ្នែកមួយនៃ EIR នៃកិច្ចសន្យា និងថ្លៃដើមប្រតិបត្តិការ។ ចំណូលពីការប្រាក់ គឺត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់ប្រសិទ្ធិភាពទៅលើ តម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុមិនមែនឱនភាព ឥណទាន (ឧទាហរណ៍ តាមថ្លៃដើមរំលស់លើទ្រព្យសកម្មហិរញ្ញវត្ថុនៅមុនពេលធ្វើការកែសម្រួល ចំពោះសំវិធានធនការខាតបង់ឥណទានដែលរំពឹងទុក) លើកលែងតែ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពហិរញ្ញវត្ថុដែលបានទិញ ឬមានស្រាប់ ('POCI') ដែលចំពោះទ្រព្យសកម្មនេះ អត្រាការប្រាក់ប្រសិទ្ធិភាពដែលបានកែសម្រួលឥណទានដើម គឺត្រូវបានអនុវត្តចំពោះថ្លៃដើមរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា 'POCI' ប៉ុន្តែជាបន្តបន្ទាប់ក្លាយទៅជាមានឱនភាពឥណទាន (ឬ 'ដំណាក់កាលទី ៣') ដែលចំពោះទ្រព្យសកម្មនេះ ចំណូលពីការប្រាក់គឺត្រូវបានគណនាដោយការអនុវត្តអត្រាការប្រាក់ប្រសិទ្ធិភាពទៅលើថ្លៃដើមរំលស់ (ឧទាហរណ៍ តម្លៃយោងដុល ដក សំវិធានធនលើការខាតបង់ឥណទានដែលរំពឹងទុក)។

ចំណាយលើការប្រាក់ គឺត្រូវបានទទួលស្គាល់ តាមរយៈការអនុវត្តអត្រាការប្រាក់ប្រសិទ្ធិភាពទៅលើតម្លៃយោងដុលនៃបំណុលហិរញ្ញវត្ថុ។

(ខ) ចំណូលពីកម្រៃ និងកម្រៃជើងសារ

ថ្លៃសេវារៀបចំឥណទាន និងកម្រៃជើងសារ គឺត្រូវបានទទួលស្គាល់ដោយផ្អែកលើការកើតឡើង នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន ហើយតម្លៃតបស្នងបានទទួល។ ថ្លៃកិច្ចសន្យា និងថ្លៃធានាលើសេវាកម្ម និងហ្វាស៊ីលីតឺដែលផ្តល់ជូនដល់អតិថិជន គឺត្រូវបានទទួលស្គាល់ជាចំណូល ដោយផ្អែកលើការបែងចែកពេលវេលា។ ការគិតថ្លៃសេវា និងថ្លៃដំណើរការ គឺត្រូវបានទទួលស្គាល់ជាចំណូលនៅពេលចេញឥណទាន។

៥. សាច់ប្រាក់ក្នុងដៃ

| | ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|----------------|-------------------|-------------------|--------------------|--------------------|
| | ដុល្លារអាមេរិក | ដុល្លារអាមេរិក | រៀល'០០០ | រៀល'០០០ |
| ដុល្លារអាមេរិក | ៧២.៤០៥.២៧៣ | ៤៥.១២២.៦១៤ | ២៩៤.៩៧៩.០៨២ | ៣៤៤.៣២០.៩៩០ |
| រៀល | ៥៤៦.៣១២ | ៤០០.៧៥៥ | ២.២២៥.៦៧៥ | ១.៦២១.០៥៤ |
| ផ្សេងៗ | ១០៧.៤៦៨ | - | ៤៣៧.៤២៥ | - |
| | <u>៧៣.០៥៩.០៥៣</u> | <u>៤៥.៥២៣.៣៧៩</u> | <u>៣០៧.៦៤២.១៨២</u> | <u>៣៤៥.៩៤២.០៤៤</u> |

៦. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅគ្រឹះស្ថានហិរញ្ញវត្ថុនានា

| | ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|--------------------------|-------------------|-------------------|--------------------|--------------------|
| | ដុល្លារអាមេរិក | ដុល្លារអាមេរិក | រៀល'០០០ | រៀល'០០០ |
| នៅកម្ពុជា៖ | | | | |
| គណនីចរន្ត | ៧៦១.៧៩៥ | ១.៧៦០.៣២៤ | ៣.១០៣.៥៥៣ | ៧.១២០.៥១១ |
| គណនីបញ្ញើសន្សំ | ៤១.៧១៧ | ៥៦១.៦៣០ | ៣៣២.៩១៥ | ២.២៧១.៧៩៣ |
| បញ្ញើមានកាលកំណត់ | ១៥.៦៦៤.៤២១ | ១៤.៧៩១.៦៥៤ | ៦៣.៤៣៣.១៤៧ | ៧៦.០១២.២៥៧ |
| | <u>១៦.៥១១.៩៣៣</u> | <u>២១.១១៣.៦០៨</u> | <u>៦៧.៥៦៩.៦១៥</u> | <u>៨៥.៤០៤.៥៦១</u> |
| ក្រៅប្រទេសកម្ពុជា៖ | | | | |
| គណនីចរន្ត | ១.៩៩៧.៤២៣ | ២.៩៣៩.២៣៩ | ៤.១៣៩.១៣១ | ១១.៤៨៩.២២២ |
| ចំនួនទឹកប្រាក់ដុល | ១៤.៥០៩.៧៥៦ | ២៤.០៥២.៤៥១ | ៧៥.៤០៨.៧៤៦ | ៩៧.២៩៣.៧៤៣ |
| ដក៖ សំវិធានធនសម្រាប់ ECL | (២.៧២៥) | (១.៦៨១) | (១១.១០២) | (១.៤០០) |
| | <u>១៤.៥០៧.០៣១</u> | <u>២៤.០៥១.១៧៩</u> | <u>៦៤.៣៨៦.៧៧៥</u> | <u>៩៥.៧៨១.៦៦៥</u> |
| សរុប | <u>៣១.០១៩.០៦៤</u> | <u>៦៩.៥៧៤.៥៥៧</u> | <u>១៣១.៩៥៥.៨៩០</u> | <u>១៤១.១២៣.៧០៩</u> |

ការប្រែប្រួលទៅលើសំវិធានធនសម្រាប់ការខាតបង់ឥណទានដែលរំពឹងទុក គឺមានដូចខាងក្រោម៖

| | ECL រយៈពេល ១២ ខែ (ដំណាក់កាលទី ១) | សរុប | ECL រយៈពេល ១២ ខែ (ដំណាក់កាលទី ១) | សរុប |
|--|-------------------------------------|----------------|-------------------------------------|----------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| នៅកម្ពុជា៖ | | | | |
| នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ | (៣.៤៨៣) | (៣.៤៨៣) | (១៥.៤២៤) | (១៥.៤២៤) |
| ការវាស់វែងជាថ្មីសុទ្ធនៃប្រាក់ឧបត្ថម្ភ | ២.២០២ | ២.២០២ | ៤.៩០៧ | ៤.៩០៧ |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | - | - | ១១៧ | ១១៧ |
| នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០/ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ | | | | |
| ការវាស់វែងជាថ្មីសុទ្ធនៃប្រាក់ឧបត្ថម្ភ | (១.៦៤១) | (១.៦៤១) | (៦.៤០០) | (៦.៤០០) |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | (១.០៤៤) | (១.០៤៤) | (៤.២៥៤) | (៤.២៥៤) |
| | - | - | (៤៤) | (៤៤) |
| នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ | (២.៧២៥) | (២.៧២៥) | (១១.១០២) | (១១.១០២) |

ប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើមានកាលកំណត់គឺស្ថិតនៅគ្រឹះស្ថានហិរញ្ញវត្ថុនានា។

ចំនួនទឹកប្រាក់ខាងលើ គឺត្រូវបានវិភាគដូចតទៅ៖

| | ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|---------------------------------------|----------------|----------------|---------------|---------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| ក) តាមកាលកំណត់៖ | | | | |
| នៅក្នុងរយៈពេល ១ ខែ | ២.៤៤១.៣៣៥ | ៥.២៦១.១៩៣ | ១១.៥៧៥.៥៩៩ | ២១.២៤១.៥២៦ |
| លើសពី ១ ទៅ ៣ ខែ | ១៥.២៤៩.៧៥៤ | ១៣.៤១៦.០៣០ | ៦២.១២៧.៤៩៤ | ៥៤.២៦៧.៤៤២ |
| លើសពី ៣ ទៅ ១២ ខែ | ៤១៨.៦៦៧ | ៥.៣៧៥.៦២៤ | ១.៧០៩.៦៤៩ | ២១.៧៤៤.៤១៥ |
| | ១៨.១០៩.៧៥៦ | ២៤.០៥២.៨៤៧ | ៧៥.៤០៤.៧៤២ | ៩៧.២៧៣.៣៨៣ |
| ខ) តាមរូបិយប័ណ្ណ៖ | | | | |
| រៀល | ៥១.៥៤៥ | ៥៤.៤២០ | ២០៩.៩៩៤ | ២២១.៧៤៧ |
| ដុល្លារអាមេរិក | ១៨.០៧៦.៧០៩ | ២៣.៧៦៥.៤៧២ | ៧៣.៦៤៤.៩១៣ | ៩៦.១៣១.៣៣៤ |
| ផ្សេងៗ | ៣៤១.៥០២ | ២៣២.៥៥៩ | ១.៥៥៤.២៣៩ | ៩៤០.៧០២ |
| | ១៨.៥០៩.៧៥៦ | ២៤.០៥២.៤៥១ | ៧៥.៤០៤.៧៤៦ | ៩៧.២៧៣.៧៨៣ |
| គ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖ | | | | |
| គណនីបញ្ញើសន្សំ | ០% ទៅ ២% | ០% ទៅ ២% | ០% ទៅ ២% | ០% ទៅ ២% |
| ប្រាក់បញ្ញើមានកាលកំណត់ | ១.៥% ទៅ ៥.៥០% | ១.៥% ទៅ ៥.៣៨% | ១.៥% ទៅ ៥.៥០% | ១.៥% ទៅ ៥.៣៨% |

៧. ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា

| | ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|----------------------|------------------|------------------|------------------|------------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| គណនីចរន្ត | ១.៣៤០.៥៣០ | ១.២៩៦.៩៣៩ | ៥.៤៦១.៣១៩ | ៥.២៤៦.១១៤ |
| គណនីបញ្ញើមានកាលកំណត់ | ៤៧៣.៦៣៤ | - | ១.៩២៩.៦០១ | - |
| | <u>១.៨១៤.១៦៤</u> | <u>១.២៩៦.៩៣៩</u> | <u>៧.៣៩០.៩២០</u> | <u>៥.២៤៦.១១៤</u> |

៨. ឥណទាន និងបុរេប្រទាន

| | ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|---------------------------------------|-------------------|--------------------|--------------------|--------------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| រយៈពេលខ្លី | ២.៤២១.២៦៤ | ៣៥២.៦៣១ | ៩.៨៦៤.២៤៦ | ១.៤២៦.៣៩២ |
| រយៈពេលវែង | ៧២.៤២៧.៥៦៩ | ៥៩.៤៣១.៧២៤ | ២៩៦.៦៩៩.៥១៦ | ២៤២.០១៩.៣៤០ |
| ឥណទាន និងបុរេប្រទានដុលតាមផ្ទៃដើមរំលស់ | ៧៥.២៤៨.៨៣៣ | ៦០.១៨៤.៣៥៥ | ៣០៦.៥៦៣.៧៦២ | ២៤៣.៤៤៥.៧៣២ |
| បូក៖ ការប្រាក់បង្ករត្រូវទទួល | ៥៤៩.៩៦៣ | ៤៤៧.៩៥២ | ២.២៤០.៥៤៩ | ១.៨១១.៩៦៦ |
| ដក៖ សំវិធានធនសម្រាប់ ECL | <u>៧៣.៨៦៣.៣៣៥</u> | <u>(១.៨០០.៧៥៩)</u> | <u>(៧.៨៤៥.០៨៤)</u> | <u>(៧.២៤៤.០៧០)</u> |

ការប្រែប្រួលទៅលើប្រាក់ឧបត្ថម្ភសម្រាប់ការខាតបង់ឥណទានដែលរំពឹងទុក គឺមានដូចខាងក្រោម៖

| | ECL រយៈពេល ១២ ខែ (ដំណាក់កាលទី ១) | ECL ពេញមួយអាយុកាល មិនមែនឱនភាពឥណទាន (ដំណាក់កាលទី ២) | ECL ពេញមួយអាយុកាល ឱនភាពឥណទាន (ដំណាក់កាលទី ៣) | សរុប |
|---|-------------------------------------|--|--|----------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | ដុល្លារអាមេរិច | ដុល្លារអាមេរិច |
| នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ | ៤៨៧.២៧២ | ២២.៣៤៥ | ៤៦៥.៣៦៦ | ៩៧៤.៩៨៣ |
| ការប្រែប្រួលទៅលើ ECL ដោយសារតែបានធ្វើនៅក្នុងដំណាក់កាល៖- | | | | |
| ធ្វើទៅដំណាក់កាលទី ១ | ២.១៧៧ | (២.១៧៧) | - | - |
| ធ្វើទៅដំណាក់កាលទី ២ | - | - | - | - |
| ធ្វើទៅដំណាក់កាលទី ៣ | (៤០២.១៩២) | (៩៦.៣៧៤) | ៤៩៨.៥៦៦ | - |
| ការវាស់វែងជាថ្មីសុទ្ធនៃប្រាក់ឧបត្ថម្ភ | ៧១៥.៦៥៦ | ១០៣.៩៦៧ | ១៩.៥២៤ | ៨៣៩.១៤៧ |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលទទួលស្រាប់ ឬទិញ | ៣១៧.៤៩៣ | ៥.៣០៥ | ៤៥.៦៩០ | ៣៧៨.៤៨៨ |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលែងទទួលស្គាល់នៅក្នុងរយៈពេល | (១៦៨.៥៤៤) | (៥.៥៦៤) | (២០៤.១៥១) | (៣៧៨.២៥៩) |
| នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០/ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ | ៥៥២.២៦២ | ២៧.៥០២ | ១.២២០.៩៩៥ | ១.៨០០.៧៥៩ |
| ការប្រែប្រួលទៅលើ ECL ដោយសារតែបានធ្វើនៅក្នុងដំណាក់កាល៖- | | | | |
| ធ្វើទៅដំណាក់កាលទី ១ | (៣៥.១៥៦) | ២៣.៤៧១ | ១១.២៤៥ | - |
| ធ្វើទៅដំណាក់កាលទី ២ | ៧៥៩ | (៣.៤៤៤) | ២.៦៤៥ | - |
| ធ្វើទៅដំណាក់កាលទី ៣ | ២៣៥.៩៩៩ | - | (២៣៥.៩៩៩) | - |
| ការវាស់វែងជាថ្មីសុទ្ធនៃប្រាក់ឧបត្ថម្ភ | (២៦៥.៣១៧) | ៥៥.៤៣១ | ១៩៥.៥៧៦ | (១៤.៣១០) |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលទទួលស្រាប់ ឬទិញ | ៧៥៦.៥៧០ | ៩.៩៤៤ | ៧៩.១៤៤ | ៨៤៥.៧៥៨ |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលែងទទួលស្គាល់នៅក្នុងរយៈពេល | (១៧៤.៤១៥) | (២៣.៤៦៥) | (៤៩៤.០៤៦) | (៦៩២.៧២៦) |
| នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ | ១.០៦៦.៣០២ | ៤៩.៤៧៩ | ៧៧៩.៦៤៤ | ១.៩៩៥.៤២៥ |

| | ECL រយៈពេល ១២ ខែ (ដំណាក់កាលទី ១) | ECL ពេញមួយអាយុកាល មិនមែនឱនភាពឥណទាន (ដំណាក់កាលទី ២) | ECL ពេញមួយអាយុកាល ឱនភាពឥណទាន (ដំណាក់កាលទី ៣) | សរុប |
|---|-------------------------------------|--|--|-------------|
| | រៀល'០០០ | រៀល'០០០ | រៀល'០០០ | រៀល'០០០ |
| នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ | ១.៩៧១.០១៥ | ៩០.៣៨៦ | ១.៨៨២.៤០៥ | ៣.៩៤៣.៨០៦ |
| ការប្រែប្រួលទៅលើ ECL ដោយសារតែបានធ្វើនៅក្នុងដំណាក់កាល៖ | | | | |
| ធ្វើនៅដំណាក់កាលទី ១ | ៨.៨០៦ | (៨.៨០៦) | - | - |
| ធ្វើនៅដំណាក់កាលទី ២ | - | - | - | - |
| ធ្វើនៅដំណាក់កាលទី ៣ | (៣.២៤៥.៨៦៦) | (៣៨៩.៨៣៣) | ៣.៦៣៥.៦៩៩ | - |
| ការរស់វែងជាថ្មីសុទ្ធនៃប្រាក់ឧបត្ថម្ភ | ២.៤៩៤.៨២៩ | ៤២០.៥៤៦ | ៧៤.៩៧៥ | ៣.៣៩០.៣៥០ |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលទទួលស្រាប់ ឬទិញ | ១.២៨៥.៨៧៧ | ២១.៤៥៤ | ១៨៤.៤១៦ | ១.៤៩២.៧៤៧ |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលែងទទួលស្គាល់នៅក្នុងរយៈពេល | (៦៨១.៧៦០) | (២២.៥០៦) | (៤៤១.៩៧១) | (១.៣៤៦.២៣៧) |
| នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០/ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ | ២.២៣៣.៩០១ | ១១១.២៤៥ | ៤.៩៣៨.៩២៤ | ៧.២៨៤.០៧០ |
| ការប្រែប្រួលទៅលើ ECL ដោយសារតែបានធ្វើនៅក្នុងដំណាក់កាល៖ | | | | |
| ធ្វើនៅដំណាក់កាលទី ១ | (១៤៣.២២៦) | ៩៧.២៥១ | ៤៥.៩៧៥ | - |
| ធ្វើនៅដំណាក់កាលទី ២ | ៣.០៩២ | (១៤.០៣១) | ១០.៩៣៩ | - |
| ធ្វើនៅដំណាក់កាលទី ៣ | ៩៦១.៤៦០ | - | (៩៦១.៤៦០) | - |
| ការរស់វែងជាថ្មីសុទ្ធនៃប្រាក់ឧបត្ថម្ភ | (១.០៨០.៩០១) | ២២៥.៨២៦ | ៧៩៦.៧៧៧ | (៥៨.២៩៨) |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលទទួលស្រាប់ ឬទិញ | ៣.០៨២.២៦៦ | ៤០.៦៧៥ | ៣២២.៦១២ | ៣.៤៤៥.៥៥៣ |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលែងទទួលស្គាល់នៅក្នុងរយៈពេល | (៧២៨.៤៩២) | (៩៧.២២៦) | (២.០១២.៧៨៣) | (២.៨៣៨.៤៩១) |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | ១៦.០១៤ | ៧៩៧ | ៣៥.៤០៩ | ៥២.២២០ |
| នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ | ៤.៣៤៤.១១៤ | ៣៦៤.៥៣៧ | ៣.១៧៦.៤៣៣ | ៧.៨៨៥.០៨៤ |

ឥណទាន និងបុរេប្រទានគឺត្រូវបានវិភាគដូចតទៅ៖

| | ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|--------------------------|-------------------|-------------------|--------------------|--------------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| ក) តាមទំនាក់ទំនង៖ | | | | |
| អតិថិជនខាងក្រៅ | ៧៤.៦២៣.៦៣២ | ៥៩.៤៨៦.១៨៨ | ៣០៤.០១៦.៦៧៧ | ២៤០.៦២១.៦៣០ |
| ឥណទានបុគ្គលិក | ៦២៥.២០៥ | ៦៤៨.១៧១ | ២.៥៤៧.០៨៥ | ២.៨២៤.១០២ |
| | <u>៧៥.២៤៨.៨៣៧</u> | <u>៦០.១៣៤.៣៥៩</u> | <u>៣០៦.៥៦៣.៧៦២</u> | <u>២៤៣.៤៤៥.៧៣២</u> |
| ខ) តាមកាលកំណត់៖ | | | | |
| ១ ទៅ ៣ ខែ | ៦.៧១៦.០៩១ | - | ២៧.៣១១.៣៥៥ | - |
| ៣ ទៅ ៦ ខែ | ១.៤៨៦.៥១១ | ២០.០៤៤ | ៦.០៥៦.០៤៦ | ៤១.០៧៨ |
| ៦ ទៅ ១២ ខែ | ១.៧៨៧.៤៧៩ | ៦៤៥.២១៩ | ៧.២៦២.១៤៩ | ២.៧៧១.៧១១ |
| ១ ទៅ ៣ ឆ្នាំ | ២០.៣០៤.៦៥៩ | ២៣.៤១៥.៤០៩ | ៨២.៧២១.១៤១ | ៩៤.៧១៥.៣២៩ |
| ៣ ទៅ ៥ ឆ្នាំ | ១២.៣២២.៩៣១ | ៤.៣៩៣.០០៨ | ៥០.២០៣.៦២១ | ៣៣.៩៤៩.៧១៧ |
| ៥ ឆ្នាំឡើងទៅ | ៣២.៦៣១.១៦៦ | ២៧.៦៧០.៦៧៩ | ១៣២.៩៣៩.៣៧០ | ១១១.៩២៧.៤៩៧ |
| | <u>៧៥.២៤៨.៨៣៧</u> | <u>៦០.១៣៤.៣៥៩</u> | <u>៣០៦.៥៦៣.៧៦២</u> | <u>២៤៣.៤៤៥.៧៣២</u> |
| គ) តាមដំណើរការ៖ | | | | |
| ដំណើរការ | ៧២.៥២៧.៣៥៧ | ៥៦.២០៨.៥០៦ | ២៩៥.៤៧៦.៤៥២ | ២២៧.៣៦៣.៤០៧ |
| ក្រោមដំណើរការ | ១.១២៣.០៨៨ | ១.០៥៨.៤៩៦ | ៤.៥៧៥.៤៦១ | ៤.២៨៣.២៣៤ |
| មិនដំណើរការ | ១.៥៩៨.៣៩២ | ២.៨៦៧.៣៥៧ | ៦.៥១១.៨៤៩ | ១១.៧៩៩.០៩១ |
| | <u>៧៥.២៤៨.៨៣៧</u> | <u>៦០.១៣៤.៣៥៩</u> | <u>៣០៦.៥៦៣.៧៦២</u> | <u>២៤៣.៤៤៥.៧៣២</u> |
| ឃ) តាមវិស័យ៖ | | | | |
| កសិកម្ម | ៦០.៤៥២ | ៤៤.៥៥១ | ២៤៧.៩១១ | ១៩៦.៣៤៩ |
| សំណង់ | ១៥.០៩៩.៦២១ | ១១.៦៨៧.៤៤៤ | ៦១.៥១៥.៤៥៦ | ៤៧.២៧៧.៣២៩ |
| គ្រឿងម៉ាស៊ីន | ៧៦.៧៤៩ | ៩០.២៣២ | ៣១២.៤៣៤ | ៣៦៤.៩៤៤ |
| ផលិត | ១៤.៦៦១ | ៤៦.៦៤២ | ៥៩.៧២៩ | ១៤៤.៦៦៧ |
| អ៊ីប៉ូតែក | ៦.១១៤.២៤៤ | ៥.៩១៣.៤៤០ | ២៤.៩០៩.៤៣០ | ២៣.៩២១.៤៤៣ |
| កម្ចីផ្ទាល់ខ្លួន | ៤.៦៩៥.៩៥៧ | ៥.០៤៥.១៧១ | ៣៥.៤២៧.៣២៩ | ២០.៤០៧.៧១៧ |
| គោដនីយដ្ឋាន | ៥០៤.៤២៩ | ១១១.០៤៦ | ២.០៥៥.០៤៤ | ៤៤៩.១៤១ |
| ពាណិជ្ជកម្មលក់រាយ | ៣៧.៦៩៥.៧៧០ | ៣៤.១១៥.៩៧៩ | ១៥៣.៥៧២.៥៦៧ | ១៣៧.៩៩៩.១៣៥ |
| ការដឹកជញ្ជូន | ១.៤៧៩.០៨៩ | ១២៦.២៤៧ | ៦.០២៥.៤០៩ | ៥១០.៦៦៩ |
| ពាណិជ្ជកម្មបោះដុំ | ៥.៥០៧.៤២៥ | ២.៩៩៤.៤០៧ | ២២.៤៣៧.២៤៩ | ១២.១៣០.១៧៤ |
| | <u>៧៥.២៤៨.៨៣៧</u> | <u>៦០.១៣៤.៣៥៩</u> | <u>៣០៦.៥៦៣.៧៦២</u> | <u>២៤៣.៤៤៥.៧៣២</u> |

| | ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|---------------------------|----------------|----------------|-------------|-------------|
| | ដុល្លារអាមេរិក | ដុល្លារអាមេរិក | រៀល'០០០ | រៀល'០០០ |
| ង) តាមរូបិយប័ណ្ណ៖ | | | | |
| ដុល្លារអាមេរិក | ៦៥.៣៧៧.៣៤៩ | ៥៥.២០៤.៧៦២ | ២៦៦.៣៤៧.៤៨៣ | ២២៣.៣១៩.៤៤២ |
| រៀល | ៩.៤៧១.៤៤៤ | ៤.៩៧៥.៥៩៧ | ៤០.២១៦.២៧៩ | ២០.១២៦.២៩០ |
| | ៧៥.៨៤៨.៧៩៣ | ៦០.១៨០.៣៥៩ | ៣០៦.៥៦៣.៧៦២ | ២៤៣.៤៤៥.៧៣២ |
| ច) តាមស្ថានភាពនិវាសដ្ឋាន៖ | | | | |
| និវេសនជន | ៧៥.២៤៤.៤៣៧ | ៦០.១៨៤.៣៥៩ | ៣០៦.៥៦៣.៧៦២ | ២៤៣.៤៤៥.៧៣២ |
| ឆ) តាមហានិភ័យ៖ | | | | |
| មិនធំ | ៧៥.២៤៤.៤៣៧ | ៦០.១៨៤.៣៥៩ | ៣០៦.៥៦៣.៧៦២ | ២៤៣.៤៤៥.៧៣២ |
| ជ) តាមប្រភេទអតិថិជន៖ | | | | |
| សាជីវកម្ម | ៣១.៧៥៧.១៧៩ | ២៨.២២១.៣៥៥ | ១២៩.៣៧៨.៧៤៧ | ១១៤.១៥៥.៣៤១ |
| បុគ្គល ឬពាណិជ្ជករទោល | ៤៣.៤៩១.៦៥៤ | ៣១.៩៦៣.០០៤ | ១៧៧.១៨៥.០១៥ | ១២៩.២៩០.៣៩១ |
| | ៧៥.២៤៨.៨៣៣ | ៦០.១៨៤.៣៥៩ | ៣០៦.៥៦៣.៧៦២ | ២៤៣.៤៤៥.៧៣២ |

៩. ការវិនិយោគ

| | ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|--------------------------|----------------|----------------|------------|------------|
| | ដុល្លារអាមេរិក | ដុល្លារអាមេរិក | រៀល'០០០ | រៀល'០០០ |
| ការវិនិយោគទៅលើឧបករណ៍ (១) | ១.៤០០.០០០ | ១.៤០០.០០០ | ៧.៣៣៣.២០០ | ៧.២៨១.០០០ |
| ការវិនិយោគមូលធន (២) | ២៥.៥៤៤ | ២៥.៥៤៤ | ១០៤.២៤៦ | ១០៣.៥០៣ |
| | ១.៤២៥.៥៤៤ | ១.៤២៥.៥៤៤ | ៧.៤៣៧.៤៤៦ | ៧.៣៨៤.៥០៣ |

- (១). តួលេខនេះតំណាងឱ្យ ១០០% នៃការវិនិយោគមូលធននៅក្នុងក្រុមហ៊ុន ខេបស៊ីយូរីធីលីមីត ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុង ដែលគោលបំណងរបស់ក្រុមហ៊ុនគឺពាក់ព័ន្ធនឹងការធានាមូលបត្រ ការដោះស្រាយ និងអាជីវកម្មឈ្នួញដើងសា។ ក្រុមហ៊ុន ខេបស៊ីយូរីធីលីមីត ទទួលបានអាជ្ញាប័ណ្ណពីគណៈកម្មការមូលបត្រកម្ពុជា។
- (២). ការវិនិយោគមូលធន តំណាងឱ្យ ការវិនិយោគ ១% នៃដើមទុនក្នុងក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី ដើម្បីបង្កើតការិយាល័យ ឥណទានឯកជននៅកម្ពុជា។ ធនាគារបានចាត់ចែងការវិនិយោគនេះជាភាគហ៊ុនមូលធន តាមតម្លៃសមស្របតាមរយៈចំណូលលម្អិតផ្សេងៗ។

១០. ទ្រព្យសកម្មផ្សេងៗ

| | ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|---|------------------|------------------|------------------|------------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| ការប្រាក់បង្គរពីធនាគារជាតិនៃកម្ពុជា និងធនាគារផ្សេងៗ | | | | |
| បុរេប្រទាន និងប្រាក់បញ្ញើ | ៥៧០.៥០៧ | ៦៧២.២៨០ | ២.៣២៤.២៤៦ | ២.៧១៩.៣៧៣ |
| ចំណាយទូទាត់ជាមុន | ១.០៦៣.១៤៥ | ៩៣១.៤១៥ | ៤.៣៣១.២៥៣ | ៣.៧៦៧.៥៧៤ |
| មូលប្បទានប័ត្រអ្នកធ្វើដំណើរ | ៣៨៧.៩៤៣ | ៣១៤.៩៦២ | ១.៥៨០.៤៨០ | ១.២៧៤.០២១ |
| Western Union Inbound | ១.២០០ | ៦.៣៣០ | ៤.៨៨៤ | ២៥.៦០៤ |
| ប័ណ្ណឥណទាន និងគណនីត្រូវទទួលផ្សេងៗ | ៧៩.៦៦៣ | ១៨៥.៣១៧ | ៣២៤.៥៤៧ | ៧៤៩.៦០៧ |
| | <u>១.១២០.៧៤២</u> | <u>១.៧៩៩.២៣៤</u> | <u>៤.៥៦៥.៩០៣</u> | <u>៧.២៧៧.១៥៨</u> |

១១. ប្រាក់បញ្ញើតាមច្បាប់នៅធនាគារជាតិនៃកម្ពុជា

| | ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|--|-------------------|-------------------|-------------------|-------------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| ប្រាក់តម្កល់ធានាលើដើមទុន | ៧.៥០០.០០០ | ៧.៥០០.០០០ | ៣០.៥៥៥.០០០ | ៣០.៣៣៧.៥០០ |
| លក្ខខណ្ឌតម្រូវទុនបម្រុង - រៀល | ៥០.៤១០ | ២៤.៧២២ | ២០៧.០០០ | ១០០.០០០ |
| លក្ខខណ្ឌតម្រូវទុនបម្រុង - ដុល្លារអាមេរិក | ១១.៧៥៣.៤០០ | ១១.៧៥៣.៤០០ | ៤៧.៤៨៣.៣៥១ | ៤៧.៥៤២.៥០៣ |
| | <u>១៩.៣០៤.២១០</u> | <u>១៩.២៧៨.១២២</u> | <u>៧៨.២៤៥.៣៥១</u> | <u>៧៧.៩៨០.០០៣</u> |

(ក) ប្រាក់តម្កល់ធានាលើដើមទុន

ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៧៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ គ្រឹះស្ថានធនាគារ ចាំបាច់ត្រូវរក្សាប្រាក់តម្កល់ធានាដើមទុនឱ្យបាន ១០% នៃដើមទុនចុះបញ្ជីជាមួយធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះមិនអាចប្រើប្រាស់បានក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារបាននោះទេ ប៉ុន្តែគឺត្រូវបង្វិលឱ្យធនាគារវិញ នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ឈប់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

(ខ) ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន

យោងតាមប្រកាសលេខ ធ៧-០២០-២៣០ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ធនាគារចាំបាច់ត្រូវរក្សាទុន បម្រុងកាតព្វកិច្ចរៀបរយនឹង ប្រាក់បញ្ញើរបស់អតិថិជនតាមសមតុល្យប្រចាំថ្ងៃជាមធ្យមស្មើនឹងប្រាំពីរភាគរយ (៧%) សម្រាប់ទំហំរូបិយប័ណ្ណក្នុងប្រទេស និង រូបិយប័ណ្ណបរទេសជាមួយធនាគារជាតិនៃកម្ពុជា (“NBC”)។ ប្រកាសនេះ គឺជាបទប្បញ្ញត្តិ និងវិធានការថ្មីរបស់ធនាគារជាតិនៃកម្ពុជា ដែលអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្សេងៗមានសន្ទនីយភាពកាន់តែរឹងមាំ និងដើម្បីកាត់បន្ថយផលប៉ះពាល់ពី ជំងឺកូវីដ ១៩ មកលើវិស័យ ធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងសេដ្ឋកិច្ចទាំងមូល។

១២. ទ្រព្យសកម្មអរូបី

| | ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|----------------------------|----------------|----------------|------------|-------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| កម្មវិធីសុហ្វវែរកុំព្យូទ័រ | | | | |
| ចំណាយ | | | | |
| នៅថ្ងៃទី០១ ខែមករា | ២៥៩.៤៧៣ | ៦២៦.៧១៩ | ១.០៤៩.៥៦៤ | ២.៥៥៣.៤៨០ |
| ការលុបចេញពីបញ្ជី | (២១៤.៤៧៣) | (៣៦៧.២៤៦) | (៤៧៣.៧៦៣) | (១.៤៤៥.៥១០) |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | - | - | ៧.៥២៥ | (១៤.៤០២) |
| នៅថ្ងៃទី៣១ ខែធ្នូ | ៤៥.០០០ | ២៥៩.៤៧៣ | ១៤៣.៣២៦ | ១.០៨៣.៥៦៨ |
| វិលសំបង្ក | | | | |
| នៅថ្ងៃទី០១ ខែមករា | ២២០.៤០១ | ៤៥៤.៦៧២ | ៤៩១.៥២២ | ១.៤៦៩.០៤៤ |
| បន្ថែម | | | | |
| ការលុបចេញពីបញ្ជី | ៣៩.០៧២ | ១២៤.៩៧៥ | ១៥៩.១៧៩ | ៥២១.៧០៤ |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | (២១៤.៤៧៣) | (៣៦៧.២៤៦) | (៤៧៣.៧៦៣) | (១.៤៤៥.៥១០) |
| | - | - | ៦.៣៥២ | (១៣.៧៦០) |
| នៅថ្ងៃទី៣១ ខែធ្នូ | ៤៥.០០០ | ២២០.៤០១ | ១៤៣.៣២៦ | ៤៩១.៥២២ |
| តម្លៃយោងសុទ្ធ | | | | |
| នៅថ្ងៃទី៣១ ខែធ្នូ | - | ៣៩.០៧២ | - | ១៥៤.០៤៦ |

១៣. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

| | ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|-------------------------------------|----------------|----------------|------------|------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| ចំណាយ | | | | |
| នៅថ្ងៃទី១ ខែមករា | ២.៤៩១.៦៦១ | ២.៥០៥.៩៩២ | ១១.៦៩៧.៥៧៤ | ១០.២១១.៩១៤ |
| បន្ថែម | - | ៤៣៣.៥៧២ | - | ១.៧៥៣.៧៩៩ |
| ចាត់ថ្នាក់ឡើងវិញពីទ្រព្យសកម្មផ្សេងៗ | - | ៤៥.៦៥០ | - | ១៨៤.៦៥៤ |
| លៃងទទួលស្គាល់នៅក្នុងឆ្នាំ | - | (៩០.៦៨៤) | - | (៣៦៦.៤១៧) |
| ការកែតម្រូវលើការវាស់វែងជាថ្មី | ២៤៧ | (២.៤៦៩) | ១.០០៦ | (១១.៦០៥) |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | - | - | ៤៣.០៤៩ | (៧៤.៣៧១) |
| | | | | |
| នៅថ្ងៃទី៣១ ខែធ្នូ | ២.៤៩១.៩០៨ | ២.៤៩១.៦៦១ | ១១.៧៤១.៦៣៣ | ១១.៦៩៧.៥៧៤ |
| | | | | |
| វិលសំបង្គរ | | | | |
| នៅថ្ងៃទី១ ខែមករា | ១.៩៤៧.៣៩៦ | ១.៤៦៩.៤៣១ | ៤.០៣៩.៤២៦ | ៥.៩៤៩.៥២២ |
| បន្ថែម | ៤៤៤.១៩៤ | ៥២៤.៣៧៧ | ១.៤០៩.៦៤៦ | ២.១២១.១០៥ |
| លៃងទទួលស្គាល់នៅក្នុងឆ្នាំ | - | (៦.៤១២) | - | (២៧.៥៥៥) |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | - | - | ៥៦.៤២៥ | (៤៣.២៤៦) |
| | | | | |
| នៅថ្ងៃទី៣១ ខែធ្នូ | ២.៤៣១.៥៩០ | ១.៩៨៧.៣៩៦ | ៩.៥០៦.៦៩៧ | ៨.០៣៩.៤២៦ |
| | | | | |
| តម្លៃយោងសុទ្ធ | | | | |
| នៅថ្ងៃទី៣១ ខែធ្នូ | ៤៦០.៣១៨ | ៩០៤.២៦៥ | ១.៨៧៥.៣៣៦ | ៣.៦៥៧.៧៥២ |

១៤. បរិក្ខារ

| កុំព្យូទ័រ និងបរិក្ខារ បច្ចេកវិទ្យាព័ត៌មាន | បរិក្ខារការិយាល័យ គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ | ម៉ាស៊ីនអេធីអ៊ីម | យានយន្ត | ការកែលម្អលើ ទ្រព្យចូល | ទ្រព្យសកម្មកំពុង ដំណើរការ | សរុប |
|--|--|-----------------|----------------|--------------------------|------------------------------|----------------|
| ដុល្លារអាមេរិច | ដុល្លារអាមេរិច | ដុល្លារអាមេរិច | ដុល្លារអាមេរិច | ដុល្លារអាមេរិច | ដុល្លារអាមេរិច | ដុល្លារអាមេរិច |

២០២១

ចំណាយ

| | | | | | | | |
|---------------------------------|----------|----------|---------|---------|--------|-----------|-----------|
| នៅថ្ងៃទី១១.១២.២០២១ | ២១៩.៩៨២ | ២៥៦.១៩៦ | ៦១៣.៦០០ | ១៣៩.២៥០ | - | ២៩៧.៦៣៩ | ១.៥២៦.៦៦៧ |
| បន្ថែម | ៤១៤.៣១៣ | ៣៤.៣៥០ | ២៦.៣៩៧ | - | ៧១.៤៧៤ | ១.៤៦៧.៩២២ | ២.០២២.៤៥៦ |
| ផ្ទេរពីទ្រព្យសកម្មកំពុងដំណើរការ | - | - | ៣៣.៩៨៧ | - | - | (៣៣.៩៨៧) | - |
| ការលក់ | (១.២៦៣) | (៦៦០) | - | - | - | - | (១.៩២៣) |
| ការលុបចេញពីបញ្ជី | (២៦.៦៦១) | (៤៦.៣៨៣) | - | - | - | - | (៧៣.០៤៤) |

នៅថ្ងៃទី៣១.១២.២០២១

| | | | | | | |
|---------|---------|---------|---------|--------|-----------|-----------|
| ៦១០.៣៧១ | ២៤៧.៥០៣ | ៦៧៣.៩៨៤ | ១៣៩.២៥០ | ៧១.៤៧៤ | ១.៧៣១.៥៧៤ | ៣.៤៧៤.១៥៦ |
|---------|---------|---------|---------|--------|-----------|-----------|

រំលស់បង្គរ

| | | | | | | | |
|--------------------|----------|----------|---------|--------|-------|---|----------|
| នៅថ្ងៃទី១១.១២.២០២១ | ១០៩.១៤៦ | ១៤៤.០៨៩ | ២៤៩.៦៧៦ | ៥១.៣៣៧ | - | - | ៥៥៤.២៤៨ |
| បន្ថែម | ៦៣.១០៣ | ៦០.១៥៥ | ៧៩.៤២៥ | ២៧.៩១៤ | ២.៥៣៧ | - | ២៣៣.១៣៤ |
| ការលក់ | (១.២៦៣) | (៦៦០) | - | - | - | - | (១.៩២៣) |
| ការលុបចេញពីបញ្ជី | (២៦.៦៦១) | (៤៦.៣៨៣) | - | - | - | - | (៧៣.០៤៤) |

នៅថ្ងៃទី៣១.១២.២០២១

| | | | | | | |
|---------|---------|---------|--------|-------|---|---------|
| ១៤៤.៣២៥ | ១៥៧.២០១ | ៣២៩.១០១ | ៧៩.២៥៥ | ២.៥៣៧ | - | ៧១២.៤១៩ |
|---------|---------|---------|--------|-------|---|---------|

តម្លៃយោងសុទ្ធ

| | | | | | | | |
|--------------------|---------|--------|---------|--------|--------|-----------|-----------|
| នៅថ្ងៃទី៣១.១២.២០២១ | ៤៦៦.០៤៦ | ៩០.៣០២ | ៣៤៤.៨៨៣ | ៥៩.៩៩៥ | ៦៨.៩៣៧ | ១.៧៣១.៥៧៤ | ២.៧៦១.៧៣៧ |
|--------------------|---------|--------|---------|--------|--------|-----------|-----------|

| កុំព្យូទ័រ និងបរិក្ខារ បច្ចេកវិទ្យាព័ត៌មាន | បរិក្ខារការិយាល័យ គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ | ម៉ាស៊ីនអេធីអឹម | យានយន្ត | ទ្រព្យសកម្មកំពុង ដំណើរការ | សរុប |
|--|--|----------------|----------------|------------------------------|----------------|
| ដុល្លារអាមេរិច | ដុល្លារអាមេរិច | ដុល្លារអាមេរិច | ដុល្លារអាមេរិច | ដុល្លារអាមេរិច | ដុល្លារអាមេរិច |

២០២០

ចំណាយ

| | | | | | | |
|---------------------------------|-----------|-----------|----------|-----------|-----------|-----------|
| នៅថ្ងៃទី១.១.២០២០ | ៤៤៦.០០៥ | ៤៦០.១៣២ | ៥៦៣.៤៤២ | ៣៥១.៥១០ | ២៦៩.២២៥ | ២.០៩០.៣១៤ |
| បន្ថែម | ១១.៥២០ | ១០.៩២៩ | - | - | ២០៦.៩០៩ | ២២៩.៣៥៤ |
| ផ្ទេរពីទ្រព្យសកម្មកំពុងដំណើរការ | ៦០.០១៦ | ២៧.៤៤១ | ៩០.៦៣៤ | - | (១៧៤.៤៩៥) | - |
| ការលក់ | (៤.៩២៤) | (១.២៣៤) | - | - | - | (៦.១៥៨) |
| ការលុបចេញពីបញ្ជី | (២៩២.៦៣៥) | (២៤១.៤៧២) | (៤០.៤៤០) | (២១២.២៦០) | - | (៧៨៦.៨៤៧) |

| | | | | | | |
|--------------------|---------|---------|---------|---------|---------|-----------|
| នៅថ្ងៃទី៣១.១២.២០២០ | ២១៩.៩៨២ | ២៥៦.១៩៦ | ៦១៣.៦០០ | ១៣៩.២៥០ | ២៩៧.៦៣៩ | ១.៥២៦.៦៦៧ |
|--------------------|---------|---------|---------|---------|---------|-----------|

រំលស់បង្គរ

| | | | | | | |
|------------------|-----------|-----------|----------|-----------|---|-----------|
| នៅថ្ងៃទី១.១.២០២០ | ៣៤០.២៦៣ | ៣២២.៧០៤ | ២១៤.៩៤៣ | ២២៩.៤៧៧ | - | ១.១០៧.៤៣១ |
| បន្ថែម | ៦៦.៤៤២ | ៦៣.៩៤៦ | ៧៥.១៧៣ | ៣៣.៧២០ | - | ២៣៩.៣២១ |
| ការលក់ | (៤.៩២៤) | (១.១៣៣) | - | - | - | (៦.០៥៧) |
| ការលុបចេញពីបញ្ជី | (២៩២.៦៣៥) | (២៤១.៤៧២) | (៤០.៤៤០) | (២១២.២៦០) | - | (៧៨៦.៨៤៧) |

| | | | | | | |
|--------------------|---------|---------|---------|--------|---|---------|
| នៅថ្ងៃទី៣១.១២.២០២០ | ១០៩.១៤៦ | ១៤៤.០៤៥ | ២៤៩.៦៧៦ | ៥១.៣៣៧ | - | ៥៥៤.២០៨ |
|--------------------|---------|---------|---------|--------|---|---------|

តម្លៃយោងសុទ្ធ

| | | | | | | |
|--------------------|---------|---------|---------|--------|---------|---------|
| នៅថ្ងៃទី៣១.១២.២០២០ | ១១០.៤៣៦ | ១១២.១០៧ | ៣៦៣.៩២៤ | ៤៧.៩១៣ | ២៩៧.៦៣៩ | ៩៧២.៤១៩ |
|--------------------|---------|---------|---------|--------|---------|---------|

១៤. បរិក្ខារ(ត)

| កុំព្យូទ័រ និងបរិក្ខារ បច្ចេកវិទ្យាព័ត៌មាន | បរិក្ខារការិយាល័យ គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ | ម៉ាស៊ីនអេធីអឹម | យានយន្ត | ការកែលម្អលើ ទ្រព្យចូល | ទ្រព្យសកម្មកំពុង ដំណើរការ | សរុប |
|--|--|----------------|-----------|--------------------------|------------------------------|------------|
| រៀល'០០០ | រៀល'០០០ | រៀល'០០០ | រៀល'០០០ | រៀល'០០០ | រៀល'០០០ | រៀល'០០០ |
| ២០២១ | | | | | | |
| ចំណាយ | | | | | | |
| នៅថ្ងៃទី១.១.២០២១ | ៤៤៩.៤២៧ | ១.០៣៦.៣១៣ | ២.៤៤២.០១២ | ៥៦៣.២៦៦ | - | ១.២០៣.៩៩០ |
| បន្ថែម | ១.៧០៤.២០៧ | ១៥៦.២៣៤ | ១០៧.៥៤១ | - | ២៩១.១៨៥ | ៥.៩៨០.៣១៥ |
| ផ្ទេរពីទ្រព្យសកម្មកំពុងដំណើរការ | - | - | ១៣៤.៤៦៣ | - | - | (១៣៤.៤៦៣) |
| ការលក់ | (៥.១៤៥) | (២.៦៤៩) | - | - | - | (៧.៧៩៤) |
| ការលុបចេញពីបញ្ជី | (១០៤.៦១៧) | (១៤៤.៩៦៤) | - | - | - | (២៤៩.៥៨១) |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | ៦.៣៧៩ | ៧.៤២៩ | ១៧.៧៩៥ | ៤.០៣៩ | - | ៤៥.៦៧២ |
| | | | | | | |
| នៅថ្ងៃទី៣១.១២.២០២១ | ២.៤៤៦.៦៥១ | ១.០០៤.៣៦៧ | ២.៧៤៥.៤១១ | ៥៦៧.៣០៥ | ២៩១.១៨៥ | ៧.០៥៤.៤៣៩ |
| | | | | | | |
| រំលស់បង្គរ | | | | | | |
| នៅថ្ងៃទី១.១.២០២១ | ៤៤១.៤៩៦ | ៥៤២.៤៤០ | ១.០០៩.៩៣៩ | ២០៧.៦៥៤ | - | - |
| បន្ថែម | ២៥៧.០៤២ | ២៤៥.០៧១ | ៣២៣.៥៧៧ | ១១៣.៧៣៤ | ១០.៣៣៦ | - |
| ការលក់ | (៥.១៤៥) | (២.៦៤៩) | - | - | - | (៧.៤៣៤) |
| ការលុបចេញពីបញ្ជី | (១០៤.៦១៧) | (១៤៤.៩៦៤) | - | - | - | (២៤៩.៥៨១) |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | ៣.១៦៤ | ៤.១៧៩ | ៧.២៤១ | ១.៤៤៩ | - | ១៦.០៣៣ |
| | | | | | | |
| នៅថ្ងៃទី៣១.១២.២០២១ | ៥៨៧.៩៤០ | ៦៤០.៤៧៧ | ១.៣៤០.៧៥៧ | ៣២២.៨៤៥ | ១០.៣៣៦ | ២.៩០២.៣៩៥ |
| | | | | | | |
| តម្លៃយោងសុទ្ធ | | | | | | |
| នៅថ្ងៃទី៣១.១២.២០២១ | ១.៨៥៨.៦៧១ | ៣៦៣.៨៩០ | ១.៤០៥.០៥៤ | ២៤៤.៤៦០ | ២៨០.៨៤៩ | ១១.២៥១.៣១៧ |

| កុំព្យូទ័រ និងបរិក្ខារ បច្ចេកវិទ្យាព័ត៌មាន | បរិក្ខារការិយាល័យ គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ | ម៉ាស៊ីនអេធីអឹម | យានយន្ត | ទ្រព្យសកម្មកំពុង ដំណើរការ | សរុប |
|--|--|----------------|---------|---------------------------|---------|
| រៀល'០០០ | រៀល'០០០ | រៀល'០០០ | រៀល'០០០ | រៀល'០០០ | រៀល'០០០ |

២០២០

ចំណាយ

| | | | | | | |
|---------------------------------|-------------|-----------|-----------|-----------|-----------|-------------|
| នៅថ្ងៃទី១.១.២០២១ | ១.៤១៧.៤៧០ | ១.៤៧៥.០៣៤ | ២.២៩៦.០២៦ | ១.៤៣២.៤០៣ | ១.០៩៧.០៩២ | ៨.៥១៤.០២៥ |
| បន្ថែម | ៤៦.៥៩៤ | ៤៤.២០៤ | - | - | ៨៣៦.៩៤៧ | ៩២៧.៧៥៣ |
| ផ្ទេរពីទ្រព្យសកម្មកំពុងដំណើរការ | ២៤២.៧៦៥ | ១១២.៦១៧ | ៣៦៦.៦៣០ | - | (៧២២.០១២) | - |
| ការលក់ | (១៩.៩១៤) | (៤.៩៩២) | - | - | - | (២៤.៩១០) |
| ការលុបចេញពីបញ្ជី | (១.១៨៣.៧០៩) | (៩៧៦.៧៥៤) | (១៦៣.៧៤២) | (៤៥៤.៥៩២) | - | (៣.១៨២.៧៩៧) |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | (១៣.៣៧៩) | (១៣.៤០៤) | (១៦.៩០២) | (១០.៥៤៥) | (៤.០៧៧) | (៦២.៧០៧) |
| | | | | | | |
| នៅថ្ងៃទី៣១.១២.២០២១ | ៤៨៩.៤២៧ | ១.០៣៦.៣១៣ | ២.៤៨២.០១២ | ៥៦៣.២៦៦ | ១.២០៣.៩៥០ | ៦.១៧៥.៣៦៨ |

រំលស់បង្គរ

| | | | | | | |
|----------------------------|-------------|-----------|-----------|-----------|---|-------------|
| នៅថ្ងៃទី១.១.២០២១ | ១.៣៤៦.៥៧២ | ១.៣១៥.០៣៥ | ៤៧៦.០៥៦ | ៩៣៦.៧៤៩ | - | ៤.០៧៤.៤១២ |
| បន្ថែម | ២៦៤.៧៥៤ | ២៥៤.៤២៣ | ៣០៤.០៧៥ | ១៣៦.៣៩៧ | - | ៩៦៥.០៥៩ |
| ការលក់ | (១៩.៩១៤) | (៤.៥៨៣) | - | - | - | (២៤.៥០១) |
| ការលុបចេញពីបញ្ជី | (១.១៨៣.៧០៩) | (៩៧៦.៧៥៤) | (១៦៣.៧៤២) | (៤៥៤.៥៩២) | - | (៣.១៨២.៧៩៧) |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | (១០.២០៧) | (៩.៦៤១) | (៦.៤៥០) | (៦.៤៩៦) | - | (៣៣.២០៤) |
| | | | | | | |
| នៅថ្ងៃទី៣១.១២.២០២១ | ៤៤១.៤៩៦ | ៥៨៦.៤៨០ | ១.០០៩.៩៣៩ | ២០៧.៦៥៨ | - | ២.២៤៥.៥៧៣ |

តម្លៃយោងសុទ្ធ

| | | | | | | |
|--------------------|---------|---------|-----------|---------|-----------|-----------|
| នៅថ្ងៃទី៣១.១២.២០២១ | ៤៤៤.៣៣១ | ៤៧៦.៧៧៣ | ១.៤៧៦.០៦៣ | ៣៦៥.៦០៨ | ១.២០៣.៩៥០ | ៣.៩៣៦.៧២៥ |
|--------------------|---------|---------|-----------|---------|-----------|-----------|

១៥. ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុ

| | ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|--|----------------|----------------|-------------|-------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| អតិថិជន៖ | | | | |
| គណនីចរន្ត | ១៥.៥៣៣.០៥២ | ១៦.២៤៥.៤៨២ | ៦៣.២៨១.៦៥៤ | ៦៥.៧១៤.៥៩៣ |
| គណនីបញ្ញើសន្សំ | ១៤.២១១.៧៧៩ | ១៧.៥៣៥.០២៦ | ៥៧.៤៩៤.៧៨៤ | ៧០.៩២៩.១៧៩ |
| ប្រាក់បញ្ញើមានកាលកំណត់ | ៦៤.០៧៨.៦៤៨ | ៥៣.៩៥៤.៤២៤ | ២៦១.០៥៦.៤១២ | ២១៨.២៤៥.៦៤៤ |
| | ៩៣.៨២៣.៤៧៩ | ៨៧.៧៣៥.៩៣២ | ៣៨១.៨៣២.៨៤០ | ៣៥៤.៨៨៩.៤១៦ |
| ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៖ | | | | |
| គណនីចរន្ត | ១.២៩២.៧៩០ | ៧៩២.៥១៩ | ៥.២៦៦.៤២៦ | ៣.២០៥.៧៤០ |
| ប្រាក់បញ្ញើមានកាលកំណត់ | ៩.១៥០.០០០ | ៧.១៥០.០០០ | ៣៧.២៧៧.១០០ | ២៤.៩២១.៧៥១ |
| | ១០.៤៤២.៧៩០ | ៧.៩៤២.៥១៩ | ៤២.៥៤៣.៥២៦ | ២៨.១២៧.៤៩១ |
| | ១០៤.២៦៦.២៦៩ | ៩៥.៦៧៨.៤៥១ | ៤២៤.៣៧៦.៣៦៦ | ៣៨២.០១៦.៩០៧ |

(ក) តាមរយៈពេលកាលកំណត់៖

| | ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|--------------------|----------------|----------------|-------------|-------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| នៅក្នុងរយៈពេល ១ ខែ | ៣១.០៣៧.៦២១ | ៣៤.៥៧៣.៤២៧ | ១២៦.៤៤៧.២៦៨ | ១៣៩.៤៤៩.៥១២ |
| ១-៣ ខែ | ២៩.៨៣០.៤០៤ | ២៧.២០២.៥៩៤ | ១២១.៥៣០.៧១២ | ១១០.០៣៤.៥០៩ |
| ៣-៦ ខែ | ១២.២៣៩.៤៦១ | ១០.៩៤៤.១២៤ | ៤៩.៤៦៥.១៩៤ | ៤៤.៤៤៦.៩៦២ |
| ៦-១២ ខែ | ២៥.៣៤៣.៧០៥ | ២០.៧២៥.៧១២ | ១០៣.២៥០.២៥៤ | ៨៣.៤៣៥.៥០៥ |
| លើសពី ១ ឆ្នាំ | ៥.៤១៤.២៧៤ | ២.១៤៧.៩៩០ | ២៣.៦៤៧.៣៥២ | ៤.៤៥០.៤១៩ |
| | ១០៤.២៦៦.២៦៩ | ៩៥.៦៧៨.៤៥១ | ៤២៤.៣៧៦.៣៦០ | ៣៨២.០១៦.៩០៧ |

(ខ) តាមប្រភេទអតិថិជន៖

| | ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|---------------------------------------|----------------|----------------|-------------|-------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| បុគ្គល | | | | |
| សហគ្រាសអាជីវកម្ម | ៤៣.៤៦៤.១១២ | ៧៤.៧៥៧.៦៦៤ | ៣៤១.៦៦២.៣៩៣ | ៣១៤.៥៧៤.៧៦៦ |
| ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ | ៩.៩៩៩.៣៦៧ | ៤.៩៧៧.៦៦៤ | ៤០.៥៧៤.៤៦១ | ៣៦.៣១៤.៦៩០ |
| | ១០.៤៤២.៧៩០ | ៧៩.៧៣៥.៣២៨ | ៤២.៥៤៣.៩២៦ | ៣៥០.១២៧.៤៥៦ |
| | ១០៤.២៦៦.២៦៩ | ៩៥.៦៧៧.៤៥៦ | ៤២៤.៧៨០.៧៨០ | ៣៨៧.០១៦.៩០៧ |

(គ) តាមស្ថានភាពនិវាសន៖

| | ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|----------------|----------------|----------------|-------------|-------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| និវេសនជន | ១០៤.២៦៦.២៦៩ | ដុល្លារអាមេរិច | ៤២៤.៧៨០.៧៨០ | ៣៨៧.០១៦.៩០៧ |
| មិនមែននិវេសនជន | - | ៩៥.៦៧៧.៤៥៦ | - | - |
| | ១០៤.២៦៦.២៦៩ | - | ៤២៤.៧៨០.៧៨០ | ៣៨៧.០១៦.៩០៧ |

(ឃ) តាមតម្លៃរូបិយប័ណ្ណ៖

| | ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|----------------|----------------|----------------|-------------|-------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| ដុល្លារអាមេរិច | ១០២.០៧៤.៤០៤ | ៩៥.៤១៣.២១៦ | ៤១៥.៤៥១.១៣៤ | ៣៨៥.៩៤៦.៤៥៩ |
| រៀល | ២.១៩១.៨៦៥ | ២៦៤.៦៣៥ | ៤.៩២៩.៦៤២ | ១.០៧០.៤៤៨ |
| | ១០៤.២៦៦.២៦៩ | ៩៥.៦៧៧.៨៥១ | ៤២០.៣៨០.៧៧៦ | ៣៨៧.០១៦.៩០៧ |

(ង) តាមទំនាក់ទំនង៖

| | ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|---------------------------|----------------|----------------|-------------|-------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| សម្ព័ន្ធហិរញ្ញវត្ថុ | ៩៦៩ | ១.០២០ | ៣.៩៤៤ | ៤.១២៧ |
| មិនមែនសម្ព័ន្ធហិរញ្ញវត្ថុ | ១០៤.២៦៥.៣០០ | ៩៥.៦៧៦.៤៣១ | ៤២៤.៧៧៦.៨៣៦ | ៣៨៧.០១២.៧៨០ |
| | ១០៤.២៦៦.២៦៩ | ៩៥.៦៧៧.៤៥១ | ៤២៤.៧៨០.៧៨០ | ៣៨៧.០១៦.៩០៧ |

១៦. បំណុលផ្សេងៗ

| | ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|---|----------------|----------------|------------|------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| ការប្រាក់បង្គរត្រូវទូទាត់ | ១.៧៤៤.១៦២ | ៥.០០២.៥៥២ | ៧.២៤៤.៩៧២ | ២០.២៣៥.៣២៣ |
| ប្រាក់បញ្ញើ និងការទូទាត់វិក្កយបត្រពីអ្នកដំណើរ | ១.៩១៩.៧៣៤ | ៦.៧៦៧.៣០៥ | ៧.៤៦១.០១៣ | ២៧.៣៧៣.៧៤៩ |
| ចំណាយបង្គរ និងគណនីត្រូវទូទាត់ផ្សេងៗ | ៥៤.៥៣១ | ២២៧.៤៧២ | ២២២.១៥៩ | ៩២១.៧៤២ |
| ពន្ធត្រូវទូទាត់ផ្សេងៗ | ៤២.៣៤១ | ២៧.៦៤២ | ៣៣៥.៤៥៧ | ១១១.៤១២ |
| | ៣.៧៤៤.៧៧៨ | ១២.០២៥.៣៧១ | ១៥.៦៦៣.៦០១ | ៤៨.៦៤២.២២៦ |

១៧. បំណុលភតិសន្យា

| | ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|--------------------------------------|----------------|----------------|-------------|-------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| បំណុលភតិសន្យាគិតត្រឹមថ្ងៃទី១ ខែមករា | ៩៩០.០៩៧ | ១.១៨៣.៧០៩ | ៤.០០៤.៩៤២ | ៤.៤២៣.៦១៤ |
| ការបន្ថែមនៅក្នុងឆ្នាំ | - | ៤៣៣.៥៧២ | - | ១.៧៥៣.៧៩៩ |
| ការលែងទទួលស្គាល់ដោយសារការលុបចោល | - | (៩០.៦៨៤) | - | (៣៦៦.៤១៧) |
| ការទូទាត់បំណុលភតិសន្យាក្នុងឆ្នាំ | (៤៦៧.៩៩៩) | (៥៣៦.៥០០) | (១.៩០៦.៦២៤) | (២.១៧០.១៤៣) |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | - | - | ២៤.៧១៣ | (៣៥.៥១១) |
| បំណុលភតិសន្យាគិតត្រឹមថ្ងៃទី៣១ ខែធ្នូ | ៥២២.០៩៨ | ៩៩០.០៩៧ | ២.១២៧.០២៧ | ៤.០០៤.៩៤២ |
| បំណុលភតិសន្យា - ចរន្ត | ២៦៧.១៩៩ | ៤៧៩.០៦៩ | ១.០៤៨.៥៦៤ | ១.៩៣៧.៤៣៤ |
| បំណុលភតិសន្យា - មិនមែនចរន្ត | ២៥៤.៨៩៩ | ៥១១.០២៨ | ១.០៧៨.៤៦៣ | ២.០៦៧.៥០៨ |
| | ៥២២.០៩៨ | ៩៩០.០៩៧ | ២.១២៧.០២៧ | ៤.០០៤.៩៤២ |

ការវិភាគតាមអាយុកាល - លំហូរសាច់ប្រាក់ពុំបានធ្វើអប្បបរមានាមកិច្ចសន្យា៖

| | ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|----------------------------|----------------|----------------|------------|------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| ឆ្នាំទី ១ | ២៩៣.០៤១ | ៥២៧.៦០២ | ១.១៩៤.០១២ | ២.១៣៤.១៥០ |
| ឆ្នាំទី ២ | ១៦៧.៤២៤ | ២៤៦.១៣៥ | ៦៨២.០៤៥ | ១.១៥៧.៤១៦ |
| ឆ្នាំទី ៣ | ៧៧.៦៥២ | ១៧៤.៥៥៤ | ៣១៦.៣៥៤ | ៧០៦.០៤៧ |
| ឆ្នាំទី ៤ | ២៦.៧០០ | ៤០.៩៥២ | ១០៤.៧៧៦ | ៣២៧.៤៥១ |
| ឆ្នាំទី ៥ | - | ២៩.២០០ | - | ១១៤.១១៤ |
| លើសពី ៥ | - | - | - | - |
| ការប្រាក់មិនទាន់ទទួលស្គាល់ | (៤២.៧៥៩) | (១០៤.៣៥០) | (១៧៤.២០០) | (៤៣៤.២៧៦) |
| | ៥២២.០៩៨ | ៩៩០.០៩៧ | ២.១២៧.០២៧ | ៤.០០៤.៩៤២ |

១៨. ដើមទុន

| ៣១.១២.២០២១ | ៣១.១២.២០២០ | ៣១.១២.២០២១ | ៣១.១២.២០២០ |
|----------------|----------------|------------|------------|
| ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |

ដែលបានចុះបញ្ជី និងបានបង់ពេញលេញ

មួយហ៊ុនមានតម្លៃ ១០០ ដុល្លារអាមេរិក៖

| | | | | |
|-----------------|------------|------------|-------------|-------------|
| ៧៥០.០០០ ភាគហ៊ុន | ៧៥.០០០.០០០ | ៧៥.០០០.០០០ | ៣០០.០០០.០០០ | ៣០០.០០០.០០០ |
|-----------------|------------|------------|-------------|-------------|

ដើមទុនចុះបញ្ជីតាមបទប្បញ្ញត្តិរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានចំនួន ៧៥០.០០០ ហ៊ុន ដែលក្នុងមួយហ៊ុនមានតម្លៃ ១០០ ដុល្លារអាមេរិក។ ភាគហ៊ុនទាំងអស់គឺត្រូវបានបង់ជូនពេញលេញតាមភាគហ៊ុនិក និងការប្រាក់របស់ភាគហ៊ុនិកម្នាក់ៗនៅក្នុងធនាគារ ដូចខាងក្រោម៖

| | ៣១.១២.២០២១ | | ៣១.១២.២០២០ | |
|----------------------------------|----------------------|--------------|----------------------|--------------|
| | % ភាគហ៊ុនដែលកាប់កាប់ | ចំនួនភាគហ៊ុន | % ភាគហ៊ុនដែលកាប់កាប់ | ចំនួនភាគហ៊ុន |
| ក្រុមហ៊ុន Selvione Limited | ៦០% | ៤៥០.០០០ | ៦០% | ៤៥០.០០០ |
| ក្រុមហ៊ុន Quantum Symbol Sdn Bhd | ៤០% | ៣០០.០០០ | ៤០% | ៣០០.០០០ |
| | ១០០% | ៧៥០.០០០ | ១០០% | ៧៥០.០០០ |

១៩. ប្រាក់ចំណេញរក្សាទុក

ប្រាក់ចំណេញរក្សាទុក គឺអាចចែកបានទាំងស្រុងតាមវិធីសាស្ត្រនៃការចែកភាគលាភ។ ដោយមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០១២ ការបែងចែកភាគលាភដល់ភាគហ៊ុនិក បរទេស គឺត្រូវបង់ពន្ធកាត់ទុកក្នុងអត្រា ១៤%។

២០. ចំណូលពីការប្រាក់

ប្រភពចំណូលពីការប្រាក់មានដូចខាងក្រោមនេះ៖

| | ២០២១ | ២០២០ | ២០២១ | ២០២០ |
|------------------------------|----------------|----------------|------------|------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| ឥណទាន និងបុរេប្រទាន | ៥.៥២២.៤១៤ | ៥.០៥៦.៤៤៧ | ២២.៤៩៩.៩៦១ | ២០.៤៥៤.៩៤៦ |
| សមតុល្យនៅធនាគារផ្សេងៗ | ៩៣៤.៣៩៦ | ៨៦៤.៦៧៤ | ៣.៨២៣.០២៥ | ៣.៤៩៧.៦០៦ |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា | ៤.៤៥៧ | ៣១.៥៨០ | ១៩.៧៨៧ | ១២៧.៧៤២ |
| | ៦.៩១៤.២៦៧ | ៥.៩៥២.៧០១ | ២៦.៣៤២.៧៧៣ | ២៤.០៨០.២៩៤ |

២១. ចំណាយបុគ្គលិក

| | ២០២១ | ២០២០ | ២០២១ | ២០២០ |
|--|----------------|----------------|------------|------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| ប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភ និងប្រាក់រង្វាន់ផ្សេងៗ | ២.៤៧០.១៧១ | ២.៦៤៥.៦៥៥ | ១១.៦៩៣.០៧៧ | ១០.៧០១.៦៧៤ |
| | ៧៩.៥៣៥ | ៦៩.៣៣៩ | ៣២៤.០២៥ | ២៨០.៤៧៧ |
| | ២.៥៤៩.៧០៦ | ២.៧១៤.៩៩៤ | ១២.០១៧.១០២ | ១០.៩៨២.១៥១ |

២២. ចំណាយរំលស់

| | ២០២១ | ២០២០ | ២០២១ | ២០២០ |
|-------------------------------------|----------------|----------------|-----------|-----------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| ការរំលស់ទ្រព្យសកម្មអរូបី | ៣៩.០៧២ | ១២៤.៩៧៥ | ១៩៩.១៧៩ | ៥២១.៧០៤ |
| ការរំលស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម | ៤៤៤.១៩៤ | ៥២៤.៣៧៧ | ១.៨០៩.៦៤៦ | ២.១២១.១០៥ |
| ការរំលស់បរិក្ខារ | ២៣៣.១៣៤ | ២៣៩.៣២១ | ៩៤៩.៤០៤ | ៩៦៤.០៥៣ |
| | ៧១៦.៤០០ | ៨៩៨.៦៧៣ | ២.៩៥៨.២២៩ | ៣.៦០៦.៨៦២ |

២៣. ចំណាយរដ្ឋបាល និងចំណាយទូទៅ

| | ២០២១ | ២០២០ | ២០២១ | ២០២០ |
|--|----------------|----------------|-----------|-----------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| ការជួលការិយាល័យ និងបញ្ជូន | ៣៩១.៦៦០ | ២៤០.៩២៤ | ១.៩៩៥.៦២៣ | ៩៧៤.៥៣៤ |
| ចំណាយលើការផ្សព្វផ្សាយ និងធ្វើទីផ្សារ | ១៥៤.៥០៩ | ១២៦.៧២៧ | ៦៤៥.៧៦៦ | ៥១២.៦១១ |
| សម្ភារៈផ្គត់ផ្គង់ការិយាល័យ | ១០៥.៤៤៦ | ៩៩.០៥៧ | ៤២៩.៥៨៧ | ៤០០.៦៨៦ |
| ការទំនាក់ទំនង | ១០៣.៤៥៧ | ១២៦.២៦៤ | ៤២១.៤៤៤ | ៥១០.៧៥៤ |
| ថ្លៃអាជ្ញាប័ណ្ណ និងប៉ាតង់ | ២២៩.១៣៩ | ២២៧.៤៤៧ | ៩៣៣.៥១២ | ៩២១.៦៤១ |
| ថ្លៃទឹក និងភ្លើង | ១២៧.៤២១ | ១២៨.៦៤៣ | ៥១៩.១១៣ | ៥២០.៣៦១ |
| ការជួសជុល និងថែទាំ | ២១៦.៧៧៥ | ១៤៥.៦៤៤ | ៨៨៣.១៤១ | ៥៤៩.៣០៤ |
| ថ្លៃសេវាផ្នែកច្បាប់ និងថ្លៃជំនាញវិជ្ជាជីវៈ | ៥១.៥៩៤ | ៤២.៤៣៤ | ២១០.២១០ | ១៧១.៦៤៦ |
| ចំណាយទំនាក់ទំនងសាធារណៈ និងការកម្សាន្ត | ៣៤.៤៣៩ | ៥៤.៣៧៦ | ១៤០.៣០៤ | ២១៩.៩៥១ |
| ចំណាយលើការធ្វើដំណើរ | ១៤.៩៤០ | ៣២.៥៥០ | ៧៧.១៦២ | ១៣១.៦៦៥ |
| ចំណាយប្រតិបត្តិការយានយន្ត | ៤៥.៩១១ | ៣៤.៦៥៩ | ១៨៧.០៤១ | ១៥៦.៣៧៦ |
| ផ្សេងៗ | ៤១៦.០៣១ | ៤២៧.០៣៦ | ១.៦៩៤.៩១២ | ១.៧២៧.៣៥៤ |
| | ១.៨៩៩.៣២៦ | ១.៦៩០.២០៩ | ៧.៧៣៧.៤៥៥ | ៦.៨៣៦.៤៩៥ |

២៤. សំវិធានធនសម្រាប់ ECL

| | ២០២១ | ២០២០ | ២០២១ | ២០២០ |
|--------------------------------------|----------------|----------------|---------|-----------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| សំវិធានធនសម្រាប់ ECL | | | | |
| - ឥណទាន និងបុរេប្រទាន | ១៣៤.៧០៦ | ៨២៥.៤៣៧ | ៥៤៨.៧៩២ | ៣.៣៣៤.៤៩៣ |
| - កិច្ចសន្យាឥណទាន | ២ | ៣៣៩ | ៤ | ១.៣៧១ |
| - ប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុ | ១.០៤៤ | (២.២០២) | ៤.២៥៤ | (៤.៩០៧) |
| | ១៣៥.៧៥២ | ៨២៣.៥៧៤ | ៥៥៣.០៤០ | ៣.៣៣១.៣៥៧ |

២៥. ចំណាយពន្ធលើប្រាក់ចំណូល

ពន្ធលើប្រាក់ចំណូលត្រូវទូទាត់

| | ២០២១ | ២០២០ | ២០២១ | ២០២០ |
|-----------------------------------|----------------|----------------|-------------|-------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| នៅថ្ងៃទី១ ខែមករា | ៧៤៤.៧២៤ | ៥២២.៣១៤ | ៣.១៧៤.២០៩ | ២.១២៤.៤៤៦ |
| ចំណាយពន្ធលើប្រាក់ចំណូលចរន្ត | ៣៣.០២០ | ៤៤៩.៣៤២ | ១៣៤.៥២៣ | ៣.៥៩៧.៣៤៤ |
| ពន្ធលើប្រាក់ចំណូលបានបង់ក្នុងឆ្នាំ | (៤០៩.៦៥១) | (៦២៦.៩៣៦) | (៣.២៩៨.៥១៤) | (២.៥៣៥.៩៥៦) |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | - | - | ២២.៧៥៧ | (១៥.៦៦៩) |
| នៅថ្ងៃទី៣១ ខែធ្នូ | ៤០៩.០៩៣ | ៧៤៤.៧២៤ | ៣២.៩៧១ | ៣.១៧៤.២០៩ |

យោងតាមច្បាប់ស្តីពីពន្ធដាររបស់កម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលសាជីវកម្មទាំងពន្ធលើប្រាក់ចំណេញក្នុងអត្រា ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមា ១% នៃ ប្រាក់ចំណូលដុល ដោយយកតាមអត្រាណាមួយខ្ពស់ជាង។ ការកែសម្រួលចំណាយពន្ធលើប្រាក់ចំណូលអនុវត្តចំពោះប្រាក់ចំណេញមុនដកពន្ធតាមអត្រាពន្ធសាជីវកម្ម ចំពោះការចំណាយពន្ធលើប្រាក់ចំណេញតាមពន្ធមានប្រសិទ្ធិភាពរបស់ធនាគារ គឺមានដូចខាងក្រោម៖

| | ២០២១ | ២០២០ | ២០២១ | ២០២០ |
|------------|----------------|----------------|---------|-----------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| ពន្ធចរន្ត | ៣៣.០២០ | ៤៤៩.៣៤២ | ១៣៤.៥២៣ | ៣.៥៩៧.៣៤៤ |
| ពន្ធពន្យារ | - | - | - | - |
| | ៣៣.០២០ | ៤៤៩.៣៤២ | ១៣៤.៥២៣ | ៣.៥៩៧.៣៤៤ |

ពន្ធពន្យារ

| | ២០២១ | ២០២០ | ២០២១ | ២០២០ |
|------------|----------------|----------------|---------|---------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| ពន្ធពន្យារ | ១៥៩.៤៨៧ | ១៥៩.៤៨៧ | ៦៥១.៣៤០ | ៦៤៦.៧៤៣ |

ការកែសម្រួលពន្ធលើប្រាក់ចំណូលចរន្ត

យោងតាមច្បាប់ស្តីពីពន្ធដាររបស់កម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលសាជីវកម្មទាំងពន្ធលើប្រាក់ចំណេញក្នុងអត្រា ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមា ១% នៃ ប្រាក់ចំណូលដុល ដោយយកតាមអត្រាណាមួយខ្ពស់ជាង។

| | ២០២១ | ២០២០ | ២០២១ | ២០២០ |
|---------------------------------|----------------|----------------|-------------|-----------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| (ខាត)/ចំណេញមុនដកពន្ធ | (៩៤២.៥៦៩) | ១.៣៩៤.៩៩៥ | (៣.៤៤០.០២៦) | ៥.៦៥៤.៩៣៥ |
| ពន្ធលើប្រាក់ចំណូល ២០% | - | ២៧៩.៧៩៩ | - | ១.១៣១.៧៤៧ |
| ឥទ្ធិពលនៃចំណាយមិនអាចកាត់កងបាន | ៤៧.១៥៤ | ៤៧.០៩៣ | ១៩២.១០៥ | ១៩០.៤៩១ |
| (លើស)/ ក្រោមសំវិធានធននៃឆ្នាំមុន | (៥៦.៩១៤) | ៥៣៤.៦០០ | (២៣១.៤៤៤) | ២.១៦២.៤៥៧ |
| ផ្សេងៗ | ៤២.៧៤៤ | ២៧.៤៥០ | ១៧៤.៣០២ | ១១២.៦៥៣ |
| ចំណាយពន្ធលើប្រាក់ចំណូល | ៣៣.០២០ | ៤៤៩.៣៤២ | ១៣៤.៥២៣ | ៣.៥៩៧.៣៤៤ |

២៦. យថាភាពនៃពន្ធ

ប្រព័ន្ធពន្ធដារនៅក្នុងប្រទេសកម្ពុជា មានលក្ខណៈច្នៃ និងកំណត់លក្ខណៈដោយពន្ធជាច្រើន និងបញ្ញត្តិមានការផ្លាស់ប្តូរញឹកញាប់ ដែលជាញឹកញាប់មានភាពមិនច្បាស់លាស់ និងអាស្រ័យទៅលើការបកស្រាយ។ ជាញឹកញយ យុត្តាធិការ និងអាជ្ញាធរពន្ធដារភាគច្រើន តែងតែមានការបកស្រាយផ្សេងៗពីគ្នា។ ពន្ធ គឺត្រូវស្ថិតក្រោមការត្រួតពិនិត្យ និងការស៊ើបអង្កេតដោយអាជ្ញាធរជាច្រើនដែលបានផ្តល់សិទ្ធិដោយ ច្បាប់ក្នុងការដាក់ពិន័យដាក់ទណ្ឌកម្ម និងគិតការប្រាក់ធ្ងន់ធ្ងរ។

ការពិតទាំងនេះអាចបង្កើតឱ្យមានហានិភ័យពន្ធយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ដែលខ្ពស់ជាងគេបើធៀបនឹងបណ្តាប្រទេសដទៃទៀត។ អ្នកគ្រប់គ្រងជឿជាក់ថា បំណុលពន្ធគឺត្រូវបានផ្តល់ជូនគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយនៃនីតិកម្មពន្ធ។ ប៉ុន្តែ អាជ្ញាធរពាក់ព័ន្ធ អាចនឹងមានបំណកស្រាយខុសៗគ្នា ហើយផលប៉ះពាល់អាចមានទំហំធំដោយសារតែការបកស្រាយនេះគឺអំពីធនាគារ។

២៧. ព័ត៌មានអំពីលំហូរសាច់ប្រាក់

សាច់ប្រាក់ និងសាច់ប្រាក់សមមូល មានដូចខាងក្រោម៖

| | ២០២១ | ២០២០ | ២០២១ | ២០២០ |
|--|----------------|----------------|-------------|--------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| សាច់ប្រាក់ក្នុងដៃ | ៧៣.០៥៩.០៥៣ | ៤៥.៥២៣.៣៧៣ | ២៩៧.៦៤២.៥៨២ | ៣៤៥.៩៤២.០៤៤ |
| ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ | ១៤.៥០៩.៧៥៦ | ២៤.០៥២.៤៥១ | ៧៥.៤០៨.៧៤៦ | ៩៧.២៩៣.៧៨២ |
| ជាមួយធនាគារជាតិនៃកម្ពុជា | ១.៤១៤.១៦៨ | ១.២៩៦.៩៣៩ | ៧.៣៩០.៩២០ | ៥.២៤៦.១១៤ |
| | ៩៣.៩៨២.៩៧៧ | ៧០.៨៧២.៧៦៣ | ៣៧០.៤៤២.២៤៨ | ៤៤៨.៤៨១.៩៤០ |
| ដក៖ ប្រាក់តម្កល់ដែលមានសិទ្ធិកាន់កាប់លើសពី ៣ ខែ | (៤១៤.៦៦៧) | (៥.៣៧៥.៦២៤) | (១.៧០៥.៦៤៩) | (២១.៧៤៤.៤១៥) |
| | ៩៣.៥៦៨.៣១០ | ៦៥.៤៩៧.១៣៩ | ៣៦៨.៧៣៦.៥៩៩ | ៤២៦.៧៣៧.៥២៥ |

២៨. ការបង្ហាញអំពីសម្ព័ន្ធព្យាបាល

(ក) អត្តសញ្ញាណរបស់សម្ព័ន្ធព្យាបាល

ភាគីនានាត្រូវបានចាត់ទុកថាមានទំនាក់ទំនងជាមួយធនាគារ ប្រសិនបើធនាគារមានសមត្ថភាពដោយផ្ទាល់ឬដោយប្រយោលក្នុងការគ្រប់គ្រង ឬគ្រប់គ្រងរួមគ្នាលើភាគី ឬធ្វើសកម្មភាពដែលមានឥទ្ធិពលយ៉ាងសំខាន់ទៅលើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុនិងប្រតិបត្តិការរបស់សម្ព័ន្ធព្យាបាល ឬច្រាសមកវិញ ឬក្នុងករណីដែលធនាគារ និងសម្ព័ន្ធព្យាបាល គឺជាកម្មវត្ថុនៃការគ្រប់គ្រងរួម។ បន្ថែមពីលើព័ត៌មាន ដែលបានរៀបរាប់លម្អិត នៅចំណុចផ្សេងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុធនាគារមានទំនាក់ទំនងសម្ព័ន្ធព្យាបាល ជាមួយអភិបាល បុគ្គលិកផ្នែកគ្រប់គ្រងសំខាន់ៗ និងអង្គភាពនៅក្នុងក្រុមតែមួយនៃធនាគារ។

| | ២០២១ | ២០២០ | ២០២១ | ២០២០ |
|--|----------------|----------------|-----------|-----------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| វិនិយោគលើក្រុមហ៊ុន ខេបស៊ីយូរីធីស៊ីមីធីត | ១.៤០០.០០០ | ១.៤០០.០០០ | ៧.៣៣៣.២០០ | ៧.២៨១.០០០ |
| ប្រាក់តម្កល់នៅក្រុមហ៊ុន ខេបស៊ីយូរីធីស៊ីមីធីត | ១.១៥០.០០០ | ១.១៥០.០០០ | ៤.៦៨៥.១០០ | ៤.៦៥១.៧៥០ |

(ខ) ប្រតិបត្តិការសំខាន់ៗជាមួយសម្ព័ន្ធព្យាទិ

ក្រៅពីប្រតិបត្តិការដែលបានបង្ហាញនៅចំណុចផ្សេងទៀតនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ធនាគារបានអនុវត្តប្រតិបត្តិការសំខាន់ៗ ដូចខាងក្រោមជាមួយភាគីពាក់ព័ន្ធក្នុងឆ្នាំហិរញ្ញវត្ថុ៖

| | ២០២១ | ២០២០ | ២០២១ | ២០២០ |
|--|----------------|----------------|------------------|------------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| សំណងបុគ្គលិកផ្នែកគ្រប់គ្រងសំខាន់ៗ៖- | | | | |
| ប្រាក់បៀវត្ស និងអត្ថប្រយោជន៍សម្រាប់គណៈគ្រប់គ្រងសំខាន់ៗ | ៥២៣.៤២១ | ៤២៦.៧៦២ | ២.១៣២.៤១៧ | ១.៧២៦.២៥២ |
| ចំណាយលើការប្រាក់ដល់ក្រុមហ៊ុនពាក់ព័ន្ធ | ៩៣.៦៧៥ | ៩៤.០១៤ | ៣៨១.៦៣២ | ៣៩៦.៤៨៣ |
| ចំណាយលើការប្រាក់ដល់សម្ព័ន្ធព្យាទិ | ១ | ១ | ៤ | ៤ |
| | <u>៦១៧.០៩៧</u> | <u>៥២០.៧៧៧</u> | <u>២.៥១៤.០៥៣</u> | <u>២.១២២.៧៣៩</u> |

២៩. កិច្ចសន្យា និងយថាភាព

| | ២០២១ | ២០២០ | ២០២១ | ២០២០ |
|----------------------------------|----------------|----------------|------------|------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| កិច្ចសន្យាផ្តល់កម្ចី | | | | |
| ឥណទាន និងបុរេប្រទានមិនទាន់សម្រេច | ៣.៦៤៥.៥៣៣ | ៧.១៧៩.៥៤៣ | ១៤.៨៥១.៩០១ | ២៩.០៤១.២៥២ |

៣០. ឧបករណ៍ហិរញ្ញវត្ថុ

ហានិភ័យចម្បងៗ ដែលកើតឡើងពីឧបករណ៍ហិរញ្ញវត្ថុ របស់ធនាគារនៅក្នុងដំណើរការអាជីវកម្មធម្មតា គឺហានិភ័យប្រតិបត្តិការ ហានិភ័យ ឥណទាន ហានិភ័យទីផ្សារ និងហានិភ័យសន្ទនីយភាព។

ធនាគារប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុសុទ្ធ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណបរទេស និងកិច្ចសន្យាការពារអត្រាការប្រាក់ ដើម្បីគ្រប់គ្រងការ ប្រឈមនឹងហានិភ័យរបស់ធនាគារ។

ហានិភ័យទាំងនេះ គឺត្រូវបានកំណត់ដោយគោលនយោបាយ និងការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុ របស់ធនាគារដែលបានរៀបរាប់ខាងក្រោម។

៣០.១ គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលនយោបាយរបស់ធនាគារពាក់ព័ន្ធនឹងផ្នែកសំខាន់ៗនៃសកម្មភាពធនាគារ គឺមានដូចខាងក្រោម៖

(ក) ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការខាតបង់ផ្សេងៗដោយផ្ទាល់ ឬដោយប្រយោលដែលកើតចេញពីដំណើរការផ្ទៃក្នុង ធនធានមនុស្ស បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធដែលមិនគ្រប់គ្រាន់ ឬមិនដំណើរការ ព្រមទាំងមកពីកត្តា

ហានិភ័យ ខាងក្រៅផ្សេងទៀត ក្រៅពីហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យសន្ទនីយភាព មានដូចជាហានិភ័យដែលកើត ចេញពីលក្ខខណ្ឌតម្រូវផ្នែកច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងស្តង់ដារសាធារណៈដែលទទួលស្គាល់ជាទូទៅ។

ការខាតបង់លើហានិភ័យប្រតិបត្តិការ គឺត្រូវបានគ្រប់គ្រងតាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការដែលបានបង្កើតឡើង ការ ត្រួតពិនិត្យ និងការធ្វើរបាយការណ៍អាជីវកម្មឱ្យបានត្រឹមត្រូវដោយអង្គភាពគ្រប់គ្រង និងគាំទ្រដែលជាអង្គភាពឯករាជ្យនៃអង្គភាពអាជីវកម្ម ហើយការត្រួតពិនិត្យគឺធ្វើឡើងដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឱ្យមានការបង្កើតរចនាសម្ព័ន្ធ តួ នាទី និងគោលនយោបាយគ្រប់គ្រងច្បាស់លាស់។ គោលនយោបាយ និងវិធានការណ៍ត្រួតពិនិត្យ ត្រូវបានអនុវត្តរួមមានការបង្កើតអាជ្ញាធរចុះហត្ថលេខា ការកំណត់ការ ត្រួតពិនិត្យប៉ារ៉ាម៉ែត្រប្រព័ន្ធ សម្របសម្រួលនីតិវិធី និងការរៀបចំឯកសារ និងអនុលោមភាពតាមបទប្បញ្ញត្តិ និងលក្ខខណ្ឌតម្រូវការផ្នែក ច្បាប់ផ្សេងទៀត។

(ខ) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ដែលអាចកើតមានឡើងនៃការខាតបង់ប្រាក់ចំណូល និងការខាតបង់ប្រាក់ដើមក្នុងទម្រង់ជា សំវិធានធនជាក់លាក់ដែលជាលទ្ធផលនៃការខកខានសងដោយអ្នកខ្ចី ឬសមភាគីតាមរយៈ តាមរយៈសកម្មភាពផ្តល់ប្រាក់កម្ចី និង វិនិយោគ។

ការប៉ះពាល់ចម្បងទៅនឹងហានិភ័យឥណទាន កើតចេញពីការផ្តល់ឥណទានរបស់ធនាគារដល់អតិថិជន។ ចំនួនទឹកប្រាក់នៃការប៉ះពាល់ ឥណទាននៅក្នុងន័យនេះ គឺតំណាងដោយតម្លៃយោងនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ សកម្មភាពផ្តល់កម្ចី គឺត្រូវ បានដឹកនាំដោយគោលនយោបាយឥណទានរបស់ធនាគារ ដើម្បីធានាថា គោលបំណងរួមនៅផ្នែកផ្តល់កម្ចី គឺអាចសម្រេចទៅបាន ឧទាហរណ៍ថា ផលបត្រឥណទានគឺរឹងមាំ និងមានស្ថានភាពល្អ ហើយហានិភ័យឥណទាន គឺបានធ្វើពិធីធុកម្មបានយ៉ាងល្អប្រសើរ។ គោលនយោបាយឥណទានកត់ត្រាជាឯកសារនូវគោលនយោបាយផ្តល់កម្ចី គោលនយោបាយទ្រព្យធានា និងដំណើរការអនុម័តឥណទាន ព្រមទាំងនីតិវិធីដែលបានអនុវត្ត ដើម្បីធានាបាននូវអនុលោមភាពតាមគោលការណ៍ណែនាំរបស់ធនាគារជាតិកម្ពុជា។

ធនាគារបានរក្សាទុកទ្រព្យបញ្ចាំ ធៀបនឹងឥណទានដែលផ្តល់ឱ្យអតិថិជននៅក្នុងទម្រង់ជាការប្រាក់បញ្ចាំលើទ្រព្យសម្បត្តិ និងការធានា។ ការប៉ាន់ស្មានតម្លៃសមស្រប គឺផ្អែកលើតម្លៃនៃទ្រព្យបញ្ចាំដែលបានវាយតម្លៃនៅពេលខ្ចី និងជាទូទៅគឺមិនត្រូវបានធ្វើបច្ចុប្បន្នភាពឡើយ លើកលែងតែនៅពេលដែលឥណទាន គឺត្រូវបានវាយតម្លៃដាច់ដោយឡែកថាជា ឥណទានសង្ស័យ។

(i) ការវាស់វែងហានិភ័យឥណទាន

ការវាស់វែងប្រាក់ឧបត្ថម្ភទៅលើ ECL នៅក្រោមវិធីសាស្ត្រប្តីដំណាក់កាលរបស់ CIFRS ៩ គឺត្រូវទទួលស្គាល់ប្រាក់ឧបត្ថម្ភ លើ ECL ពេញ មួយអាយុកាលសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានហានិភ័យឥណទានកើនឡើងខ្លាំងចាប់តាំងពីការទទួលស្គាល់ដំបូង ឬមានឱនភាព ឥណទាននៅកាលបរិច្ឆេទរបាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលមិនបានទទួលរងភាពមិនប្រក្រតីចំពោះហានិភ័យឥណទាន ត្រូវតែ ទទួលស្គាល់ជាមួយនឹងប្រាក់ឧបត្ថម្ភលើ ECL រយៈពេល ១២ ខែ។ នៅក្រោមវិធីសាស្ត្រប្តីដំណាក់កាល ឧបករណ៍ហិរញ្ញវត្ថុគឺត្រូវបាន បែងចែកទៅជាបីដំណាក់កាល ដោយផ្អែកលើការប្រែប្រួលពាក់ព័ន្ធចំពោះហានិភ័យឥណទាន។

ដំណាក់កាលទីមួយ រួមមាននូវឧបករណ៍ហិរញ្ញវត្ថុដែលមិនមានហានិភ័យឥណទានកើនឡើងខ្លាំង ចាប់តាំងពីការទទួលស្គាល់ដំបូង និងមិនមានឱនភាពឥណទាន នៅត្រឹមកាលបរិច្ឆេទរបាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ប្រាក់ឧបត្ថម្ភសម្រាប់ ECL រយៈពេល១២ ខែ គឺត្រូវបានទទួលស្គាល់។

ដំណាក់កាលទីពីរ រួមមាននូវឧបករណ៍ហិរញ្ញវត្ថុដែលមានហានិភ័យឥណទានកើនឡើងខ្លាំងចាប់តាំងពីការទទួលស្គាល់ដំបូង ប៉ុន្តែមិនមានភស្តុតាងបញ្ជាក់អំពីឱនភាព។ ចំពោះទ្រព្យសកម្មទាំងនេះ ប្រាក់ឧបត្ថម្ភសម្រាប់ ECL ពេញមួយអាយុកាល គឺត្រូវបានទទួលស្គាល់។

ដំណាក់កាលទីបី រួមមាននូវឧបករណ៍ហិរញ្ញវត្ថុដែលមិនស្មុគស្មាញបញ្ជាក់អំពីឱនភាពនៅកាលបរិច្ឆេទរបាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ប្រាក់ឧបត្ថម្ភសម្រាប់ ECL ពេញមួយអាយុកាល គឺត្រូវបានទទួលស្គាល់។

ទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពហិរញ្ញវត្ថុដែលបានទិញ ឬមានស្រាប់ គឺជាទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពឥណទាន នៅពេលទទួលស្គាល់ដំបូង។ ប្រាក់ឧបត្ថម្ភសម្រាប់ ECL នៃទ្រព្យសកម្មនេះ គឺតែងតែវាស់វែងពេញមួយអាយុកាល (ដំណាក់កាលទី ៣)។

ការវិនិច្ឆ័យ និងការប៉ាន់ស្មានសំខាន់ៗដែលអនុម័តដោយធនាគារនៅក្នុងការដោះស្រាយ ចំពោះលក្ខខណ្ឌតម្រូវនៃស្តង់ដារស្តីពីការវាស់វែងប្រាក់ឧបករណ៍គឺ៖

(១) ការកើនឡើងជាសំខាន់នូវហានិភ័យឥណទាន (“SICR”)

ការវាយតម្លៃ SICR ត្រូវតែជាការវិភាគលក្ខណៈពហុមុខងារ និងមានលក្ខណៈរួម ហើយផ្អែកលើបន្សំនៃព័ត៌មានបែបបរិមាណនិង/ឬគុណភាព។ ដើម្បីកំណត់ថាតើហានិភ័យនៃការខកខានសងឥណទានមានការកើនឡើងខ្លាំង ចាប់តាំងពីការទទួលស្គាល់ដំបូងដែរឬទេ ហានិភ័យបច្ចុប្បន្ន នៃការខកខានសងនៅកាលបរិច្ឆេទរបាយការណ៍ គឺត្រូវបានប្រៀបធៀបជាមួយហានិភ័យនៃការខកខានសង នៅពេលទទួលស្គាល់ដំបូង។

(២) និយមន័យនៃឱនភាពឥណទាន

ឥណទាន និងបុរេប្រទាន

ធនាគារបានចាត់ថ្នាក់ឥណទាន និងបុរេប្រទានថាមានឱនភាពនៅពេលដែលឥណទាននោះបំពេញតាមលក្ខណៈវិនិច្ឆ័យមួយ ឬលើសពីមួយដូចខាងក្រោម៖

- ប្រាក់ដើម ឬការប្រាក់ ឬទាំងពីរនៃឥណទាន គឺហួសកាលកំណត់សងលើសពីរយៈពេល ៣ ខែ សម្រាប់ឥណទានរយៈពេលខ្លី និង ១ ឆ្នាំ សម្រាប់ឥណទានរយៈពេលវែង
- ឥណទានត្រូវបានបង្ខំឱ្យមានឱនភាព ដោយសារតែមូលហេតុជាច្រើន ដូចជាក្រុមហ៊ុនធុនដើម
- ឥណទានត្រូវបានចាត់ថ្នាក់ជា “ឥណទានបាត់បង់” តាមការតម្រូវរបស់ធនាគារជាតិនៃកម្ពុជា។

ការវិនិច្ឆ័យ និងការប៉ាន់ស្មានសំខាន់ៗដែលអនុម័តដោយធនាគារនៅក្នុងការដោះស្រាយ ចំពោះលក្ខខណ្ឌតម្រូវនៃស្តង់ដារស្តីពីការវាស់វែងប្រាក់ឧបករណ៍គឺ (ត)៖

(៣) និយមន័យនៃការខកខានសង

ឥណទាន និងបុរេប្រទាន

ធនាគារកំណត់ឧបករណ៍ហិរញ្ញវត្ថុ ថាខកខានសងនៅពេលដែលឧបករណ៍ហិរញ្ញវត្ថុនោះបំពេញតាមលក្ខណៈវិនិច្ឆ័យមួយ ឬលើសពីមួយដូចខាងក្រោម៖

- ឱនភាពឥណទាន
- គណនីលុបចេញពីបញ្ជី/លុបចោល

(៤) ការវាស់វែង ECL - ធាតុចូល បច្ចេកទេសសន្ទុក និងប៉ាន់ស្មាន

ការខាតបង់ឥណទានដែលរំពឹងទុក គឺត្រូវបានវាស់វែងតាមមូលដ្ឋាន ១២ ខែ ឬពេញមួយអាយុកាលអាស្រ័យទៅលើថាតើហានិភ័យឥណទានមានការកើនឡើងខ្លាំងឬទេ ចាប់តាំងពីការទទួលស្គាល់ដំបូង ឬថាតើទ្រព្យសកម្មនោះត្រូវបានចាត់ទុកថាមានឱនភាពឥណទានឬទេ។ ការខាតបង់ឥណទានដែលរំពឹងទុករយៈពេល ១២ ខែ ឬពេញមួយអាយុកាល ឆ្លុះបញ្ចាំងអំពីសេណារីយ៉ូព្យាករណ៍ទុកសម្រាប់អនាគតជាច្រើន ហើយត្រូវបានធ្វើផ្លាស់ប្តូរដោយផ្អែកលើប្រូបាប៊ីលីតេនៃការកើតឡើងសម្រាប់សេណារីយ៉ូនីមួយៗ។ ការខាតបង់ឥណទានដែលរំពឹងទុកអាចវាយតម្លៃ និងវាស់វែងរួមគ្នា ឬដាច់ដោយឡែកពីគ្នាបាន។

ចំពោះការវាយតម្លៃមុខងារ ការខាតបង់ឥណទានដែលរំពឹងទុក គឺត្រូវបានកំណត់តាមរយៈការព្យាករណ៍អំពីប្រូបាប៊ីលីតេនៃការខកខានក្នុងការសង (“PD”) អត្រាខាតបង់ដោយសារខកខានក្នុងការសង (“LGD”) និងឥណទាននៅពេលខាតបង់ (“EAD”) សម្រាប់ខែអនាគតនីមួយៗ និងសម្រាប់ផ្នែកដែលប៉ះពាល់ដាច់ដោយឡែក ឬរួមគ្នា។ សមាសធាតុទាំងបីនេះ គឺត្រូវបានគុណបញ្ចូលគ្នាដើម្បីគណនារក ECL សម្រាប់ខែអនាគតនីមួយៗ ដែលបន្ទាប់មកត្រូវធ្វើអប្បបរមាចូលទៅក្នុងកាលបរិច្ឆេទរបាយការណ៍វិញ ហើយបូកបញ្ចូលគ្នា។ អត្រាអប្បបរមា ដែលបានប្រើប្រាស់នៅក្នុងការគណនាការខាតបង់

ឥណទានដែលរំពឹងទុក គឺជាអត្រាការប្រាក់ប្រសិទ្ធភាពដើម ឬជាការប៉ាន់ស្មាន។

ចំពោះការវាយតម្លៃដាច់ដោយឡែក ប្រាក់ឧបត្ថម្ភលើការខាតបង់ឥណទានដែលរំពឹងទុក គឺត្រូវបានកំណត់តាមរយៈការប្រៀបធៀបតម្លៃប៉ះពាល់ដែលនៅសល់ ជាមួយនឹងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលត្រូវបានរំពឹងថានឹងទទួលបានពីអ្នកខ្ចី។

ប្រូបាប៊ីលីតេនៃការខកខានក្នុងការសង

ប្រូបាប៊ីលីតេនៃការខកខានក្នុងការសង (PD) តំណាងឱ្យលទ្ធភាពរបស់អ្នកខ្ចីដែលអាចនឹងបំពេញតាមកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួននៅក្នុងរយៈពេល ២១ ខែបន្ទាប់ (PD ១២ខែ) ឬនៅក្នុងពេញមួយអាយុកាលដែលនៅសល់ (PD ពេញមួយអាយុកាល) នៃកាតព្វកិច្ច។

ប្រូបាប៊ីលីតេនៃការខកខានក្នុងការសង គឺត្រូវបានទាញយកមកដោយផ្អែកលើវិធីសាស្ត្របង្កើតគំរូ ដែលនៅក្នុងវិធីសាស្ត្រនេះ ការវិភាគស្ថិតិ និងការវិនិច្ឆ័យរបស់ជំនាញការ គឺត្រូវបានអនុវត្តដើម្បីកំណត់ប៉ារ៉ាម៉ែត្រហានិភ័យដែលពាក់ព័ន្ធនឹងប្រវត្តិនៃការខកខានសងដែលបានអង្កេត។ គំរូនេះពឹងផ្អែកលើប៉ារ៉ាម៉ែត្រហានិភ័យ និងទំនាក់ទំនងជាមួយនឹងប្រវត្តិនៃការសងដែលបានអង្កេត ដើម្បីព្យាករណ៍ប្រូបាប៊ីលីតេនៃការខកខានក្នុងការសងរយៈពេល ១២ ខែ។ ប្រូបាប៊ីលីតេនៃការខកខានក្នុងការសងពេញមួយអាយុកាល គឺត្រូវបានបង្កើតឡើងដោយប្រើប្រាស់អថេរម៉ាក្រូសេដ្ឋកិច្ច (MEV) ដែលបានព្យាករណ៍ជាមួយនឹងការអនុវត្តប្រូបាប៊ីលីតេលទ្ធភាពសងរហូតដល់កាលកំណត់នៃហ្វូស៊ីលីតេឥណទាន។

ឥណទាននៅពេលខាតបង់

ឥណទាននៅពេលខាតបង់ (EAD) គឺជាចំនួនទឹកប្រាក់សរុបដែលធនាគារត្រូវបានប៉ះពាល់នៅពេលដែលអ្នកខ្ចីខកខានសង។ ឥណទាននៅពេលខាតបង់រយៈពេល ១២ ខែ និងពេញមួយអាយុកាល គឺត្រូវបានកំណត់ដោយផ្អែកលើទម្រង់ទូទាត់ដែលរំពឹងទុក។ ចំពោះផលិតផលរំលស់ និងឥណទានទូទាត់សងផ្តាច់ គឺផ្អែកលើការទូទាត់សងតាមកិច្ចសន្យាដែលអ្នកខ្ចីជំពាក់រយៈពេល ១២ ខែ ឬកាលកំណត់ដែលនៅសល់។

អត្រាខាតបង់ដោយសារខកខានក្នុងការសង

អត្រាខាតបង់ដោយសារខកខានក្នុងការសង (LGD) តំណាងឱ្យការរំពឹងទុករបស់ធនាគារអំពីកម្រិតនៃការខាតបង់លើការប៉ះពាល់ដោយសារការខកខានសង។ អត្រាខាតបង់ដោយសារខកខានក្នុងការសង មានលក្ខណៈខុសគ្នាតាមប្រភេទនៃសមាគម ប្រភេទ និងអត្ថិភាពនៃការទាមទារ និងអត្ថិភាពនៃទ្រព្យបញ្ចាំ ឬការគាំទ្រឥណទានផ្សេងទៀត។ អត្រាខាតបង់ដោយសារខកខានក្នុងការសង គឺត្រូវបានបង្ហាញជាភាគរយនៃការខាតបង់ក្នុងមួយឯកតា នៃការប៉ះពាល់នៅពេលខកខានសង។

- ចំពោះផលិតផលដែលបានធានា វាផ្អែកជាចម្បងទៅលើប្រភេទនៃទ្រព្យបញ្ចាំ និងតម្លៃទ្រព្យបញ្ចាំព្យាករណ៍ ប្រវត្តិអប្បបរមាចំពោះតម្លៃទីផ្សារ/បញ្ជី ដោយសារតែការបង្ខំលក់ រយៈពេលដែលត្រូវយកមកធ្វើជាកម្មសិទ្ធិវិញ និងចំណាយលើការប្រមូលគ្រលប់មកវិញដែលបានអង្កេត។
- ចំពោះផលិតផលមិនមានការធានាវិញ អត្រាខាតបង់ដោយសារខកខានក្នុងការសងជាទូទៅ គឺកំណត់តាមកម្រិតផលិតផល ដោយសារតែភាពខុសគ្នាមានកម្រិតចំពោះការប្រមូលគ្រលប់មកវិញដែលសម្រេចបានតាមអ្នកខ្ចីខុសៗគ្នា។ អត្រាខាតបង់ដោយសារខកខានក្នុងការសងគឺទទួលរងឥទ្ធិពលពីយុទ្ធសាស្ត្រប្រមូលប្រាក់ រួមបញ្ចូលទាំងការលក់ និងតម្លៃបំណុលជាប់កិច្ចសន្យា។

ការសន្មតដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការគណនាការខាតបង់ឥណទានដែលរំពឹងទុក គឺត្រូវបានតាមដាន និងត្រួតពិនិត្យតាមកាលកំណត់។ មិនមានការប្រែប្រួលសំខាន់ៗទៅលើបច្ចេកទេសប៉ាន់ស្មាន ឬការសន្មតសំខាន់ៗត្រូវបានធ្វើឡើងនៅក្នុងរយៈពេលនៃរបាយការណ៍ឡើយ។

(៥) ព័ត៌មានដែលរំពឹងទុកទៅថ្ងៃខាងមុខដែលបានដាក់បញ្ចូលទៅក្នុងគំរូការខាតបង់ឥណទានរំពឹងទុក

ការប៉ាន់ស្មាននៃការខាតបង់ឥណទានរំពឹងទុក មានរួមបញ្ចូលនូវព័ត៌មានដែលរំពឹងទុកទៅថ្ងៃខាងមុខ។ ធនាគារបានអនុវត្តការវិភាគស្ថិតិ ដោយផ្អែកលើប្រវត្តិបទពិសោធន៍ និងបានកំណត់អថេរសេដ្ឋកិច្ចសំខាន់ៗដែលមានឥទ្ធិពលលើហានិភ័យឥណទាន និងការខាតបង់ឥណទានរំពឹងទុកសម្រាប់ផលបត្រនីមួយៗ។ ទំនាក់ទំនងនៃអថេរសេដ្ឋកិច្ចទាំងនេះទៅលើ PD, EAD និង LGD ត្រូវបានកំណត់ដោយការវិភាគស្ថិតិនិទ្ទាការដើម្បីយល់ដឹងអំពីការប្រែប្រួលនៃផលប៉ះពាល់នៅក្នុងអថេរទាំងនេះ ដែលធ្លាប់មានប្រវត្តិទៅលើអត្រាខកខានសង និងទៅលើសមាសធាតុនៃ PD និង LGD។

អថេរសេដ្ឋកិច្ចទាំងនេះ និងផលប៉ះពាល់របស់អថេរទាំងនេះទៅលើ PD, EAD និង LGD មានភាពខុសគ្នាតាមឧបករណ៍ហិរញ្ញវត្ថុ។ ការវិនិច្ឆ័យ របស់ជំនាញការក៏ត្រូវបានអនុវត្តនៅក្នុងដំណើរការនេះផងដែរ។ ដូចគ្នាទៅនឹងការព្យាករណ៍សេដ្ឋកិច្ចនានាដែរ ការព្យាករណ៍ និងលទ្ធភាពនៃ ការកើតឡើង គឺស្ថិតនៅក្រោមកម្រិតនៃភាពមិនច្បាស់លាស់នៃលទ្ធផល ហើយដូច្នេះ លទ្ធផលជាក់ស្តែងអាចនឹងខុសគ្នាពីអ្វីដែលបាន គ្រោងទុក។ ធនាគារពិចារណាលើការព្យាករណ៍ទាំងនេះ ដើម្បីបង្ហាញអំពីការប៉ាន់ស្មានដ៏ល្អបំផុតរបស់ធនាគារ អំពីលទ្ធផលដែលអាចកើតមាន និងជាលទ្ធផលតំណាងសមស្របនៃសេណារីយ៉ូដែលអាចកើតមាន។ ការថ្លឹងថ្លែងសេណារីយ៉ូ ចំនួន និងលក្ខណៈនៃសេណារីយ៉ូ គឺត្រូវបាន វាយតម្លៃឡើងវិញតាមកាលកំណត់។

(៦) ការចាត់ជាក្រុមនៃផលប៉ះពាល់សម្រាប់ ECL ដែលបានវាស់វែងរួមគ្នា

ចំពោះសំវិធានធនលើការខាតបង់ឥណទានរំពឹងទុក ដែលបានបង្កើតជាកំរិតតាមលក្ខណៈរួមគ្នា ការចាត់ជាក្រុមនៃផលប៉ះពាល់ គឺត្រូវបានអនុវត្ត តាមលក្ខណៈហានិភ័យរួម ដូច្នេះការប៉ះពាល់ហានិភ័យនៅក្នុងក្រុមគឺស្មើគ្នា។ នៅក្នុងការអនុវត្តការចាត់ជាក្រុមនេះ ចាំបាច់ត្រូវតែមានព័ត៌មាន គ្រប់គ្រាន់សម្រាប់ក្រុម ដើម្បីឱ្យមានលក្ខណៈជាស្ថិតិជឿជាក់បាន។ នៅពេលដែលមិនមានព័ត៌មានគ្រប់គ្រាន់ផ្ទៃក្នុងទេ ធនាគារបានធ្វើការ ពិចារណាលើការកំណត់ចំណុចគោលលើទិន្នន័យបំពេញបន្ថែមផ្ទៃក្នុង/ខាងក្រៅ ដើម្បីប្រើប្រាស់សម្រាប់គោលបំណងបង្កើតកំរិត។ ភាពសមស្រប នៃការចាត់ជាក្រុម គឺត្រូវបានតាមដាន និងត្រួតពិនិត្យតាមកាលកំណត់។

(ii) ការគ្រប់គ្រងកម្រិតកំណត់ និងគោលនយោបាយកាត់បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាន និងបុរេប្រទានដល់បុគ្គល ឬសហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រង ដាក់កម្រិត និងត្រួតពិនិត្យបណ្តុំហានិភ័យឥណទាន នៅពេលដែលហានិភ័យទាំងនេះត្រូវបានកំណត់។ ធនាគារដាក់ឱ្យអនុវត្តនូវគោលនយោបាយ និង ការអនុវត្តជាច្រើនដើម្បីកាត់បន្ថយហានិភ័យឥណទាន។ ទម្លាប់នៃការអនុវត្តទាំងនេះ គឺជាការយកមូលបត្រនៅក្នុងទម្រង់ជាទ្រព្យបញ្ចាំសម្រាប់ ឥណទានដល់អតិថិជន ដែលជាការអនុវត្តទូទៅ។ ធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីភាពអាចទទួលយកបានចំពោះប្រភេទជាក់លាក់នៃ ទ្រព្យបញ្ចាំ ឬការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទទ្រព្យបញ្ចាំចម្បងៗដែលបានធានាសម្រាប់ឥណទានដល់អតិថិជនមាន៖

- អ៊ីប៉ូតែកលើទ្រព្យសម្បត្តិជាលំនៅដ្ឋាន (ដី អគារ និងទ្រព្យសម្បត្តិផ្សេងៗ)
- ការគិតកម្រៃលើទ្រព្យសកម្មអាជីវកម្ម ដូចជា ដី និងអគារ ជាដើម និង
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកម្រិត។

(iii) គោលនយោបាយឱនភាព និងសំវិធានធន

ធនាគារចាំបាច់ត្រូវអនុវត្តតាមការចាត់ថ្នាក់ឥណទាន និងសំវិធានធនជាកតព្វកិច្ច យោងតាមប្រកាស លេខ ៨៧-០១៧-៣៤៤ និង ៨៧-០១៨- ០០១ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ និងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ រៀងគ្នា ស្តីពីការចាត់ថ្នាក់ឥណទាន និងសំវិធានធន។ គោលនយោបាយស្តីពី ឱនភាព គឺត្រូវបានចែងនៅក្នុងកំណត់សម្គាល់ ៤.៨(ក)។

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារវាយតម្លៃមើលថាតើទ្រព្យសកម្មហិរញ្ញវត្ថុនានាតាមថ្លៃដើមរំលស់មានឱនភាពឥណទានឬទេ។

ឥណទាន និងបុរេប្រទាន

ធនាគារអនុវត្តវិធីសាស្ត្រទូទៅដំណាក់កាលដើម្បីវាស់វែង ECL សម្រាប់ឥណទាន និងបុរេប្រទាន។ ការគណនាអត្រាខាតបង់ដែលរំពឹងទុក គឺផ្អែកលើបច្ចេកទេសប៉ាន់ស្មានដែលបានលើកឡើងនៅក្នុងកំណត់សម្គាល់ ៣០.១(ខ)(i)។ ជាទូទៅ ធនាគារចាត់ទុកឥណទាន និងបុរេប្រទាន ដែលផ្តល់ជូនសម្ព័ន្ធព្យាបាលមានហានិភ័យឥណទានទាប។ ធនាគារសន្មតថា មិនមានការកើនឡើងខ្លាំងចំពោះហានិភ័យឥណទាននោះទេ នៅពេលដែលស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធព្យាបាលមានភាពមិនប្រក្រតីខ្លាំង។ នៅពេលដែលធនាគារអាចមានលទ្ធភាពកំណត់រយៈពេលនៃការ ទូទាត់នៃឥណទាន និងបុរេប្រទានរបស់សម្ព័ន្ធព្យាបាលនៅពេលដែលត្រូវបង់ នោះធនាគារចាត់ទុកឥណទាន និងបុរេប្រទាននោះជាការខកខាន សងនៅពេលដែលសម្ព័ន្ធព្យាបាលមិនអាចទូទាត់បាននៅពេលទាមទារឱ្យធ្វើការទូទាត់។ ធនាគារចាត់ទុកឥណទាន ឬបុរេប្រទានរបស់សម្ព័ន្ធព្យាបាល ថាមានឱនភាពឥណទាន នៅពេលដែលសម្ព័ន្ធព្យាបាលទំនងជាមិនទូទាត់សងឥណទាន ឬបុរេប្រទានរបស់ខ្លួនគ្រប់ចំនួន ឬសម្ព័ន្ធព្យាបាលមានការ ខាតបង់ជាបន្តបន្ទាប់ ឬសម្ព័ន្ធព្យាបាលមានឱនភាពចំពោះមូលធនសរុបរបស់ខ្លួន។ ធនាគារកំណត់ប្រូបាប៊ីលីតេ នៃការខកខានក្នុងការសងចំពោះ ឥណទាន និងបុរេប្រទានទាំងនេះដោយឡែកពីគ្នា ដោយប្រើប្រាស់ព័ត៌មានផ្ទៃក្នុង និងព័ត៌មានពីខាងក្រៅដែលមាន។ ព័ត៌មានអំពីការបំ ពាល់ទៅនឹងហានិភ័យឥណទាន និងប្រាក់ឧបត្ថម្ភសម្រាប់ការខាតបង់ដែលបានគណនានៅក្រោម CIFRS ៩ ចំពោះឥណទាន និងបុរេប្រទាន គឺសង្ខេបជូនដូចខាងក្រោម៖

| ចំនួនទឹកប្រាក់ដុល | ការប្រាក់បង្ករសុទ្ធ ត្រូវទទួល | ECL រយៈពេល ១២ ខែ (ដំណាក់កាលទី ១) | ECL ពេញមួយអាយុកាល មិនមែនឱនភាពឥណទាន (ដំណាក់កាលទី ២) | ECL ពេញមួយអាយុកាល ឱនភាពឥណទាន (ដំណាក់កាលទី ៣) | តម្លៃយោង | |
|---------------------------|----------------------------------|-------------------------------------|--|--|----------------|------------|
| ដុល្លារអាមេរិច | ដុល្លារអាមេរិច | ដុល្លារអាមេរិច | ដុល្លារអាមេរិច | ដុល្លារអាមេរិច | ដុល្លារអាមេរិច | |
| ៣១.១២.២០២១ | | | | | | |
| ១ - ៣០ ថ្ងៃហួសកាលកំណត់សង | ៧២.៥២៥.៧៧៩ | ២១១.៩១១ | (១.០៦៦.៣០២) | - | - | ៧១.៦៧១.៣៨៨ |
| ៣០ - ៩០ ថ្ងៃហួសកាលកំណត់សង | ១.១២៤.៦៦៦ | ២៧.៥១០ | - | (៤៩.៤៧៩) | - | ១.០៦២.៦៩៧ |
| លើសពី ៩០ ថ្ងៃ | ១.៥៩៤.៣៩២ | ៣១០.៥៤២ | - | - | (៧៧៩.៦៨៤) | ១.១២៥.២៥០ |
| | ៧៥.២៤៤.៧៧៧ | ៥៤៩.៩៦៣ | (១.០៦៦.៣០២) | (៤៩.៤៧៩) | (៧៧៩.៦៨៤) | ៧៣.៨៦៣.៣៧៤ |
| ៣១.១២.២០២០ | | | | | | |
| ១ - ៣០ ថ្ងៃហួសកាលកំណត់សង | ៥៦.៦៤៤.៤៤០ | ២០៧.៤៤៤ | (៥៥២.២៦០) | - | - | ៥៦.៣០៤.០២៤ |
| ៣០ - ៩០ ថ្ងៃហួសកាលកំណត់សង | ៩៧៣.៤២០ | ៩២.៥៣៤ | - | (២៧.៥០៦) | - | ១.០៣៨.៤៤៨ |
| លើសពី ៩០ ថ្ងៃ | ២.៥៦២.០៩៩ | ១៤៧.៥៣៤ | - | - | (១.២២០.៩៩៣) | ១.៤៨៨.៦៤០ |
| | ៦០.១៨០.៩៥៩ | ៤៤៧.៩១២ | (៥៥២.២៦០) | (២៧.៥០៦) | (១.២២០.៩៩៣) | ៥៨.៨៣៦.៥៥២ |

| ចំនួនទឹកប្រាក់ដុល | ការប្រាក់បង្គរសុទ្ធ ត្រូវទទួល | ECL រយៈពេល ១២ ខែ (ដំណាក់កាលទី ១) | ECL ពេញមួយអាយុកាល មិនមែនឱនភាពឥណទាន (ដំណាក់កាលទី ២) | ECL ពេញមួយអាយុកាល ឱនភាពឥណទាន (ដំណាក់កាលទី ៣) | តម្លៃយោង |
|-------------------|----------------------------------|-------------------------------------|--|--|----------|
| រៀល'០០០ | រៀល'០០០ | រៀល'០០០ | រៀល'០០០ | រៀល'០០០ | រៀល'០០០ |

៣១.១២.២០២១

| | | | | | | |
|---------------------------|-------------|-----------|-------------|-----------|-------------|-------------|
| ១ - ៣០ ថ្ងៃហួសកាលកំណត់សង | ២៩៥.៤៧០.០២៤ | ៨៦៣.៣២៥ | (៤.៣៤៤.១១៤) | - | - | ២៩១.៩៨៩.២៣៥ |
| ៣០ - ៩០ ថ្ងៃហួសកាលកំណត់សង | ៤.៥៨១.៤៨៩ | ១១២.០៧៦ | - | (៣៦៤.៥៣៧) | - | ៤.៣២៩.៤២៨ |
| លើសពី ៩០ ថ្ងៃ | ៦.៥១១.៤៤៩ | ១.២៦៥.១៤៨ | - | - | (៣.១៧៦.៤៣៣) | ៤.៦០០.៥៦៤ |
| | ៣០៦.៥៦៣.៧៦២ | ២.២៤០.៥៤៩ | (៤.៣៤៤.១១៤) | (៣៦៤.៥៣៧) | (៣.១៧៦.៤៣៣) | ៣០០.៩១៩.២២៧ |

៣១.១២.២០២០

| | | | | | | |
|---------------------------|-------------|-----------|-------------|-----------|-------------|-------------|
| ១ - ៣០ ថ្ងៃហួសកាលកំណត់សង | ២២៩.១៤២.៩៤០ | ៤៤០.៤៩១ | (២.២៣៣.៤៩២) | - | - | ២២៧.៣៤៩.៩៣៩ |
| ៣០ - ៩០ ថ្ងៃហួសកាលកំណត់សង | ៣.៩៣៩.១០២ | ៣៧៤.៣០០ | - | (១១១.២៦២) | - | ៤.២០២.១៤០ |
| លើសពី ៩០ ថ្ងៃ | ១០.៣៦៣.៦៩០ | ៥៩៦.៧៧៥ | - | - | (៤.៩៣៤.៩១៦) | ៦.០២៥.៥៤៩ |
| | ២៤៣.៤៤៥.៧៣២ | ១.៤១១.៥៦៦ | (២.២៣៣.៤៩២) | (១១១.២៦២) | (៤.៩៣៤.៩១៦) | ២៣៧.៥៧៣.៦២៧ |

ការប្រែប្រួលគឺសំវិធានធនពាក់ព័ន្ធនឹងឥណទាន និងបុរេប្រទានដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ៨។

ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗក៏ត្រូវស្ថិតក្រោមលក្ខខណ្ឌតម្រូវឱនភាពនៃ CIFRS ៩ ផងដែរ ដែលការខាតបង់លើឱនភាពដែលបានកំណត់ គឺមិនមានភាពសំខាន់ ហើយដូច្នេះ ការខាតបង់នេះគឺមិនត្រូវបានផ្តល់ជូននោះទេ។

ប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានា និងសាច់ប្រាក់ធនាគារចាត់ទុកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងនេះថាមានហានិភ័យឥណទានទាប ហើយសំវិធានធនសម្រាប់ ECL គឺត្រូវបានធ្វើឡើងតាមមូលដ្ឋាននេះដែរ។

(iv) ការប៉ះពាល់អតិបរិមាទៅនឹងហានិភ័យឥណទាននៅមុនពេលដាក់ទ្រព្យធានា ឬការលើកកម្ពស់ឥណទានផ្សេងៗ។

ការប៉ះពាល់នៃឥណទានដែលកើតចេញពីក្នុង និងក្រៅសកម្មភាពតារាងតុល្យការគឺមានដូចខាងក្រោម៖

| | ២០២១ | ២០២០ | ២០២១ | ២០២០ |
|--|----------------|----------------|---------|---------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |

ការប្រឈមនឹងហានិភ័យឥណទានពាក់ព័ន្ធនឹង

ទ្រព្យសកម្មនៅក្នុងតារាងតុល្យការ

| | | | | |
|--|-------------------|-------------------|--------------------|--------------------|
| ប្រាក់បញ្ញើ និងប្រាក់តម្កល់ក្នុងគ្រឹះស្ថានហិរញ្ញវត្ថុនានា- ដុល | ១៤.៥០៩.៧៥៦ | ២៤.០៥២.៤៥១ | ៧៥.៤០៤.៧៤៦ | ៩៧.២៩៣.៧៤៣ |
| ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា | ១.៤១៤.១៦៤ | ១.២៩៦.៩៣៩ | ៧.៣៩០.៩២០ | ៥.២៤៦.១១៤ |
| ឥណទាន និងបុរេប្រទាន - ដុល | ៧៥.២៤៤.៤៣៧ | ៦០.១៤៤.៣៥៩ | ៣០៦.៥៦៣.៧៦២ | ២៤៣.៤៤៥.៧៣២ |
| ការប្រាក់បង្កត្រូវទទួល | ៥៤៩.៩៦៣ | ៤៤៧.៩៥២ | ២.២៤០.៥៤៩ | ១.៤១១.៩៦៦ |
| ទ្រព្យសកម្មផ្សេងៗ | ៣.២២៣.២០០ | ៣.៩០៤.៥៤០ | ១៣.១៣១.៣១៧ | ១៥.៤១០.០៤៤ |
| | ៩៩.៣៤៥.៩២៤ | ៨៩.៤៥០.៦៨១ | ៤០៤.៧៣៥.២៩៤ | ៣៦៣.៦០៧.៦៤៣ |

ការប្រឈមនឹងហានិភ័យឥណទានពាក់ព័ន្ធនឹងធាតុនៅ

ក្រៅតារាងតុល្យការ

| | | | | |
|--|--------------------|-------------------|--------------------|--------------------|
| ចំណែកនៃហ្វូស៊ីលីធីឥណទានមិនទាន់ប្រើប្រាស់ | ៣.៦៤៥.៥៣៣ | ៧.១៧៩.៥៤៣ | ១៤.៤៥១.៩០១ | ២៩.០៤១.២៥២ |
| ការប្រឈមនឹងហានិភ័យឥណទានអតិបរិមាសរុប | ១០២.៩៩១.៤៥៧ | ៩៧.០៧០.១៨៤ | ៤១៩.៥៨៧.១៩៥ | ៣៩២.៦៤៨.៨៩៥ |

(v) ការប្រឈមនឹងហានិភ័យឥណទាន

នៅចុងការិយបរិច្ឆេទនៃរបាយការណ៍ ការប៉ះពាល់អតិបរិមាទៅនឹងហានិភ័យ ឥណទាន គឺត្រូវបានតំណាងដោយតម្លៃយោងនៃប្រភេទ ទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ បន្ទាប់ពីដកប្រាក់ឧបត្ថម្ភ ណាមួយសម្រាប់ការខាតបង់លើឱនភាពនៃ (ប្រសិនបើអាចអនុវត្តបាន)។

ឥណទានមានលក្ខណៈចរចាឡើងវិញ/ឥណទានដែលបានរៀបចំឡើងវិញ

ឥណទានដែលមានលក្ខណៈចរចាឡើងវិញបាន គឺជាឥណទានដែលត្រូវបានកំណត់កាលវិភាគជាថ្មី ឬធ្វើហិរញ្ញប្បទានជាថ្មី យោងតាម កិច្ចព្រមព្រៀង ដែលបានកំណត់កាលវិភាគទូទាត់សងថ្មីតាមកាលកំណត់ដែលកើតឡើងដោយសារភាពទន់ខ្សោយចំពោះស្ថានភាព ហិរញ្ញវត្ថុរបស់អ្នកខ្ចីនិង/ឬអសមត្ថភាពក្នុងការសងឥណទានដូចដែលបានព្រមព្រៀងគ្នាពីដំបូង។ ឥណទានដែលត្រូវរៀបចំឡើងវិញ គឺ ត្រូវបានវិភាគតាមមូលដ្ឋាននៃទិដ្ឋភាពអាជីវកម្ម និងសមត្ថភាពទូទាត់សងរបស់អ្នកខ្ចី ស្របតាមការព្យាករណ៍លំហូរសាច់ប្រាក់ថ្មី ដែល គាំទ្រដោយទិដ្ឋភាពអាជីវកម្មបច្ចុប្បន្នភាពណាមួយ និងលក្ខខណ្ឌទិដ្ឋភាពទាំងមូលដែលផ្អែកលើការសន្មតជាក់ស្តែង និងប្រុងប្រយ័ត្ន។ នៅពេលដែលឥណទានត្រូវបានរៀបចំឡើងវិញរួចរាល់ ឥណទាននោះនៅតែស្ថិតក្នុងប្រភេទឯករាជ្យនៃការអនុវត្តជាទីពេញចិត្ត បន្ទាប់ពី ការរៀបចំឡើងវិញ។ ការចាត់ថ្នាក់ គឺមិនមានការកែលម្អឡើយ លើកលែងតែមិនមានបំណុលចំពោះការទូទាត់សងប្រាក់ដើម និងការប្រាក់ នៅក្នុងរយៈពេលរំលស់ ៣ លើក ហើយនៅក្នុងរយៈពេលមិនលើសពី ៣ ខែ។

គោលនយោបាយលុបចេញពីបញ្ជី

ដោយអនុលោមតាមគោលការណ៍ណែនាំ របស់ធនាគារជាតិនៃកម្ពុជា ធនាគារត្រូវលុបចោលនូវឥណទាន / ប្រាក់បុរេប្រទាន ឬចំណែក ណាមួយនៃឥណទានពី តារាងតុល្យការរបស់ធនាគារ នៅពេលដែលធនាគារបាត់បង់សិទ្ធិគ្រប់គ្រងតាមកិច្ចសន្យាលើឥណទាន ឬនៅ ពេលដែល ឥណទានទាំងអស់ ឬផ្នែកខ្លះត្រូវបានចាត់ទុកថាមិន អាចទារបាន ឬមិនមានការរំពឹងទុកពិតប្រាកដនៃការប្រមូលត្រលប់មកវិញបាន។

ទ្រព្យធានា

ធនាគារបានរក្សាទុកទ្រព្យបញ្ជីរៀបរយនឹងឥណទាន និងបុរេប្រទាននៅក្នុងទម្រង់ជាការប្រាក់បញ្ចាំលើទ្រព្យសម្បត្តិ និង/ឬការធានា។ ការ ប៉ាន់ស្មាននៃតម្លៃសមស្រប គឺផ្អែកលើតម្លៃនៃទ្រព្យបញ្ជីដែលបានរាយតម្លៃជាប្រចាំឆ្នាំ។ ពុំមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែល ធនាគារទទួលបានក្នុងឆ្នាំនោះទេ តាមរយៈការកាន់កាប់ទ្រព្យបញ្ជីដែលបាន រក្សាជាការធានាសម្រាប់ឥណទាន និងបុរេប្រទាន។ ទ្រព្យសម្បត្តិដែលបានរឹបអូសត្រូវលក់ក្នុងរយៈពេលមួយឆ្នាំតាមការតម្រូវនៃគោលការណ៍ ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងត្រូវ ចាត់ថ្នាក់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ជាទ្រព្យដែលបានរឹបអូស។

ការប្រមូលផ្តុំហានិភ័យឥណទាន

ការវិភាគនៃការប្រមូលផ្តុំហានិភ័យឥណទានពីប្រាក់ឥណទាន និងបុរេប្រទាននៅកាលបរិច្ឆេទសមតុល្យ គឺមានបង្ហាញនៅក្នុង កំណត់សម្គាល់ ៧ លើរបាយការណ៍ហិរញ្ញវត្ថុ។

(គ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការខាតបង់ដែលកើតឡើងពីការប្រែប្រួលចំពោះកម្រិតតម្លៃ ឬអត្រាទីផ្សារ ដែលសមាសធាតុសំខាន់ៗ ចំនួនពីរ គឺ ហានិភ័យលើការប្តូររូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់។

ហានិភ័យទីផ្សារដែលកើតឡើងពីសកម្មភាព ជួញដូរ គឺត្រូវបានគ្រប់គ្រងដោយការសម្គាល់ទីផ្សារនូវស្ថានភាពពាណិជ្ជកម្ម ធៀបនឹងកម្រិត កំណត់ហានិភ័យទីផ្សារ ដែលបានកំណត់ទុកជាមុន។

(i) ហានិភ័យលើការប្តូររូបិយប័ណ្ណបរទេស

ហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេស សម្តៅទៅលើការប្រែប្រួលអត្រាប្តូរប្រាក់មិនល្អនៅនៅពេលមានប្រតិបត្តិការប្តូររូបិយប័ណ្ណបរទេសពី ពេលមួយទៅពេលមួយ។ ធនាគាររក្សាគោលការណ៍មិនធ្វើឱ្យធនាគារប្រឈមនឹងស្ថានភាពប្តូររូបិយប័ណ្ណបរទេសទ្រង់ទ្រាយធំ។ រាល់ការ ប្តូររូបិយប័ណ្ណបរទេសនានាត្រូវបានតាមដានត្រួតពិនិត្យ ធៀបទៅនឹងលក្ខខណ្ឌតម្រូវប្រតិបត្តិការ កម្រិតកំណត់នៃការប្តូររូបិយប័ណ្ណដែល បានកំណត់ទុកជាមុន និងកម្រិតកំណត់នៃការកាត់បន្ថយការខាតបង់។

ហានិភ័យប្តូររូបិយប័ណ្ណ កើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត និងទ្រព្យសម្បត្តិ និងបំណុលដែលត្រូវបានទទួលស្គាល់ជា រូបិយប័ណ្ណ ដែលមិនមែនជារូបិយប័ណ្ណមុខងាររបស់ធនាគារ។

ការប៉ះពាល់របស់ធនាគារ ចំពោះហានិភ័យអត្រាប្តូររូបិយប័ណ្ណបរទេសនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ គឺ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរៀងគ្នា។

រាល់ការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស នានាដែលអាចកើតមាននៅចុងការិយ បរិច្ឆេទនៃរបាយការណ៍ធៀបនឹងរូបិយប័ណ្ណមុខងារ របស់ធនាគារ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រាក់ចំណេញ/ខាតឡើយ បន្ទាប់ពីការបង់ពន្ធ និងចំណូលលម្អិតផ្សេងៗរបស់ធនាគារ ហេតុ ដូចនេះមិនមានការវិភាគភាពប្រែប្រួលត្រូវបានបង្ហាញជូននោះទេ។

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ សម្តៅទៅលើភាពប្រែប្រួលនៃចំណូលពីការប្រាក់សុទ្ធ ដែលជាលទ្ធផលនៃការប្រែប្រួលទៅលើកម្រិតអត្រា ការប្រាក់ និងការផ្លាស់ប្តូរស មាសភាពទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ត្រូវបានគ្រប់គ្រង តាមរយៈការត្រួតពិនិត្យយ៉ាង ដិតដល់នូវប្រាក់ចំណេញពីការវិនិយោគ ការកំណត់តម្លៃទីផ្សារ ការចំណាយនៃមូលនិធិ និងតាមរយៈការវិភាគគម្លាតប្រែប្រួលនៃអត្រា ការប្រាក់។ ការកាត់បន្ថយដែលអាចកើតមាននៃប្រាក់ចំណូលពីការប្រាក់សុទ្ធ ពីការប្រែប្រួលមិនអំណោយផលទៅឡើងអត្រាការប្រាក់ គឺត្រូវ បានត្រួតពិនិត្យធៀបនឹងកម្រិតកំណត់ទប់ទល់នឹងហានិភ័យដែលបានកំណត់។

ការប្រឈមនឹងហានិភ័យនៃអត្រាការប្រាក់របស់ធនាគារដែលផ្អែកលើតម្លៃយោងនៃឧបករណ៍ហិរញ្ញវត្ថុនៅចុងការិយបរិច្ឆេទនៃ របាយការណ៍ គឺត្រូវបានបង្ហាញនៅក្នុងកំណត់ត្រាផ្សេងៗគ្នាលើរបាយការណ៍ហិរញ្ញវត្ថុ។

ការវិភាគភាពប្រែប្រួលនៃតម្លៃសមស្រប សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាថេរ

ធនាគារមិនបានគ្រោងទុកចំពោះទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលមានអត្រាថេរណាមួយតាមតម្លៃសមស្របតាមរយៈប្រាក់ចំណេញ ឬខាតឡើយ ហើយធនាគារមិនមាននិស្សន្ទនៅដំណាច់ឆ្នាំនោះទេ។ ដូច្នេះ ការប្រែប្រួលអត្រាការប្រាក់នៅកាលបរិច្ឆេទរបាយការណ៍នឹងមិន ប៉ះពាល់ដល់ប្រាក់ចំណេញឬខាតទេ។

ការវិភាគការប្រែប្រួលសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាអថេរ

ធនាគារមិនមានឧបករណ៍ហិរញ្ញវត្ថុ ដែលមានអត្រាអថេរគួរឱ្យកត់សម្គាល់នោះទេ។ រាល់ការប្រែប្រួលអត្រាការប្រាក់នានានៃឧបករណ៍ ហិរញ្ញវត្ថុដែលមានអត្រាអថេរដែលអាចកើតមាន នៅចុងការិយបរិច្ឆេទនៃរបាយការណ៍ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រាក់ចំណេញ បន្ទាប់ពីការបង់ពន្ធ និងចំណូលលម្អិតផ្សេងៗរបស់ធនាគារឡើយ ហេតុដូចនេះមិនមានការវិភាគភាពប្រែប្រួលត្រូវបានបង្ហាញជូននោះទេ។

(iii) ហានិភ័យតម្លៃដើមទុន

ធនាគារមិនមានការវិនិយោគមូលបត្រឡើយ ហេតុដូច្នេះមិនត្រូវបានប្រឈមទៅនឹងហានិភ័យតម្លៃមូលធនទេ។

(ឃ) ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព ពាក់ព័ន្ធនឹងសមត្ថភាពក្នុងការរក្សាទ្រព្យសកម្មដែលមានសន្ទិយភាពគ្រប់គ្រាន់ ដើម្បីបំពេញតាមកិច្ចសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់តាមចំណាយសមស្រប។

បន្ថែមពីលើអនុលោមភាពពេញលេញ នៃលក្ខខណ្ឌតម្រូវសន្ទនីយភាពទាំងអស់ គណៈគ្រប់គ្រងរបស់ធនាគារតាមដានត្រួតពិនិត្យយ៉ាងដិតដល់ទៅលើលំហូរចូល និងលំហូរចេញទាំងអស់ ព្រមទាំងគម្លាតកាលកំណត់តាមរយៈការវាយការណ៍តាមកាលកំណត់។ ការប្រែប្រួលទៅលើឥណទាន និងប្រាក់បញ្ញើរបស់អតិថិជន គឺត្រូវបានតាមដានត្រួតពិនិត្យ ហើយលក្ខខណ្ឌតម្រូវសន្ទនីយភាពគឺត្រូវបានកែតម្រូវ ដើម្បីធានាបាននូវទ្រព្យសកម្មសន្ទិយភាពគ្រប់គ្រាន់ក្នុងការបំពេញតាមកិច្ចសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដល់កាលកំណត់។

ការវិភាគតាមអាយុកាល

តារាងខាងក្រោម ចែងអំពីទម្រង់កាលកំណត់នៃបំណុលហិរញ្ញវត្ថុនៅចុងការិយបរិច្ឆេទរបាយការណ៍ ដោយផ្អែកលើលំហូរសាច់ប្រាក់ពុំបានធ្វើអប្បហារតាមកិច្ចសន្យា (រាប់បញ្ចូលទាំងការទូទាត់ ការប្រាក់ដែលបានគណនាដោយប្រើអត្រាកិច្ចសន្យា ឬប្រសិនបើជាអត្រាអថេរ ត្រូវផ្អែកលើអត្រានៅចុងការិយបរិច្ឆេទនៃរបាយការណ៍)៖-

| ការប្រាក់ អត្រាប្រសិទ្ធភាព មធ្យមបានថ្លឹងថ្លែង | តម្លៃយោង | លំហូរសាច់ប្រាក់ ពុំធ្វើអប្បហារ តាមកិច្ចសន្យា | នៅក្នុង ១ ឆ្នាំ | ១ - ៥ ឆ្នាំ | លើសពី ៥ ឆ្នាំ |
|---|----------------|--|-----------------|----------------|------------------|
| % | ដុល្លារអាមេរិច | ដុល្លារអាមេរិច | ដុល្លារអាមេរិច | ដុល្លារអាមេរិច | ដុល្លារអាមេរិច |

៣១.១២.២០២១

បំណុលហិរញ្ញវត្ថុមិនមែននិស្សន្ទ

| | | | | | | |
|---------------|-------|-----------|-----------|-----------|---------|---|
| បំណុលផ្សេងៗ | គ្មាន | ៣.៤៤៤.៧៧២ | ៣.៤៤៤.៧៧២ | ៣.៤៤៤.៧៧២ | - | - |
| បំណុលភតិសន្យា | ៦% | ៥២២.០៩៨ | ៥៦៤.៤៥៧ | ២៩៣.០៤១ | ២៧១.៧៧៦ | - |
| | | ៤.៣៦៦.៨៧០ | ៤.០០៩.២២៩ | ៤.១៣៧.៨១៣ | ២៧១.៧៧៦ | - |

៣១.១២.២០២០

បំណុលហិរញ្ញវត្ថុមិនមែននិស្សន្ទ

| | | | | | | |
|---------------|-------|------------|------------|------------|---------|---|
| បំណុលផ្សេងៗ | គ្មាន | ១២.០២៥.៣៧១ | ១២.០២៥.៣៧១ | ១២.០២៥.៣៧១ | - | - |
| បំណុលភតិសន្យា | ៦% | ៩៩០.០៩៧ | ១.០៩៨.៤៤៧ | ៥២៧.៦០២ | ៥៧០.៤៤៥ | - |
| | | ១៣.០១៥.៤៦៨ | ១៣.១២៣.៨១៨ | ១២.៥៥២.៩៧៣ | ៥៧០.៤៤៥ | - |

| ការប្រាក់ អត្រាប្រសិទ្ធភាព មធ្យមបានថ្លឹងថ្លែង | តម្លៃយោង | លំហូរសាច់ប្រាក់ ពុំធ្វើអប្បហារ តាមកិច្ចសន្យា | នៅក្នុង ១ ឆ្នាំ | ១ - ៥ ឆ្នាំ | លើសពី ៥ ឆ្នាំ |
|---|----------|--|-----------------|-------------|------------------|
| % | រៀល'០០០ | រៀល'០០០ | រៀល'០០០ | រៀល'០០០ | រៀល'០០០ |

៣១.១២.២០២១

បំណុលហិរញ្ញវត្ថុមិនមែននិស្សន្ទ

| | | | | | | |
|---------------|-------|------------|------------|------------|-----------|---|
| បំណុលផ្សេងៗ | គ្មាន | ១៥.៦៦៣.៦០១ | ១៥.៦៦៣.៦០១ | ១៥.៦៦៣.៦០១ | - | - |
| បំណុលភតិសន្យា | ៦% | ២.១២៧.០២៧ | ២.៣០១.២២៧ | ១.១៩៤.០១២ | ១.១០៧.២១៥ | - |
| | | ១៧.៧៩០.៦២៨ | ១៧.៩៦៤.៨២៨ | ១៦.៨៥៧.៦១៣ | ១.១០៧.២១៥ | - |

៣១.១២.២០២០

បំណុលហិរញ្ញវត្ថុមិនមែននិស្សន្ទ

| | | | | | | |
|---------------|-------|------------|------------|------------|-----------|---|
| បំណុលផ្សេងៗ | គ្មាន | ៤៤.៦៤២.៦២៦ | ៤៤.៦៤២.៦២៦ | ៤៤.៦៤២.៦២៦ | - | - |
| បំណុលភតិសន្យា | ៦% | ៤.០០៤.៩៤២ | ៤.៤៤៣.២១៨ | ២.១៣៤.១៥០ | ២.៣០៩.០៦៨ | - |
| | | ៤៨.៦៤៧.៥៦៨ | ៤៩.០៨៥.៨៤៤ | ៤៦.៧៧៦.៧៧៦ | ២.៣០៩.០៦៨ | - |

៣០.២ ការគ្រប់គ្រងហានិភ័យដើមទុន

(ក) ដើមទុនតាមបទប្បញ្ញត្តិ

គោលបំណងរបស់ធនាគារនៅពេលគ្រប់គ្រងដើមទុន ដែលជាទស្សនាទានទូលំទូលាយជាង 'មូលធន' នៅលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គឺដើម្បី៖

- អនុលោមតាមលក្ខខណ្ឌតម្រូវដើមទុន កំណត់ដោយធនាគារជាតិ នៃកម្ពុជា
- រក្សាសមត្ថភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ធ្វើដូច្នោះទើបធនាគារអាចបន្តផ្តល់ប្រាក់ចំណេញដល់ភាគហ៊ុនិក និងអត្ថប្រយោជន៍សម្រាប់ភាគីពាក់ព័ន្ធផ្សេងៗ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្ម។

ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យធនាគារទាំងអស់ (i) បំពេញតាមលក្ខខណ្ឌតម្រូវដើមទុនអប្បបរមា និង (ii) អនុលោមតាមសាធារណៈសន្និធិយក្សា និងលក្ខខណ្ឌតម្រូវផ្សេងៗទៀត។

(ខ) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ តាមវិសាលភាពទ្រង់ទ្រាយធំ គឺជំរុញដោយការបង្កើនប្រសិទ្ធភាពនៃប្រាក់ចំណេញដែលសម្រេចបានលើដើម ទុនដែលបានបែងចែក។ ចំនួនទឹកប្រាក់នៃដើមទុនដែលបានបែងចែកសម្រាប់ប្រតិបត្តិការ ឬសកម្មភាពនីមួយៗ គឺផ្អែកទៅលើដើមទុនតាមបទប្បញ្ញត្តិ ។

ពុំមានការផ្លាស់ប្តូរទៅលើវិធីសាស្ត្ររបស់ធនាគារ ចំពោះការគ្រប់គ្រងដើមទុននៅក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុឡើយ។

៣០.៣ ការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ

| | ២០២១ | ២០២០ | ២០២១ | ២០២០ |
|--|----------------|----------------|-------------|-------------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| ទ្រព្យសកម្មហិរញ្ញវត្ថុ | | | | |
| ថ្លៃដើមរំលស់ | | | | |
| សាច់ប្រាក់ក្នុងដៃ | | | | |
| ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅគ្រឹះស្ថានហិរញ្ញវត្ថុនានា | ៧៣.០៥៩.០៥៣ | ៤៥.៥២៣.៣៧៣ | ២៩៧.៦៤២.៥៨២ | ៣៤៥.៩៤២.០៤៤ |
| ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា | ១៤.៥០៧.០៣១ | ២៤.០៥១.១៧០ | ៧៥.៣៩៧.៦៤៤ | ៩៧.២៨៦.៩៤៣ |
| ឥណទាន និងបុរេប្រទាន | ១.៤១៤.១៦៤ | ១.២៩៦.៩៣៩ | ៧.៣៩០.៩២០ | ៥.២៤៦.១១៤ |
| ប្រាក់បញ្ញើតាមច្បាប់នៅធនាគារជាតិនៃកម្ពុជា | ៧៣.៨៦៣.៣៣៥ | ៥៤.៨៣១.៥៥២ | ៣០០.៩១៩.២២៧ | ២៣៧.៩៧៣.៦២៤ |
| កម្ពុជា | ១៩.៣០៤.២១០ | ១៩.២៧៨.១២២ | ៧៨.៦៤៥.៣៥២ | ៧៧.៩៤០.០០៣ |
| ទ្រព្យសកម្មផ្សេងៗ | ៣.២២៣.២០០ | ៣.៩០៤.៥៤០ | ១៣.១៣១.៣១៧ | ១៥.៨១០.០៤៤ |
| | ១៤៩.៧៧០.៩៩៧ | ១៩៦.៤៨៩.៦៩៦ | ៧៧៣.១២៧.០៤២ | ៧៨០.២៣៨.៤៦០ |

បំណុលហិរញ្ញវត្ថុ

| | | | | |
|---|-------------|-------------|-------------|-------------|
| ថ្លៃដើមរំលស់ | | | | |
| ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុ | ១០៤.២៦៦.២៦៩ | ៩៥.៦៧៧.៤៥១ | ៤២៤.៧៨០.៧៨០ | ៣៤៧.០១៦.៩០៧ |
| បំណុលផ្សេងៗ | ៣.៤៤៤.៧៧២ | ១២.០២៥.៣៧១ | ១៥.៦៦៣.៦០១ | ៤៤.៦៤២.៦២៦ |
| បំណុលភតិសន្យា | ៥២២.០៩៤ | ៩៩០.០៩៧ | ២.១២៧.០២៧ | ៤.០០៤.៩៤២ |
| | ១០៨.២៣៣.១៣៥ | ១០៨.៦៩៣.៩១៩ | ៤៤២.៥៧១.៤០៨ | ៤៣៥.៦៦៤.៤៧៥ |

៣០.៤ ប្រាក់ចំណេញ ឬខាតកើតចេញពីឧបករណ៍ហិរញ្ញវត្ថុ

| | ២០២១ | ២០២០ | ២០២១ | ២០២០ |
|---|----------------|----------------|-----------|-----------|
| | ដុល្លារអាមេរិច | ដុល្លារអាមេរិច | រៀល'០០០ | រៀល'០០០ |
| ទ្រព្យសកម្មហិរញ្ញវត្ថុ | | | | |
| ថ្លៃដើមរំលស់ | | | | |
| ចំណេញសុទ្ធដែលបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត | ២.២៦៤.៩១៣ | ១.៧៧៣.១៥៣ | ៩.២៤៣.៥៥២ | ៧.១៧២.៤០៤ |

៣០.៥ ព័ត៌មានអំពីតម្លៃសមស្រប

ព័ត៌មានអំពីតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ ដែលត្រូវដល់កាលកំណត់នៅក្នុងរយៈពេល១២ខែបន្ទាប់ ប្រហាក់ប្រហែលនឹងតម្លៃយោងនៃទ្រព្យទាំងនោះ ដោយសារតែកាលកំណត់រយៈពេលខ្លីនៃឧបករណ៍ហិរញ្ញវត្ថុ ឬប្រាក់ដែលត្រូវសងតាមលក្ខខណ្ឌ តម្រូវការ។

សាខា

រាជធានី

- សាខាចម្បង
- សាខាផ្សារកណ្តាល
- សាខា Naga City Walk

ខេត្ត

- សាខាខេត្តបាត់ដំបង
- សាខាខេត្តព្រះសីហនុ
- សាខាខេត្តសៀមរាប
- សាខាខេត្តកំពង់ចាម
- សាខាខេត្តកំពត

បញ្ជូរ

រាជធានី

- បញ្ជូរណាហ្គាវើលដ៍ ២
- បញ្ជូរ Chinese Grand Garden
- បញ្ជូរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
- បញ្ជូរមាត់ទន្លេ ២
- បញ្ជូរសុវណ្ណា
- បញ្ជូរពោធិ៍ចិនតុង
- បញ្ជូរឡាក់គី
- បញ្ជូរកែងផ្លូវមុនីវង្ស
- បញ្ជូរ Grand Garden
- បញ្ជូរទួលគោក
- បញ្ជូរស្ទឹងមានជ័យ
- បញ្ជូរមាត់ទន្លេ ១
- បញ្ជូរដីប្រឹង
- បញ្ជូរមហាវិថីសហព័ន្ធរុស្ស៊ី

ខេត្ត

- បញ្ជូរក្រុងសៀមរាប ២
- បញ្ជូរអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ
- បញ្ជូរអាកាសយានដ្ឋានអន្តរជាតិសៀមរាប

ការិយាល័យកណ្តាល

អាសយដ្ឋាន #75C ផ្លូវព្រះសីហនុ សង្កាត់វាលវែង ខណ្ឌ7មករា រាជធានីភ្នំពេញ
ទូរស័ព្ទ (+855) 23 980 000 (+855) 23 980 001